



ចតាណា វត្តាណៈ
Vattanac Bank 安達銀行

បង្កើនសក្តានុពល



របាយការណ៍ប្រចាំឆ្នាំ
២០១៦



បង្កើនសន្ទុះទៅមុខ

ឆ្នាំ ២០១៦ ធនាគារវឌ្ឍនៈ នៅតែបន្តអនុវត្តផ្តុំកិច្ចប្រកបដោយវិជ្ជាជីវៈ និងការទទួលខុសត្រូវខ្ពស់ ដើម្បីរក្សាបានសុខភាពអាជីវកម្មល្អ ហើយបន្តបង្កើនគុណភាពសេវាកម្ម និងបង្កើតផលិតផលនិងសេវាកម្មថ្មីៗរបស់ខ្លួន ដើម្បីបំពេញតាមតម្រូវការរបស់អតិថិជន។ ការគ្រប់គ្រងផ្ទៃក្នុងរបស់យើង ត្រូវបានពង្រឹងបន្ថែម តាមរយៈការពង្រឹងសមត្ថភាពធនធានមនុស្ស បំពាក់ប្រព័ន្ធបច្ចេកវិទ្យាទំនើបៗ កែលម្អនីតិវិធីនៃប្រតិបត្តិការផ្ទៃក្នុង និងបន្តពង្រីកបណ្តាញផ្តល់សេវាកម្មឲ្យកាន់តែទូលំទូលាយ។

យើងបានត្រៀមខ្លួន និងប្តេជ្ញាចិត្តខ្ពស់ “បង្កើនសន្ទុះទៅមុខ” ប្រកបដោយថាមពល និងភាពស្វាហាប់ ដើម្បីសម្រេចបាននូវគោលដៅអាជីវកម្មរបស់ធនាគារ។

មាតិកា

- ១ ពានរង្វាន់ និងការទទួលស្គាល់
- ២ សេចក្តីថ្លែងការណ៍របស់ប្រធានក្រុមប្រឹក្សាភិបាល
- ៤ សេចក្តីថ្លែងការណ៍របស់លោកជំទាវឧកញ៉ាបណ្ណាធិការ
- ៨ របាយការណ៍នាយកប្រតិបត្តិ/អគ្គនាយក
- ១២ ព្រឹត្តិការណ៍អាជីវកម្មសំខាន់ៗ
- ១៥ ការរួមចំណែកក្នុងសង្គម
- ១៩ របាយការណ៍ហិរញ្ញវត្ថុសង្ខេប
- ២០ ព័ត៌មានសាជីវកម្ម
- ២១ រចនាសម្ព័ន្ធអភិបាលកិច្ចសាជីវកម្ម
- ២២ ប្រវត្តិក្រុមប្រឹក្សាភិបាល
- ២៨ អភិបាលកិច្ចសាជីវកម្ម
- ៥៧ របាយការណ៍ហិរញ្ញវត្ថុ

ពានរង្វាន់

និងការទទួលស្គាល់



អគ្គនាយកដ្ឋានពន្ធដារ
វិញ្ញាបនបត្រអនុលោមភាព
សារពើពន្ធ ប្រភេទមាស



ទស្សនាវដ្តី The International Banker
ធនាគារមានភាពច្នៃប្រឌិតខ្ពស់
លើសេវាកម្មទូទៅនៅកម្ពុជា
ប្រចាំឆ្នាំ២០១៦



ទស្សនាវដ្តី The International Banker
ធនាគារពាណិជ្ជធម្មនៃកម្ពុជា
ប្រចាំឆ្នាំ ២០១៦



ទស្សនាវដ្តី Global Banking and
Finance Review
ធនាគារឆ្លើមលើការផ្តល់
សេវាកម្មមាសនៅកម្ពុជា
ប្រចាំឆ្នាំ ២០១៦



ក្រុមហ៊ុន វីសា អន្តរជាតិ
ពានរង្វាន់វីសាសម្រាប់ភាពនាំមុខ
លើការប្រើប្រាស់ប័ណ្ណឥណទានវីសា
ដែលចំណាយជាមធ្យមខ្ពស់បំផុត
ប្រចាំឆ្នាំ២០១៦

ទស្សនាវដ្តី Global Brands
និមិត្តសញ្ញាធនាគារឆ្លើមក្នុងការផ្តល់សេវាកម្ម
ជូនអតិថិជនល្អបំផុតនៅកម្ពុជា ប្រចាំឆ្នាំ ២០១៦

ទស្សនាវដ្តី Global Business Outlook
ធនាគារឆ្លើមលើការផ្តល់សេវាកម្មមាស
នៅកម្ពុជា ប្រចាំឆ្នាំ ២០១៦

សេចក្តីថ្លែងការណ៍របស់ប្រធានក្រុមប្រឹក្សាភិបាល



លោកឧកញ៉ា **ស៊ី អង**
ប្រធានក្រុមប្រឹក្សាភិបាល

ឆ្នាំ ២០១៦ សេដ្ឋកិច្ចកម្ពុជារក្សាបាននូវកំណើនគួរជាមោទនៈ ក្នុងអត្រាប្រមាណ ៧% ដែលគាំទ្រដោយកំណើនដ៏រឹងមាំពីវិស័យឧស្សាហកម្មសម្លៀកបំពាក់ និងស្បែកជើង វិស័យសំណង់និងអចលនទ្រព្យ និងវិស័យទេសចរណ៍។ លើសពីនេះ វិស័យធនាគារនៅតែបន្តជាចលករសេដ្ឋកិច្ចដ៏រឹងមាំ និងបន្តរីកចម្រើនជាលំដាប់ក្នុងការចូលរួមចំណែកគាំទ្រ និងជំរុញសក្តានុពលរបស់ខ្លួនលើគ្រប់វិស័យនៃកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព។ នៅដំណាច់ឆ្នាំ ២០១៦ នេះ ធនាគារពាណិជ្ជសរុបមានចំនួន ៣៧ ធនាគារ ដែលកំពុងមាន

ប្រតិបត្តិការនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ស្ថិតក្នុងស្ថានភាពដែលវិស័យធនាគារនៅកម្ពុជាមានការរីកចម្រើន និងប្រកួតប្រជែងខ្លាំង ធនាគារ វឌ្ឍនៈកាន់តែបន្តនិងជំរុញការអនុវត្តផ្សារកិច្ចអាជីវកម្មរបស់ខ្លួនប្រកបដោយវិជ្ជាជីវៈនិងការទទួលខុសត្រូវខ្ពស់។ ជាក់ស្តែង ធនាគារនៅតែពង្រឹងសេវាកម្មធនាគារជូនអតិថិជនប្រកបដោយគុណភាព និងប្រសិទ្ធភាពដោយបង្កើតនូវផលិតផលថ្មីៗ បំពាក់នូវប្រព័ន្ធព័ត៌មានវិទ្យា និងឧបករណ៍ទំនើបៗ ប្រកបដោយសមត្ថភាពនិងសុវត្ថិភាព ធ្វើបច្ចុប្បន្ន

“ អភិបាលកិច្ចសាជីវកម្មល្អ នៅតែជាគន្លឹះសំខាន់ក្នុងការប្រតិបត្តិអាជីវកម្ម ធនាគារយើង។ ”

កម្មគោលនយោបាយនានា កែលម្អនីតិវិធីប្រតិបត្តិការ ផ្ទៃក្នុង និងពង្រីកបណ្តាញប្រតិបត្តិការធនាគារឲ្យកាន់តែ ធំទូលាយដើម្បីឆ្លើយតបតាមតម្រូវការរបស់អតិថិជន។

អភិបាលកិច្ចសាជីវកម្ម

ធនាគារ វឌ្ឍនៈ ប្រកាន់ខ្ជាប់ជានិច្ច និងអនុវត្តតាម គោលការណ៍ស្តីពីអភិបាលកិច្ចសាជីវកម្មល្អ ដោយមាន ថ្នាក់ដឹកនាំ និងបុគ្គលិកប្រកបដោយសមត្ថភាព និងវិជ្ជា ជីវៈខ្ពស់។ ធនាគារបន្តពង្រឹងបន្ថែមនូវប្រព័ន្ធគ្រួតពិនិត្យ ផ្ទៃក្នុង បំពាក់ប្រព័ន្ធព័ត៌មានវិទ្យាទំនើបៗ និងប្រព័ន្ធ គ្រប់គ្រងហានិភ័យប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញ ប្បទានភេរវកម្ម ប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាព ខ្ពស់ព្រមទាំងការប្រតិបត្តិតាមជានិច្ចនូវរាល់បទប្បញ្ញត្តិ និងគោលការណ៍ណែនាំផ្សេងៗ របស់ធនាគារជាតិនៃ កម្ពុជា និងស្ថាប័នពាក់ព័ន្ធនានា។

ទិសដៅឆ្នាំ ២០១៧

ឆ្នាំ ២០១៧ ធនាគារនឹងបើកសម្ពោធសាខាថ្មីមួយចំនួន ទៀតរួមមានសាខាប្រស្សីកែវ សាខាបាត់ដំបង និងសាខា ចោមចៅ ដើម្បីពង្រីកបណ្តាញផ្តល់សេវាកម្មឲ្យកាន់តែ ទូលំទូលាយ។ ទន្ទឹមនេះ ធនាគារកំពុងសាងសង់អគារ សាខាពោធិ៍ចិនតុង សាខាទួលគោក សាខាតាខ្មៅ សាខា តាកែវ និងសាខាខេត្តព្រះសីហនុ ផងដែរ។ ចំពោះ ផលិតផល និងសេវាកម្មវិញ ធនាគារគ្រោងដាក់ឲ្យប្រើ ប្រាស់ជាផ្លូវការនូវប័ណ្ណឥណទានម៉ាស៊ីន (MasterCard) និងប័ណ្ណធាយណាយូរញៀនដេ (Union Pay International) និងសេវាកម្មធនាគារតាមទូរស័ព្ទចល័ត នៅពាក់កណ្តាលឆ្នាំ ២០១៧។

បន្ថែមពីនេះ ក្រោយពីដាក់ឲ្យប្រើប្រាស់សេវាកម្មបង់ពន្ធ ជាមធ្យមគុណភាពអតិថិជន និងសាធារណៈជនក្នុងត្រីមាស ទី ១ នៃឆ្នាំ ២០១៧ ធនាគារនឹងបន្ថែមសេវាបង់ពន្ធ តាមអ៊ិនធឺណិត និងបន្តពង្រឹងសេវាកម្មនេះឲ្យកាន់តែ មានប្រសិទ្ធភាព ស្របតាមអនុស្សរណៈយោគយល់ គ្នារវាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ចុះថ្ងៃទី ០៨ ខែ វិច្ឆិកា ឆ្នាំ ២០១៦។

ផែនការបង្កើនដើមទុន

ដើម្បីអនុវត្តទៅតាមប្រកាសស្តីពីដើមទុនចុះបញ្ជីអប្ប បរមាថ្មី របស់ធនាគារជាតិនៃកម្ពុជា ចុះថ្ងៃទី ២២ ខែ មីនា ឆ្នាំ ២០១៦ ធនាគារវឌ្ឍនៈ បានសម្រេច និងបង្កើន ដើមទុនចុះបញ្ជីរបស់ខ្លួនដល់ ៧៥ លាន ដុល្លារអាមេរិក នៅខែមីនា នៃឆ្នាំ ២០១៧។

ចក្ខុវិស័យ

សេដ្ឋកិច្ចប្រទេសកម្ពុជាត្រូវបានព្យាករថានឹងបន្តមាន កំណើនក្នុងអត្រា ៧% នៅឆ្នាំ ២០១៧។ ដោយមាន ស្ថានភាពសាច់ប្រាក់រឹងមាំ ធនាគារវឌ្ឍនៈ នឹងចាប់យក ឱកាសពង្រីកអាជីវកម្មរបស់ខ្លួន ប្រកបដោយភាពម៉ត់ចត់ និងការទទួលខុសត្រូវខ្ពស់ ដើម្បីទទួលបានការជឿ ទុកចិត្តបន្ថែមពីអតិថិជន។


លោកឧកញ៉ា សំ អាង
ប្រធានក្រុមប្រឹក្សាភិបាល

សេចក្តីថ្លែងការណ៍របស់លោកជំទាវឧកញ៉ាបណ្ណាធិការ



លោកជំទាវឧកញ៉ា **ឈុន លាង**
បណ្ណាធិការ

គិតត្រឹមដំណាច់ឆ្នាំ ២០១៦ ទ្រព្យសកម្មសរុបរបស់ ធនាគារបានកើនដល់ចំនួន ៤០៧ លានដុល្លារអាមេរិក ស្មើនឹង ១៦% ហើយប្រាក់បញ្ញើអតិថិជនបានកើន ដល់ចំនួន ៣២៧ លានដុល្លារអាមេរិក ស្មើនឹង ១៨% ធៀបនឹងឆ្នាំ ២០១៥។ ចំណែកប្រាក់ចំណេញមុនបង់ ពន្ធមានចំនួន ៥,៣ លានដុល្លារអាមេរិក គឺកើនឡើង ១២% ធៀបនឹងឆ្នាំ ២០១៥។ ឥណទានផ្តល់ដល់ អតិថិជន មានចំនួន ១៨៥ លានដុល្លារអាមេរិក ដែល គុណភាពឥណទានទាំងនោះ មានលក្ខណៈល្អប្រសើរ ហើយធនាគារនៅតែរក្សាបានឥណទានមិនដំណើរការ

ត្រឹមកម្រិត ០,១%។ លើសពីនេះ ធនាគារនៅតែប្រកាន់ ខ្ជាប់ការអនុវត្តតាមយ៉ាងពេញលេញនូវវាល់អនុបាតប្រុង ប្រយ័ត្នទាំងឡាយ ដែលកំណត់ដោយធនាគារជាតិនៃ កម្ពុជា។ ស្ថានភាពដូចនេះបានឆ្លុះបញ្ចាំងអំពីភាពរឹងមាំ និងការទទួលខុសត្រូវខ្ពស់ ក្នុងការប្រតិបត្តិធុរកិច្ច អាជីវកម្មរបស់ធនាគារ វឌ្ឍនៈ។

ការងារបណ្តុះបណ្តាលធនធានមនុស្ស
ការគ្រប់គ្រងផ្ទៃក្នុងត្រូវបានពង្រឹងបន្ថែម ហើយការបណ្តុះ បណ្តាលធនធានមនុស្សមានចំណេះដឹង និងឯកទេស

“ ការប្រកួតប្រជែងខ្លាំង កាន់តែជំរុញឲ្យយើងអនុវត្តធុរកិច្ចប្រកបដោយ វិជ្ជាជីវៈ និងការទទួលខុសត្រូវខ្ពស់។ ”

រៀងៗខ្លួន គឺត្រូវបានអភិវឌ្ឍជាលំដាប់។ នេះជាកត្តាសំខាន់ក្នុងការជំរុញធុរកិច្ចធនាគារឲ្យទទួលបានជោគជ័យ។ ធនាគាររៀបចំវគ្គបណ្តុះបណ្តាលផ្ទៃក្នុង និងបញ្ជូនបុគ្គលិកទៅចូលរួមវគ្គបណ្តុះបណ្តាលខាងក្រៅជាច្រើន ដើម្បីឲ្យបុគ្គលិកទទួលបានចំណេះដឹងថ្មីៗដែលចាំបាច់ក្នុងការបំពេញតួនាទី និងភារកិច្ចរបស់ខ្លួនប្រកបដោយវិជ្ជាជីវៈ និងការទទួលខុសត្រូវខ្ពស់។

ការចូលរួមចំណែកក្នុងសង្គម

ធនាគារ វឌ្ឍនៈ តែងតែយកចិត្តទុកដាក់ក្នុងការចូលរួមចំណែក និងពង្រីកទំនាក់ទំនងល្អក្នុងសង្គម។ ជាក់ស្តែងនៅក្នុងឆ្នាំ ២០១៦ យើងបានចូលរួមក្នុងសកម្មភាពមនុស្សធម៌ទាំងសម្ភារៈ និងថវិកាជាច្រើន ដូចជា (១) ឧបត្ថម្ភដល់ការបាទក្រហមកម្ពុជាជួយជនក្រីក្រ (២) ឧបត្ថម្ភដល់ការរៀបចំពិធីបុណ្យអង្គរសង្គ្រាន្តនៅខេត្តសៀមរាប (៣) ឧបត្ថម្ភដល់វគ្គបណ្តុះបណ្តាលស្តីពីការជួយសង្គ្រោះអាយុជីវិតនិងគ្រប់គ្រងគ្រោះមហន្តរាយ (៤) ឧបត្ថម្ភដល់កម្មវិធីរត់ប្រណាំងពាក់កណ្តាលម៉ាយក្នុងអន្តរជាតិ ដើម្បីស្វែងរកថវិកាជួយមន្ទីរពេទ្យគន្ធបុប្ផា (៥) ឧបត្ថម្ភដល់កម្មវិធីដំណើរដើម្បីស្នាមញញឹម “Walk for A Smile” នៅឧទ្យានជាតិបូកគោដើម្បីស្វែងរកថវិកាជួយអង្គការ Smile Cambodia និង (៦) ឧបត្ថម្ភដល់ការប្រកួតយកពានរង្វាន់គូរគំនូររបស់សិស្សានុសិស្សដែលបានរៀបចំដោយក្រសួងបរិស្ថាន។ លើសពីនេះ បុគ្គលិករបស់ធនាគារក៏បានចូលរួមចំណែកបរិច្ចាគឈាមជូនមជ្ឈមណ្ឌលជាតិផ្តល់ឈាមនៃក្រសួងសុខាភិបាលផងដែរ។

ការពង្រីកប្រព័ន្ធសេវាកម្មធនាគារតាមអេឡិចត្រូនិក

ធនាគារ បាននិងកំពុងធ្វើទំនើបកម្មលើប្រព័ន្ធកម្មវិធីប័ណ្ណដែលមានស្រាប់ នៃប្រព័ន្ធប្រតិបត្តិការប័ណ្ណអេឡិចត្រូនិក និងប្រព័ន្ធទូទាត់សេវាកម្មធនាគារតាមអ៊ីនធឺណិតសម្រាប់ទ្រទ្រង់ប្រតិបត្តិការ និងផ្តល់សេវាកម្មធនាគារតាមអេឡិចត្រូនិក ឲ្យកាន់តែមានប្រសិទ្ធភាព និងសមត្ថភាពជាងមុន។ លើសពីនេះ យើងក៏កំពុងអភិវឌ្ឍបន្ថែមប្រព័ន្ធកម្មវិធីថ្មីផ្សេងទៀត ដើម្បីទ្រទ្រង់ប្រតិបត្តិការទូទាត់ប្រាក់ដូចជាការភ្ជាប់ប្រព័ន្ធកម្មវិធីគ្រប់គ្រងការបង់ពន្ធរបស់អគ្គនាយកដ្ឋានពន្ធដារ និងការភ្ជាប់ជាមួយប្រព័ន្ធទូទាត់ប្រាក់រៀលរបស់ធនាគារជាតិនៃកម្ពុជា តាមរយៈប្រព័ន្ធសម្រាប់សេវាទូទាត់រហ័ស (FAST System) និងប្រព័ន្ធរូបប្រកបប្រើប្រាស់ National Shared Switch សម្រាប់ការដកប្រាក់តាមអេធីអឹមជាដើមនាពេលខាងមុខនេះ។

ទន្ទឹមនឹងការអភិវឌ្ឍប្រព័ន្ធសេវាកម្មខាងលើនេះ ធនាគារតែងតែផ្តោតលើសុវត្ថិភាពជាចំបង ហើយបច្ចុប្បន្ននេះយើងកំពុងតែធ្វើទំនើបកម្មលើប្រព័ន្ធការពារសុវត្ថិភាពស្នូលច្រកចេញ-ចូលតាមអ៊ីនធឺណិត ដែលជាមូលដ្ឋានគ្រឹះនៃសេវាកម្មតាមអ៊ីនធឺណិត និងជាដែនសុវត្ថិភាពសំខាន់ ដើម្បីទប់ស្កាត់ការលួចបន្លំប្រតិបត្តិការ ឬឯកសារព័ត៌មានវិទ្យាផ្សេងៗរបស់ធនាគារផងដែរ។

សេចក្តីថ្លែងការណ៍របស់លោកជំទាវឧកញ៉ាបណ្ណាធិការ (បន្ត)



ឯកឧត្តម **គង់ វិបុល** អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានប្រគល់វិញ្ញាបនបត្រអនុលោមភាព សារពើពន្ធ “ប្រភេទមាស” ជូន លោកជំទាវឧកញ៉ា **លុយ សាង** បណ្ណាធិការ ធនាគារ វឌ្ឍនៈ អមដំណើរដោយ លោក **ចាន់ កុក ចយ** នាយកប្រតិបត្តិ និងជាអគ្គនាយក នៃធនាគារ វឌ្ឍនៈ។

ការទទួលស្គាល់

យើងមានមោទនភាពខ្ពស់ ដែលអគ្គនាយកដ្ឋានពន្ធដារបានធ្វើចំណាត់ថ្នាក់ និងបានផ្តល់វិញ្ញាបនបត្រអនុលោមភាពសារពើពន្ធ “ប្រភេទមាស” សម្រាប់ឆ្នាំ ២០១៦ ដល់ធនាគារ វឌ្ឍនៈ។ ចំណាត់ថ្នាក់នេះបានទទួលស្គាល់ និងបង្ហាញពីទំនួលខុសត្រូវខ្ពស់របស់ធនាគារវឌ្ឍនៈ លើការបំពេញកាតព្វកិច្ចសារពើពន្ធគ្រប់លក្ខណៈវិនិច្ឆ័យ ស្របតាមបទប្បញ្ញត្តិនានារបស់អគ្គនាយកដ្ឋានពន្ធដារ។

បន្ថែមពីនេះ ធនាគារវឌ្ឍនៈក៏ត្រូវបានទទួលស្គាល់លើការអនុវត្តកិច្ចធានាស្តង់ដារអន្តរជាតិ តាមរយៈការផ្តល់ពានរង្វាន់ជាច្រើនពីទស្សនាវដ្តី អន្តរជាតិនានារួមមាន (១)ពានរង្វាន់ជាធនាគារឆ្នើមលើការផ្តល់សេវាកម្មមាសនៅកម្ពុជា (២)ពានរង្វាន់ជាធនាគារមានភាពច្នៃប្រឌិតខ្ពស់លើសេវាកម្មទូទៅនៅកម្ពុជា (៣)ពានរង្វាន់

លើនិមិត្តសញ្ញាធនាគារឆ្នើមក្នុងការផ្តល់សេវាកម្មជូនអតិថិជន និង(៤)ពានរង្វាន់ជាធនាគារពាណិជ្ជឆ្នើមនៅកម្ពុជា។ ការទទួលបាននូវពានរង្វាន់ទាំងនេះ គឺឆ្លុះបញ្ចាំងឲ្យឃើញនូវកិត្តិសព្ទល្អ និងការទទួលស្គាល់លើការប្រតិបត្តិកិច្ចធានាគារជាលក្ខណៈអន្តរជាតិ ជាពិសេសការផ្តល់សេវាកម្មធានាគារប្រកបដោយភាពច្នៃប្រឌិត គុណភាព និងប្រសិទ្ធភាពខ្ពស់ ព្រមទាំងជាបណ្តាំកម្លាំងនៃជំនឿទុកចិត្ត និងការជឿជាក់ពីអតិថិជន និងសាធារណជនទូទៅ។

សក្តានុពលទាំងនេះបានធ្វើឲ្យធនាគារ វឌ្ឍនៈ សម្រេចបាននូវព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្ររបស់ខ្លួន ដោយមានការទទួលស្គាល់និងផ្តល់ទំនុកចិត្តខ្ពស់ ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ហើយឈានដល់ការចុះអនុស្សរណៈយោគយល់គ្នា នាថ្ងៃទី ០៨ ខែ វិច្ឆិកា ឆ្នាំ ២០១៦

ស្តីពីការប្រើប្រាស់សេវាកម្មធនាគារ វឌ្ឍនៈ សម្រាប់ប្រតិបត្តិការចំណូលគ្រប់ប្រភេទដែលប្រមូលដោយអគ្គនាយកដ្ឋានពន្ធដារ និងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា អនុវត្តនៅទូទាំងប្រទេសហើយក៏បានចាប់ផ្តើមផ្តល់សេវាសាធារណៈនេះ ក្នុងកំឡុងត្រីមាសទី ១ ឆ្នាំ ២០១៧។

បង្កើនសន្ទុះទៅមុខ

ធនាគារ វឌ្ឍនៈ បន្តសម្រេចបាននូវផែនការអាជីវកម្មប្រកបដោយថាមពល ភាពស្វាហាប់ និងការប្តេជ្ញាចិត្តខ្ពស់ តាមរយៈការអនុវត្តសេវាកម្មធនាគារល្អបំផុត និងមានស្តង់ដារអន្តរជាតិ។

សមិទ្ធផលទាំងនេះបានបង្ហាញថា យើងត្រៀមខ្លួន **“បង្កើនសន្ទុះទៅមុខ”** ប្រកបដោយចីរភាព ខណៈដែលយើងធ្វើដំណើរប្រកបដោយភាពរឹងមាំឆ្ពោះទៅរកការសម្រេចបាននូវគោលដៅអាជីវកម្មរបស់ខ្លួន។ កត្តាសំខាន់គឺយើងត្រូវរក្សាឲ្យបាននូវ គ្រឹះកម្លាំងថាមពលទាំងនេះប្រកបដោយនិរន្តរភាព និងវឌ្ឍនភាព ដើម្បីជំរុញល្បឿនធុរកិច្ចធនាគារ ឈានទៅសម្រេចបាននូវគោលបំណងសាជីវកម្មយើងឆាប់រហ័ស ។

ទស្សនវិស័យ

ចំពោះទស្សនវិស័យឆ្នាំ ២០១៧ កំណើនសេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករ ថានឹងបន្តកំណើនក្នុងអត្រា ៧% នៅឆ្នាំ ២០១៧ ហើយនៅរក្សាបាននូវសក្តានុពលនៃកំណើនដ៏រឹងមាំពីវិស័យគន្លឹះសំខាន់ៗក្នុងឆ្នាំ២០១៦ដដែល។ សក្តានុពលនេះ នឹងធ្វើឲ្យវិស័យធនាគារនៅកម្ពុជា នៅតែមានការប្រកួតប្រជែងខ្លាំង។

ចំណែកធនាគារ វឌ្ឍនៈ ការប្រកួតប្រជែងខ្លាំង គឺកាន់តែជំរុញឲ្យយើងអនុវត្តធុរកិច្ចធនាគារ ប្រកបដោយវិជ្ជាជីវៈ និងការទទួលខុសត្រូវខ្ពស់បន្ថែមទៀត ដើម្បីរក្សាគុណ

តម្លៃ និងភាពជឿជាក់ពីអតិថិជន និងភាគីពាក់ព័ន្ធនានា។

សេចក្តីថ្លែងអំណរគុណ

ធ្លៀតក្នុងឱកាសនេះ យើងខ្ញុំសូមថ្លែងអំណរគុណដល់សមាជិកក្រុមប្រឹក្សាភិបាល ដែលបានធ្វើកំណែទម្រង់លើគ្រប់ផ្នែកជាបន្តបន្ទាប់ ជាពិសេសការពង្រឹងអភិបាលកិច្ចសាជីវកម្ម ដើម្បីជំរុញឲ្យអាជីវកម្ម ធនាគារកាន់តែរឹងមាំ។

សមិទ្ធផលដ៏មានសារៈសំខាន់បំផុត បង្ហាញឲ្យឃើញអំពីការទទួលខុសត្រូវ និងគុណសម្បត្តិរបស់ គណៈគ្រប់គ្រង និងបុគ្គលិកទាំងអស់ ដែលបានបំពេញមុខងារ និងភារកិច្ច ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។ កិច្ចប្រឹងប្រែងឥតឈប់ឈររបស់បុគ្គលិកទាំងអស់នឹងនាំមកនូវជោគជ័យដល់ធនាគារ វឌ្ឍនៈ ថែមមួយកម្រិតទៀត។

ជាពិសេស យើងខ្ញុំសូមសម្តែងអំណរគុណដ៏ជ្រាលជ្រៅបំផុតចំពោះធនាគារជាតិនៃកម្ពុជា ដែលជានិច្ចកាលតែងតែជួយជ្រោមជ្រែង និងផ្តល់នូវអនុសាសន៍ល្អៗដល់ធនាគារ វឌ្ឍនៈ យើងខ្ញុំ។

នៅទីបញ្ចប់ យើងខ្ញុំក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះអតិថិជន និងដៃគូធនាគារទាំងអស់ដែលបានគាំទ្រឥតឯករាជ្យ មានទំនុកចិត្ត និងជឿជាក់មកលើធនាគារ វឌ្ឍនៈ ហើយយើងខ្ញុំសង្ឃឹមថា លោកអ្នកនឹងនៅតែបន្តភាពជាដៃគូជាមួយធនាគារ វឌ្ឍនៈ ជារៀងរហូត។



លោកជំទាវឧកញ៉ា **ឈុន លាង**
បណ្ឌិតការ

របាយការណ៍នាយកប្រតិបត្តិ/អគ្គនាយក



**“សេវាកម្មអតិថិជននៅតែជា
ចំណុចខ្លាំងរបស់ធនាគារ
ដោយធនាគារ បានទទួល
ពានរង្វាន់អន្តរជាតិចំនួន ៥
នៅឆ្នាំ ២០១៦។”**

សេចក្តីផ្តើម

សេដ្ឋកិច្ចប្រទេសកម្ពុជាបានកើនឡើង ៧% ក្នុងឆ្នាំ ២០១៦ ដែលទ្រទ្រង់ដោយកំណើននៅក្នុងវិស័យ ឧស្សាហកម្ម កាត់ដេរ កសិកម្ម អចលនទ្រព្យ និងទេសចរណ៍។ ការវិវឌ្ឍនានា រួមទាំងការលុបចោលកិច្ចព្រមព្រៀងភាព ជាដៃគូអន្តរជាតិស៊ីហ្វិក បានបង្ហាញឲ្យឃើញនូវសុទិដ្ឋិនិយម ថា ឧស្សាហកម្មកាត់ដេរនឹងបន្តលូតលាស់នៅក្នុង រយៈពេលខ្លី និងមធ្យម។ ទោះបីយ៉ាងណាក៏ដោយ គេ ឃើញ មានការបារម្ភមួយចំនួនចំពោះវិស័យសំណង់ និង អចលនទ្រព្យដែលអាចជួបវិបត្តិ ព្រមទាំងការធ្លាក់ចុះ នៃតម្លៃកសិផលក្នុងស្រុក។ ស្ថិតនៅក្រោមការលើកទឹកចិត្ត របបនេះធនាគារ វឌ្ឍនៈ បានជ្រើសរើសយកមធ្យោបាយ ក្នុងការអភិវឌ្ឍអាជីវកម្មរបស់ខ្លួន ប្រកបដោយការ ប្រុងប្រយ័ត្ន និងផ្អែកតាមភាពជាក់ស្តែង។

ស្ថានភាពហិរញ្ញវត្ថុ

ស្ថានភាពហិរញ្ញវត្ថុរបស់ធនាគារនៅក្នុងឆ្នាំ ២០១៦ មាន ភាពល្អប្រសើរ។ ទ្រព្យសកម្មសរុបមានចំនួន ៤០៧ លានដុល្លារ កើនឡើងចំនួន ១៦% ប្រាក់បញ្ញើរបស់ អតិថិជនមានចំនួន ៣២៧ លានដុល្លារ កើនឡើង ១៨% និងប្រាក់ចំណេញមុនបង់ពន្ធមានចំនួន ៥,៣ លានដុល្លារ កើនឡើង ១២%។ ចំណាយថ្លៃដើមជាមធ្យមមានចំនួន ១,៨៩% ខណៈអត្រាការប្រាក់ឥណទានជាមធ្យមមាន ចំនួន ៧,៦៧%។ ដោយសារតែការផ្តល់ឥណទានមាន ភាពតឹងរ៉ឹង និងការទូទាត់ឥណទានខ្នាតធំមួយចំនួន ធនាគារសម្រេចបានឥណទានចំនួន ១៨៥ លានដុល្លារ គឺធ្លាក់ចុះចំនួន ៤%។ បើគិតពីចំណុចវិជ្ជមានវិញ ឥណទានមិនដំណើរការរបស់យើង គឺមានចំនួនតិចជាង ០,១%។

ការពង្រីកអាជីវកម្ម/ផលិតផលថ្មី

ធនាគារបានបើកសាខាសួនឧស្សាហកម្មវឌ្ឍនៈ ២ នៅតាមបណ្តោយផ្លូវជាតិលេខ ៣ នៅខាងមុខសួនឧស្សាហកម្មវឌ្ឍនៈ ២ នៅខែ កញ្ញា ឆ្នាំ ២០១៦ ដើម្បីផ្តល់សេវាកម្មដល់រោងចក្រ សហគ្រាសធុនតូច និងមធ្យម ព្រមទាំងប្រជាជនដែលមានទីលំនៅក្បែរនោះ។ ដំណើរការសាងសង់សាខាថ្មីមួយចំនួន បានចាប់ផ្តើម ហើយក្នុងនោះរួមមានសាខាបាត់ដំបង សាខាបួស្សីកែវ និងសាខាចោមចៅ (នៅតាមបណ្តោយផ្លូវជាតិលេខ ៤) ដែលគ្រោងនឹងចាប់ផ្តើមដំណើរការអាជីវកម្មនៅក្នុងឆ្នាំ២០១៧។

យើងបានខិតខំប្រឹងប្រែងកែលម្អលក្ខណៈពិសេសនៃសេវាធនាគារតាមប្រព័ន្ធអ៊ីនធឺណិត និងប័ណ្ណវិសាដ្ឋកសាច់ប្រាក់របស់យើងឲ្យងាយស្រួលប្រើ និងមានសុវត្ថិភាព។ ប្រព័ន្ធប័ណ្ណឥណទានរបស់យើងត្រូវបានបង្កើនសមត្ថភាពបន្ថែមទៀត ស្របតាមស្តង់ដារ PCI និងដើម្បីអនុវត្តការចេញ និងទទួលយកប័ណ្ណម៉ាស៊ីន និងប័ណ្ណឆាយណាយូញៀនផងដែរ ដែលគ្រោងនឹងដាក់ឲ្យដំណើរការនៅខែ មិថុនា ឆ្នាំ ២០១៧។

ក្នុងខែ វិច្ឆិកា ឆ្នាំ ២០១៦ ធនាគារបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុស្តីពីសេវាប្រមូលពន្ធរបស់អគ្គនាយកដ្ឋានពន្ធដារ និងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាអនុវត្តនៅទូទាំងប្រទេស ដែលធនាគារនឹងបើកដំណើរការក្នុងខែ កុម្ភៈ ឆ្នាំ ២០១៧។ ការអនុវត្តអនុស្សរណៈនៃការយោគយល់គ្នានេះ មិនត្រឹមតែផ្តល់សេវាបង់ពន្ធគយដែលមានភាពងាយស្រួលដល់សាធារណជនប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការចូលរួមចំណែករបស់យើងនៅក្នុងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលលើកំណែទម្រង់ ដើម្បីបង្កើនប្រាក់ចំណូលតាមរយៈការប្រមូលពន្ធដែលមានប្រសិទ្ធភាពជាងមុន។ បន្ថែមពីនេះទៀត សេវាបង់ពន្ធ

គយតាមប្រព័ន្ធអេឡិចត្រូនិកនឹងត្រូវបានដាក់ឲ្យដំណើរការក្នុងខែមិថុនា ឆ្នាំ ២០១៧ ដែលអាចឲ្យអ្នកជាប់ពន្ធធ្វើការបង់ពន្ធគយតាមប្រព័ន្ធអ៊ីនធឺណិត ២៤ ម៉ោងក្នុងមួយថ្ងៃ និង ៧ ថ្ងៃក្នុងមួយសប្តាហ៍។

បច្ចេកវិទ្យាព័ត៌មាន

នៅក្នុងឆ្នាំនេះ ធនាគារបានបង្កើនសមត្ថភាព និងធ្វើបច្ចុប្បន្នភាពលើប្រព័ន្ធរបស់ខ្លួនដើម្បីឲ្យមានដំណើរការកាន់តែប្រសើរ និងមានសុវត្ថិភាពជាងមុន។ ធនាគារបានផ្លាស់ប្តូរប្រព័ន្ធ Host Security Module (HSM) សម្រាប់ប្រព័ន្ធគ្រប់គ្រងប័ណ្ណ ដើម្បីដាក់ និងដោះកូដទិន្នន័យ ព្រមទាំងដើម្បីធានាបាននូវដំណើរការដែលមានល្បឿនលឿននិងមានសុវត្ថិភាព។ យើងបានបញ្ចប់ការធ្វើស្វ័យប្រវត្តិកម្មលើរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជាតាមប្រព័ន្ធអនឡាញ ដែលធ្វើឲ្យការបញ្ជូនរបាយការណ៍ទៅធនាគារជាតិនៃកម្ពុជាមានលក្ខណៈឆាប់រហ័ស និងត្រឹមត្រូវ។ កម្មវិធីប្រព័ន្ធបដិរូបកម្មប័ណ្ណក៏ត្រូវបានផ្លាស់ប្តូរផងដែរ។

សេវាកម្មអតិថិជន/ការបណ្តុះបណ្តាលបុគ្គលិក

សេវាកម្មអតិថិជននៅតែជាចំណុចខ្លាំងរបស់ធនាគារដោយធនាគារបានទទួលពានរង្វាន់អន្តរជាតិចំនួន ៥ នៅឆ្នាំ ២០១៦។ ធនាគារបានរៀបចំយុទ្ធនាការថែរក្សាអតិថិជនចំនួន ២ លើក សម្រាប់បុគ្គលិកជួរមុខដើម្បីពង្រឹងសេវាកម្មអតិថិជន ក្រោមគោលគំនិត៖ ការផ្តល់សេវាកម្មប្រកបដោយស្មារតីញឹម។

របាយការណ៍នាយកប្រតិបត្តិ/អគ្គនាយក (បន្ត)

ធនាគារ វឌ្ឍនៈ បានផ្តោតការយកចិត្តទុកដាក់លើការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងជំនាញមិនបច្ចេកទេស ដើម្បីធានាបាននូវការពេញចិត្តខ្ពស់លើសេវាកម្មអតិថិជន។ នៅក្នុងឆ្នាំ ២០១៦ ធនាគារបានរៀបចំវគ្គបណ្តុះបណ្តាលសរុបចំនួន ៨០ សម្រាប់បុគ្គលិកចំនួន ៧៣៨ នាក់។

ការរួមចំណែកក្នុងសង្គម

ធនាគារគាំទ្រដល់អង្គការ និងកម្មវិធីសប្បុរសធម៌ជាច្រើន។ ធនាគារក៏បានលើកទឹកចិត្តបុគ្គលិកឲ្យចូលរួមក្នុងគម្រោងដែលអាចជួយដល់សហគមន៍។

ទស្សនវិស័យឆ្នាំ ២០១៧

សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាត្រូវបានព្យាករណ៍ថា នឹងកើនឡើង ៧% នៅក្នុងឆ្នាំ ២០១៧។ ទស្សនវិស័យនេះអាចនឹងរងការប៉ះពាល់ពីវិស័យកសិកម្មនិងវិស័យផលិតកម្មជាពិសេសការផលិតសម្លៀកបំពាក់ និងស្បែកជើង ព្រមទាំងការធ្លាក់ចុះនៃវិស័យអចលនទ្រព្យ និងសំណង់។

នាពេលអនាគត ធនាគារ វឌ្ឍនៈ នឹងបន្តប្រកបអាជីវកម្មដោយប្រុងប្រយ័ត្ន តាមរយៈការអនុវត្តយន្តការគ្រប់គ្រងផ្ទៃក្នុង និងគ្រប់គ្រងហានិភ័យឲ្យបានត្រឹមត្រូវរួមទាំងការអនុវត្តតាមបទប្បញ្ញត្តិរបស់ធនាគារជាតិនៃកម្ពុជាយ៉ាងម៉ឺងម៉ាត់។

សេចក្តីថ្លែងអំណរគុណ

យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមប្រឹក្សាភិបាលដែលបានផ្តល់នូវអនុសាសន៍ណែនាំ និងការគាំទ្រយ៉ាងមុតមាំដល់គណៈគ្រប់គ្រង ក៏ដូចជាបុគ្គលិកទាំងអស់របស់ធនាគារ វឌ្ឍនៈ។ ធនាគារក៏កោតសរសើរដល់កិច្ចខិតខំប្រឹងប្រែង ភាពឧស្សាហ៍ព្យាយាមភាពស្មោះត្រង់ និងការប្តេជ្ញាចិត្តរបស់បុគ្គលិក។ យើងខ្ញុំក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះអតិថិជនដែលតែងតែគាំទ្រ និងមានទំនុកចិត្តមកលើធនាគារ វឌ្ឍនៈ តាំងពីដើមរហូតមកដល់បច្ចុប្បន្ន និងពេលអនាគត។

នៅទីបញ្ចប់ យើងខ្ញុំសូមសម្តែងនូវអំណរគុណដ៏ជ្រាលជ្រៅបំផុតចំពោះ ឯកឧត្តមអគ្គទេសាភិបាល **ជា ចាន់តុ** គណៈគ្រប់គ្រងជាន់ខ្ពស់ និងបុគ្គលិកទាំងអស់របស់ធនាគារជាតិនៃកម្ពុជា ដែលតែងតែជួយគាំទ្រ និងផ្តល់នូវអនុសាសន៍ល្អៗដល់ធនាគារ វឌ្ឍនៈ យើងខ្ញុំ។



លោក **ចាន់ កុក ចយ**
នាយកប្រតិបត្តិ/អគ្គនាយក

ការប្រតិបត្តិសាជីវកម្មរបស់យើង

- ◆ ភាពយល់ដឹង
- ◆ ការទទួលខុសត្រូវ និងគណនេយ្យភាព
- ◆ ភាពរាក់ទាក់ និងឥរិយាបថល្អ
- ◆ ភាពប៉ិនប្រសប់ច្នៃប្រឌិត
- ◆ ការស្តាប់មតិយោបល់ និងរៀនសូត្រ
- ◆ ការបង្កើតទំនាក់ទំនង
- ◆ ការអនុវត្តដោយវិជ្ជាជីវៈ
- ◆ ការផ្តល់សេវាកម្មល្អប្រសើរ
- ◆ ចំណេះដឹងតាមបច្ចេកទេស



ព្រឹត្តិការណ៍សំខាន់ៗ

ការបង្កើតផលិតផល និងសេវាកម្មថ្មី



ការចុះហត្ថលេខាលើអនុស្សរណៈ ក្នុងការផ្តល់សេវាកម្មបង់ពន្ធដារ-ពន្ធគយ

ថ្ងៃទី ០៨ ខែ វិច្ឆិកា ឆ្នាំ ២០១៦ គឺជាថ្ងៃព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ដោយធនាគារវឌ្ឍនៈបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ស្តីពីការប្រើប្រាស់សេវាកម្មរបស់ធនាគារ វឌ្ឍនៈ សម្រាប់ប្រតិបត្តិការចំណូលគ្រប់ប្រភេទ ដែលប្រមូលដោយអគ្គនាយកដ្ឋានពន្ធដារ និងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា អនុវត្តនៅទូទាំងប្រទេស ហើយព្រឹត្តិការណ៍នេះក៏ត្រូវបានរៀបចំឡើងស្របពេលជាមួយការប្រារព្ធខួបលើកទី ១៤ នៃថ្ងៃចាប់ផ្តើមបើកដំណើរការធនាគារ វឌ្ឍនៈ ដំបូងផងដែរ។

ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នានេះបានប្រារព្ធធ្វើឡើងនៅក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត **ជូ គឹមឡេង** រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលបានផ្តល់ទំនុកចិត្ត និងអនុញ្ញាតឲ្យធនាគារ វឌ្ឍនៈ ចូលរួមចំណែកដៃគូក្នុងកិច្ចការប្រមូលចំណូលពន្ធដារ និងពន្ធគយ ជូនរាជរដ្ឋាភិបាលកម្ពុជា។ សេវាកម្មនេះត្រូវបានដាក់ឲ្យប្រើប្រាស់ដោយជោគជ័យនៅខែ កុម្ភៈ ឆ្នាំ២០១៧។

ការបើកដំណើរការសាខា សួនឧស្សាហកម្ម វឌ្ឍនៈ ២

នៅថ្ងៃទី ០៩ ខែ កញ្ញា ឆ្នាំ ២០១៦ ធនាគារបានបើកសាខាទី ៧ របស់ខ្លួននៅសួនឧស្សាហកម្មវឌ្ឍនៈ ២ ដែលជាបណ្តុំរោងចក្រកាត់ដេរ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ ៣ ចម្ងាយប្រហែល ៩ គីឡូម៉ែត្រពីរង្វង់មូលចោមចៅ ដើម្បីសម្រួលដល់អ្នកវិនិយោគទុន និងបុគ្គលិក កម្មកររោងចក្រកាត់ដេរ ក្នុងការប្រើប្រាស់សេវាកម្មធនាគារ។ សាខាសួនឧស្សាហកម្មវឌ្ឍនៈ ២ នេះ ក៏មានអតិថិជនគោលដៅរបស់ខ្លួន នៅក្នុងសួនឧស្សាហកម្ម វឌ្ឍនៈ ២ ព្រមទាំងប្រជាពលរដ្ឋ ដែលរស់នៅជុំវិញតំបន់នោះ។



លោកជំទាវ ឈុន លាង (កណ្តាល) បណ្ឌិតិការធនាគារ វឌ្ឍនៈ រួមនឹងបុគ្គលិកនៅសាខាសួនឧស្សាហកម្មវឌ្ឍនៈ ២ ក្នុងឱកាសសម្ពោធសាខានៅថ្ងៃទី ៩ ខែ កញ្ញា ឆ្នាំ ២០១៦

ការដាក់ឱ្យដំណើរការសេវាកម្មធនាគារតាមប្រព័ន្ធអ៊ីនធឺណិត និងប័ណ្ណវិសាដុកសាច់ប្រាក់

សេវាកម្មធនាគារតាមប្រព័ន្ធអ៊ីនធឺណិត និងប័ណ្ណវិសាដុកសាច់ប្រាក់ (Visa Money Card) ត្រូវបានដាក់ឱ្យដំណើរការសាកល្បង នៅពាក់កណ្តាលឆ្នាំ ២០១៥ ហើយបានចាប់ដំណើរជាផ្លូវការនៅខែតុលា ឆ្នាំ ២០១៦ ដោយមានការណែនាំពីតំបន់លទ្ធកម្មទាក់ទងនឹងការប្រើប្រាស់សេវាកម្មនេះ ជូនអតិថិជនផងដែរ។



បុគ្គលិកនៅនាយកដ្ឋានប័ណ្ណ និងសេវាកម្មធនាគារតាមអេឡិចត្រូនិក ក្នុងឱកាសដាក់ឱ្យដំណើរការសេវាធនាគារតាមអ៊ីនធឺណិត និងប័ណ្ណវិសាដុកសាច់ប្រាក់ នៅខែ តុលា ឆ្នាំ ២០១៦

ប័ណ្ណម៉ាស្ទ័រ និងប័ណ្ណយូអ៊ីបេអេសអិល

នៅថ្ងៃទី ២១ ខែ មីនា ឆ្នាំ២០១៦ ធនាគារទទួលបានសមាជិកភាពជាផ្លូវការពីក្រុមហ៊ុន យូអ៊ីបេអេសអិល (International UnionPay) ហើយនៅថ្ងៃទី ៣១ ខែ មីនា ឆ្នាំ ២០១៦ ធនាគារក៏ទទួលបានសមាជិកភាពជាផ្លូវការផងដែរពីក្រុមហ៊ុន ម៉ាស្ទ័រកាត (MasterCard) ។ បច្ចុប្បន្ននេះ ធនាគារកំពុងរៀបចំប្រព័ន្ធដំណើរការកម្មវិធីសម្រាប់ការបោះពុម្ពចេញប័ណ្ណ និងការប្រើប្រាស់ប័ណ្ណទាំងនេះ តាមម៉ាស៊ីនអេធីអឹមរបស់ខ្លួន ហើយយើងគ្រោងនឹងបញ្ចប់ការធ្វើតេស្តសាកល្បងតាមប្រព័ន្ធអេឡិចត្រូនិកដើម្បីចេញ និងទទួលយកប័ណ្ណនៅដើមឆ្នាំ ២០១៧ ហើយនឹងចាប់ផ្តើមសេវាកម្មទាំងនេះជាផ្លូវការ នៅពាក់កណ្តាលឆ្នាំ ២០១៧។

ព្រឹត្តិការណ៍សំខាន់ៗ (បន្ត)



បុគ្គលិកជំនួយនៅតាមសាលាទាំងអស់ក្នុងឱកាសយុទ្ធនាការបំប្រែក្បួនអតិថិជនលើកទី ១១ នៅ ភោជនីយដ្ឋានទន្លេបាសាក់ នៅថ្ងៃទី ៤ ខែ ធ្នូ ឆ្នាំ ២០១៦

យុទ្ធនាការបំប្រែក្បួនអតិថិជនលើកទី ១០ និង ១១

នៅថ្ងៃទី ២៩ ខែ ឧសភា ឆ្នាំ ២០១៦ ធនាគារ បានរៀបចំសិក្ខាសាលានៃ យុទ្ធនាការបំប្រែក្បួន អតិថិជនលើកទី ១០ ដើម្បីពង្រឹងសេវាកម្មធនាគារ ក្រោមប្រធានបទ “ការផ្តល់សេវាកម្មប្រកបដោយស្នាមញញឹម”។ យុទ្ធនាការនេះមានការចូលរួមពីបុគ្គលិកផ្នែកផ្តល់សេវាកម្មគ្រប់សាលាទាំងអស់ ដើម្បីណែនាំឲ្យយល់ដឹងពីសារៈសំខាន់នៃការផ្តល់សេវាកម្មប្រកបដោយស្នាមញញឹម និងលើកទឹកចិត្តអតិថិជនឲ្យផ្តល់មតិយោបល់ទៅលើគុណភាពនៃសេវាកម្ម និងអាកប្បកិរិយាចំពោះបុគ្គលិកក្នុងពេលបំពេញតួនាទីរបស់ខ្លួន។ គោលគំនិត និងផែនការសកម្មភាពនៃយុទ្ធនាការបំប្រែក្បួនអតិថិជនលើកទី ១០ ត្រូវបានលើកឡើងវិញ និងពិភាក្សាតាមដានបន្តនៅក្នុងសិក្ខាសាលានៃយុទ្ធនាការ បំប្រែក្បួនអតិថិជនលើកទី ១១ ដែលបានប្រារព្ធឡើងនៅថ្ងៃទី ០៤ ខែ ធ្នូ ឆ្នាំ ២០១៦។ ធនាគារបានលើកទឹកចិត្ត និងផ្តល់ប័ណ្ណសរសើរទៅសាលាណាដែលទទួលបានមតិយោបល់ និងវាយតម្លៃពីអតិថិជនថា “ផ្តល់សេវាកម្មជូន អតិថិជនល្អប្រើជាងគេ”។ លើសពីនេះ បុគ្គលិកផ្នែកសេវាកម្មអតិថិជនដែលធ្វើជាងគេ ក៏ទទួលបានប័ណ្ណសរសើរ និងពានរង្វាន់ “សេវាកម្មមាស” ផងដែរ។

ពានរង្វាន់អន្តរជាតិ និងការទទួលស្គាល់

ធនាគារវឌ្ឍនៈ មានមោទនភាពខ្ពស់ ទទួលបានពានរង្វាន់ចំនួន ៥ ដែលឆ្លុះបញ្ចាំងពីការអនុវត្តគុណតម្លៃធនាគារតាម ស្តង់ដារអន្តរជាតិ ផ្តល់ដោយស្ថាប័នបោះពុម្ពផ្សាយអន្តរជាតិល្បីៗ ក្នុងឆ្នាំ២០១៦ រួមមាន (១)ពានរង្វាន់លើ “និមិត្តសញ្ញាធនាគារឆ្លើមលើការផ្តល់សេវាកម្មជូនអតិថិជនល្អបំផុតនៅកម្ពុជា” ពីទស្សនាវដ្តី Global Brands (២) ពានរង្វាន់ជា “ធនាគារឆ្លើមលើការផ្តល់សេវាកម្មមាសនៅកម្ពុជា” ពីទស្សនាវដ្តី Global Business Outlook (៣) ពានរង្វាន់ជា “ធនាគារឆ្លើមលើការផ្តល់សេវាកម្មមាសនៅកម្ពុជា” ពីទស្សនាវដ្តី Global Banking and Finance Review (៤)ពានរង្វាន់ជា “ធនាគារមានភាពច្នៃប្រឌិតខ្ពស់លើសេវាកម្មទូទៅនៅកម្ពុជា” ពីទស្សនាវដ្តីធនាគារអន្តរជាតិ និង (៥)ពានរង្វាន់ជា “ធនាគារពាណិជ្ជធរណាមយុវជននៅកម្ពុជា” ពីទស្សនាវដ្តីធនាគារអន្តរជាតិ។

ការរួមចំណែកក្នុងសង្គម



បុគ្គលិករបស់ធនាគារ វឌ្ឍនៈ ចូលរួមដើរឡើងឧទ្យានជាតិព្រះមុនីវង្ស “បូកគោ” ចម្ងាយ ៣៣ គីឡូម៉ែត្រ ក្នុងព្រឹត្តិការណ៍ “ដំណើរដើម្បីស្នាមញញឹម”។

សេចក្តីផ្តើម

យើងតែងតែគិតគូរដល់ផលប្រយោជន៍របស់ធនាគារ និងសុខុមាលភាពរបស់សហគមន៍ដែលយើងរស់នៅ។ យើងលើកកម្ពស់វប្បធម៌ចែករំលែកដល់សហគមន៍ ហើយយើងជឿជាក់ថា ភាពជោគជ័យនៃគម្រោងអភិវឌ្ឍន៍សហគមន៍អាចនាំមកនូវជោគជ័យដ៏មហិមាចំពោះអ្នកដែលរួមចំណែកក្នុងគម្រោងនោះ រួមទាំងធនាគាររបស់យើងផងដែរ។

ការរួមចំណែកក្នុងសង្គម (បន្ត)

សិក្ខាសាលាស្តីពីការអនុវត្តតាមស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា

ធនាគារបានចូលរួមឧបត្ថម្ភសិក្ខាសាលាស្តីពី “បញ្ហានៃការអនុវត្តតាមស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជាសម្រាប់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា” នៅថ្ងៃទី ៣១ ខែ មីនា ឆ្នាំ ២០១៦។ សិក្ខាសាលានេះរៀបចំដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ វិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា និងសមាគមគណនេយ្យករជំនាញដោយមានការចូលរួមពីអ្នកជំនាញនិងសិស្សានុសិស្សផ្នែកហិរញ្ញវត្ថុ។ សិក្ខាសាលាបានពិភាក្សាលើបញ្ហាដែលជួបប្រទះដោយសហគ្រាសធុនតូច និងមធ្យមក្នុងការអនុវត្តតាមស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា។

ពិធីបុណ្យអង្គរសង្គ្រាន្តឆ្នាំ ២០១៦

ក្នុងរយៈពេល ៤ ឆ្នាំជាប់ៗគ្នា ធនាគារបានឧបត្ថម្ភដល់កម្មវិធីបុណ្យអង្គរសង្គ្រាន្តនៅខេត្តសៀមរាប ដែលប្រារព្ធឡើងនៅក្នុងអំឡុងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរដែលបង្ហាញពីភាពសម្បូរបែបនៃវប្បធម៌ខ្មែរ និងលើកស្ទួយមោទនភាពនៃកេរ្តិ៍ដំណែលរបស់ប្រជាជាតិខ្មែរ។ ប្រជាជនរាប់ពាន់នាក់បានមកពីគ្រប់ទិសទីទៅទស្សនាតំបន់អង្គរដើម្បីចូលរួមពិធីបុណ្យប្រពៃណីជាតិ និងកម្មវិធីកម្សាន្តផ្សេងៗ ដែលប្រព្រឹត្តទៅរយៈពេល ០៣ ថ្ងៃជាប់គ្នា នៅបរិវេណប្រាសាទអង្គរ។

ការបណ្តុះបណ្តាលស្តីពីការសង្គ្រោះជីវិតនិងការគ្រប់គ្រងគ្រោះមហន្តរាយ

ធនាគារបានចូលរួមឧបត្ថម្ភការបណ្តុះបណ្តាលស្តីពី “ការសង្គ្រោះជីវិត និងការគ្រប់គ្រងគ្រោះមហន្តរាយ” ដែលធ្វើឡើងនៅថ្ងៃទី ២៤ ខែ មេសា ឆ្នាំ ២០១៦។

ការបណ្តុះបណ្តាលនេះបានសហការជាមួយអង្គការ Smile Cambodia ហើយមានការចូលរួមពីបុគ្គលិកធនាគារ បុគ្គលិកក្រុមហ៊ុនឯកជន និងនិស្សិតពេទ្យជាដើម។ លោកវេជ្ជបណ្ឌិត Bernard Jaffe សាស្ត្រាចារ្យផ្នែកវះកាត់នៅសាកលវិទ្យាល័យវេជ្ជសាស្ត្រ Tulane បានបង្រៀនដោយផ្ទាល់ដល់អ្នកចូលរួមក្នុងការជួយសង្គ្រោះរបបម និងនីតិវិធីជួយសង្គ្រោះជីវិត។



បុគ្គលិកធនាគារ វឌ្ឍនៈ ចូលរួមក្នុងការបង្ហាញនៅក្នុងវគ្គបណ្តុះបណ្តាលសង្គ្រោះរបបម និងគ្រប់គ្រងគ្រោះអាសន្ន

កម្មវិធីជិះកង់ដើម្បីសប្បុរសធម៌

បុគ្គលិកសាខាសៀមរាបបានចូលរួមកម្មវិធីសប្បុរសធម៌ Save Community, Let's Cycling III នៅថ្ងៃទី ០៨ ខែ ឧសភា ឆ្នាំ ២០១៦ ដោយមានការរៀបចំដោយក្លឹបសហគមន៍ជិះកង់ និងអ្នកចូលរួមជិះកង់ តាមផ្លូវជុំវិញតំបន់អង្គរ។ មូលនិធិដែលប្រមូលបានត្រូវបានបិទ្វាគជូនមន្ទីរពេទ្យកុមារ គន្ធបុប្ផា ដែលជាមន្ទីរពេទ្យផ្តល់ការព្យាបាលដោយឥតគិតថ្លៃដល់កុមារកម្ពុជានៅក្នុងខេត្តសៀមរាប និងមកពីបណ្តាខេត្តជុំវិញ។



បុគ្គលិកធនាគារ វឌ្ឍនៈ បានចូលរួមក្នុងការរត់ប្រណាំងពាក់កណ្តាលម៉ាយក្នុងអន្តរជាតិនៅភ្នំពេញលើកទី ៦ ដែលមានចម្ងាយ ១០ គីឡូម៉ែត្រ

កម្មវិធីរត់ប្រណាំងម៉ាយក្នុង

បុគ្គលិកធនាគារបានចូលរួមកម្មវិធីរត់ប្រណាំងពាក់កណ្តាលម៉ាយក្នុងអន្តរជាតិនៅភ្នំពេញនៅថ្ងៃទី ១២ ខែ មិថុនា ឆ្នាំ ២០១៦។ កម្មវិធីប្រចាំឆ្នាំនេះ មានគោលបំណងប្រមូលមូលនិធិ ដើម្បីជួយដល់អ្នកជំងឺ ភាគច្រើនកុមារនៅមន្ទីរពេទ្យគន្ធបុប្ផា។ បុគ្គលិកច្រើនជាង ៥០ នាក់មកពីទីស្នាក់ការកណ្តាល និងសាខានានាបានចូលរួមកម្មវិធីនេះ។

កម្មវិធីរត់ប្រណាំងម៉ាយក្នុង ដែលរៀបចំដោយក្រុមហ៊ុនចំនួន ៥ រួមទាំងធនាគារ វឌ្ឍនៈ បានប្រព្រឹត្តទៅស្របពេលជាមួយកម្មវិធីរត់ប្រណាំងពាក់កណ្តាលម៉ាយក្នុង។ ការប្រកួតលក្ខណៈមិត្តភាពចម្ងាយ ១០ គីឡូម៉ែត្រនេះ មានគោលបំណងបង្កើតទំនាក់ទំនងមិត្តភាពរវាង

ក្រុមហ៊ុនទាំងឡាយ និងប្រមូលមូលនិធិជួយដល់អង្គការ Smile Cambodia ។

ដំណើរដើម្បីស្នាមញញឹម

ធនាគារក៏បានចូលរួមឧបត្ថម្ភ និងចូលរួមព្រឹត្តិការណ៍ដំណើរដើម្បីស្នាមញញឹម ដែលជាព្រឹត្តិការណ៍អង្គការមូលនិធិគាំទ្រដល់បេសកកម្មរបស់អង្គការ Smile Cambodia ដើម្បីរក្សាបុរាណវត្ថុ ដល់កុមារ និងប្រជាជនក្រីក្រ។ កម្មវិធីនេះ គឺ ដើរក្នុងចម្ងាយផ្លូវ ៣៣ គីឡូម៉ែត្រ ឡើងទៅលើឧទ្យានជាតិភ្នំបូកគោ ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី ១៨ ខែ មិថុនា ឆ្នាំ ២០១៦ ហើយមានការចូលរួម ពីអ្នកស្ម័គ្រចិត្តជាច្រើននាក់ នៅក្នុងប្រទេសកម្ពុជា និងមកពីប្រទេសម៉ាឡេស៊ី និងប្រទេសសិង្ហបុរី។

ការរួមចំណែកក្នុងសង្គម (បន្ត)

បេសកកម្ម៖ កាត់របស់អង្គការ Smile Cambodia នៅខេត្តកំពង់ចាម

នៅខែ សីហា ឆ្នាំ ២០១៦ ធនាគារ បានចូលរួមឧបត្ថម្ភ អាហាររាញ់បំបែកដំឡើង ក្នុងអំឡុងបេសកកម្ម៖ កាត់ បបូរមាត់តែប របស់អង្គការ Smile Cambodia នៅ ខេត្តកំពង់ចាម ហើយបុគ្គលិកធនាគារក៏បានបរិច្ចាគជា សម្លៀកបំពាក់ប្រើរួច ដល់អ្នកជំងឺ និងសមាជិកគ្រួសារ របស់ពួកគេផងដែរ។

ការបរិច្ចាគឈាម

ធនាគារ លើកទឹកចិត្តដល់បុគ្គលិករបស់ខ្លួនដោយចិត្ត សប្បុរស ឲ្យចូលរួមចំណែកក្នុងកិច្ចការសង្គម ដោយ បរិច្ចាគឈាមជូនដល់មជ្ឈមណ្ឌលជាតិផ្តល់ឈាមនៃ ក្រសួងសុខាភិបាល ហើយសកម្មភាពបរិច្ចាគឈាមនេះ បានរៀបចំឡើងនៅ ធនាគារវឌ្ឍនៈ សាខាព្រះនរោត្តម កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៦។



បុគ្គលិកធនាគារ វឌ្ឍនៈ បានបរិច្ចាគឈាមជូនមជ្ឈមណ្ឌលជាតិផ្តល់ ឈាមនៃក្រសួងសុខាភិបាល

ពិព័រណ៍ការងារឆ្នាំ ២០១៦

នៅថ្ងៃទី ១៧ ខែ កញ្ញា ឆ្នាំ ២០១៦ ធនាគារ វឌ្ឍនៈ បានចូលរួម និងបង្ហាញវត្តមាននៅក្នុងពិព័រណ៍ការងារ

ដែលប្រព្រឹត្តទៅនៅសាកលវិទ្យាល័យកម្ពុជា។ សិស្ស និស្សិតប្រមាណ ៦០០នាក់ បានចូលរួមក្នុងព្រឹត្តិការណ៍ នេះ ហើយជាឱកាសដ៏ល្អសម្រាប់សិស្សនិស្សិតកម្ពុជា បានជួបជាមួយអនាគតនិយោជកមកពីបណ្តាក្រុមហ៊ុន និងធនាគារ ចំនួន ២៨ ដែលបានផ្តល់នូវព័ត៌មានអំពី ផលិតផល និងតម្រូវការជ្រើសរើសបុគ្គលិក តាមមុខ ជំនាញ និងតួនាទីផ្សេងៗ។







ការប្រកួតគូរតំនូរបស់ក្រសួងបរិស្ថាន

ធនាគារ ក៏បានចូលរួមឧបត្ថម្ភការប្រកួតគូរតំនូរទាក់ទង នឹងបរិស្ថានជាតិឆ្នាំ ២០១៦ ដែលបានរៀបចំដោយ ក្រសួងបរិស្ថាន ហើយមានការចូលរួមប្រកួតពីសិស្សានុ សិស្សមកពី ២៥ រាជធានី-ខេត្ត នៃព្រះរាជាណាចក្រ កម្ពុជា។ ការប្រកួតនេះ គឺផ្ដោតសារៈសំខាន់ទៅលើការ ថែរក្សាបរិស្ថាន និងធនធានធម្មជាតិ ដែលសិស្សានុសិស្ស ត្រូវបង្ហាញពីទេពកោសល្យ និងសិល្បៈច្នៃប្រឌិតរបស់ខ្លួន។

សិក្ខាសាលាស្តីពីពន្ធរបស់អគ្គនាយកដ្ឋាន ពន្ធដារ

ធនាគារ បានឧបត្ថម្ភដល់“សិក្ខាសាលាស្តីពីវឌ្ឍនភាព នៃគោលនយោបាយពន្ធដារ និងកំណែទម្រង់រដ្ឋបាល និងកាតព្វកិច្ចពន្ធលើប្រាក់ចំណេញ” ដែលបានរៀប ចំដោយអគ្គនាយកដ្ឋានពន្ធដារនៅថ្ងៃទី ១៦ ខែ ធ្នូ ឆ្នាំ ២០១៦។ សិក្ខាសាលានេះ ត្រូវបានប្រារព្ធឡើង ក្រោម អធិបតីភាព ឯកឧត្តម គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ ដើម្បីបង្ហាញ អំពីការវិវឌ្ឍថ្មីៗ របស់អគ្គនាយកដ្ឋានពន្ធដារ និងការ បំពេញកាតព្វកិច្ចពន្ធលើប្រាក់ចំណេញ ដោយមានការ ចូលរួមពីម្ចាស់អាជីវកម្ម តំណាងក្រុមហ៊ុន និងធនាគារ និងស្ថាប័នពាក់ព័ន្ធ ប្រមាណជាជាង ២០០០នាក់។

របាយការណ៍ហិរញ្ញវត្ថុសង្ខេប



ព័ត៌មានសាជីវកម្ម

ទីស្នាក់ការកណ្តាល

ជាន់ទី ២ វិមាន វឌ្ឍនៈ ភាពិសាល
 អគារលេខ ៦៦ មហាវិថីព្រះមុនីវង្ស
 រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
 ទូរស័ព្ទ ៖ (៨៥៥) ២៣ ៩៦៣ ៩៩៩
 អ៊ីម៉ែល ៖ service@vattanacbank.com
 គេហទំព័រ ៖ www.vattanacbank.com

ក្រុមប្រឹក្សាភិបាល

លោកឧកញ៉ា សំ អាង	ប្រធាន
លោកជំទាវឧកញ៉ា ឈុន លាង	បណ្ឌិតិការ
លោក ចាន់ កុក ចយ	នាយកប្រតិបត្តិ/អគ្គនាយក
លោកជំទាវ តាល់ ណៃអ៊ឹម	នាយកមិនប្រតិបត្តិ
លោកស្រី សំអាង កាន្តិកា	នាយកមិនប្រតិបត្តិ
លោក សំអាង វឌ្ឍនៈ	នាយកមិនប្រតិបត្តិ
កញ្ញា សំអាង លក្ខណា	នាយកមិនប្រតិបត្តិ
លោក តេង យូ វ៉ែង	នាយកឯករាជ្យមិនប្រតិបត្តិ
លោក ជិច ទាវ ចូរ ជី	នាយកឯករាជ្យមិនប្រតិបត្តិ

គណៈកម្មាធិការប្រតិបត្តិ

លោកជំទាវឧកញ៉ា ឈុន លាង	ប្រធាន
លោកជំទាវ តាល់ ណៃអ៊ឹម	នាយកមិនប្រតិបត្តិ
លោក ចាន់ កុក ចយ	នាយកប្រតិបត្តិ/អគ្គនាយក
លោក កង សុភ័ក្ត្រ	អគ្គនាយករង
លោក តុំ ពិសិដ្ឋ	ប្រធាននាយកដ្ឋានប្រតិបត្តិការធនាគារ
លោកស្រី សេ ផារ៉ា	ប្រធាននាយកដ្ឋានប្រតិបត្តិការឥណទាន

ធនាគារដៃគូក្រៅប្រទេសសំខាន់ៗ

- ធនាគារ Wells Fargo Bank National Association នៅសហរដ្ឋអាមេរិក
- ធនាគារ Standard Chartered Bank នៅសហរដ្ឋអាមេរិក
- ធនាគារ Wells Fargo Bank National Association នៅចក្រភពអង់គ្លេស
- ធនាគារ UniCredit Bank AG នៅប្រទេសអាល្លឺម៉ង់
- ធនាគារ Bred Banque Populaire នៅប្រទេសបារាំង
- ធនាគារ United Overseas Bank Limited នៅប្រទេសសិង្ហបុរី
- ធនាគារ DBS BANK នៅប្រទេសសិង្ហបុរី
- ធនាគារ OCBC BANK នៅប្រទេសសិង្ហបុរី
- ធនាគារ Industrial & Commercial Bank of China Limited នៅប្រទេសសិង្ហបុរី
- ធនាគារ Thanachart Bank Public Company Limited នៅប្រទេសថៃ
- ធនាគារ Joint Stock Commercial Bank for Foreign Trade of Vietnam នៅប្រទេសវៀតណាម
- ធនាគារ Joint Stock Commercial Bank for Investment and Development of Vietnam (BIDV) នៅប្រទេសវៀតណាម
- ធនាគារ Vietnam Joint Stock Commercial Bank for Industry and Trade (Vietin) នៅប្រទេសវៀតណាម



សាខាធនាគារ

ការិយាល័យកណ្តាល

ជាន់ទី១ វិមានវឌ្ឍនៈ ភាពិសាល
 អគារលេខ ៦៦ មហាវិថីព្រះមុនីវង្ស រាជធានីភ្នំពេញ
 ទូរស័ព្ទ: (៨៥៥) ០២៣ ៩៦៣ ៨៨៨
 ទូរសារ: (៨៥៥) ០២៣ ៩៦៣ ៨៨៩

សាខាព្រះនរោត្តម

អគារលេខ ៨៩ មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ
 ទូរស័ព្ទ: (៨៥៥) ០២៣ ២១២ ៧២៧
 ទូរសារ: (៨៥៥) ០២៣ ២១៦ ៦៨៧

សាខាអូឡាំពិក

អគារលេខ ៤៣ ផ្លូវ ២៨៦ សង្កាត់អូឡាំពិក
 ខណ្ឌចំការមន រាជធានីភ្នំពេញ
 ទូរស័ព្ទ: (៨៥៥) ០២៣ ២១៧ ៦៨៣
 ទូរសារ: (៨៥៥) ០២៣ ២១៧ ៦៩៣

សាខាស្ទឹងមានជ័យ

អគារលេខ ៨៨ ផ្លូវវង់ស្រេង
 (នៅមុខសួនឧស្សាហកម្មវឌ្ឍនៈ ១)
 សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ
 រាជធានីភ្នំពេញ
 ទូរស័ព្ទ: (៨៥៥) ០២៣ ៩៩៩ ៩៦៣
 ទូរសារ: (៨៥៥) ០២៣ ៩៩៩ ៩៥៣

សាខាទំនប់ទឹក (ផ្លូវ២៧១)

អគារលេខ ៧៨ ផ្លូវ ២៧១ សង្កាត់ទំនប់ទឹក
 ខណ្ឌចំការមន រាជធានីភ្នំពេញ
 ទូរស័ព្ទ: (៨៥៥) ០២៣ ៩៨៩ ២២២
 ទូរសារ: (៨៥៥) ០២៣ ៩៨៩ ២២១


សាខាសួនឧស្សាហកម្មវឌ្ឍនៈ ២

ផ្លូវជាតិលេខ៣ ភូមិក្រាំងពង្រ សង្កាត់ក្រាំងពង្រ
 ខណ្ឌដង្កោ រាជធានីភ្នំពេញ
 ទូរស័ព្ទ: (៨៥៥) ០២៣ ២៣១ ១៨៨
 ទូរសារ: (៨៥៥) ០២៣ ២៣១ ៧៣៩

សាខាសៀមរាប

អគារលេខ ៨៨៨ មហាវិថីស៊ីវិកា
 ខេត្តសៀមរាប ព្រះរាជាណាចក្រកម្ពុជា
 ទូរស័ព្ទ: (៨៥៥) ០៦៣ ៧៦៧ ៣៣៣
 ទូរសារ: (៨៥៥) ០៦៣ ៧៦៧ ២២២

រចនាសម្ព័ន្ធអភិបាលកិច្ចសាជីវកម្ម



ប្រវត្តិក្រុមប្រឹក្សាភិបាល



លោកឧកញ៉ា **ស័ អាង**
ប្រធានក្រុមប្រឹក្សាភិបាល

- ◆ ជាសហស្ថាបនិក ភាគទុនិក បានបង្កើតធនាគារ វឌ្ឍនៈ ចាប់តាំងពីឆ្នាំ ២០០២
- ◆ ជាសហស្ថាបនិក និងជាអនុប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន វឌ្ឍនៈ អាហារណែន ឆីហារណែន ចាប់តាំងពីឆ្នាំ ១៩៩៤
- ◆ ជាប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន វឌ្ឍនៈ អលង្ការ (នាំចេញ-នាំចូល អាជីវកម្មមាស) ចាប់តាំងពីឆ្នាំ ១៩៩៦
- ◆ ជាប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន វឌ្ឍនៈ ប្របកើដី លីមីតធីត ចាប់តាំងពីឆ្នាំ ២០០៥
- ◆ ជាអ្នកអភិវឌ្ឍស្ថានភាពឧស្សាហកម្មវឌ្ឍនៈ I & II ចាប់តាំងពី ឆ្នាំ ២០០៣
- ◆ ជាប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន វឌ្ឍនៈ អ៊ិនវេសមេន ចាប់តាំងពីឆ្នាំ ២០១៣
- ◆ ជាប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន វឌ្ឍនៈ F&B ចាប់តាំងពីឆ្នាំ ២០១៣

លោកជំទាវឧកញ៉ា **ឈុន លាង**
បណ្ឌិត

- ◆ ជាសហស្ថាបនិក ភាគទុនិក បានបង្កើតធនាគារ វឌ្ឍនៈ ចាប់តាំងពីឆ្នាំ ២០០២
- ◆ ជាសហស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុនវឌ្ឍនៈ អាហារវណ្ណនីហារវណ្ណចាប់តាំង ពីឆ្នាំ ១៩៩៤
- ◆ ជាបណ្ឌិតនៃក្រុមហ៊ុន វឌ្ឍនៈ អលង្ការ (នាំចេញ-នាំចូល អាជីវកម្មមាស) ចាប់តាំងពី ឆ្នាំ ១៩៩៦
- ◆ ជាបណ្ឌិតនៃក្រុមហ៊ុន វឌ្ឍនៈ ប្របតីធី លីមីតធីត ចាប់តាំងពីឆ្នាំ ២០០៥
- ◆ ជាអ្នកអភិវឌ្ឍស្ថានឧស្សាហកម្មវឌ្ឍនៈ I & II ចាប់តាំងពី ឆ្នាំ ២០០៣
- ◆ ជាបណ្ឌិតនៃក្រុមហ៊ុន វឌ្ឍនៈ អ៊ិនវេសមេន ចាប់តាំងពីឆ្នាំ ២០១៣
- ◆ ជាបណ្ឌិតនៃក្រុមហ៊ុន វឌ្ឍនៈ F&B ចាប់តាំង ពីឆ្នាំ ២០១៣



ប្រវត្តិក្រុមប្រឹក្សាភិបាល (បន្ត)



លោក **ចាន់ កុក ចយ**
នាយកប្រតិបត្តិ/អគ្គនាយក

- ◆ ជនជាតិម៉ាឡេស៊ី បានចូលបម្រើការងារជាអគ្គនាយកនៅធនាគារខ្មែរ៖ ចាប់តាំងពីឆ្នាំ ២០០២ ហើយត្រូវបានតែងតាំងជានាយកប្រតិបត្តិនៃក្រុមប្រឹក្សាភិបាល នៅក្នុងខែ មិថុនា ឆ្នាំ ២០០៧។
- ◆ បានទទួលបរិញ្ញាប័ត្រ(កិត្តិយស)ផ្នែកសេដ្ឋកិច្ចនិងគ្រប់គ្រងពីសាកលវិទ្យាល័យ Sains ប្រទេសម៉ាឡេស៊ី ក្នុងឆ្នាំ ១៩៨៤។
- ◆ មានបទពិសោធន៍ផ្នែកធនាគារជាង ៣២ ឆ្នាំដែលធ្លាប់ធ្វើជាអ្នកគ្រប់គ្រងនៅតាមបណ្តាសាខាធនាគារ Public Bank Berhad ប្រទេសម៉ាឡេស៊ី ក្នុងឆ្នាំ ១៩៨៨-១៩៩១ ហើយជាអគ្គនាយក នៅធនាគារ VID Public Bank នៅប្រទេសវៀតណាម ក្នុងឆ្នាំ ១៩៩២-១៩៩៧ និងជាអគ្គនាយក នៅធនាគារកម្ពុជាសាធារណៈ នៅប្រទេសកម្ពុជា ក្នុងឆ្នាំ ១៩៩៩-២០០២។



លោកជំទាវ **គាល់ ណៃ អ៊ឹម**
នាយកមិនប្រតិបត្តិ

- ◆ ត្រូវបានតែងតាំងជានាយកឯករាជ្យមិនប្រតិបត្តិនៃក្រុមប្រឹក្សាភិបាល ក្នុង ខែ មេសា ឆ្នាំ ២០១១។
- ◆ ត្រូវបានតែងតាំងជាប្រធានគណៈកម្មាធិការផលិតផល និងសកម្មភាពថ្មី ក្នុង ខែ តុលា ឆ្នាំ ២០១៦។
- ◆ បានទទួលបរិញ្ញាប័ត្រផ្នែកសេដ្ឋកិច្ចពីមហាវិទ្យាល័យនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច នៅប្រទេសកម្ពុជា ក្នុងឆ្នាំ ១៩៧៤។
- ◆ មានបទពិសោធន៍ការងារជាង ៣០ ឆ្នាំ ទាំងនៅធនាគារពាណិជ្ជ និងធនាគារជាតិនៃកម្ពុជា។
- ◆ លោកជំទាវធ្លាប់ធ្វើជាអគ្គនាយកធនាគារពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជាក្នុងឆ្នាំ ១៩៨០-១៩៩១ និងធនាគារពាណិជ្ជកម្មកម្ពុជាក្នុងឆ្នាំ ១៩៩១-១៩៩៥។
- ◆ ពីឆ្នាំ ១៩៩៥ លោកជំទាវចាប់ផ្តើមធ្វើការនៅធនាគារជាតិនៃកម្ពុជា ហើយពីឆ្នាំ ១៩៩៨ ដល់ ២០១០មានតួនាទីជា អគ្គនាយកគ្រប់គ្រងបួននាយកដ្ឋានធំៗ គឺ ៖ នាយកដ្ឋានត្រួតពិនិត្យ នាយកដ្ឋានប្រតិបត្តិការ នាយកដ្ឋានស្រាវជ្រាវសេដ្ឋកិច្ចនិងស្ថិតិ និង នាយកដ្ឋានគ្រប់គ្រងការប្តូរប្រាក់នៃធនាគារជាតិនៃកម្ពុជា។



លោកស្រី សំអាង កានិកា
នាយកមិនប្រតិបត្តិ

- ◆ ជានាយកស្ថាបនិក និងជានាយករបស់ធនាគារ វឌ្ឍនៈ តាំងពីឆ្នាំ ២០០២ ។
- ◆ បានទទួលបរិញ្ញាប័ត្រផ្នែកគណនេយ្យ និងហិរញ្ញវត្ថុ (កិត្តិយស) ពីសាកលវិទ្យាល័យសេដ្ឋកិច្ចនៃទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស ក្នុងឆ្នាំ ២០០៤។
- ◆ មានបទពិសោធន៍ការងារផ្នែកសវនកម្មជាសវនករឯករាជ្យនៅក្រុមហ៊ុន KPMG និង Deloitte ប្រទេសសិង្ហបុរី ក្នុងឆ្នាំ ២០០៤ - ២០០៧។
- ◆ មានបទពិសោធន៍ការងារផ្នែកធនាគារ ជាគណនេយ្យករ និងជាសមាជិកក្រុមគ្រប់គ្រងហានិភ័យនៅធនាគារលំដាប់អន្តរជាតិ JP Morgan និង Credit Suisse ប្រទេសសិង្ហបុរី ក្នុងឆ្នាំ ២០០៧ - ២០០៨។
- ◆ បានបញ្ចប់កម្មវិធីសិក្សាថ្នាក់គ្រប់គ្រងនៅសាលាពាណិជ្ជ Harvard សហរដ្ឋអាមេរិកនៅដើមឆ្នាំ ២០១០។



លោក សំអាង វឌ្ឍនៈ
នាយកមិនប្រតិបត្តិ

- ◆ ជានាយកស្ថាបនិកនិងភាគទុនិករបស់ធនាគារ វឌ្ឍនៈ ហើយបានតែងតាំងជានាយកមិនប្រតិបត្តិនៃក្រុមប្រឹក្សាភិបាលតាំងពីឆ្នាំ ២០០២។
- ◆ បានទទួលបរិញ្ញាប័ត្រជាន់ខ្ពស់ (Master) ផ្នែកវិស្វកម្មសេដ្ឋកិច្ច និងគ្រប់គ្រង ពីសាកលវិទ្យាល័យ Oxford ចក្រភពអង់គ្លេស ក្នុងឆ្នាំ ២០០៦។
- ◆ បានសិក្សាស្រាវជ្រាវផ្នែកអាជីវកម្មធនាគារ នៅធនាគារ Allied Irish ចក្រភពអង់គ្លេស ក្នុងឆ្នាំ ២០០៥។
- ◆ ជានាយកប្រតិបត្តិនៃក្រុមហ៊ុនវឌ្ឍនៈ ប្របតីជី លីមីតធីត នៅឆ្នាំ ២០០៧ និងជាអ្នកគ្រប់គ្រងគម្រោងសាងសង់សំណង់អគារ វឌ្ឍនៈ ភាពីតាល ដែលបានឈ្នះពានរង្វាន់និមិត្តសញ្ញានៃការអភិវឌ្ឍ មានទីតាំងនៅកណ្តាលរាជធានីភ្នំពេញ។
- ◆ ជានាយកប្រតិបត្តិនៃក្រុមហ៊ុនវិនិយោគ វឌ្ឍនៈ លីមីតធីត ជាក្រុមហ៊ុនលក់ ផលិតផលអន្តរជាតិប្រណីតដំបូងគេនៅកម្ពុជា តាំងពីឆ្នាំ ២០១២។

ប្រវត្តិក្រុមប្រឹក្សាភិបាល (បន្ត)



លោក **តេង យូវ៉ង**
នាយកឯករាជ្យមិនប្រតិបត្តិ

- ◆ ជនជាតិសិង្ហបុរី ត្រូវបានតែងតាំងជានាយកឯករាជ្យមិនប្រតិបត្តិនៃក្រុមប្រឹក្សាភិបាល ហើយត្រូវបានជ្រើសតាំងជាប្រធានគណៈកម្មាធិការសវនកម្មរបស់ធនាគារ វឌ្ឍនៈ ក្នុងខែ មិថុនា ឆ្នាំ ២០០៧។
- ◆ បានទទួលបរិញ្ញាប័ត្រផ្នែកគណនេយ្យ ពីសាកលវិទ្យាល័យសិង្ហបុរី ក្នុងឆ្នាំ ១៩៧០។
- ◆ ជាគណនេយ្យករជំនាញទទួលស្គាល់នៅប្រទេសសិង្ហបុរី។
- ◆ មានតួនាទីជាគណៈគ្រប់គ្រងជាន់ខ្ពស់នៅក្រុមហ៊ុនផលិតកម្ម និងសេវាកម្មពីឆ្នាំ ១៩៦៨ - ២០០៥។



លោក **ជិត ចៅ ចូរ ជី**
នាយកឯករាជ្យមិនប្រតិបត្តិ

- ◆ ជនជាតិសិង្ហបុរី ត្រូវបានតែងតាំងជានាយកឯករាជ្យមិនប្រតិបត្តិនៃក្រុមប្រឹក្សាភិបាលហើយត្រូវបានជ្រើសតាំងជាប្រធានគណៈកម្មាធិការ គ្រប់គ្រងហានិភ័យរបស់ធនាគារ វឌ្ឍនៈ ក្នុងខែ វិច្ឆិកា ឆ្នាំ ២០០៩។ លោកជិត ត្រូវបានតែងតាំងជាប្រធានគណៈកម្មាធិការផលិតផល និងសកម្មភាពថ្មី ចាប់ពីខែ ធ្នូ ឆ្នាំ ២០១០ រហូតមកដល់ខែ តុលា ឆ្នាំ ២០១៦។
- ◆ មានបទពិសោធន៍ការងារជាង ៣០ ឆ្នាំ ផ្នែកធនាគារ និង Financial Futures ជាមួយធនាគារនិងក្រុមហ៊ុន Financial Futures នៅប្រទេសសិង្ហបុរី។



កញ្ញា សំអាង លត្និណា
នាយកមិនប្រតិបត្តិ

- ◆ ត្រូវបានតែងតាំងជានាយកមិនប្រតិបត្តិនៃក្រុមប្រឹក្សាភិបាល នៅថ្ងៃទី ១៣ ខែ មករា ឆ្នាំ ២០១៤។
- ◆ បានទទួលបរិញ្ញាប័ត្រផ្នែកសេដ្ឋកិច្ច (កិត្តិយស) ពីសាកលវិទ្យាល័យ Nottingham ចក្រភពអង់គ្លេស ក្នុងឆ្នាំ ២០១០។
- ◆ ជានាយកផ្នែកអភិវឌ្ឍន៍អាជីវកម្មនៃក្រុមហ៊ុន វឌ្ឍនៈ ប្របកើធី លីមីធីត និងក្រុមហ៊ុនវិនិយោគ វឌ្ឍនៈ លីមីធីត។



អភិបាលកិច្ចសាជីវកម្ម



ក្រុមប្រឹក្សាភិបាល

គោលនយោបាយអភិបាលកិច្ចសាជីវកម្មរបស់ធនាគារ វឌ្ឍនៈ បានកំណត់ថា ធនាគារត្រូវបានដឹកនាំ និងគ្រប់គ្រងដោយក្រុមប្រឹក្សាភិបាល ដែលសមាជិកនីមួយៗត្រូវបានតែងតាំងដោយមហាសន្និបាតភាគទុនិករបស់ធនាគារ និងដោយមានការអនុម័តពីធនាគារជាតិនៃកម្ពុជា។ ក្រុមប្រឹក្សាភិបាលមានសិទ្ធិបង្កើតគណៈកម្មាធិការផ្សេងៗ ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ខ្លួន រួមមាន គណៈកម្មាធិការក្រុមប្រឹក្សាភិបាលចំនួន ៣ និងគណៈកម្មាធិការប្រតិបត្តិចំនួន ១ ដែលមានទំនួលខុសត្រូវលើប្រតិបត្តិការរួមរបស់ធនាគារ ព្រមទាំងគណៈកម្មាធិការប្រតិបត្តិការចំនួន ៨ ផ្សេងទៀត ដើម្បីជួយគណៈកម្មាធិការប្រតិបត្តិក្នុងការអនុវត្តតួនាទីរៀងខ្លួនប្រកបដោយប្រសិទ្ធភាព។

ក្រុមប្រឹក្សាភិបាល តែងតាំងគណៈគ្រប់គ្រងប្រតិបត្តិជាន់ខ្ពស់ រួមមាន បណ្ណាធិការ អគ្គនាយក ប្រធាននាយកដ្ឋានសវនកម្មផ្ទៃក្នុង ព្រមទាំងប្រធាននាយកដ្ឋានគ្រប់គ្រងហានិភ័យនិងប្រតិបត្តិតាម។ល។ ដែលមានសមត្ថភាពវិជ្ជាជីវៈ និងទទួលបានការអនុម័តពីធនាគារជាតិនៃកម្ពុជា ដើម្បីជួយធនាគារសម្រេចបានជោគជ័យ។ គណៈគ្រប់គ្រងប្រតិបត្តិទទួលខុសត្រូវចំពោះក្រុមប្រឹក្សាភិបាល។

ក្រុមប្រឹក្សាភិបាលដឹកនាំ និងគ្រប់គ្រងធនាគារ តាមរយៈការដាក់ចេញនូវគោលនយោបាយ ទិសដៅយុទ្ធសាស្ត្រគោលដៅរយៈពេលវែង និងធានាឲ្យបាននូវអភិបាលកិច្ចសាជីវកម្មដែលមានស្តង់ដារខ្ពស់ ព្រមទាំងរក្សាប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុងឲ្យមានប្រសិទ្ធភាព។ ក្រុមប្រឹក្សាភិបាល

ក៏បានធានាផងដែរថាគណៈគ្រប់គ្រងប្រតិបត្តិត្រូវដឹកនាំកិច្ចការអាជីវកម្មរបស់ធនាគារ ប្រកបដោយភាពសុចរិតនិងមានតម្លាភាព ស្របតាមច្បាប់ និងបទប្បញ្ញត្តិនានាសំដៅលើកកម្ពស់គុណតម្លៃ និងសម្រេចបាននូវកំណើនប្រកបដោយនិរន្តរភាព។

គិតត្រឹមថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៦ សមាសភាពក្រុមប្រឹក្សាភិបាល មានដូចខាងក្រោម៖

<p>លោកឧកញ៉ា សំ អាង លោកជំទាវឧកញ៉ា ឈុន លាង លោក ចាន់ កុក ចយ លោកជំទាវ គាល់ ណៃអ៊ឹម លោកស្រី សំអាង កានិកា លោក សំអាង វឌ្ឍនៈ កញ្ញា សំអាង លក្ខិណា លោក ជួន ទាវ ចូរ ជី លោក តេង យូ វ៉ែង</p>	<p>ប្រធានក្រុមប្រឹក្សាភិបាល សមាជិក សមាជិក សមាជិក សមាជិក សមាជិក សមាជិក សមាជិក សមាជិក</p>	<p>នាយកមិនប្រតិបត្តិ បណ្ណាធិការ នាយកប្រតិបត្តិ និងជាអគ្គនាយក នាយកមិនប្រតិបត្តិ នាយកមិនប្រតិបត្តិ នាយកមិនប្រតិបត្តិ នាយកមិនប្រតិបត្តិ នាយកឯករាជ្យ នាយកឯករាជ្យ</p>
---	---	--

អភិបាលកិច្ចសាជីវកម្ម (បន្ត)

កិច្ចប្រជុំក្រុមប្រឹក្សាភិបាល និងគណៈកម្មាធិការក្រុមប្រឹក្សាភិបាល

ចំនួនកិច្ចប្រជុំ និងវត្តមានរបស់សមាជិកនៅក្នុងអង្គប្រជុំក្រុមប្រឹក្សាភិបាល ក៏ដូចជាគណៈកម្មាធិការ ក្រុមប្រឹក្សាភិបាល នៅក្នុងឆ្នាំ ២០១៦ មានដូចខាងក្រោម៖

វត្តមានរបស់សមាជិក ក្រុមប្រឹក្សាភិបាលក្នុងអង្គប្រជុំ	ក្រុមប្រឹក្សាភិបាល	គណៈកម្មាធិការ សវនកម្ម	គណៈកម្មាធិការ គ្រប់គ្រងហានិភ័យ និងប្រតិបត្តិកិច្ច	គណៈកម្មាធិការ ផលិតផលនិង សកម្មភាពថ្មី
ចំនួនកិច្ចប្រជុំក្នុងឆ្នាំ ២០១៥	៤	៤	៤	៤
លោកឧកញ៉ា សំ អាង	៤			
លោកជំទាវឧកញ៉ា ឈុន លាង	៤			
លោក ចាន់ កុក ចយ	៤			៤
លោកជំទាវ តាល់ ណៃអ៊ឹម	៤	៤	៤	៤
លោកស្រី សំអាង កានិកា	៤	៤	៤	៤
លោក សំអាង វឌ្ឍនៈ	៤	៤	៤	៤
កញ្ញា សំអាង លក្ខិណា	៤	៤	៤	៤
លោក តេង យូ វ៉ែង	៤	៤	៤	៤
លោក ជិច ទាវ ចូរី ជី	៤	៤	៤	៤

* លោកជំទាវ តាល់ ណៃអ៊ឹម ត្រូវបានតែងតាំងជាប្រធានគណៈកម្មាធិការផលិតផល និងសកម្មភាពថ្មី នៅក្នុងខែ តុលា ឆ្នាំ ២០១៦ ជំនួស លោក ជិច ទាវ ចូរី ជី ។

សម្គាល់ : ប្រធាន សមាជិក មិនពាក់ព័ន្ធ

នៅឆ្នាំ ២០១៦ ក្រុមប្រឹក្សាភិបាល បានអនុម័តលើ ចំណុចសំខាន់ៗ ដូចខាងក្រោម៖

- ◆ ការបង្កើនដើមទុនចុះបញ្ជីដល់ ៧៥ លានដុល្លារ អាមេរិក
- ◆ របាយការណ៍ហិរញ្ញវត្ថុឆ្នាំ ២០១៥ ដែលបានធ្វើ សវនកម្មរួច
- ◆ ការតែងតាំងក្រុមហ៊ុន Deloitte ជាសវនករឯករាជ្យ សម្រាប់ឆ្នាំ ២០១៦-២០១៨
- ◆ គម្រោងថវិកា និងផែនការសកម្មភាពសម្រាប់ឆ្នាំ ២០១៧
- ◆ ការបើកដំណើរការសាខាប្រសិទ្ធភាព
- ◆ ការធ្វើបច្ចុប្បន្នកម្មគោលនយោបាយអភិបាលកិច្ច សាជីវកម្ម គោលនយោបាយសេវាកម្មធនាគារ

- តាមប្រព័ន្ធអ៊ីនធឺណិត និងគោលនយោបាយ ប័ណ្ណឥណទាន
- ◆ ការបើកគណនីជាមួយធនាគារដែលជាដៃគូនៅ ក្នុងស្រុក និងនៅក្រៅប្រទេស
- ◆ ផែនការសវនកម្មផ្ទៃក្នុងសម្រាប់ឆ្នាំ ២០១៧
- ◆ ការតែងតាំងប្រធាននាយកដ្ឋានសវនកម្មផ្ទៃក្នុង និងការតែងតាំងប្រធាននាយកដ្ឋានគ្រប់គ្រង ហានិភ័យ និងប្រតិបត្តិកិច្ចសាជាថ្មី
- ◆ ការតែងតាំងលោកជំទាវ តាល់ ណៃអ៊ឹម ជាប្រធានគណៈកម្មាធិការផលិតផល និងសកម្មភាពថ្មី
- ◆ ការដាក់ឱ្យដំណើរការសេវាបង់ពន្ធដារ-ពន្ធគយ
- ◆ ការដាក់ឱ្យដំណើរការឥណទានគេហដ្ឋានសាជាថ្មី
- ◆ ការអនុវត្តប្រព័ន្ធទូទាត់ឆាប់រហ័ស

គណៈកម្មាធិការក្រុមប្រឹក្សាភិបាល

គណៈកម្មាធិការក្រុមប្រឹក្សាភិបាល មានភាពឯករាជ្យពីគណៈគ្រប់គ្រងប្រតិបត្តិ និងរាយការណ៍ដោយផ្ទាល់ជូនក្រុមប្រឹក្សាភិបាល។ គណៈកម្មាធិការទាំងនោះ រួមមាន (១)គណៈកម្មាធិការសវនកម្មផ្ទៃក្នុង (២)គណៈកម្មាធិការគ្រប់គ្រងហានិភ័យ និង(៣)ប្រតិបត្តិកម្ម និងគណៈកម្មាធិការផលិតផល និងសកម្មភាពថ្មី។

១. គណៈកម្មាធិការសវនកម្ម

គណៈកម្មាធិការសវនកម្មត្រូវបានបង្កើតឡើងដើម្បីជួយដល់ក្រុមប្រឹក្សាភិបាលក្នុងការអនុវត្តតួនាទីសវនកម្មផ្ទៃក្នុង និងធានាឲ្យបាននូវប្រសិទ្ធភាពនៃប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុងរួមប្រយោជន៍ធានាគារ។ គណៈកម្មាធិការនេះ ទទួលខុសត្រូវលើការបង្កើតគោលនយោបាយ នីតិវិធី និងគោលការណ៍ណែនាំទាក់ទងនឹងសវនកម្មផ្ទៃក្នុង ធ្វើបច្ចុប្បន្នភាពក្នុងករណីចាំបាច់រួចដាក់ជូនក្រុមប្រឹក្សាភិបាលដើម្បីអនុម័ត។

គណៈកម្មាធិការសវនកម្ម ពិនិត្យមើលភាពត្រឹមត្រូវនៃរបាយការណ៍ហិរញ្ញវត្ថុព្រមទាំងពិនិត្យមើលរបាយការណ៍ហិរញ្ញវត្ថុប្រចាំត្រីមាស និងប្រចាំឆ្នាំរបស់ធនាគារ ដើម្បីធានាការប្រតិបត្តិតាមគោលការណ៍ណែនាំរបស់ធនាគារជាតិនៃកម្ពុជា និងស្តង់ដារគណនេយ្យកម្ពុជា។ គណៈកម្មាធិការសវនកម្ម ក៏ត្រួតពិនិត្យប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុផ្ទៃក្នុង និងលើកសំណើជូនក្រុមប្រឹក្សាភិបាល ដើម្បីអនុម័តលើលទ្ធផលហិរញ្ញវត្ថុប្រចាំឆ្នាំ។ គណៈកម្មាធិការក៏បានតាមដាន និងធ្វើឲ្យប្រាកដថា គោលនយោបាយគោលការណ៍ណែនាំ និងនីតិវិធីទាំងអស់ដែលដាក់ចេញដោយក្រុមប្រឹក្សាភិបាល និងគណៈគ្រប់គ្រងប្រតិបត្តិត្រូវបានអនុវត្តតាម។

ម៉្យាងទៀត គណៈកម្មាធិការសវនកម្ម ក៏បានធ្វើការតាមដាន និងត្រួតពិនិត្យលើប្រសិទ្ធភាពនៃកិច្ចការសវនកម្មផ្ទៃក្នុងរបស់ធនាគារ ដោយរៀបចំផែនការសវនកម្មប្រចាំឆ្នាំរបស់សវនករផ្ទៃក្នុង និងដាក់ជូនក្រុមប្រឹក្សាភិបាលដើម្បីអនុម័ត។ គណៈកម្មាធិការសវនកម្ម បានដាក់បញ្ហាសំខាន់ៗ ដែលនាយកដ្ឋានសវនកម្មផ្ទៃក្នុងបានរកឃើញជូនក្រុមប្រឹក្សាភិបាល ព្រមទាំងផ្តល់អនុសាសន៍ និងដំណោះស្រាយលើបញ្ហាទាំងនោះ។ គណៈកម្មាធិការសវនកម្ម ជួបប្រជុំចំនួន ៤ លើកក្នុងមួយឆ្នាំ ជាមួយនាយកដ្ឋានសវនកម្មផ្ទៃក្នុង ដោយមិនមានវត្តមានរបស់គណៈគ្រប់គ្រងប្រតិបត្តិ។ ក្នុងករណីចាំបាច់ និងដើម្បីបញ្ជាក់ពីបញ្ហាជាក់លាក់ណាមួយ គណៈកម្មាធិការអាចអញ្ជើញសមាជិកណាមួយនៃគណៈគ្រប់គ្រងប្រតិបត្តិឲ្យចូលរួមកិច្ចប្រជុំ។

អភិបាលកិច្ចសាជីវកម្ម (បន្ត)

គណៈកម្មាធិការក្រុមប្រឹក្សាភិបាល (បន្ត)

១. គណៈកម្មាធិការសវនកម្ម (បន្ត)

សមាសភាពនៃគណៈកម្មាធិការសវនកម្ម មានដូចខាងក្រោម៖

លោក តេង យូ វ៉ែង	ប្រធាន	នាយកឯករាជ្យ
លោក ជិត ទាវ ចូរ ជី	សមាជិក	នាយកឯករាជ្យ
លោកជំទាវ តាល់ ណែអ៊ុម	សមាជិក	នាយកមិនប្រតិបត្តិ
លោក សំអាង វឌ្ឍនៈ	សមាជិក	នាយកមិនប្រតិបត្តិ
លោកស្រី សំអាង កានិកា	សមាជិក	នាយកមិនប្រតិបត្តិ
កញ្ញា សំអាង លក្ខណា	សមាជិក	នាយកមិនប្រតិបត្តិ

**ប្រធានផ្នែកសវនកម្មផ្ទៃក្នុងដើរតួនាទីជាលេខាធិការនៃគណៈកម្មាធិការនេះ។*

នៅក្នុងឆ្នាំ ២០១៦ កិច្ចប្រជុំគណៈកម្មាធិការសវនកម្ម បានធ្វើឡើងចំនួន ៤ ដង គ្រប់តាមចំនួនដែលបានកំណត់។ សកម្មភាពសវនកម្មផ្ទៃក្នុង រួមមាន ការពិនិត្យប្រតិបត្តិការធនាគារទាំងមូល ឬ ដោយផ្នែក នៅតាមបណ្តានាយកដ្ឋាននៃទីស្នាក់ការកណ្តាល និងនៅតាមសាខា។ ការរាប់សាច់ប្រាក់ដោយឥតគ្រោងទុក និងការពិនិត្យប្រតិបត្តិការផ្សេងៗទៀត ត្រូវបានធ្វើឡើងជាញឹកញាប់។

គណៈកម្មាធិការសវនកម្ម បានត្រួតពិនិត្យរបាយការណ៍សវនកម្មផ្ទៃក្នុង និងរបាយការណ៍របស់សវនករឯករាជ្យ ហើយបានផ្តល់អនុសាសន៍ដល់គណៈគ្រប់គ្រងប្រតិបត្តិ ដើម្បីចាត់វិធានការលើគំហើញសវនកម្ម។ គណៈកម្មាធិការនេះ បានដាក់ផែនការសវនកម្មរបស់ធនាគារសម្រាប់ឆ្នាំ ២០១៧ ជូនក្រុមប្រឹក្សាភិបាល ដើម្បីអនុម័ត។

២. គណៈកម្មាធិការគ្រប់គ្រងហានិភ័យ និងប្រតិបត្តិតាម

គណៈកម្មាធិការគ្រប់គ្រងហានិភ័យ និងប្រតិបត្តិតាម ត្រូវបានបង្កើតឡើងដើម្បីជួយក្រុមប្រឹក្សាភិបាល ត្រួតពិនិត្យ ហានិភ័យសំខាន់ៗ ដែលអាចមានផលប៉ះពាល់ដល់សកម្មភាពប្រតិបត្តិការអាជីវកម្មរបស់ធនាគារ រួមមាន ហានិភ័យ ឥណទាន ហានិភ័យទីផ្សារ ហានិភ័យសន្ទនីយភាព និងហានិភ័យប្រតិបត្តិការ។ គណៈកម្មាធិការនេះ ក៏ជួយក្រុម ប្រឹក្សាភិបាលផងដែរក្នុងការតាមដានហានិភ័យពាក់ព័ន្ធនឹងការមិនប្រតិបត្តិតាម និងធានាថា ជានិច្ចកាលធនាគារធ្វើ ប្រតិបត្តិការអាជីវកម្មដោយអនុលោមតាមច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធ រួមមាន បញ្ញត្តិស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្មជាដើម។ ប្រធានគណៈកម្មាធិការគ្រប់គ្រងហានិភ័យ និងប្រតិបត្តិតាម គឺជាសមាជិក ឯករាជ្យនៃក្រុមប្រឹក្សាភិបាល។

សមាសភាពនៃគណៈកម្មាធិការគ្រប់គ្រងហានិភ័យ និងប្រតិបត្តិតាមមានដូចខាងក្រោម៖

លោក ជួប ទាវ ចូរ ជី	ប្រធាន	នាយកឯករាជ្យ
លោក តេង យូ វ៉ែង	សមាជិក	នាយកឯករាជ្យ
លោកជំទាវ តាល់ ណែអ៊ឹម	សមាជិក	នាយកមិនប្រតិបត្តិ
លោក សំអាង វឌ្ឍនៈ	សមាជិក	នាយកមិនប្រតិបត្តិ
លោកស្រី សំអាង កានិកា	សមាជិក	នាយកមិនប្រតិបត្តិ
កញ្ញា សំអាង លក្ខិណា	សមាជិក	នាយកមិនប្រតិបត្តិ

*ប្រធានផ្នែកគ្រប់គ្រងហានិភ័យ និងប្រតិបត្តិតាមដើរតួនាទីជាលេខានៃគណៈកម្មាធិការនេះ។

នៅក្នុងឆ្នាំ២០១៦ គណៈកម្មាធិការនេះ បានកែសម្រួល និងអនុម័តលើគោលការណ៍ណែនាំប្រឆាំងការសម្អាត ប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ហើយបានដាក់គោល នយោបាយប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទាន ភេរវកម្មដែលបានកែសម្រួលរួច ជូនក្រុមប្រឹក្សាភិបាល អនុម័ត។ មូលហេតុនៃការកែសម្រួលនេះ គឺដើម្បីអនុវត្ត វិធីសាស្ត្រថ្មី ជាពិសេសនៅក្នុងប្រព័ន្ធត្រួតពិនិត្យថ្មី។

សកម្មភាពចម្បងៗនៃការប្រតិបត្តិតាមការប្រឆាំងនឹងការ សម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្មក្នុងឆ្នាំ ២០១៦ មានដូចខាងក្រោម៖

- ♦ បានត្រួតពិនិត្យការប្រតិបត្តិតាមការប្រឆាំងការ សម្អាតប្រាក់/ហិរញ្ញប្បទានភេរវកម្មលើការបើក គណនីជាប្រចាំថ្ងៃ ប្រចាំសប្តាហ៍ និងប្រចាំខែ និង លើប្រតិបត្តិការរបស់អតិថិជនរួមមានប្រតិបត្តិការ សាច់ប្រាក់ ប្រតិបត្តិការមិនមែនជាសាច់ប្រាក់ ប្រតិបត្តិការអេធីអ៊ឹម ប្រតិបត្តិការវីសា ការផ្ទេរប្រាក់ និងប្រតិបត្តិការអេស្ទ័រយូញៀន។
- ♦ បានអនុវត្តនីតិវិធីស្គាល់អតិថិជន និងយកចិត្តទុក ដាក់ចំពោះអតិថិជនប្រចាំឆ្នាំជាមួយធនាគារដៃគូ

អភិបាលកិច្ចសាជីវកម្ម (បន្ត)

គណៈកម្មាធិការក្រុមប្រឹក្សាភិបាល (បន្ត)

២. គណៈកម្មាធិការគ្រប់គ្រងហានិភ័យ និងប្រតិបត្តិតាម (បន្ត)

- ◆ បង្កើនសមត្ថភាពលើប្រព័ន្ធកម្មវិធីត្រួតពិនិត្យតាមប្រព័ន្ធអ៊ីនធឺណិតដោយស្វ័យប្រវត្តិ ដើម្បីប្រតិបត្តិតាមគោលការណ៍ណែនាំស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម
- ◆ បានរៀបចំវគ្គបណ្តុះបណ្តាលដើម្បីបង្កើនការយល់ដឹងអំពីការប្រឆាំងនឹងការសម្អាតប្រាក់ និងហិរញ្ញប្បទាន ភេរវកម្មចំនួន ៥ ដង ដល់បុគ្គលិកថ្មីចំនួន ៩៥ នាក់។
- ◆ បានរៀបចំវគ្គបណ្តុះបណ្តាលលើកឡើងវិញអំពីការប្រឆាំងនឹងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្មចំនួន ៣ ដង ដល់បុគ្គលិក និងអ្នកគ្រប់គ្រងសរុបចំនួន ៦៨ នាក់។
- ◆ បានរៀបចំតេស្តស្តីពីការប្រឆាំងនឹងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្មសម្រាប់បុគ្គលិកចំនួន ៩០ នាក់ ដែលមិនបានចូលរួមវគ្គបណ្តុះបណ្តាលនៅក្នុងឆ្នាំនេះ។

៣. គណៈកម្មាធិការផលិតផល និងសកម្មភាពថ្មី

គណៈកម្មាធិការផលិតផល និងសកម្មភាពថ្មី ពិនិត្យមើលលើប្រតិបត្តិការថ្មី សេវាកម្មថ្មី ការបញ្ចូលដើមទុន ការសម្រេចចិត្តក្នុងការប្រើប្រាស់ធនធានខាងក្រៅ ឬ អ្វីមួយដែលអាចធ្វើឲ្យមានការផ្លាស់ប្តូរ ដូចជា ការបង្កើនសមត្ថភាព ការអភិវឌ្ឍផ្នែកបច្ចេកវិជ្ជាព័ត៌មាន ទិដ្ឋភាពគតិយុត្តក្នុងការវាយតម្លៃហានិភ័យ និងការប្រតិបត្តិតាមការការពារអ្នកប្រើប្រាស់ ការផ្លាស់ប្តូរគោលនយោបាយនីតិវិធីដំណើរការ និងការរៀបចំ ការចុះទិន្នន័យក្នុងបញ្ជីគណនេយ្យ និងការបង្កើនសមត្ថភាពតារាងស្តង់ដារគណនេយ្យ។ល។ ប្រសិនបើមិនបានត្រួតពិនិត្យ និងអនុវត្តឲ្យបានត្រឹមត្រូវ អាចនឹងបណ្តាលឲ្យមានហានិភ័យពាក់ព័ន្ធនឹងប្រតិបត្តិការ ច្បាប់ និងបទប្បញ្ញត្តិ ការប្រតិបត្តិតាម ឬ ហានិភ័យណាមួយផ្សេងទៀតចំពោះធនាគារ។

គណៈកម្មាធិការផលិតផល និងសកម្មភាពថ្មី ត្រូវធានាថា ចំណុចដែលបានរៀបរាប់ដូចខាងក្រោមត្រូវរៀបចំ មុនពេលផលិតផល ឬសេវាកម្មមួយត្រូវបានដាក់ឲ្យដំណើរការ៖

- ◆ លក្ខខណ្ឌ
- ◆ លក្ខណៈពិសេស
- ◆ ថ្លៃសេវា និងតម្លៃផ្សេងៗ
- ◆ អតិថិជនគោលដៅ
- ◆ ការប៉ាន់ស្មាន/ការព្យាករណ៍ហិរញ្ញវត្ថុពីអាជីវកម្ម
- ◆ គោលការណ៍ណែនាំ និងនីតិវិធីសម្រាប់ដំណើរការផលិតផល/សេវាកម្ម
- ◆ ប្រព័ន្ធ និងការគាំទ្របច្ចេកវិជ្ជាព័ត៌មាន
- ◆ ការបណ្តុះបណ្តាលដែលសមស្របសម្រាប់បុគ្គលិក
- ◆ ការសម្គាល់ និងកំណត់ហានិភ័យដែលអាចកើតមានទាក់ទងនឹងផលិតផល/សេវាកម្មថ្មីនេះ។

សមាសភាពនៃគណៈកម្មាធិការផលិតផល និងសកម្មភាពថ្មី មានសមាសភាពដូចខាងក្រោម៖

លោកជំទាវ គាល់ ណែអ៊ឹម	ប្រធាន	នាយកមិនប្រតិបត្តិ
លោក ជួច ទាវ ចូរ ជី	សមាជិក	នាយកឯករាជ្យ/នាយកមិនប្រតិបត្តិ
លោក តេង យូ វ៉ែង	សមាជិក	នាយកឯករាជ្យ/នាយកមិនប្រតិបត្តិ
លោក សំអាង វឌ្ឍនៈ	សមាជិក	នាយកមិនប្រតិបត្តិ
លោកស្រី សំអាង កានិកា	សមាជិក	នាយកមិនប្រតិបត្តិ
កញ្ញា សំអាង លក្ខិណា	សមាជិក	នាយកមិនប្រតិបត្តិ
លោក ចាន់ កុក ចយ	សមាជិក	នាយកប្រតិបត្តិ និងជាអគ្គនាយក

នៅថ្ងៃទី ១៧ ខែ តុលា ឆ្នាំ ២០១៦ លោកជំទាវ គាល់ ណែអ៊ឹម ត្រូវបានតែងតាំងជាប្រធានថ្មីនៃគណៈកម្មាធិការផលិតផល និងសកម្មភាពថ្មី តាមការផ្តល់អនុសាសន៍របស់ប្រធានគណៈកម្មាធិការ និងការអនុម័តពីក្រុមប្រឹក្សាភិបាល។

នៅថ្ងៃទី ៩ ខែ កញ្ញា ឆ្នាំ ២០១៦ ធនាគារបានបើកសាខាសួនឧស្សាហកម្មវឌ្ឍនៈ ២ ដែលមានទីតាំងនៅតាមបណ្តោយផ្លូវជាតិលេខ៣ ។ គណៈកម្មាធិការក៏មានគម្រោងបើកសាខានៅប្រស៊ីរ៉ែ ចោមចៅ និងបាត់ដំបងក្នុងឆ្នាំ ២០១៧ ផងដែរ។

គណៈកម្មាធិការផលិតផល និងសកម្មភាពថ្មី បានពិនិត្យ និងឯកភាពលើប្រព័ន្ធទូទាត់ចាប់រហ័ស ប្រព័ន្ធ National Shared Switch របស់ធនាគារជាតិនៃកម្ពុជា សេវាទូទាត់តាមប្រព័ន្ធអេឡិចត្រូនិក និងការផ្លាស់ប្តូរប្រព័ន្ធសុវត្ថិភាព Firewall ក្នុងអំឡុងឆ្នាំ ២០១៦។

អភិបាលកិច្ចសាជីវកម្ម (បន្ត)

គណៈកម្មាធិការប្រតិបត្តិ

គណៈកម្មាធិការប្រតិបត្តិ ត្រូវបានបង្កើតឡើងដោយក្រុមប្រឹក្សាភិបាលដើម្បីពិនិត្យមើលការគ្រប់គ្រងទូទៅរបស់ធនាគារ។ សមាសភាពរបស់គណៈកម្មាធិការប្រតិបត្តិ រួមមាន៖

លោកជំទាវឧកញ៉ា ឈុន លាង	ប្រធាន	បណ្ឌិត
លោក ចាន់ កុក ចយ	សមាជិក	នាយកប្រតិបត្តិ/អគ្គនាយក
លោកជំទាវ តាល់ ណែអ៊ឹម	សមាជិក	នាយកមិនប្រតិបត្តិ
លោក កង សុភ័ក្រ្ត	សមាជិក	អគ្គនាយករង
លោក លឹម ចិន វ៉ាន់	សមាជិក	អគ្គនាយករង
លោក តុំ ពិសិដ្ឋ	សមាជិក	ប្រធាននាយកដ្ឋានប្រតិបត្តិការធនាគារ
លោកស្រី រស់ ដារ៉ា	សមាជិក	ប្រធាននាយកដ្ឋានប្រតិបត្តិការឥណទាន

ដើម្បីគ្រប់គ្រងធុរកិច្ចប្រចាំថ្ងៃរបស់ធនាគារ គណៈកម្មាធិការប្រតិបត្តិ ទទួលខុសត្រូវទាំងស្រុងចំពោះការរៀបចំធ្វើផែនការ បង្កើត និងពិនិត្យមើលយុទ្ធសាស្ត្រ និងគម្រោង ថវិកាប្រចាំឆ្នាំរបស់ធនាគារ ព្រមទាំងបង្កើតគោលនយោបាយចាំបាច់នានា ដើម្បីដាក់ជូនក្រុមប្រឹក្សាភិបាលអនុម័ត និងចេញគោលការណ៍ណែនាំ និងនីតិវិធីសម្រាប់ការអនុវត្តគោលនយោបាយទាំងនោះព្រមទាំងធានាថា ការគ្រប់គ្រង និងការត្រួតពិនិត្យហានិភ័យអនុវត្តតាមការកំណត់នៃបទប្បញ្ញត្តិច្បាប់។

គណៈកម្មាធិការនេះ ក៏ទទួលខុសត្រូវផងដែរលើប្រតិបត្តិការប្រចាំថ្ងៃរបស់ធនាគារ និងជំរុញឲ្យមានការបែងចែកភារកិច្ច សិទ្ធិអំណាច និងការសម្រេចចិត្តប្រកបដោយឯករាជ្យភាព ចំពោះគណៈគ្រប់គ្រងប្រតិបត្តិគ្រប់កម្រិត។

លើសពីនេះទៀត គណៈកម្មាធិការនេះ មានតួនាទីរាយការណ៍ជាប្រចាំជូនក្រុមប្រឹក្សាភិបាលលើការវិវឌ្ឍថ្មីៗនៃបទប្បញ្ញត្តិ និងស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុដែលពាក់ព័ន្ធដល់អាជីវកម្មរបស់ធនាគារ។

ក្នុងឆ្នាំ ២០១៦ គណៈកម្មាធិការប្រតិបត្តិ បានអនុម័តលើបញ្ជាសំខាន់ៗ ដូចខាងក្រោម៖

- ◆ គោលការណ៍ណែនាំស្តីពីសេវាធនាគារតាមប្រព័ន្ធអ៊ីនធឺណិត
- ◆ គោលការណ៍ណែនាំស្តីពីការប្រឆាំងការលួចចម្លងព័ត៌មានប័ណ្ណ
- ◆ គោលការណ៍ណែនាំ និងនីតិវិធីស្តីពីការចេញ និងទទួលយកប័ណ្ណ
- ◆ គោលការណ៍ណែនាំ និងនីតិវិធីស្តីពីបច្ចេកវិជ្ជាព័ត៌មាន
- ◆ គោលការណ៍ណែនាំស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម
- ◆ គោលការណ៍ណែនាំស្តីពីសេវាកម្មមាស
- ◆ ការទិញប្រព័ន្ធកម្មវិធី និងឧបករណ៍បច្ចេកវិទ្យាព័ត៌មានថ្មី មានដូចជា (១)ប្រព័ន្ធដុកទិន្នន័យបន្ថែម និង(២) ប្រព័ន្ធបោះពុម្ពប័ណ្ណ EMV តាមស្តង់ដារសុវត្ថិភាព
- ◆ ការកែលម្អគេហទំព័រអ៊ីនធឺណិតថ្មី និងការវាយតម្លៃឡើងវិញពីប្រព័ន្ធសុវត្ថិភាពសេវាកម្មធនាគារតាមប្រព័ន្ធអ៊ីនធឺណិត
- ◆ ការបន្ត និងការផ្លាស់ប្តូរប្រព័ន្ធកម្មវិធីសុវត្ថិភាពនៃរបាំងច្រកចេញ-ចូលតាមអ៊ីនធឺណិត (Firewall) ថ្មី
- ◆ ការអនុវត្តលើគម្រោងនៃប្រព័ន្ធសេវាទូទាត់ឆាប់រហ័ស (FAST Payment) ប្រព័ន្ធក្លាប់ការបែងចែកថ្នាក់ជាតិ (National Shared Switch) តាមម៉ាស៊ីនអេធីអឹម ប្រព័ន្ធ VBV (Verified By Visa) និងការចុះឈ្មោះប្រើសេវាធនាគារតាមប្រព័ន្ធអេឡិចត្រូនិក
- ◆ ការបន្តកិច្ចសន្យាទិញធានារ៉ាប់រងលើសាច់ប្រាក់ និងឧក្រិដ្ឋកម្មតាមប្រព័ន្ធអេឡិចត្រូនិក
- ◆ ការទិញទ្រព្យសម្បត្តិ និងឧបករណ៍សម្ភារៈសម្រាប់បើកសាខាថ្មី

គណៈកម្មាធិការស្ថិតនៅក្រោមឱវាទគណៈកម្មាធិការប្រតិបត្តិ

គណៈកម្មាធិការគ្រប់គ្រងមានចំនួន ៨ រូមមាន គណៈកម្មាធិការឥណទាន គណៈកម្មាធិការទ្រព្យសកម្ម និងទ្រព្យអកម្ម គណៈកម្មាធិការធនធានមនុស្ស គណៈកម្មាធិការបច្ចេកវិជ្ជាព័ត៌មាន គណៈកម្មាធិការគ្រប់គ្រងហានិភ័យប្រតិបត្តិការ គណៈកម្មាធិការសេវាកម្មអតិថិជន គណៈកម្មាធិការប័ណ្ណ និងសេវាកម្មធនាគារតាមប្រព័ន្ធអេឡិចត្រូនិក និងគណៈកម្មាធិការបើកសាខាថ្មី។ គណៈកម្មាធិការប្រតិបត្តិ ត្រូវរាយការណ៍អំពីប្រតិបត្តិការសំខាន់ៗជូនដល់ក្រុមប្រឹក្សាភិបាលប្រចាំត្រីមាស។

អភិបាលកិច្ចសាជីវកម្ម (បន្ត)

គណៈកម្មាធិការស្ថិតនៅក្រោមឱវាទគណៈកម្មាធិការប្រតិបត្តិ (បន្ត)



សមាជិកគណៈគ្រប់គ្រងដែលទទួលខុសត្រូវគណៈកម្មាធិការផ្សេងៗគ្នា ក្នុងឆ្នាំ ២០១៦

ជួរខាងមុខពីឆ្វេងគឺ៖ លោក លីម ចិន វ៉ាន់-អគ្គនាយករង លោក ចាន់ កុក ចយ-នាយកប្រតិបត្តិ និងជាអគ្គនាយក លោក កង សុភ័ក្ត្រ-អគ្គនាយករង

ជួរខាងក្រោយពីឆ្វេងគឺ៖ លោក ហ្វេង វិក អាល់មែដា-តំណាងនាយកដ្ឋានកិច្ចការសាធារណៈ លោក អ៊ុក សុថាវិទូ-អនុប្រធាននាយកដ្ឋានបច្ចេកវិជ្ជាព័ត៌មាន កញ្ញា កាំង សុក យីម-ប្រធាននាយកដ្ឋានលេខាធិការ លោកស្រី ស៊ិនជា មេម៉ៅ-អ្នកពិគ្រោះយោបល់ លោកស្រី រស់ ជាវ៉ា-ប្រធាននាយកដ្ឋានប្រតិបត្តិការឥណទាន លោក គុំ ពិសិដ្ឋ-ប្រធាននាយកដ្ឋាន ប្រតិបត្តិការធនាគារ លោក ហុង សុវណ្ណតារា-ប្រធាននាយកដ្ឋានធនធានមនុស្ស និងបណ្តុះបណ្តាល លោក សុខ វាសនា-ប្រធាននាយកដ្ឋានគ្រប់គ្រងហានិភ័យ និងប្រតិបត្តិការ លោក យុន ពិសិដ្ឋ-ប្រធាននាយកដ្ឋានបច្ចេកវិជ្ជាព័ត៌មាន

សមាជិកគណៈគ្រប់គ្រងដែលពុំមាន ក្នុងរូប ៖ លោកស្រី អេង សុខផល្លា-ប្រធាននាយកដ្ឋានហិរញ្ញវត្ថុនិងគណនេយ្យ លោក សុង សីហា-ប្រធាននាយកដ្ឋានសវនកម្មផ្ទៃក្នុង កញ្ញា ចាន់ ក័ត្រា-អនុប្រធាននាយកដ្ឋានប័ណ្ណ និងសេវាកម្មធនាគារ តាមប្រព័ន្ធអេឡិចត្រូនិក លោកស្រី វ៉ាន់ ជានី-ប្រធាននាយកដ្ឋាន សេវាកម្មពាណិជ្ជកម្ម និងប្រតិបត្តិការហិរញ្ញវត្ថុ

១. គណៈកម្មាធិការឥណទាន

គណៈកម្មាធិការឥណទានត្រូវបានបង្កើតឡើងដើម្បីជួយសម្រួលគណៈកម្មាធិការប្រតិបត្តិក្នុងប្រតិបត្តិការឥណទានរបស់ធនាគារ។

គណៈកម្មាធិការឥណទានទទួលខុសត្រូវពិនិត្យនិងអនុវត្តតាមគោលនយោបាយ និងនីតិវិធីក្នុងការផ្តល់ឥណទានដែលបានកំណត់ដោយក្រុមប្រឹក្សាភិបាល ហើយស្របតាមគោលការណ៍ណែនាំ និងបទប្បញ្ញត្តិនានារបស់ធនាគារជាតិនៃកម្ពុជា។ តួនាទី និងភារកិច្ចរបស់គណៈកម្មាធិការនេះ រួមមាន ការកំណត់ ការវាយតម្លៃ ការវាស់វែង

ការត្រួតពិនិត្យលើឥណទាន និងការប្រមូលឥណទាន ត្រូវបានបង្កើតឡើង ព្រមទាំងការគ្រប់គ្រងហានិភ័យឥណទានរបស់ធនាគារ។

គណៈកម្មាធិការឥណទាន ត្រួតពិនិត្យលើការគ្រប់គ្រងនិងប្រសិទ្ធភាពនៃគោលនយោបាយឥណទានរបស់ធនាគារ និងពិនិត្យលើយុទ្ធសាស្ត្រដើម្បីបង្កើត និងសម្រេចគោលដៅឥណទានរបស់ធនាគារ។ គណៈកម្មាធិការនេះត្រូវផ្តល់អនុសាសន៍ដែលសមស្របជូនក្រុមប្រឹក្សាភិបាលតាមរយៈគណៈកម្មាធិការប្រតិបត្តិ។

គណៈកម្មាធិការឥណទានមានសមាសភាពដូចខាងក្រោម៖

លោកជំទាវឧកញ៉ា ឈុន លាង លោក ចាន់ កុក ចយ លោកជំទាវ តាល់ ណែម៉ឹម លោក កង សុក្រ្ត លោក តុំ ពិសិដ្ឋ លោកស្រី រស់ ជាតិ	ប្រធាន សមាជិក សមាជិក សមាជិក សមាជិក សមាជិក	បណ្តាធិការ នាយកប្រតិបត្តិ/អគ្គនាយក នាយកមិនប្រតិបត្តិ អគ្គនាយករង ប្រធាននាយកដ្ឋានប្រតិបត្តិការធនាគារ ប្រធាននាយកដ្ឋានប្រតិបត្តិការឥណទាន
---	--	---

ឆ្នាំ ២០១៦ គណៈកម្មាធិការឥណទាន បានពិនិត្យគុណភាព និងស្ថានភាពផលបត្រឥណទានយ៉ាងសកម្មនិងប្រុងប្រយ័ត្ន ហើយបានត្រួតពិនិត្យ និងអនុម័តផ្តល់ឥណទានដោយធានាថាធនាគារប្រតិបត្តិតាមបទប្បញ្ញត្តិឥណទាន និងគោលនយោបាយឥណទានរបស់ធនាគារ។ ការត្រួតពិនិត្យ និងការវាយតម្លៃទទួលបានដោយធនាគារជាតិនៃកម្ពុជានៅក្នុងឆ្នាំ ២០១៥ និងការធ្វើសវនកម្មចុងក្រោយបំផុតពីក្រុមហ៊ុន ឌីឡាយធី (ខេមបូឌា) ខុអិលធីឌី នៅក្នុងឆ្នាំ ២០១៦ បានបង្ហាញថាធនាគារបានប្រតិបត្តិតាមគោលការណ៍ប្រុងប្រយ័ត្នក្នុងការវាយតម្លៃ និងគ្រប់គ្រងឥណទាន។

ក្នុងឆ្នាំ ២០១៦ គណៈកម្មាធិការឥណទាន បានរៀបចំកិច្ចប្រជុំចំនួន ១២ ដង ដើម្បីពិភាក្សាបញ្ហាប្រឈមយុទ្ធសាស្ត្រ និងសកម្មភាពដែលធានានូវការលូតលាស់ប្រកបដោយនិរន្តរភាព។ លើសពីនេះទៀត គណៈកម្មាធិការនេះបានជួបប្រជុំចំនួន ១១២ ដងទៀត ដើម្បីពិចារណាលើការស្នើសុំឥណទាន និងការបន្តឥណទានរបស់អតិថិជនផងដែរ។

អភិបាលកិច្ចសាជីវកម្ម (បន្ត)

គណៈកម្មាធិការស្ថិតនៅក្រោមឱវាទគណៈកម្មាធិការប្រតិបត្តិ (បន្ត)

២. គណៈកម្មាធិការទ្រព្យសកម្ម និងទ្រព្យអកម្ម

គណៈកម្មាធិការទ្រព្យសកម្ម និងទ្រព្យអកម្ម (ALCO) ត្រូវបានបង្កើតឡើង ដើម្បីជួយគណៈកម្មាធិការប្រតិបត្តិ ក្នុងការគ្រប់គ្រង និងចាត់ចែងទ្រព្យសកម្ម និងទ្រព្យអកម្ម របស់ធនាគារ។

គណៈកម្មាធិការទ្រព្យសកម្ម និងទ្រព្យអកម្ម មានតួនាទី បង្កើនលទ្ធភាពរកប្រាក់ចំណេញប្រកបដោយប្រសិទ្ធភាព។ សកម្មភាពទាំងនោះ រួមមាន ការគ្រប់គ្រង ការត្រួតពិនិត្យ និងការតាមដានហានិភ័យពាក់ព័ន្ធនឹង ប្រតិបត្តិការអាជីវកម្មប្រចាំថ្ងៃរបស់ធនាគារ ដូចជា កម្រិត សន្ទនីយភាព អត្រាការប្រាក់ អត្រាប្តូរប្រាក់ និងនិរន្តរភាព ទីផ្សារ។

គណៈកម្មាធិការទ្រព្យសកម្ម និងទ្រព្យអកម្ម ក៏មានតួនាទី ធានាថា ធនាគារត្រូវប្រតិបត្តិតាមលក្ខខណ្ឌប្រុងប្រយ័ត្ន របស់ធនាគារជាតិនៃកម្ពុជា មានជាអាទិ៍សន្ទនីយភាព សាធនភាព និងមូលនិធិផ្ទាល់សុទ្ធ។ល។

ចំពោះការគ្រប់គ្រងសន្ទនីយភាព គណៈកម្មាធិការនេះបាន រៀបចំផែនការយថាភាពដោយកំណត់ប្រភព សន្ទនីយភាព ដែលធនាគារអាចទទួលបានភ្លាមៗ។ គណៈកម្មាធិការ នេះ ផ្ដោតការយកចិត្តទុកដាក់លើសុវត្ថិភាព និងការគ្រប់ គ្រងរតនាកិច្ច តាមរយៈការស្វែងរកដៃគូក្នុងស្រុក និង អន្តរជាតិ ដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញនៅក្នុងវិស័យ ធនាគារ។ គណៈកម្មាធិការនេះ ពិនិត្យយ៉ាងល្អិតល្អន់ លើលក្ខខណ្ឌ និងតម្លៃដែលព្រាងដោយដៃគូដែលមាន សក្តានុពល មុននឹងសម្រេចចិត្តជ្រើសរើស។

គណៈកម្មាធិការទ្រព្យសកម្ម និងទ្រព្យអកម្មមានសមាសភាពដូចខាងក្រោម៖

<ul style="list-style-type: none"> លោក កង សុភ័ក្ត្រ លោក ចាន់ កុក ចយ លោកជំទាវ តាល់ ណែអ៊ឹម លោក គុំ ពិសិដ្ឋ លោកស្រី រស់ ជាតិ លោកស្រី អេង សុខផល្លា 	<ul style="list-style-type: none"> ប្រធាន សមាជិក សមាជិក សមាជិក សមាជិក សមាជិក 	<ul style="list-style-type: none"> អគ្គនាយករង នាយកប្រតិបត្តិ និងជាអគ្គនាយក នាយកមិនប្រតិបត្តិ ប្រធាននាយកដ្ឋានប្រតិបត្តិការធនាគារ ប្រធាននាយកដ្ឋានប្រតិបត្តិការឥណទាន ប្រធាននាយកដ្ឋានហិរញ្ញវត្ថុ និងរតនាកិច្ច
--	--	---

ធនាគារ វឌ្ឍនៈ បានប្រតិបត្តិតាមពេញលេញលើអនុបាតប្រុងប្រយ័ត្នសំខាន់ៗរបស់ធនាគារជាតិនៃកម្ពុជាគិតត្រឹម ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៦ មានដូចខាងក្រោម៖

ល.រ	អនុបាតប្រុងប្រយ័ត្នសំខាន់ៗ របស់ធនាគារជាតិនៃកម្ពុជា	កម្រិតកំណត់របស់ ធនាគារជាតិ នៃកម្ពុជា		ធនាគារ វឌ្ឍនៈ គិតត្រឹមថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៦	ស្ថានភាព ប្រតិបត្តិតាម បាន/មិនបាន
១	ការផ្តល់ឥណទានធំចំពោះឯកត្តបុគ្គល	អតិបរមា	២០%	១៥,៥០%	បាន
២	ការផ្តល់ឥណទានធំៗសរុប	អតិបរមា	៣០០%	៨៥,៤៧%	បាន
៣	ទ្រព្យ និងបរិក្ខារសរុប	អតិបរមា	៣០%	១៩,៣៩%	បាន
៤	ស្ថានភាពចំហសុទ្ធនៃ រូបិយប័ណ្ណបរទេស	អតិបរមា	២០%	-១,៣៨%	បាន
៥	ការប្រើប្រាស់មូលនិធិក្នុងស្រុកធៀបនឹង ប្រាក់បញ្ញើអតិថិជន	អប្បបរមា	១០០%	១០៧,១២%	បាន
៦	អនុបាតសាធនភាព	អប្បបរមា	១៥%	២៨,៥៥%	បាន
៧	អនុបាតសន្ទនីយភាព	អប្បបរមា	៦០%	២០៤,១៣%	បាន
៨	ដើមទុនអប្បបរមា	អប្បបរមា	៣៧,៥ លានដុល្លារ	៧៣,៧ លានដុល្លារ	បាន

ក្នុងឆ្នាំ ២០១៦ គណៈកម្មាធិការទ្រព្យសកម្ម និងទ្រព្យអកម្មបានជួបប្រជុំ ១២ ដង ដើម្បីពិនិត្យលើប្រសិទ្ធភាពនៃ ការគ្រប់គ្រង និងផ្តល់អនុសាសន៍លើគោលការណ៍ណែនាំអំពីទ្រព្យសកម្ម និងទ្រព្យអកម្ម។ ក្នុងកាលៈទេសៈចាំបាច់ គណៈកម្មាធិការនេះបានរៀបចំកិច្ចប្រជុំបន្ថែមទៀត។

អភិបាលកិច្ចសាជីវកម្ម (បន្ត)

គណៈកម្មាធិការស្ថិតនៅក្រោមឱវាទគណៈកម្មាធិការប្រតិបត្តិ (បន្ត)

៣. គណៈកម្មាធិការធនធានមនុស្ស

គណៈកម្មាធិការធនធានមនុស្ស ត្រូវបានបង្កើតឡើង ដើម្បីជួយគណៈកម្មាធិការប្រតិបត្តិក្នុងការគ្រប់គ្រង ធនធានមនុស្ស។

ទំនួលខុសត្រូវចម្បងរបស់គណៈកម្មាធិការធនធាន មនុស្ស គឺរៀបចំគោលនយោបាយស្តីពីការផ្តល់ប្រាក់ កម្រៃ លាភការងារដល់បុគ្គលិករបស់ធនាគារ ប្រកបដោយ តម្លាភាព ដើម្បីដាក់ជូនគណៈកម្មាធិការប្រតិបត្តិអនុម័ត។ គណៈកម្មាធិការធនធានមនុស្ស ពិនិត្យ និងផ្តល់ អនុសាសន៍ ដើម្បីសុំការឯកភាពពីគណៈកម្មាធិការ ប្រតិបត្តិ លើការកែប្រែប្រាក់បៀវត្សរ៍ និងការផ្តល់ប្រាក់ បុព្វលាភសម្រាប់បុគ្គលិកគ្រប់ជាន់ថ្នាក់។

គណៈកម្មាធិការធនធានមនុស្ស ផ្តល់អនុសាសន៍ក្នុង ការជ្រើសរើសតែងតាំង ជំរឿនឋានៈ រក្សាបុគ្គលិកតាម គោលនយោបាយគ្រប់គ្រងធនធានមនុស្ស។ លើសពី នេះ គណៈកម្មាធិការនេះ មានតួនាទីបង្កើតផែនការ បណ្តុះបណ្តាល និងអភិវឌ្ឍធនធានមនុស្ស រួមមានវគ្គ បណ្តុះបណ្តាលស្តីពីក្រមសីលធម៌ និងជំនាញបច្ចេក ទេសដល់បុគ្គលិកថ្មី និងចាស់ ដើម្បីធានាថា ពួកគេ បំពេញការងារប្រកបដោយអាកប្បកិរិយាសមរម្យ។

គណៈកម្មាធិការធនធានមនុស្សមានសមាសភាពដូចខាងក្រោម៖

លោកជំទាវ ឌុន លាង	ប្រធាន	បណ្ឌិត
លោក ចាន់ កុក ចយ	សមាជិក	នាយកប្រតិបត្តិ និងជាអគ្គនាយក
លោកជំទាវ តាល់ ណែអ៊ុម	សមាជិក	នាយកមិនប្រតិបត្តិ
លោក កង សុភ័ក្ត្រ	សមាជិក	អគ្គនាយករង
លោក ហុង សុវណ្ណតារា	សមាជិក	ប្រធាននាយកដ្ឋានធនធានមនុស្សនិងបណ្តុះបណ្តាល

នៅឆ្នាំ ២០១៦ គណៈកម្មាធិការនេះ បានបង្កើតផែន ការបុគ្គលិកដើម្បីពង្រីកប្រតិបត្តិការ និងបើកសាខាថ្មី សម្រាប់ឆ្នាំខាងមុខ ដោយជ្រើសរើសពីប្រភពខាងក្រៅ និងផ្តល់ឱកាសឲ្យបុគ្គលិកខាងក្នុងមានឱកាសទទួល បាននូវការទទួលខុសត្រូវ និងតួនាទីថ្មី តាមរយៈការ បណ្តុះបណ្តាលជាប្រព័ន្ធ និងការហ្វឹកហ្វឺនអំឡុងពេល បំពេញការងារផ្ទាល់។

គណៈកម្មាធិការនេះ បានពង្រឹងរចនាសម្ព័ន្ធបាត់តាំង នៅទីស្នាក់ការកណ្តាល និងបង្កើនសមត្ថភាពបុគ្គលិក នៅតាមសាខានានាដើម្បីដោះស្រាយបញ្ហាពាក់ព័ន្ធនឹង ប្រតិបត្តិការអាជីវកម្មដែលមានការកើនឡើង និងដើម្បី ពង្រឹងការគ្រប់គ្រងផ្ទៃក្នុង។

៤. គណៈកម្មាធិការគ្រប់គ្រងបច្ចេកវិជ្ជាព័ត៌មាន

គណៈកម្មាធិការបច្ចេកវិជ្ជាព័ត៌មានត្រូវបានបង្កើតឡើងដើម្បីជួយគណៈកម្មាធិការប្រតិបត្តិគ្រប់គ្រងប្រព័ន្ធបច្ចេកវិជ្ជាព័ត៌មាន។

គណៈកម្មាធិការបច្ចេកវិជ្ជាព័ត៌មានមានតួនាទីបង្កើតនិងគ្រប់គ្រងប្រព័ន្ធព័ត៌មានរបស់ធនាគារព្រមទាំងតាមដាន និងគ្រប់គ្រងហានិភ័យ សំដៅធានាប្រសិទ្ធភាពនិងសុវត្ថិភាពនៃប្រព័ន្ធគ្រប់គ្រងព័ត៌មាន។

គណៈកម្មាធិការបច្ចេកវិជ្ជាព័ត៌មានមានសមាសភាពដូចខាងក្រោម៖

លោក លីម ចិន វ៉ាន់	ប្រធាន	អគ្គនាយករង
លោក ចាន់ កុក ចយ	សមាជិក	នាយកប្រតិបត្តិ និងជាអគ្គនាយក
លោកជំទាវ តាល់ ណែអ៊ឹម	សមាជិក	នាយកមិនប្រតិបត្តិ
លោក កង សុភ័ក្ត្រ	សមាជិក	អគ្គនាយករង
លោក គុំ ពិសិដ្ឋ	សមាជិក	ប្រធាននាយកដ្ឋានប្រតិបត្តិការធនាគារ
លោក យុន ពិសិដ្ឋ	សមាជិក	ប្រធាននាយកដ្ឋានបច្ចេកវិជ្ជាព័ត៌មាន

ក្នុងឆ្នាំ ២០១៦ ធនាគារបានចាប់ផ្តើមអនុវត្តប្រព័ន្ធគ្រប់គ្រងប័ណ្ណថ្មី ជាមួយនឹងបណ្តាញសេវាកម្មធនាគារដទៃទៀត ដូចជា សេវាកម្មធនាគារតាមទូរស័ព្ទចល័ត ប័ណ្ណយូឡេនដេអន្តរជាតិ ប័ណ្ណម៉ាស៊ីនកាត ប្រព័ន្ធទូទាត់ឆាប់រហ័ស និងប្រព័ន្ធក្លាប់ការបែងចែកថ្នាក់ជាតិ តាមអេធីអឹម (National Share Switch) ដោយរំពឹងថានឹងបញ្ចប់នៅចុងខែ ធ្នូ ឆ្នាំ ២០១៧។

ដើម្បីធានានិរន្តរភាពអាជីវកម្មរបស់ធនាគារ គណៈកម្មាធិការបានបង្កើតផែនការនិរន្តរភាពអាជីវកម្មដែលត្រូវបានអនុម័តដោយក្រុមប្រឹក្សាភិបាល។ ផែនការនេះរួមមានយុទ្ធសាស្ត្រ សកម្មភាព និងវិធានការទាំងឡាយដែលធនាគារត្រូវអនុវត្ត ដើម្បីគ្រប់គ្រងរាល់ហានិភ័យគ្រប់ប្រភេទដែលអាចកើតឡើងទៅលើអាជីវកម្ម និងដើម្បីឲ្យធនាគារអាចដំណើរការអាជីវកម្មរបស់ខ្លួនដោយប្រក្រតី។

គណៈកម្មាធិការ បានបន្តពង្រឹងដំណើរការ និងរៀបចំឡើងវិញនូវធនធានបច្ចេកវិជ្ជាព័ត៌មានបន្ថែម៖

- (ក) បន្តកែលម្អមជ្ឈមណ្ឌលទិន្នន័យ ដោយការពង្រឹងប្រព័ន្ធការពារសុវត្ថិភាព។
- (ខ) តេស្តសាកល្បងប្រព័ន្ធសង្គ្រោះទិន្នន័យប្រចាំឆ្នាំ ដោយទទួលបានជោគជ័យ និងបញ្ជាក់ពីស្ថេរភាព និងនិរន្តរភាពនៃប្រព័ន្ធប្រតិបត្តិការរបស់ប្រព័ន្ធផ្ទុកទិន្នន័យសង្គ្រោះមហន្តរាយជាយថាហេតុ។
- (គ) បង្កើតរបាយការណ៍គ្រប់គ្រងដោយស្វ័យប្រវត្តិទៅតាមតម្រូវការអ្នកប្រើប្រាស់យ៉ាងទូលំទូលាយ។

អភិបាលកិច្ចសាជីវកម្ម (បន្ត)

គណៈកម្មាធិការស្ថិតនៅក្រោមឱវាទគណៈកម្មាធិការប្រតិបត្តិ (បន្ត)

៥. គណៈកម្មាធិការគ្រប់គ្រងហានិភ័យប្រតិបត្តិការ

គណៈកម្មាធិការគ្រប់គ្រងហានិភ័យប្រតិបត្តិការ ត្រូវបានបង្កើតឡើង ដើម្បីជួយគណៈកម្មាធិការប្រតិបត្តិក្នុងការពិនិត្យ និងគ្រប់គ្រងហានិភ័យប្រតិបត្តិការរបស់ធនាគារ។

គណៈកម្មាធិការគ្រប់គ្រងហានិភ័យប្រតិបត្តិការ មានតួនាទីពិនិត្យ និងវាយតម្លៃហានិភ័យប្រតិបត្តិការអាជីវកម្មរបស់ធនាគារ និងវាយការណ៍ជូនគណៈកម្មាធិការប្រតិបត្តិ។ គណៈកម្មាធិការនេះ បានរៀបចំយុទ្ធសាស្ត្រគ្រប់គ្រងហានិភ័យប្រតិបត្តិការ តាមរយៈការបង្កើតឲ្យមានប្រព័ន្ធ និងនីតិវិធីគ្រប់គ្រង ដើម្បីធានានូវវិធានការ

ដោះស្រាយយ៉ាងមានប្រសិទ្ធភាពចំពោះហានិភ័យដែលកើតឡើងដោយផ្ទាល់ឬដោយប្រយោលមកលើប្រតិបត្តិការធនាគារ ព្រមទាំងភាពមិនប្រក្រតី ឬកំហុសឆ្គងដែលអាចកើតមានក្នុងប្រព័ន្ធប្រតិបត្តិការ និងនីតិវិធីផ្ទៃក្នុង។

គណៈកម្មាធិការនេះ ក៏បានដើរតួនាទីយ៉ាងសំខាន់ផងដែរនៅក្នុងការពិនិត្យ កែសម្រួល ធ្វើបច្ចុប្បន្នភាព និងកែប្រែគោលនយោបាយ នីតិវិធី និងគោលការណ៍ណែនាំផ្សេងៗ ទាក់ទងនឹងការគ្រប់គ្រងសាច់ប្រាក់ និងទ្រព្យបញ្ចាំ គណនីគ្រប់ប្រភេទ ការផ្ទេរប្រាក់ ប័ណ្ណផ្ទុកសាច់ប្រាក់ និងសេវាធនាគារតាមអ៊ីនធឺណិត។

គណៈកម្មាធិការនេះមានសមាសភាពដូចខាងក្រោម៖

លោក គុំ ពិសិដ្ឋ	ប្រធាន	ប្រធាននាយកដ្ឋានប្រតិបត្តិការធនាគារ
លោក ចាន់ កុក ចយ	សមាជិក	នាយកប្រតិបត្តិ និងជាអគ្គនាយក
លោកជំទាវ តាល់ ណែអ៊ឹម	សមាជិក	នាយកមិនប្រតិបត្តិ
លោក កង សុភ័ក្រ្ត	សមាជិក	អគ្គនាយករង
លោក លីម ចិន វ៉ាន់	សមាជិក	អគ្គនាយករង
លោក យុន ពិសិដ្ឋ	សមាជិក	ប្រធាននាយកដ្ឋានបច្ចេកវិជ្ជាព័ត៌មាន
លោកស្រី អេង សុខផល្លា	សមាជិក	ប្រធាននាយកដ្ឋានហិរញ្ញវត្ថុនិងរតនាកិច្ច
លោកស្រី វ៉ាន់ ធានី	សមាជិក	ប្រធាននាយកដ្ឋានសេវាកម្មពាណិជ្ជកម្ម និងប្រតិបត្តិការហិរញ្ញវត្ថុ

នៅឆ្នាំ ២០១៦ គណៈកម្មាធិការគ្រប់គ្រងហានិភ័យប្រតិបត្តិការ បានពិនិត្យ និងអនុម័តលើការដាក់ឲ្យដំណើរការសេវាកម្មធនាគារតាមប្រព័ន្ធអ៊ីនធឺណិត សេវាកម្មប្រមូលពន្ធដារ-ពន្ធគយ និងកំណត់កម្រិតសាច់ប្រាក់ដែលត្រូវរក្សាទុកនៅសាខានីមួយៗ។

៦. គណៈកម្មាធិការសេវាកម្មអតិថិជន

គណៈកម្មាធិការសេវាកម្មអតិថិជនត្រូវបានបង្កើតឡើងដើម្បីជួយគណៈកម្មាធិការប្រតិបត្តិក្នុងការគ្រប់គ្រងសេវាកម្មអតិថិជនរបស់ធនាគារ។ នៅតាមសាខានីមួយៗ អនុគណៈកម្មាធិការសេវាកម្មអតិថិជនជួបប្រជុំដើម្បីជួយគណៈកម្មាធិការនេះក្នុងការបំពេញកាតព្វកិច្ចរបស់ខ្លួនឲ្យមានប្រសិទ្ធភាព។

គណៈកម្មាធិការសេវាកម្មអតិថិជន មានគោលដៅលើកកម្ពស់ការផ្តល់សេវាកម្មល្អជូនអតិថិជនរបស់ធនាគារ

គណៈកម្មាធិការនេះមានសមាសភាពដូចខាងក្រោម៖

លោក ចាន់ កុក ចយ	ប្រធាន	នាយកប្រតិបត្តិ និងជាអគ្គនាយក
លោក អ៊ិច សាម៉េត	សមាជិក	អនុប្រធាននាយកដ្ឋានប្រតិបត្តិការធនាគារ
លោក ហុង សុវណ្ណតារា	សមាជិក	ប្រធាននាយកដ្ឋានធនធានមនុស្សនិងបណ្តុះបណ្តាល
លោក ហ្វេង ជ័រិក អាល់មែដា	សមាជិក	អនុប្រធាននាយកដ្ឋានកិច្ចការសាធារណៈ
លោកស្រី ស៊ិនជា អេម៉ា	សមាជិក	អ្នកពិគ្រោះយោបល់
កញ្ញា កាំង សុក យឹម	លេខា	ប្រធាននាយកដ្ឋានលេខាធិការ

វឌ្ឍនៈ។ តួនាទីចម្បងរបស់គណៈកម្មាធិការគឺតាមដានវាយតម្លៃ កែលម្អ និងពង្រឹងគុណភាពសេវាកម្មអតិថិជនជាប្រចាំ។ គណៈកម្មាធិការនេះ រិះរកមធ្យោបាយ និងផ្តល់ជំនួយក្នុងការដោះស្រាយបញ្ហាពាក់ព័ន្ធនឹងការថែរក្សាអតិថិជន។ លើសពីនេះទៀត គណៈកម្មាធិការនេះរៀបចំនីតិវិធី និងគោលការណ៍ណែនាំ ក៏ដូចជាបណ្តុះបណ្តាលបុគ្គលិកបម្រើសេវាកម្មអតិថិជនរបស់ធនាគារដើម្បីឲ្យពួកគេមានជំនាញវិជ្ជាជីវៈគ្រប់គ្រាន់ក្នុងការបម្រើអតិថិជន និងដើម្បីលើកទឹកចិត្តដល់ពួកគេឲ្យបំពេញកាតព្វកិច្ចកាន់តែប្រសើរ។



អភិបាលកិច្ចសាជីវកម្ម (បន្ត)

គណៈកម្មាធិការស្ថិតនៅក្រោមឱវាទគណៈកម្មាធិការប្រតិបត្តិ (បន្ត)

៦. គណៈកម្មាធិការសេវាកម្មអតិថិជន (បន្ត)

នៅឆ្នាំ ២០១៦ គណៈកម្មាធិការសេវាកម្មអតិថិជនបានត្រួតពិនិត្យ និងកែសម្រួលគោលការណ៍ណែនាំសេវាកម្មមាស និងកំណត់អំពីអត្ថប្រយោជន៍ដែលអតិថិជនពិសេសទទួលបាន។ គណៈកម្មាធិការប្រតិបត្តិ បានអនុម័តលើគោលការណ៍ណែនាំដែលបានកែសម្រួលរួចនៅខែ មិថុនា។

យុទ្ធនាការថែរក្សាអតិថិជនលើកទី ១០ ដែលបានរៀបចំឡើងនៅខែ ឧសភា ឆ្នាំ ២០១៦ មានការចូលរួមពីបុគ្គលិកផ្នែកសេវាកម្មអតិថិជនចំនួន ១០០ នាក់ ក្រោមគោលគំនិត “ការផ្តល់សេវាកម្មប្រកបដោយស្នាមញញឹម”។ បន្ទាប់ពីរយៈពេល ៦ ខែ គឺនៅខែ វិច្ឆិកា ឆ្នាំ ២០១៦ យុទ្ធនាការថែរក្សាអតិថិជនលើកទី ១១ ត្រូវ

បានរៀបចំឡើងក្នុងគោលបំណងដើម្បីត្រួតពិនិត្យ វាយតម្លៃ បញ្ជាក់ឡើងវិញ និងពង្រឹងការអនុវត្ត “ការផ្តល់សេវាកម្មប្រកបដោយស្នាមញញឹម” ទទួលស្គាល់បុគ្គលិកសេវាកម្មអតិថិជនឆ្លើម និងផ្តល់រង្វាន់ដល់សាខាដែលសម្រេចបានគោលដៅប្រចាំខែក្នុងការទទួលបានមតិយោបល់ពីអតិថិជន និងទទួលបានការផ្តល់ចំណាត់ថ្នាក់ល្អប្រសើរច្រើនបំផុតពីអតិថិជន។

គណៈកម្មាធិការ បានរៀបចំខ្លឹមសារសម្រាប់ការបណ្តុះបណ្តាលសេវាកម្មអតិថិជន។ គណៈកម្មាធិការក៏បានរៀបចំធ្វើកំណត់ត្រាលើសេវាកម្មអតិថិជនរបស់ធនាគារដែលជួយឲ្យធនាគារទទួលបានពានរង្វាន់អន្តរជាតិចំនួន ៥ ពាក់ព័ន្ធនឹងសេវាកម្មអតិថិជនពីស្ថាប័នបោះពុម្ពផ្សាយផ្នែកធនាគារ និងហិរញ្ញវត្ថុ។



៧. គណៈកម្មាធិការបើកសាខាថ្មី

គណៈកម្មាធិការបើកសាខាថ្មី ត្រូវបានបង្កើតឡើងជាផ្លូវការនៅដើមឆ្នាំ ២០១៥ ក្នុងគោលបំណងដើម្បីធានាថា បញ្ហាទាក់ទងនឹងការបើកសាខាថ្មីត្រូវបានដោះស្រាយឲ្យបានត្រឹមត្រូវ និងទាន់ពេលវេលា។ គណៈកម្មាធិការ បានត្រួតពិនិត្យលើគម្រោងពង្រីកសាខា និងផ្តល់អនុសាសន៍ទៅលើសកម្មភាព ពេលវេលា និងការរៀបចំដែលពាក់ព័ន្ធសម្រាប់ការអនុវត្តគម្រោង។

គណៈកម្មាធិការនេះមានសមាសភាពដូចខាងក្រោម៖

លោក ចាន់ កុក ចយ	ប្រធាន	នាយកប្រតិបត្តិ និងជាអគ្គនាយក
លោក កង សុភ័ក្ត្រ	សមាជិក	អគ្គនាយករង
លោក គុំ ពិសិដ្ឋ	សមាជិក	ប្រធាននាយកដ្ឋានប្រតិបត្តិការធនាគារ
លោក ហ្វេង វិក អាល់មែដា	សមាជិក	អនុប្រធាននាយកដ្ឋានកិច្ចការសាធារណៈ
កញ្ញា កាំង សុក យឹម	សមាជិក	ប្រធាននាយកដ្ឋានលេខាធិការ

នៅឆ្នាំ ២០១៦ គណៈកម្មាធិការបើកសាខាថ្មី បានត្រួតពិនិត្យ និងអនុម័តលើគម្រោង និងការរចនាប្លង់សាខាស្ថានឧស្សាហកម្មវឌ្ឍនៈ ២ ដែលបើកសម្ពោធនៅខែ កញ្ញា ឆ្នាំ ២០១៦ ហើយសាខាប្រស្សីកែវ សាខាបាត់ដំបង និងសាខាចោមចៅ គ្រោងនឹងបើកឲ្យដំណើរការនៅឆ្នាំ ២០១៧។ គណៈកម្មាធិការនេះក៏បានសិក្សាពីគោលគំនិតស្ថាបត្យកម្មរបស់សាខាដែលគ្រោងនឹងបើកបន្ទាប់ពីឆ្នាំ ២០១៧ ផងដែរ។

អភិបាលកិច្ចសាជីវកម្ម (បន្ត)

គណៈកម្មាធិការស្ថិតនៅក្រោមឱវាទគណៈកម្មាធិការប្រតិបត្តិ (បន្ត)

៨. គណៈកម្មាធិការប័ណ្ណ និងសេវាកម្មធនាគារតាមប្រព័ន្ធអេឡិចត្រូនិក

គណៈកម្មាធិការប័ណ្ណ និងសេវាកម្មធនាគារតាមប្រព័ន្ធអេឡិចត្រូនិក មានភារកិច្ច ជួយគណៈកម្មាធិការប្រតិបត្តិក្នុងការបង្កើត និងគាំទ្រគម្រោងប័ណ្ណ និងសេវាកម្មធនាគារតាមប្រព័ន្ធអេឡិចត្រូនិក យុទ្ធសាស្ត្រ និងថវិកាដោះស្រាយបញ្ហាពាក់ព័ន្ធនឹងប័ណ្ណ និងសេវាកម្មធនាគារតាមប្រព័ន្ធអេឡិចត្រូនិក ព្រមទាំងត្រួតពិនិត្យលើប្រសិទ្ធភាព ការគ្រប់គ្រង និងការពង្រឹងសុវត្ថិភាពប្រព័ន្ធ ដើម្បីសម្រេចតាមគោលដៅអាជីវកម្មផ្នែកប័ណ្ណ និងសេវាកម្មធនាគារប្រព័ន្ធអេឡិចត្រូនិក និងដើម្បីការពារអត្ថប្រយោជន៍របស់ធនាគារ ព្រមទាំងអតិថិជនផងដែរ។

គណៈកម្មាធិការប័ណ្ណ និងសេវាកម្មធនាគារតាមប្រព័ន្ធអេឡិចត្រូនិក ទទួលខុសត្រូវក្នុងការត្រួតពិនិត្យ បង្កើត និងអនុវត្តគោលនយោបាយ នីតិវិធី និងគោលការណ៍ណែនាំពាក់ព័ន្ធនឹងប័ណ្ណ និងសេវាកម្មធនាគារតាមប្រព័ន្ធអេឡិចត្រូនិក ស្របតាមគោលការណ៍ណែនាំ បទប្បញ្ញត្តិ និងការអនុវត្តដ៏ល្អរបស់សមាគមប័ណ្ណជាតិនិងអន្តរជាតិ។

គណៈកម្មាធិការនេះមានសមាសភាពដូចខាងក្រោម៖

លោក ចាន់ កុក ចឃ	ប្រធាន	ប្រធាននាយកប្រតិបត្តិ និងជាអគ្គនាយក
លោក កង សុភ័ក្រ្ត	សមាជិក	អគ្គនាយករង
លោក លីម ចិន វ៉ាន់	សមាជិក	អគ្គនាយករង
លោក ភ័ំ ពិសិដ្ឋ	សមាជិក	ប្រធាននាយកដ្ឋានប្រតិបត្តិការធនាគារ
លោក យុន ពិសិដ្ឋ	សមាជិក	ប្រធាននាយកដ្ឋានបច្ចេកវិជ្ជាព័ត៌មាន
លោក សាម៉ាវ៉ារ៉ា វ៉ារីនដា ឈីនថាកា	សមាជិក	ប្រធានគម្រោងប័ណ្ណ និងសេវាកម្មធនាគារតាមប្រព័ន្ធអេឡិចត្រូនិក
កញ្ញា ចាន់ ក័ក្រា	សមាជិក	អនុប្រធាននាយកដ្ឋាន និងសេវាកម្មធនាគារតាមប្រព័ន្ធអេឡិចត្រូនិក
លោក ហ្វេង វិក អាល់មែដា	សមាជិក	អនុប្រធាននាយកដ្ឋានកិច្ចការសាធារណៈ
លោក សេង គង្គា	សមាជិក	មន្ត្រីគម្រោងពិសេស
លោក ចេង សុផាវុធ	សមាជិក	មន្ត្រីជាន់ខ្ពស់នាយកដ្ឋានប្រតិបត្តិការធនាគារ

នៅឆ្នាំ ២០១៦ គណៈកម្មាធិការនេះបានបង្កើតគោលនយោបាយប័ណ្ណថ្មីសម្រាប់នាយកដ្ឋានប័ណ្ណនិងសេវាកម្មធនាគារតាមប្រព័ន្ធអេឡិចត្រូនិក។ គោលនយោបាយថ្មីនេះមានគោលដៅពង្រឹងប្រតិបត្តិការ និងអភិបាលកិច្ចរបស់នាយកដ្ឋាន និងអាជីវកម្មប័ណ្ណទាំងមូល។

គណៈកម្មាធិការក៏បានបង្កើតភាពជាដៃគូថ្មីជាមួយក្រុមហ៊ុនម៉ាស៊ីនកាត និងក្រុមហ៊ុនយូក៊ីអាយ ផងដែរ។ គណៈកម្មាធិការបានបញ្ចប់ការធ្វើតេស្តតាមប្រព័ន្ធអេឡិចត្រូនិកនៃគម្រោងប័ណ្ណទាំងពីរនៅក្នុងឆ្នាំ ២០១៦។

គោលនយោបាយថ្មីស្តីពីសេវាកម្មធនាគារតាមប្រព័ន្ធអ៊ីនធឺណិតត្រូវបានបង្កើតឡើង ហើយបន្ទាប់មកគោលការណ៍ណែនាំ និងនីតិវិធីស្តីពីសេវាកម្មធនាគារតាមប្រព័ន្ធអ៊ីនធឺណិត ត្រូវបានបង្កើតឡើងដើម្បីអនុវត្តគោលនយោបាយនេះ។

អាយប៊ែង (iBank) និងអាយប៊ែងផ្លាស់ (iBank+) គឺជាផលិតផលពីរ ដែលគណៈកម្មាធិការនេះបានដាក់ឱ្យដំណើរការនៅឆ្នាំ ២០១៦។ iBank គឺជាសេវាកម្មធនាគារតាមអ៊ីនធឺណិតសម្រាប់អតិថិជនទូទៅ ចំណែកឯ iBank+ គឺសម្រាប់សាជីវកម្ម។



អភិបាលកិច្ចសាជីវកម្ម (បន្ត)

ការគ្រប់គ្រងហានិភ័យ

ធនាគារ វឌ្ឍនៈ បានចាត់វិធានការប្រុងប្រយ័ត្ន និងសកម្មជាមុនលើការគ្រប់គ្រង និងទប់ស្កាត់ហានិភ័យផ្សេងៗ រួមមាន ហានិភ័យឥណទាន ហានិភ័យសន្ទនីយភាព ហានិភ័យទីផ្សារ និងហានិភ័យប្រតិបត្តិការជាដើម ដែលបណ្តាលមកពី បម្រែបម្រួលនៃបរិយាកាសអាជីវកម្ម ដែលមានផលប៉ះពាល់ដល់សកម្មភាពប្រតិបត្តិការធនាគារ។

១. ការគ្រប់គ្រងហានិភ័យឥណទាន

ធនាគារនៅតែបន្តរក្សាគុណភាពឥណទានល្អប្រសើរ និងគ្រប់គ្រងយ៉ាងមានប្រសិទ្ធភាពលើហានិភ័យឥណទានដែល អាចកើតមានឡើងដោយហេតុអ្វី។ ហានិភ័យឥណទានរបស់ធនាគារ រួមមាន ហានិភ័យការទូទាត់ ហានិភ័យទ្រព្យ ដាក់ធានា ហានិភ័យឥណទានប្រមូលផ្តុំ ហានិភ័យការវាយតម្លៃឥណទាន ហានិភ័យអ្នកធានា និងហានិភ័យមិនប្រតិបត្តិ តាមច្បាប់និងបទប្បញ្ញត្តិរបស់ធនាគារជាតិនៃកម្ពុជា។ ធនាគារបានត្រួតពិនិត្យឥណទានដែលមានស្រាប់តាមកាល កំណត់ និងទៀងទាត់ដោយផ្តោតសំខាន់ទៅលើទ្រព្យធានា លទ្ធភាពសងបំណុល ស្ថានភាព សមត្ថភាព និងចរិត លក្ខណៈរបស់អតិថិជន។ គណៈកម្មាធិការឥណទានបានដើរតួនាទីយ៉ាងសំខាន់ និងចម្បងក្នុងការត្រួតពិនិត្យ និងតាម ដានរាល់ហានិភ័យឥណទាន ហើយផ្តល់អនុសាសន៍ដែលចាំបាច់ ដើម្បីកាត់បន្ថយ ឬលុបបំបាត់ហានិភ័យទាំងនោះ សំដៅធានាគុណភាពទ្រព្យសកម្មរបស់ធនាគារ។

ក្នុងឆ្នាំ ២០១៦ ហានិភ័យគ្រប់ប្រភេទដែលពាក់ព័ន្ធនឹងឥណទាន ត្រូវបានវាយតម្លៃយ៉ាងប្រុងប្រយ័ត្ន ហើយធនាគារ ក៏មានការប្រុងប្រយ័ត្នផងដែរក្នុងការផ្តល់កម្ចី ដើម្បីធានាបាននូវកំណើនឥណទានល្អប្រសើរ និងប្រាក់ចំណេញប្រកប ដោយនិរន្តរភាព។ គិតត្រឹមថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៦ ឥណទានមិនដំណើរការរបស់ធនាគារមានត្រឹមតែ ០,០៧% ប៉ុណ្ណោះ។

២. ការគ្រប់គ្រងហានិភ័យសន្ទនីយភាព

អនុបាតសន្ទនីយភាពរបស់ធនាគារ ត្រូវបានត្រួតពិនិត្យជាប្រចាំដើម្បីធានាថា អនុបាតនេះត្រូវបានរក្សាឲ្យរលីស៦០% ក្នុងឆ្នាំ ២០១៦ និងកើនឡើងជាបណ្តើរៗរហូតដល់ ១០០% នៅក្នុងឆ្នាំ ២០២០ ស្របតាមប្រកាសថ្មីរបស់ធនាគារ ជាតិនៃកម្ពុជា។ ដើម្បីពង្រឹងបន្ថែមលើការគ្រប់គ្រងសន្ទនីយភាពរបស់ធនាគារ ក្រុមប្រឹក្សាភិបាលបានកំណត់កម្រិត អនុបាតប្រុងប្រយ័ត្ន ១០% បន្ថែមលើលក្ខខណ្ឌតម្រូវរបស់ច្បាប់។ គិតត្រឹមថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៦ អនុបាតសន្ទនីយភាពរបស់ធនាគារមាន ២០៤% ដែលខ្ពស់ជាងកម្រិតដែលធនាគារបានកំណត់ត្រឹម ៧០% និងកម្រិត ដែលធនាគារជាតិនៃកម្ពុជាបានកំណត់ត្រឹម ៦០%។

៣. ការគ្រប់គ្រងហានិភ័យទីផ្សារ

ហានិភ័យទីផ្សារ រួមមាន ហានិភ័យអត្រាការប្រាក់ និងហានិភ័យប្តូរប្រាក់ត្រូវបានតាមដាន និងគ្រប់គ្រង ដើម្បីចៀសវាង ហានិភ័យកើតពីការប្រែប្រួលនៃបរិយាកាសទីផ្សារ។

មុខងារនៃការគ្រប់គ្រងហានិភ័យ រួមមានការកំណត់ហានិភ័យទីផ្សារដែលអាចកើតមាន និងការប្រើប្រាស់ឧបករណ៍ គ្រប់គ្រងហានិភ័យ។

ក. ហានិភ័យអត្រាការប្រាក់

ដើម្បីគ្រប់គ្រងហានិភ័យអត្រាការប្រាក់ ធនាគារប្រើប្រាស់ការវាយតម្លៃភាពខ្វះចន្លោះនៃអត្រាការប្រាក់ ដើម្បីតាមដាននិរន្តរភាពទីផ្សារថ្លៃដើម និងដើម្បីវិភាគការប្រែប្រួលអត្រាការប្រាក់នៃទ្រព្យសកម្ម និង ទ្រព្យអកម្ម។

ខ. ហានិភ័យប្តូររូបិយប័ណ្ណរទេស

ធនាគារបានគ្រប់គ្រង និងរក្សាគោលនយោបាយគ្រប់គ្រងការប្តូរប្រាក់ ដោយស្របតាមគោលនយោបាយស្តីពីការគ្រប់គ្រងទ្រព្យសកម្ម និងទ្រព្យអកម្ម និងគោលការណ៍ណែនាំរបស់ធនាគារជាតិនៃកម្ពុជា។

៤. ការគ្រប់គ្រងហានិភ័យប្រតិបត្តិការ

ធនាគារបានប្រើប្រាស់ការវិភាគ និងការត្រួតពិនិត្យហានិភ័យដោយខ្លួនឯង (RCSA) ដែលជាវិធីសាស្ត្រសំខាន់ក្នុងការពិនិត្យតាមដានហានិភ័យ និងបម្រែបម្រួលថ្មីៗ ក៏ដូចជាការប្រើប្រាស់ សូចនាករហានិភ័យគន្លឹះ (KRI) ដើម្បីវាស់វែងនូវប្រសិទ្ធភាពនៃការគ្រប់គ្រង។ គណៈគ្រប់គ្រងទាំងអស់របស់ធនាគារត្រូវបានតម្រូវឲ្យរាយការណ៍នូវរាល់ឧប្បត្តិហេតុដែលកើតមានឡើងក្រោមការគ្រប់គ្រងរបស់ខ្លួន ក៏ដូចជាការលើកសំណើអំពីវិធានការដោះស្រាយ ប្រសិនបើចំនួនឧប្បត្តិហេតុលើសកម្រិតដែលបានកំណត់។

គណៈកម្មាធិការទាំងអស់ដែលស្ថិតក្រោមឱវាទរបស់គណៈកម្មាធិការប្រតិបត្តិ មានតួនាទីសំខាន់ក្នុងការពិនិត្យ និងគ្រប់គ្រងហានិភ័យប្រតិបត្តិការដើម្បីធ្វើឲ្យកាន់តែប្រសើរឡើងនូវនីតិវិធី និងរចនាសម្ព័ន្ធគ្រប់គ្រងផ្ទៃក្នុង។

*“ធនាគារ វឌ្ឍនៈ
បានចាត់វិធានការ
ប្រុងប្រយ័ត្ន និង
សកម្មជាមុនលើការ
គ្រប់គ្រង និង
ទប់ស្កាត់
ហានិភ័យផ្សេងៗ...”*

*ការគ្រប់គ្រងហានិភ័យ
អភិបាលកិច្ចសាជីវកម្ម*



អភិបាលកិច្ចសាជីវកម្ម (បន្ត)

គោលនយោបាយ

ការត្រួតពិនិត្យផ្ទៃក្នុង

ធនាគារ វឌ្ឍនៈ បានប្រតិបត្តិតាមប្រកាសរបស់ធនាគារជាតិនៃកម្ពុជា ស្តីពីការត្រួតពិនិត្យផ្ទៃក្នុងរបស់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុ ហើយបានបន្តពង្រឹងប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងរបស់ខ្លួនបន្ថែមទៀត។

គណៈកម្មាធិការសវនកម្មជួយក្រុមប្រឹក្សាភិបាលក្នុងការតាមដានដំណើរការនៃប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង ដើម្បីធានាសុវត្ថិភាព គណនេយ្យភាព និងតម្លាភាពជូនភាគីពាក់ព័ន្ធទាំងអស់ ស្របតាមបេសកកម្ម និងទិសដៅសាជីវកម្មរបស់ធនាគារ។

គោលនយោបាយសវនកម្មផ្ទៃក្នុង

គោលនយោបាយសវនកម្មផ្ទៃក្នុងកំណត់ពីគោលបំណងសមត្ថកិច្ច និងទំនួលខុសត្រូវរបស់មុខងារសវនកម្មផ្ទៃក្នុង។ គោលនយោបាយនេះ ដើរតួនាទីយ៉ាងសំខាន់ក្នុងការត្រួតពិនិត្យផ្ទៃក្នុងជារួមរបស់ធនាគារ និងផ្តល់ការណែនាំសម្រាប់មុខងារសវនកម្មឯករាជ្យ ដែលអនុលោមតាមតម្រូវការច្បាប់ និងការអនុវត្តល្អបំផុត។

គោលដៅនៃគោលនយោបាយសវនកម្មផ្ទៃក្នុង គឺជួយដល់សមាជិកគណៈគ្រប់គ្រង និងក្រុមប្រឹក្សាភិបាលទាំងអស់បង្កើតគោលការណ៍ណែនាំ ដើម្បីបំពេញភារកិច្ចរបស់ខ្លួនប្រកបដោយប្រសិទ្ធភាព ដោយកំណត់តួនាទីនៃភាគីពាក់ព័ន្ធនឹងដំណើរការសវនកម្មផ្ទៃក្នុងតាមរយៈការវិភាគ ការវាយតម្លៃ ការផ្តល់អនុសាសន៍ និងមតិពាក់ព័ន្ធនឹងសកម្មភាពដែលត្រូវបានត្រួតពិនិត្យឡើងវិញ។

បេសកកម្មនៃមុខងារសវនកម្មផ្ទៃក្នុង គឺដើម្បីធានាថា៖

- គោលនយោបាយ នីតិវិធី និងគោលការណ៍ណែនាំដែលពាក់ព័ន្ធរបស់ធនាគារ ត្រូវអនុវត្ត និងប្រតិបត្តិតាមច្បាប់ព្រមទាំងបទប្បញ្ញត្តិឲ្យបានល្អបំផុត
- គោលនយោបាយ នីតិវិធី និងគោលការណ៍ណែនាំគ្រប់គ្រាន់ រួមមាន ការត្រួតពិនិត្យផ្ទៃក្នុង ត្រូវបានបង្កើតដើម្បីកាត់បន្ថយហានិភ័យ
- វិធីសាស្ត្រពិនិត្យ និងគ្រប់គ្រងជាអចិន្ត្រៃយ៍ត្រូវបានបង្កើតឡើង ដើម្បីធានាថា គោលការណ៍ នីតិវិធី និងគោលការណ៍ណែនាំត្រូវបានអង្កេតជាប្រចាំ។

គោលនយោបាយគ្រប់គ្រងហានិភ័យ

គោលនយោបាយគ្រប់គ្រងហានិភ័យ ជាផ្នែកមួយនៃគោលនយោបាយអភិបាលកិច្ចសាជីវកម្មរបស់ ធនាគារ វឌ្ឍនៈ។ ទស្សនៈគ្រប់គ្រងហានិភ័យក្នុងគោលការណ៍នេះចែងថា ហានិភ័យទាំងអស់ត្រូវតែបានកំណត់ វាស់វែង ត្រួតពិនិត្យ និងគ្រប់គ្រងនៅក្នុងក្របខ័ណ្ឌគ្រប់គ្រងហានិភ័យ ហើយផល ចំណេញដែលទទួលបាន ត្រូវតែស័ក្តិសមនឹងហានិភ័យដែលធនាគារបានទទួលយក។

គោលនយោបាយនេះត្រូវបានបង្កើត កែសម្រួល និងគ្រប់គ្រងដោយគណៈកម្មាធិការគ្រប់គ្រង ហានិភ័យ និងប្រតិបត្តិកម្ម ស្របតាមអនុសាសន៍របស់ក្រុមប្រឹក្សាភិបាល ដើម្បីធានាថា ហានិភ័យ នៃធនាគារត្រូវបានគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព សំដៅសម្រេចបាននូវគោលដៅរយៈពេលវែងរបស់ធនាគារ។

គោលនយោបាយប្រតិបត្តិតាម

គោលនយោបាយប្រតិបត្តិតាម គឺជាផ្នែកមួយនៃគោលនយោបាយអភិបាលកិច្ចសាជីវកម្ម។ ការអនុវត្ត គោលនយោបាយប្រតិបត្តិតាមនេះ គឺការប្តេជ្ញាចិត្តរបស់ធនាគារក្នុងការគោរពតាមច្បាប់ និងបទប្បញ្ញត្តិ ដែលពាក់ព័ន្ធក៏ដូចជាបទដ្ឋាននានា និងឥរិយាបថ ប្រកបដោយក្រមសីលធម៌ ដើម្បីកាត់បន្ថយ និងលុបបំបាត់ហានិភ័យនៃការបំពានច្បាប់ និងបទប្បញ្ញត្តិ។

គោលនយោបាយនេះមានបំណងបង្ហាញពីវិធីសាស្ត្រដែលធនាគារកំណត់មុខងារ តួនាទី និងទំនួលខុសត្រូវនៃការប្រតិបត្តិតាម ដើម្បីគ្រប់គ្រងហានិភ័យនៃការមិនប្រតិបត្តិតាមច្បាប់។

“គណៈកម្មាធិការសវនកម្មជួយដល់ក្រុមប្រឹក្សាភិបាលក្នុងការតាមដានដំណើរការនៃប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងដើម្បីធានាសុវត្ថិភាពគណនេយ្យភាព និងតម្លាភាពជូនភាគីពាក់ព័ន្ធ...”

ការត្រួតពិនិត្យផ្ទៃក្នុងគោលនយោបាយ

អភិបាលកិច្ចសាជីវកម្ម (បន្ត)

គោលនយោបាយ (បន្ត)

គោលនយោបាយប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម

ក្រុមប្រឹក្សាភិបាលបានត្រួតពិនិត្យ និងអនុវត្តគោលនយោបាយប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ដើម្បីធានាថា ធនាគារ វឌ្ឍនៈ ប្រតិបត្តិតាមបានពេញលេញ និងដើម្បីជំរុញ ការអនុវត្តច្បាប់ និងបទប្បញ្ញត្តិផ្សេងៗពាក់ព័ន្ធនឹងការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម។

គោលនយោបាយប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម គឺការពារធនាគារ វឌ្ឍនៈ ពីការប្រើប្រាស់ដោយចេតនា ឬអចេតនាដោយពួកឧក្រិដ្ឋជន ដើម្បីសម្អាតប្រាក់ ឬធ្វើសកម្មភាព ហិរញ្ញប្បទានភេរវកម្ម។ គោលនយោបាយនេះក៏មានគោលបំណងធានាថា រាល់ប្រតិបត្តិការ ហិរញ្ញវត្ថុរបស់ធនាគារទាំងក្នុងស្រុក និងអន្តរជាតិ មិនត្រូវបានប្រើប្រាស់ជាមធ្យោបាយក្នុងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្មឡើយ។ អ្វីដែលសំខាន់ជាងនេះទៅទៀត គោលនយោបាយនេះ ការពារធនាគារពីការដាក់ទណ្ឌកម្មផ្នែកច្បាប់ និងរក្សាកេរ្តិ៍ឈ្មោះល្អរបស់ធនាគារ។

ដើម្បីគាំទ្រដល់គោលដៅទាំងនេះនាយកដ្ឋានគ្រប់គ្រងហានិភ័យនិងប្រតិបត្តិតាមបានអនុវត្តនូវវិធីសាស្ត្រសកម្មជាមុន ដើម្បីពិនិត្យ និងតាមដានកម្មវិធីប្រតិបត្តិតាម និងយន្តការគ្រប់គ្រង ដូចជា គោលនយោបាយស្គាល់អតិថិជន ប្រព័ន្ធរាយការណ៍ប្រតិបត្តិការសង្ស័យ យន្តការក្នុងការអង្កេតប្រតិបត្តិការ។

រាល់បុគ្គលិកពេញសិទ្ធិបានតម្រូវឲ្យចូលរួមវគ្គបណ្តុះបណ្តាលរំលឹកឡើងវិញពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្មមួយឆ្នាំម្តង និងត្រូវជាប់ក្នុងការប្រលងបន្ទាប់ពីបានចូលរួមវគ្គបណ្តុះបណ្តាលនេះ។ លក្ខខណ្ឌតម្រូវរបស់វគ្គនេះគឺជាផ្នែកមួយនៃយុទ្ធសាស្ត្រប្រតិបត្តិតាម ដើម្បីពង្រឹងការអប់រំ និងចំណេះដឹងរបស់បុគ្គលិកអំពីការប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម ដែលជាកត្តាសំខាន់ មួយបង្កាក់ដល់ការប៉ុនប៉ងប្រើប្រាស់សេវាកម្ម និងផលិតផលរបស់ធនាគារដោយមិនសមស្រប។

គោលនយោបាយវិស្សលប្តូរ (Whistle Blowing)

គោលនយោបាយវិស្សលប្តូរ ជាផ្នែកមួយនៃអភិបាលកិច្ចសាជីវកម្ម ដែលរួមមាន នីតិវិធី និងគោលការណ៍ណែនាំវិស្សលប្តូរ ហើយត្រូវបានបង្កើតឡើង និងអនុវត្តដើម្បីឲ្យធនាគារប្រតិបត្តិតាមបានពេញលេញទៅនឹងប្រកាសរបស់ធនាគារជាតិនៃកម្ពុជាស្តីពីការត្រួតពិនិត្យផ្ទៃក្នុងរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ។

គោលនយោបាយនេះជំរុញឲ្យថ្នាក់គ្រប់គ្រង និងបុគ្គលិករបស់ធនាគារ អតិថិជន អ្នកផ្គត់ផ្គង់ និងភាគីខាងក្រៅបង្ហាញ ឬរាយការណ៍ពីកិច្ចការ ឬការប្រព្រឹត្តខុសឆ្គងរបស់បុគ្គលិកធនាគារ។ ការបង្ហាញព័ត៌មានក្នុងគោលបំណងល្អ ការការពារ និងរក្សាការសម្ងាត់របស់អ្នករាយការណ៍ព័ត៌មាន គឺជាគោលការណ៍វិស្សលប្តូរ ដែលមាននៅក្នុងគោលនយោបាយនេះ។

គោលនយោបាយបច្ចេកវិជ្ជាព័ត៌មាន

គោលនយោបាយបច្ចេកវិជ្ជាព័ត៌មានកំណត់ពីបទដ្ឋានប្រតិបត្តិការ និងកំណត់យ៉ាងច្បាស់លាស់អំពី ឥរិយាបថ និងភាពច្នៃប្រឌិតនៃសេវាកម្មបច្ចេកវិជ្ជាព័ត៌មាន ដើម្បីរក្សាបាននូវភាពរឹងមាំផ្នែកហិរញ្ញវត្ថុ និងនូវភាពអាជីវកម្ម និងកាត់បន្ថយហានិភ័យ។

គោលនយោបាយបច្ចេកវិជ្ជាព័ត៌មាន ផ្តល់នូវប្រសិទ្ធភាព ភាពជឿជាក់ មាត្រដ្ឋាន និងសុវត្ថិភាព តាម រយៈការប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យាប្រកបដោយប្រសិទ្ធភាព។ គោលនយោបាយបច្ចេកវិជ្ជាព័ត៌មាន ធ្វើការរួមបញ្ចូលគោលការណ៍បច្ចេកវិជ្ជាព័ត៌មានជាមួយនឹងដំណើរការអាជីវកម្មនិងធានាថា ការគ្រប់គ្រង មានភាពប្រសើរជាងមុន សំដៅកាត់បន្ថយការគ្រប់គ្រងត្រួតគ្នាដោយក្រុមការងារផ្សេងៗ និងផ្តល់នូវវិធីសាស្ត្រដោះស្រាយតម្រូវការអាជីវកម្ម។

គោលនយោបាយផ្នែកផលិតផល និងសកម្មភាពថ្មី

គោលនយោបាយផ្នែកផលិតផល និងសកម្មភាពថ្មី គឺជាផ្នែកមួយនៃគោលនយោបាយអភិបាលកិច្ចសាជីវកម្មរបស់ធនាគារ វឌ្ឍនៈ។ គោលនយោបាយនេះ ត្រូវបានបង្កើតឡើងឲ្យស្របតាមប្រកាស ស្តីពីអភិបាលកិច្ចសាជីវកម្ម និងប្រកាសស្តីពីការត្រួតពិនិត្យផ្ទៃក្នុងធនាគារ និងស្ថាប័នហិរញ្ញវត្ថុ។

គោលនយោបាយនេះ កំណត់គោលដៅក្នុងការវាយតម្លៃយុទ្ធសាស្ត្រ នីតិវិធី និងប្រតិបត្តិការផ្សេងៗ ទាក់ទងនឹងផលិតផល និងសកម្មភាពថ្មី ដើម្បីធានាបានជោគជ័យ និងកាត់បន្ថយហានិភ័យ មុននឹងដាក់ឲ្យដំណើរការជាសាធារណៈ។

“គោលនយោបាយ
បច្ចេកវិជ្ជាព័ត៌មាន
កំណត់ពីបទដ្ឋាន
ប្រតិបត្តិការ និង
កំណត់ យ៉ាង
ច្បាស់លាស់អំពី
ឥរិយាបថ...”

គោលនយោបាយ
បច្ចេកវិជ្ជាព័ត៌មាន

អភិបាលកិច្ចសាជីវកម្ម (បន្ត)

គោលនយោបាយ (បន្ត)

ក្រមសីលធម៌

ក្រមសីលធម៌របស់ធនាគារ វឌ្ឍនៈ តម្រូវឲ្យបុគ្គលិកគ្រប់រូប រួមទាំងនាយក ថ្នាក់ដឹកនាំ និងនិយោជិត ប្រកាន់ខ្ជាប់នូវ ភាពសុចរិត ទៀងត្រង់ ចេះទទួលខុសត្រូវ និងមានក្រមសីលធម៌ល្អ។ ក្រមសីលធម៌ នេះផ្តល់នូវគោលការណ៍ណែនាំ ចំពោះនិយោជិតធនាគារ វឌ្ឍនៈ ដូចខាងក្រោម៖

- ចៀសវាងទំនាស់ផលប្រយោជន៍
- ចៀសវាងការប្រើប្រាស់ឋានៈ ឬ គុណទីខុស
- ចៀសវាងការប្រើប្រាស់ព័ត៌មានប្រតិបត្តិការធនាគារ ដើម្បីបម្រើផលប្រយោជន៍ផ្ទាល់ខ្លួន ឬ ដើម្បីគោលបំណង ផ្សេងៗទៀតក្រៅពីផលប្រយោជន៍របស់ធនាគារ
- ធានានូវការកត់ត្រាត្រឹមត្រូវ និងពេញលេញ
- គោរពភាពផ្ទាល់ខ្លួនរបស់អតិថិជន និងធានារក្សាការសម្ងាត់នៃប្រតិបត្តិការអតិថិជន
- ផ្តល់សេវាកម្មដោយស្មើភាព និងសមធម៌ជូនអតិថិជនគ្រប់រូប និងអ្នកដទៃទៀត ដែលមានទំនាក់ទំនងជាមួយ ធនាគារ

គោលនយោបាយរក្សាការសម្ងាត់

ការរក្សាការសម្ងាត់នៃទំនាក់ទំនងអាជីវកម្ម និងប្រតិបត្តិការរវាងអតិថិជន និងធនាគារ គឺជាកត្តាសំខាន់ក្នុងការរក្សា កិត្តិស័ព្ទរបស់ធនាគារ។ ដូច្នេះ បុគ្គលិកទាំងអស់របស់ធនាគារ ចាំបាច់ត្រូវធានារក្សាការសម្ងាត់នៃព័ត៌មាន និង ប្រតិបត្តិការរបស់អតិថិជន ដែលរួមមាន៖

- នៅក្នុងអំឡុងពេល ឬ នៅក្រោយពេលបញ្ចប់ការងារជាមួយធនាគារ វឌ្ឍនៈ បុគ្គលិក ឬ នាយកមិនអាចបញ្ចេញ ឬ ប្រើប្រាស់ព័ត៌មាន ការសម្ងាត់ ឯកសាររក្សាសិទ្ធិ លិខិតឆ្លើយឆ្លង គណនី ឬ ការងារផ្សេងៗរបស់ធនាគារ ឬ អតិថិជនរបស់ធនាគារ ដើម្បីផលប្រយោជន៍ បុគ្គលឡើយ។
- ព័ត៌មានអាជីវកម្ម និងព័ត៌មានហិរញ្ញវត្ថុរបស់អតិថិជនណាម្នាក់ អាចប្រើប្រាស់ ឬ បង្ហាញ ឲ្យភាគីទីបីបាន លុះត្រា តែមានការយល់ព្រមជាលាយលក្ខណ៍អក្សរជាមុនពីអតិថិជននោះ ឬ លុះត្រាតែមានចំណាត់ការផ្លាស់ប្តូរព័ត៌មាន ដ៏ត្រឹមត្រូវ រវាងបណ្តាធនាគារនានាពាក់ព័ន្ធ នឹងហានិភ័យឥណទាន ឬ លុះត្រាតែតម្រូវដោយច្បាប់។

របាយការណ៍របស់ក្រុមប្រឹក្សាភិបាល និងរបាយការណ៍ហិរញ្ញវត្ថុដែលបានធ្វើសវនកម្ម សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៦

របាយការណ៍របស់ក្រុមប្រឹក្សាភិបាល	៥៨
របាយការណ៍របស់សវនករឯករាជ្យ	៦៤
តារាងតុល្យការ	៦៨
របាយការណ៍លទ្ធផល	៦៩
របាយការណ៍ស្តីពីបម្រែបម្រួលមូលធន	៧០
របាយការណ៍លំហូរទឹកប្រាក់	៧១
កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ	៧៣

របាយការណ៍របស់ក្រុមប្រឹក្សាភិបាល

ក្រុមប្រឹក្សាភិបាល មានសេចក្តីសោមនស្សរីករាយ សូមបង្ហាញជូននូវរបាយការណ៍របស់ខ្លួន និងរបាយការណ៍ហិរញ្ញវត្ថុ ដែលបានធ្វើសវនកម្មរបស់ ធនាគារ វឌ្ឍនៈ ចំកាត់ ហៅកាត់ថា (“ធនាគារ”) សម្រាប់ការិយបរិច្ឆេទដែលបាន បញ្ចប់ ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៦។

សកម្មភាពចម្បង

សកម្មភាពចម្បងរបស់ធនាគារ គឺការផ្តល់នូវសេវាកម្មផ្នែកធនាគារ និងសេវាកម្មហិរញ្ញវត្ថុពាក់ព័ន្ធផ្សេងៗទៀត នៅក្នុង ព្រះរាជាណាចក្រកម្ពុជា។

នៅក្នុងការិយបរិច្ឆេទនេះ ពុំមានការផ្លាស់ប្តូរជាសារវន្តលើសកម្មភាពចម្បងរបស់ធនាគារទេ។

លទ្ធផលហិរញ្ញវត្ថុ

លទ្ធផលហិរញ្ញវត្ថុរបស់ធនាគារ សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៦ មានដូចខាងក្រោម៖

	សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៦		សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៥	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ប្រាក់ចំណេញមុនបង់ពន្ធ	៥.៣៨៦.២៤២	២១.៧៤៤.២៥៨	៤.៧៤៧.២៤២	១៩.២២៦.៣៣០
ចំណាយពន្ធលើប្រាក់ចំណេញ	(១.១៤២.៩៦៥)	(៤.៦១៤.១៥០)	(៩៤៦.៥៩៧)	(៣.៨៣៣.៧១៨)
ប្រាក់ចំណេញសុទ្ធសម្រាប់ ការិយបរិច្ឆេទ	៤.២៤៣.២៧៧	១៧.១៣០.១០៨	៣.៨០០.៦៤៥	១៥.៣៩២.៦១២

ភាគលាភ

ពុំមានការប្រកាស ឬការបែងចែកភាគលាភ សម្រាប់ការិយបរិច្ឆេទនេះទេ (ឆ្នាំ ២០១៥ ក៏ពុំមានដែរ)។

ដើមទុន

នាថ្ងៃទី ៥ ខែ សីហា ឆ្នាំ ២០១៦ ភាគទុនិករបស់ធនាគារ បានអនុម័តអោយតំឡើងដើមទុនចុះបញ្ជី ពី ៦៤.៥០០.០០០ ដុល្លារអាមេរិក ទៅដល់ ៧៥.០០០.០០០ ដុល្លារអាមេរិក តាមរយៈការធ្វើមូលធនកម្មពីប្រាក់ចំណេញរក្សាទុក

ត្រឹមថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៦។ ដើមទុនចុះបញ្ជីអប្បបរមាថ្មីត្រូវមាន ៣០០ ប៊ីលានរៀល (ប្រហែល ៧៥.០០០.០០០ ដុល្លារអាមេរិក) ដែលតម្រូវអោយអនុវត្តត្រឹមថ្ងៃទី ២២ ខែ មីនា ឆ្នាំ ២០១៨ ដោយអនុលោម ទៅតាមប្រកាសថ្មីលេខ ធ៧-០១៦-១១៧ ប្រ.ក. ស្តីពីដើមទុនចុះបញ្ជីអប្បបរមា ចុះថ្ងៃទី ២២ ខែ មីនា ឆ្នាំ ២០១៦។

នាថ្ងៃទី ១ ខែ មីនា ឆ្នាំ ២០១៧ ធនាគារបានស្នើសុំធ្វើមូលធនកម្មតំឡើងដើមទុនខាងលើ ទៅធនាគារជាតិនៃកម្ពុជា ដើម្បីធ្វើការអនុម័ត។

ទុនបម្រុង និងសំវិធានធន

ពុំមានការប្រែប្រួលជាសារវន្តនៃទុនបម្រុង និងសំវិធានធននៅក្នុងការិយបរិច្ឆេទនេះទេ ក្រៅពីការបង្ហាញនៅក្នុង របាយការណ៍ហិរញ្ញវត្ថុនេះ។

ឥណទាន អាក្រក់ និងជាប់សង្ស័យ

នៅមុនពេលរៀបចំរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ក្រុមប្រឹក្សាភិបាលបានចាត់វិធានការសមស្រប ដើម្បីបញ្ជាក់ ថាវិធានការទាក់ទងទៅនឹងការលុបបំបាត់ចោលឥណទានអាក្រក់ និងការធ្វើសំវិធានធនលើឥណទានជាប់សង្ស័យត្រូវ បានធ្វើឡើង។ ក្រុមប្រឹក្សាភិបាលមានការជឿជាក់ថា រាល់ឥណទានដែលទទួលស្គាល់ថាមិនអាចទារបាន ត្រូវបាន លុបបំបាត់ចោល ហើយសំវិធានធនគ្រប់គ្រាន់ ត្រូវបានកំណត់ឡើងសម្រាប់ឥណទានដែលជាប់សង្ស័យ។

នាថ្ងៃចេញរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលពុំបានដឹងពីហេតុការណ៍ណាមួយ ដែលអាចនឹងបណ្តាល អោយចំនួន នៃការលុបបំបាត់ចោលឥណទានអាក្រក់ ឬចំនួននៃការធ្វើសំវិធានធនលើឥណទានជាប់សង្ស័យនៅក្នុងរបាយការណ៍ ហិរញ្ញវត្ថុនេះ មានចំនួនខ្លះខាតជាសារវន្តនោះឡើយ។

ទ្រព្យសកម្ម

នៅមុនពេលរៀបចំរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ក្រុមប្រឹក្សាភិបាលបានចាត់វិធានការដែលមានមូលដ្ឋានសមស្រប ដើម្បីបញ្ជាក់ថា បណ្តាទ្រព្យសកម្មទាំងអស់ដែលបានកត់ត្រានៅក្នុងបញ្ជីគណនេយ្យរបស់ធនាគារ ហើយដែលទំនង ជាមិនអាចទទួលស្គាល់បាននៅក្នុងប្រតិបត្តិការអាជីវកម្មធម្មតា ត្រូវបានកាត់បន្ថយឲ្យនៅស្មើនឹងតម្លៃដែលគិតថានឹង អាចប្រមូលបានជាក់ស្តែង។

នាថ្ងៃចេញរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលពុំបានដឹងពីហេតុការណ៍ណាមួយ ដែលនឹងធ្វើអោយប៉ះពាល់ដល់ការ កំណត់តម្លៃទ្រព្យសកម្មនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ថាមានភាពមិនត្រឹមត្រូវនោះទេ។

របាយការណ៍របស់ក្រុមប្រឹក្សាភិបាល (បន្ត)

វិធីសាស្ត្រវាយតម្លៃ

នាថ្ងៃចេញរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលពុំបានដឹងពីហេតុការណ៍ណាមួយដែលបានកើតឡើង ហើយអាចនឹងធ្វើអោយប៉ះពាល់ដល់ការអនុវត្តវិធីសាស្ត្រដែលមានកន្លងមក ក្នុងការវាយតម្លៃទ្រព្យសកម្ម និងបំណុល នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ថាមានភាពមិនត្រឹមត្រូវ ឬមិនសមស្របនោះទេ។

បំណុលយថាហេតុ និងបំណុលផ្សេងៗទៀត

នាថ្ងៃចេញរបាយការណ៍នេះពុំមាន៖

- (ក) ការដាក់បន្ទុកនូវទ្រព្យសកម្មណាមួយរបស់ធនាគារ ត្រូវបានធ្វើឡើងចាប់តាំងពីថ្ងៃចុងការិយបរិច្ឆេទ ក្នុងការធានាចំពោះបំណុលរបស់បុគ្គលណាមួយឡើយ ឬ
- (ខ) បំណុលយថាហេតុណាមួយដែលកើតមានឡើងចំពោះធនាគារ ចាប់តាំងពីថ្ងៃចុងការិយបរិច្ឆេទមក ក្រៅអំពីប្រតិបត្តិការអាជីវកម្មធម្មតារបស់ធនាគារ។

តាមមតិរបស់ក្រុមប្រឹក្សាភិបាល ពុំមានបំណុលយថាហេតុ ឬបំណុលផ្សេងៗទៀតរបស់ធនាគារ ដែលត្រូវបំពេញ ឬអាចនឹងត្រូវបំពេញក្នុងអំឡុងពេល ១២ ខែ បន្ទាប់ពីកាលបរិច្ឆេទរបាយការណ៍ដែលនឹងធ្វើឲ្យមានផលប៉ះពាល់ ឬអាចនឹងប៉ះពាល់ជាសារវន្តដល់លទ្ធភាពរបស់ធនាគារ ក្នុងការបំពេញកាតព្វកិច្ចរបស់ខ្លួន ដូចដែលបានកំណត់ និងនៅពេលដែលដល់ថ្ងៃកំណត់។

ការផ្លាស់ប្តូរនៃហេតុការណ៍

នាថ្ងៃចេញរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលពុំបានដឹងពីហេតុការណ៍ណាមួយ ដែលមិនបានវែកញែកនៅក្នុងរបាយការណ៍នេះ ឬក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ដែលនឹងបណ្តាលឲ្យមានគួរលេខនៃចំនួនណាមួយដែលបានបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុមានភាពមិនត្រឹមត្រូវនោះទេ។

ប្រតិបត្តិការមិនប្រក្រតី

តាមមតិរបស់ក្រុមប្រឹក្សាភិបាល លទ្ធផលនៃប្រតិបត្តិការរបស់ធនាគារក្នុងការិយបរិច្ឆេទហិរញ្ញវត្ថុនេះ មិនមានផលប៉ះពាល់ជាសារវន្តដោយសកម្មភាពប្រតិបត្តិការ ឬប្រតិបត្តិការណ៍ណាមួយដែលមានលក្ខណៈជាសារវន្ត និងមិនប្រក្រតីនោះទេ។

ក្រុមប្រឹក្សាភិបាលក៏មានមតិផងដែរថា នៅក្នុងអំឡុងពេលចាប់ពីថ្ងៃចុងការិយបរិច្ឆេទដល់ថ្ងៃចេញរបាយការណ៍នេះ ពុំមានចំណាត់ថ្នាក់សកម្មភាពប្រតិបត្តិការ ឬព្រឹត្តិការណ៍ណាមួយដែលមានលក្ខណៈជាសារវន្តនិងមិនប្រក្រតីកើត មានឡើង ដែលអាចនាំអោយប៉ះពាល់ដល់លទ្ធផលនៃប្រតិបត្តិការរបស់ធនាគារ ក្នុងការិយបរិច្ឆេទ ដែលរបាយការណ៍ នេះបានរៀបចំឡើងនោះទេ។

ព្រឹត្តិការណ៍ក្រោយការិយបរិច្ឆេទនៃរបាយការណ៍នេះ

នាថ្ងៃចេញរបាយការណ៍នេះ មិនមានការកើតឡើងនូវព្រឹត្តិការណ៍សំខាន់ដែលតម្រូវអោយមានការកែសម្រួល ឬ ការ លាតត្រដាងនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុនេះឡើយ បន្ទាប់ពីការិយបរិច្ឆេទនៃរបាយការណ៍ហិរញ្ញវត្ថុ។

ក្រុមប្រឹក្សាភិបាល

ក្រុមប្រឹក្សាភិបាល ដែលបានបម្រើការនៅក្នុងគ្រា និងនាកាលបរិច្ឆេទនៃរបាយការណ៍នេះ រួមមាន៖

- លោកឧកញ៉ា **សំ អាង**
- លោកជំទាវឧកញ៉ា **ឈុន លាង**
- លោក **ចាន់ កុកចយ**
- លោកជំទាវ **តាល់ ណែរមីម**
- លោកស្រី **សំអាង កាន្តិកា**
- លោក **សំអាង វឌ្ឍនៈ**
- កញ្ញា **សំអាង លក្ខិណា**
- លោក **តេង យូ វ៉ែង**
- លោក **ជិច ទាវ ចូរ ជី**

- ប្រធានក្រុមប្រឹក្សាភិបាល និងជាអភិបាលមិនប្រតិបត្តិ
- អភិបាលប្រតិបត្តិ និងជាបណ្ឌិតិការ
- អភិបាលប្រតិបត្តិ និងជាអគ្គនាយក
- អភិបាលមិនប្រតិបត្តិ
- អភិបាលមិនប្រតិបត្តិ
- អភិបាលមិនប្រតិបត្តិ
- អភិបាលមិនប្រតិបត្តិ
- អភិបាលឯករាជ្យ និងមិនប្រតិបត្តិ
- អភិបាលឯករាជ្យ និងមិនប្រតិបត្តិ

របាយការណ៍របស់ក្រុមប្រឹក្សាភិបាល (បន្ត)

ភាគហ៊ុនរបស់ក្រុមប្រឹក្សាភិបាល

ក្រុមប្រឹក្សាភិបាលដែលបម្រើការ នាការិយបរិច្ឆេទ និងមានភាគហ៊ុននៅក្នុងធនាគារ មានដូចខាងក្រោម៖

	ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៦		ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៥	
	ភាគហ៊ុន %	ចំនួនភាគហ៊ុន ១០០ ដុល្លារអាមេរិក ក្នុងមួយភាគហ៊ុន	ភាគហ៊ុន %	ចំនួនភាគហ៊ុន ១០០ ដុល្លារអាមេរិក ក្នុងមួយភាគហ៊ុន
លោកឧកញ៉ា សំ អាង	៤០%	២៥៨.០០០	៤០%	២៥៨.០០០
លោកជំទាវឧកញ៉ា ឈុន លាង	៤០%	២៥៨.០០០	៤០%	២៥៨.០០០
លោក សំអាង វឿន	២០%	១២៩.០០០	២០%	១២៩.០០០
	១០០%	៦៤៥.០០០	១០០%	៦៤៥.០០០

អត្ថប្រយោជន៍របស់ក្រុមប្រឹក្សាភិបាល

នៅចុងការិយបរិច្ឆេទ ឬនៅក្នុងអំឡុងការិយបរិច្ឆេទហិរញ្ញវត្ថុនេះ ពុំមានការរៀបចំណាមួយដែលមានធនាគារជាគូភាគី មួយ ក្នុងគោលបំណងជួយដល់សមាជិកក្រុមប្រឹក្សាភិបាល ដើម្បីទទួលបាននូវអត្ថប្រយោជន៍ដោយមធ្យោបាយទិញ យកភាគហ៊ុន ឬលិខិតបំណុលពីធនាគារ ឬ ពីក្រុមហ៊ុនដទៃទៀតទេ។

ចាប់តាំងពីដើមការិយបរិច្ឆេទហិរញ្ញវត្ថុ ពុំមានសមាជិកក្រុមប្រឹក្សាភិបាលណាម្នាក់បានទទួល ឬមានសិទ្ធិទទួលបាន នូវអត្ថប្រយោជន៍ណាមួយ (ក្រៅពីអត្ថប្រយោជន៍ដែលបានទទួលដូចបានបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ) តាម រយៈការចុះកិច្ចសន្យាធ្វើឡើងដោយធនាគារ ឬដោយក្រុមហ៊ុនពាក់ព័ន្ធមួយ ជាមួយនឹងក្រុមហ៊ុនដែលសមាជិកក្រុម ប្រឹក្សាភិបាលនោះជាសមាជិក ឬក៏ជាមួយក្រុមហ៊ុនដែលសមាជិកក្រុមប្រឹក្សាភិបាលនោះ មានផលប្រយោជន៍ផ្នែក ហិរញ្ញវត្ថុច្រើនមួយនោះទេ លើកលែងតែការបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។

ការទទួលខុសត្រូវរបស់ក្រុមប្រឹក្សាភិបាលលើរបាយការណ៍ហិរញ្ញវត្ថុ

ក្រុមប្រឹក្សាភិបាល មានភារៈទទួលខុសត្រូវ ក្នុងការអះអាងបញ្ជាក់ថា របាយការណ៍ហិរញ្ញវត្ថុ បានរៀបចំឡើងយ៉ាងត្រឹម ត្រូវ ដើម្បីចង្អុលបង្ហាញនូវភាពត្រឹមត្រូវនៃស្ថានភាពហិរញ្ញវត្ថុរបស់ធនាគារនាថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០១៦ និងលទ្ធផល ហិរញ្ញវត្ថុ និងលំហូរសាច់ប្រាក់ សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់។ នៅក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុនេះ ក្រុមប្រឹក្សាភិបាលចាំបាច់ត្រូវ៖

- (ក) អនុម័តនូវគោលនយោបាយគណនេយ្យ ដែលសមស្របដោយផ្អែកលើការវិនិច្ឆ័យ និងការប៉ាន់ប្រមាណយ៉ាង សមហេតុផល និងប្រុងប្រយ័ត្ន ហើយធ្វើការអនុវត្តប្រកបដោយសង្គតិភាព។

- (ខ) អនុវត្តទៅតាមស្តង់ដារគណនេយ្យកម្ពុជា និងបទបញ្ញត្តិ និងគោលការណ៍ណែនាំទាក់ទងនឹងគណនេយ្យរបស់ធនាគារជាតិនៃកម្ពុជា ឬប្រសិនបើមានការប្រោសចាកណាមួយក្នុងការបង្ហាញអោយមានភាពត្រឹមត្រូវក្រុមប្រឹក្សាភិបាលត្រូវប្រាកដថា ការប្រោសចាកទាំងនេះត្រូវបានបង្ហាញ ពន្យល់ និងកំណត់បរិមាណឱ្យបានត្រឹមត្រូវនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។
- (គ) រក្សាទុកនូវបញ្ជីគណនេយ្យអោយបានគ្រប់គ្រាន់ និងប្រព័ន្ធនៃការគ្រប់គ្រងផ្ទៃក្នុងឲ្យមានប្រសិទ្ធភាព។
- (ឃ) រៀបចំរបាយការណ៍ហិរញ្ញវត្ថុដោយផ្អែកលើមូលដ្ឋាននិរន្តរភាពនៃដំណើរការអាជីវកម្ម លុះត្រាតែមានករណីមិនសមរម្យក្នុងការសន្មតថា ធនាគារនឹងមិនបន្តធ្វើប្រតិបត្តិការអាជីវកម្មនាពេលអនាគត។
- (ង) ត្រួតពិនិត្យ និងដឹកនាំធនាគារ អោយមានប្រសិទ្ធភាពលើរាល់សេចក្តីសម្រេចដែលមានសារៈសំខាន់ ទាំងឡាយដែលប៉ះពាល់ដល់សកម្មភាពប្រតិបត្តិការ និងដំណើរការរបស់ធនាគារ ហើយត្រូវប្រាកដថាកិច្ចការនេះត្រូវបានឆ្លុះបញ្ចាំងយ៉ាងត្រឹមត្រូវនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ។

ក្រុមប្រឹក្សាភិបាលធនាគារអះអាងថា បានអនុវត្តនូវរាល់តម្រូវការដូចបានរាយការណ៍ខាងលើក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ ។

សេចក្តីថ្លែងរបស់ក្រុមប្រឹក្សាភិបាល

របាយការណ៍ហិរញ្ញវត្ថុ ដែលបង្ហាញនៅទំព័រទី ៦៨ ដល់ទី ១២៤ បានបង្ហាញនូវភាពត្រឹមត្រូវនៃស្ថានភាពហិរញ្ញវត្ថុរបស់ធនាគារ រវៀងៗ ចំកាត់ នាថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៦ ព្រមទាំង លទ្ធផលហិរញ្ញវត្ថុ និងលំហូរសាច់ប្រាក់សម្រាប់ការិយបរិច្ឆេទដែល បានបញ្ចប់ ដោយអនុលោមទៅតាមស្តង់ដារគណនេយ្យកម្ពុជា និងបទបញ្ញត្តិ និងគោលការណ៍ណែនាំទាក់ទងនឹង គណនេយ្យរបស់ធនាគារជាតិនៃកម្ពុជា ហើយត្រឹមកាលបរិច្ឆេទចេញផ្សាយរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលជឿជាក់ថា ធនាគារមានលទ្ធភាពគ្រប់គ្រាន់ក្នុងការទូទាត់បំណុលនៅពេលដល់កំណត់សង។

ក្នុងនាមក្រុមប្រឹក្សាភិបាល:



លោកឧកញ៉ា ស៊ី អង់
ប្រធាន



លោកជំទាវឧកញ៉ា ឈុន លាង
បណ្តាញិការ

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ថ្ងៃទី ២២ ខែ មីនា ឆ្នាំ ២០១៧

របាយការណ៍របស់សវនករឯករាជ្យ

ជូនចំពោះភាគទុនិកធនាគារ វឌ្ឍនៈ ចំកាត់

មតិយោបល់

យើងខ្ញុំ បានធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុរបស់ **ធនាគារ វឌ្ឍនៈ ចំកាត់** ហៅកាត់ថា (“ធនាគារ”) ដែលមានភារកិច្ចការណាថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៦ និងរបាយការណ៍លទ្ធផល របាយការណ៍ស្តីពីបម្រែបម្រួលមូលធន និងរបាយការណ៍លំហូរសាច់ប្រាក់ សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ និងកំណត់សម្គាល់ដែលមាន សេចក្តីសង្ខេបលើគោលការណ៍គណនេយ្យសំខាន់ៗ ដែលបានបង្ហាញនៅទំព័រទី ៦៨ ដល់ទី ១២៤។

ជាមតិរបស់យើងខ្ញុំ របាយការណ៍ហិរញ្ញវត្ថុ បានបង្ហាញនូវភាពត្រឹមត្រូវជាសារវន្តនៃស្ថានភាពហិរញ្ញវត្ថុរបស់ **ធនាគារ វឌ្ឍនៈ ចំកាត់** នាថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៦ ព្រមទាំងលទ្ធផលហិរញ្ញវត្ថុ និងលំហូរសាច់ប្រាក់សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ដោយអនុលោមទៅតាមស្តង់ដារគណនេយ្យកម្ពុជា និងបទប្បញ្ញត្តិ និងគោលការណ៍ណែនាំទាក់ទងទៅនឹងគណនេយ្យរបស់ធនាគារជាតិនៃកម្ពុជា។

មូលដ្ឋានសំរាប់មតិសវនកម្ម

យើងខ្ញុំ បានធ្វើសវនកម្មដោយអនុលោមទៅតាមស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជា។ ការទទួលខុសត្រូវរបស់យើងខ្ញុំ ដោយអនុលោមទៅតាមស្តង់ដារទាំងនេះគឺត្រូវបានរៀបរាប់នៅក្នុងផ្នែក *ការទទួលខុសត្រូវរបស់សវនករចំពោះការធ្វើសវនកម្មរបាយការណ៍ហិរញ្ញវត្ថុ* នៃរបាយការណ៍នេះ។ យើងខ្ញុំ ឯករាជ្យពីធនាគារ ដោយអនុលោមទៅតាមការតម្រូវក្រមសីលធម៌ដែលពាក់ព័ន្ធនឹងការធ្វើសវនកម្មរបាយការណ៍ហិរញ្ញវត្ថុ នៅប្រទេសកម្ពុជា ព្រមទាំងបានបំពេញនូវការទទួលខុសត្រូវលើក្រមសីលធម៌ផ្សេងៗទៀតដោយអនុលោម ទៅតាមការតម្រូវទាំងនេះ។ យើងខ្ញុំជឿជាក់ថា កសួតាងសវនកម្មដែលយើងបានទទួលគឺគ្រប់គ្រាន់ និងសមរម្យដើម្បីផ្តល់ជាមូលដ្ឋានសម្រាប់ការផ្តល់មតិរបស់យើងខ្ញុំ។

បញ្ហាផ្សេងៗ

សវនករផ្សេងទៀតបានធ្វើសវនកម្ម លើរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ សំរាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៥ ដោយបានបង្ហាញនូវមតិសវនកម្ម ដែលមិនមានការកែតម្រូវលើរបាយការណ៍ហិរញ្ញវត្ថុនោះទេ នាថ្ងៃទី ១០ ខែ មីនា ឆ្នាំ ២០១៦។

ព័ត៌មានផ្សេងៗក្រៅពីរបាយការណ៍ហិរញ្ញវត្ថុ និង របាយការណ៍សវនករ

គណៈគ្រប់គ្រងទទួលខុសត្រូវលើព័ត៌មានផ្សេងៗ។ ព័ត៌មានផ្សេងៗរបស់ធនាគារមានរបាយការណ៍របស់ក្រុមប្រឹក្សាភិបាល ពីទំព័រទី ៥៨ ដល់ទី ៦៣។

មតិយោបល់របស់យើងខ្ញុំ លើរបាយការណ៍ហិរញ្ញវត្ថុមិនគ្របដណ្តប់ព័ត៌មានផ្សេងៗ ហើយយើងខ្ញុំមិនបានធ្វើការសន្និដ្ឋានអះអាងលើព័ត៌មានផ្សេងៗឡើយ។

ទាក់ទងទៅនឹង ការធ្វើសវនកម្មរបាយការណ៍ហិរញ្ញវត្ថុ ការទទួលខុសត្រូវរបស់យើងខ្ញុំគឺអានព័ត៌មានផ្សេងៗ និង ពិចារណាថាតើព័ត៌មានផ្សេងៗ មិនស្របគ្នាជាមួយរបាយការណ៍ហិរញ្ញវត្ថុជាសារវន្ត ឬ ជាមួយចំណេះដឹងរបស់យើងខ្ញុំ ដែលទទួលបានពីការធ្វើសវនកម្ម ឬ មានកំហុសឆ្គងជាសារវន្ត។ ប្រសិនបើផ្អែកទៅលើការងាររបស់យើងខ្ញុំដែលបានអនុវត្ត ហើយសន្និដ្ឋានថាមានកំហុសឆ្គងជាសារវន្តលើព័ត៌មានផ្សេងៗ យើងខ្ញុំនឹងធ្វើការរាយការណ៍ទៅលើភាពជាក់ស្តែងនោះ។ យើងខ្ញុំមិនមានអ្វីត្រូវរាយការណ៍ឡើយ។

ការទទួលខុសត្រូវរបស់អ្នកគ្រប់គ្រង និងក្រុមប្រឹក្សាភិបាល សំរាប់របាយការណ៍ហិរញ្ញវត្ថុ

គណៈគ្រប់គ្រងទទួលខុសត្រូវលើការរៀបចំ និងបង្ហាញភាពត្រឹមត្រូវ លើរបាយការណ៍ហិរញ្ញវត្ថុដោយអនុលោមទៅតាមស្តង់ដារគណនេយ្យកម្ពុជា និងបទប្បញ្ញត្តិ និងគោលការណ៍ណែនាំទាក់ទងទៅនឹងគណនេយ្យរបស់ធនាគារជាតិនៃកម្ពុជា និងទទួលខុសត្រូវលើប្រព័ន្ធគ្រួតពិនិត្យផ្ទៃក្នុង ដែលគណៈគ្រប់គ្រងកំណត់ថា មានភាពចាំបាច់សម្រាប់ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ ឲ្យជៀសផុតពីការបង្ហាញខុសជាសារវន្តដោយសារតែការក្លែងបន្លំ ឬ កំហុសឆ្គង។

ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ គណៈគ្រប់គ្រងទទួលខុសត្រូវក្នុងការប៉ាន់ប្រមាណពីលទ្ធភាពរបស់ធនាគារក្នុងការបន្តនិរន្តរភាពអាជីវកម្ម ការបង្ហាញ បញ្ហាដែលពាក់ព័ន្ធនឹងការបន្តនិរន្តរភាពប្រសិនបើមាន និងការប្រើប្រាស់មូលដ្ឋាននិរន្តរភាពគណនេយ្យ លើកលែងតែគណៈគ្រប់គ្រងមានបំណងរំលាយធនាគារ ឬ បញ្ឈប់អាជីវកម្ម ឬ មិនមានជម្រើសជាក់ស្តែងណាមួយក្រៅពីអនុវត្តដូច្នោះ។

ក្រុមប្រឹក្សាភិបាល ទទួលខុសត្រូវលើការត្រួតពិនិត្យដំណើរការនៃការរាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ។

របាយការណ៍របស់សវនករឯករាជ្យ (បន្ត)

ជូនចំពោះភាគទុនិកធនាគារ វឌ្ឍនៈ ចំកាត់

ការទទួលខុសត្រូវរបស់សវនករ ក្នុងការធ្វើសវនកម្មរបាយការណ៍ហិរញ្ញវត្ថុ

គោលបំណងរបស់យើងខ្ញុំ គឺដើម្បីទទួលបានអំណះអំណាងដែលសមហេតុផលថា តើរបាយការណ៍ហិរញ្ញវត្ថុជារួម គឺមិនមានកំហុសឆ្គងជាសារវន្ត ដែលបណ្តាលមកពីការក្លែងបន្លំ ឬ កំហុសឆ្គង និងដើម្បីបង្ហាញរបាយការណ៍ហិរញ្ញវត្ថុដែលរួមបញ្ចូលមតិយោបល់របស់យើងខ្ញុំ។ អំណះអំណាងដែលសមហេតុផល គឺជាអំណះអំណាងកំរិតខ្ពស់ ប៉ុន្តែមិនមែនជាការធានាថា ការធ្វើសវនកម្មអនុលោមតាមស្តង់ដារ សវនកម្មអន្តរជាតិនៃកម្ពុជា នឹងតែងតែរកឃើញកំហុសឆ្គងជាសារវន្តនៅពេលដែលវាមាននោះទេ កំហុសឆ្គងនេះអាចកើតឡើងពីការក្លែងបន្លំ ឬ កំហុសឆ្គង ហើយត្រូវបានពិចារណាជាកំហុសឆ្គងជាសារវន្ត ប្រសិនបើកំហុសនីមួយៗ ឬ កំហុសសរុបមានឥទ្ធិពលដល់ការសម្រេចចិត្តសេដ្ឋកិច្ចរបស់អ្នកប្រើប្រាស់របាយការណ៍ហិរញ្ញវត្ថុជាមូលដ្ឋាន។

ជាផ្នែកមួយនៃការធ្វើសវនកម្ម ដោយអនុលោមតាមស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជា យើងបានធ្វើការវិនិច្ឆ័យ និងការប៉ាន់ប្រមាណតាមវិជ្ជាជីវៈ។ យើងខ្ញុំក៏បាន ៖

- កំណត់និងវាយតម្លៃហានិភ័យនៃកំហុសឆ្គងជាសារវន្តនៃរបាយការណ៍ហិរញ្ញវត្ថុ ទោះជាបណ្តាលមកពីការក្លែងបន្លំ ឬ កំហុសឆ្គងក៏ដោយ កំណត់ និងអនុវត្តនីតិវិធីសវនកម្មដែលឆ្លើយតបទៅនឹងហានិភ័យទាំងនោះ ដើម្បីទទួលបានភស្តុតាងពីការធ្វើសវនកម្មដែលគ្រប់គ្រាន់ និងសមរម្យ ដើម្បីផ្តល់ជាមូលដ្ឋានក្នុងការផ្តល់មតិយោបល់។ ហានិភ័យដែលមិនបានរកឃើញកំហុសឆ្គងជាសារវន្ត ពីការក្លែងបន្លំគឺធ្ងន់ធ្ងរជាងកំហុសឆ្គងធម្មតា ខណៈដែលការក្លែងបន្លំអាចបណ្តាលមកពីការយុបយិត ការក្លែង ការលុបចោលដោយចេតនា ការរាយការណ៍ខុសពីការពិត ឬ ការបំពានលើការគ្រប់គ្រងផ្ទៃក្នុង។
- ទទួលបាន ការយល់ដឹងពីការគ្រប់គ្រងផ្ទៃក្នុង ដែលពាក់ព័ន្ធនឹងការធ្វើសវនកម្ម ដើម្បីរៀបចំនីតិវិធីសវនកម្មដែលសមរម្យទៅតាមកាលៈទេសៈ ប៉ុន្តែមិនមែនសំរាប់គោលបំណងបញ្ចេញមតិទៅលើប្រសិទ្ធភាពនៃការគ្រប់គ្រងផ្ទៃក្នុងរបស់ធនាគារឡើយ។
- វាយតម្លៃភាពត្រឹមត្រូវ នៃគោលការណ៍គណនេយ្យដែលបានប្រើប្រាស់ ភាពសមហេតុផលនៃការប៉ាន់ស្មានគណនេយ្យ និងការបង្ហាញដែលពាក់ព័ន្ធនានាដោយគណៈគ្រប់គ្រង។
- សន្និដ្ឋានភាពសមហេតុផល មូលដ្ឋាននៃការប្រើប្រាស់គោលការណ៍គណនេយ្យនិរន្តរភាព នៃដំណើរការអាជីវកម្មរបស់គណៈគ្រប់គ្រង និងផ្អែកទៅលើភស្តុតាងសវនកម្មដែលបានទទួល ថាគឺភាពមិនប្រាកដជាសារវន្ត កើតមានឡើងដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍ ឬ លក្ខខណ្ឌដែលអាចមានភាពមិនច្បាស់លាស់ទៅលើលទ្ធភាពរបស់ធនាគារដើម្បីបន្តនិរន្តរភាពនៃដំណើរការអាជីវកម្មរឺទេ។ ប្រសិនបើយើងខ្ញុំសន្និដ្ឋានថា មានភាពមិនប្រាកដប្រជាជាសារវន្ត យើងខ្ញុំតម្រូវអោយមានការទាញចំណាប់អារម្មណ៍ នៅក្នុងរបាយការណ៍របស់សវនករ ទៅលើការបង្ហាញដែលពាក់ព័ន្ធនៅក្នុង របាយការណ៍ហិរញ្ញវត្ថុ ឬប្រសិនបើការបង្ហាញមិនគ្រប់គ្រាន់ យើងខ្ញុំត្រូវបញ្ជាក់នៅក្នុងមតិ

យោបល់របស់យើងខ្ញុំ។ ការសន្និដ្ឋានរបស់យើងខ្ញុំ ផ្អែកទៅលើភស្តុតាងសវនកម្មដែលទទួលបានរហូតដល់ថ្ងៃនៃរបាយការណ៍សវនកម្ម។ ទោះជាយ៉ាងណា ព្រឹត្តិការណ៍ ឬលក្ខខណ្ឌនាពេលអនាគតអាចបណ្តាលអោយធនាគារបញ្ឈប់ការបន្តនិរន្តរភាពនៃដំណើរការអាជីវកម្ម។

- វាយតម្លៃការបង្ហាញជាមួយ រចនាសម្ព័ន្ធ និង ខ្លឹមសារ នៃរបាយការណ៍ហិរញ្ញវត្ថុ រួមទាំងការបង្ហាញ ថាតើរបាយការណ៍ហិរញ្ញវត្ថុបង្ហាញប្រតិបត្តិការជាមូលដ្ឋាន និងព្រឹត្តិការណ៍នៅក្នុងការទទួលបានការបង្ហាញដែលត្រឹមត្រូវ។

យើងខ្ញុំទាក់ទងជាមួយក្រុមប្រឹក្សាភិបាល ពាក់ព័ន្ធនឹងបញ្ហាផ្សេងៗ ដូចជាវិសាលភាព និងពេលវេលានៃការធ្វើសវនកម្ម និងការរកឃើញពីសវនកម្មសំខាន់ៗ រួមទាំងកង្វះខាតសំខាន់ៗនៃការត្រួតពិនិត្យផ្ទៃក្នុង ដែលបានរកឃើញនៅក្នុងអំឡុងពេលធ្វើសវនកម្មរបស់យើងខ្ញុំ។

តំណាងក្រុមហ៊ុន **ឌីឡាយធី (ខេមបូឌា) ខូ អិលធីឌី**



ខុយ គឹមលេង

នាយក

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ថ្ងៃទី ២២ ខែ មីនា ឆ្នាំ ២០១៧

តារាងតុល្យការ

នាថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៦

កំណត់ សំគាល់	ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៦		ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៥		
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	
ទ្រព្យសកម្ម					
សាច់ប្រាក់ក្នុងដៃ	៤	២២.៨៦១.៤៨៥	៩២.២៩១.៨១៥	៣៦.២៣៧.៥០៣	១៤៦.៧៦១.៨៨៧
សមតុល្យនៅធនាគារ ជាតិនៃកម្ពុជា	៥	១១២.៧៣២.៥៨៨	៤៥៥.១០១.៤៥៨	៧៣.៧៧៨.៣៦៥	២៩៨.៨០២.៣៧៨
សមតុល្យនៅធនាគារនិង គ្រឹះស្ថានហិរញ្ញវត្ថុនានា	៦	៧១.៩០១.៣៣១	២៩០.២៦៥.៦៧៣	៣៧.៤០២.២៣៨	១៥១.៤៧៩.០៦៤
ឥណទានផ្តល់ដល់អតិថិជន	៧	១៨៣.៨៩៣.១៧៤	៧៤២.៣៧៦.៧៤៣	១៩១.៥៧០.៣១៩	៧៧៥.៨៥៩.៧៩២
ទ្រព្យសកម្មផ្សេងៗ	៨	១.១៣២.១៩៧	៤.៥៧០.៦៧៩	៧៩៤.៥៣៦	៣.២១៧.៨៧១
ទ្រព្យ និងបរិក្ខារ	៩	១៣.៩៨៩.១៣០	៥៦.៤៧៤.១១៨	១១.៤៥៩.៦៣៨	៤៦.៤១១.៥៣៤
ទ្រព្យសកម្មអរូបិយ	១០	៣១០.៣១៨	១.២៥២.៧៥៤	២៧២.១៤៩	១.១០២.២០៣
សរុបទ្រព្យសកម្ម		៤០៦.៨២០.២២៣	១.៦៤២.៣៣៣.២៤០	៣៥១.៥១៤.៧៤៨	១.៤២៣.៦៣៤.៧២៩
បំណុល និងមូលធន					
បំណុល					
ប្រាក់បញ្ញើរបស់ ធនាគារផ្សេងៗ	១១	២.៨៧៤.៣៣៨	១១.៦០៣.៧០៣	១៤.១៥៨.៦៤៥	៥៧.៣៤២.៥១២
ប្រាក់បញ្ញើរបស់អតិថិជន មិនមែនធនាគារ	១២	៣២៤.០២១.០៣៥	១.៣០៨.០៧២.៩១៨	២៦២.២៣៨.១៨៥	១.០៦២.០៦៤.៦៤៩
បំណុលផ្សេងៗ	១៣	២.៤៤៦.៧៤៨	៩.៨៧៧.៥២៣	១.៩៤៦.៦០២	៧.៨៨៣.៧៣៨
សំវិធានធនសម្រាប់ ពន្ធលើប្រាក់ចំណេញ	១៤ (ក)	១.០១៩.៥២៧	៤.១១៥.៨៣០	៨២២.៨៤៦	៣.៣៣២.៥២៦
បំណុលពន្ធពន្យារ	១៤ (ខ)	២៦.៩២៤	១០៨.៦៩២	១៦០.០៩៦	៦៤៨.៣៨៩
សរុបបំណុល		៣៣០.៣៨៨.៥៧២	១.៣៣៣.៧៧៨.៦៦៥	២៧៩.៣២៦.៣៧៤	១.១៣១.២៧១.៨១៤
មូលធន					
ដើមទុន	១៥	៦៤.៥០០.០០០	២៦០.៣៨៦.៥០០	៦៤.៥០០.០០០	២៦១.២២៥.០០០
ប្រាក់ចំណេញរក្សាទុក		១១.៩៣១.៦៥១	៤៨.១៦៨.០៧៥	៧.៦៨៨.៣៧៤	៣១.១៣៧.៩១៥
សរុបមូលធន		៧៦.៤៣១.៦៥១	៣០៨.៥៥៤.៥៧៥	៧២.១៨៨.៣៧៤	២៩២.៣៦២.៩១៥
សរុបបំណុល និងមូលធន		៤០៦.៨២០.២២៣	១.៦៤២.៣៣៣.២៤០	៣៥១.៥១៤.៧៤៨	១.៤២៣.៦៣៤.៧២៩

កំណត់សំគាល់ដូចមានភ្ជាប់ជាមួយព័ត៌មានទី ៧៣ ដល់ទី ១២៤ គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុនេះ ។

របាយការណ៍លទ្ធផល

សម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៦

	កំណត់ សំគាល់	សម្រាប់កាលបរិច្ឆេទដែលបាន បញ្ចប់ ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៦		សម្រាប់កាលបរិច្ឆេទដែលបាន បញ្ចប់ ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៥	
		ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ចំណូលពីការប្រាក់	១៦	១៥.៥៩៣.៩៥៧	៦២.៩៥២.៨០៤	១៣.៨៩៥.៩១៤	៥៦.២៧៨.៤៥២
ចំណាយលើការប្រាក់	១៧	(៥.៦៩២.៧៧៣)	(២២.៩៨១.៧២៥)	(៤.៤១២.០៨៣)	(១៧.៨៦៨.៩៣៦)
ចំណូលសុទ្ធពីការប្រាក់		៩.៩០១.១៨៤	៣៩.៩៧១.០៧៩	៩.៤៨៣.៨៣១	៣៨.៤០៩.៥១៦
ការកត់បញ្ជ្រាស/ (សំវិធានធន) លើឥណទានខាតបង់	៧	៨២.៩៩៧	៣៣៥.០៥៩	(៥៩២.០៣៤)	(២.៣៩៧.៧៣៨)
ចំណូលសុទ្ធពីការប្រាក់ បន្ទាប់ពីការកត់បញ្ជ្រាស /(ដកសំវិធានធន) លើឥណទានខាតបង់		៩.៩៨៤.១៨១	៤០.៣០៦.១៣៨	៨.៨៩១.៧៩៧	៣៦.០១១.៧៧៨
ចំណូលពីប្រាក់ឈ្នួល និងកម្រៃជើងសារ	១៨	៣.២៤៣.១៦២	១៣.០៩២.៦៤៥	៣.៦៤៣.៨៨៧	១៤.៧៥៧.៧៤២
ចំណាយពីប្រាក់ឈ្នួល និងកម្រៃជើងសារ	១៨	(៣១.៥៣៣)	(១២៧.២៩៩)	(១៣៥.៧៤៥)	(៥៤៩.៧៦៧)
ចំណូលសុទ្ធពីកម្រៃ និងជើងសារ	១៨	៣.២១១.៦២៩	១២.៩៦៥.៣៤៦	៣.៥០៨.១៤២	១៤.២០៧.៩៧៥
ចំណូលផ្សេងៗ - សុទ្ធ	១៩	៥២៥.២៦៩	២.១២០.៥១១	១៨៤.២៥៨	៧៤៦.២៤៥
ចំណាយលើបុគ្គលិក	២០	(៤.២៤៨.៧១៨)	(១៧.១៥២.០៧៥)	(៣.៦៩២.០៤៦)	(១៤.៩៥២.៧៨៦)
ចំណាយរំលស់	២១	(១.០៨០.៥១៣)	(៤.៣៦២.០៣១)	(១.២៧៣.៦៧៧)	(៥.១៥៨.៣៩២)
ចំណាយប្រតិបត្តិការ ផ្សេងៗ	២២	(៣.០០៥.៦០៦)	(១២.១៣៣.៦៣១)	(២.៨៧១.២៣២)	(១១.៦២៨.៤៩០)
ប្រាក់ចំណេញមុនបង់ពន្ធ		៥.៣៨៦.២៤២	២១.៧៤៤.២៥៨	៤.៧៤៧.២៤២	១៩.២២៦.៣៣០
ចំណាយពន្ធលើ ប្រាក់ចំណេញ	១៤(គ)	(១.១៤២.៩៦៥)	(៤.៦១៤.១៥០)	(៩៤៦.៥៩៧)	(៣.៨៣៣.៧១៨)
ប្រាក់ចំណេញសុទ្ធ សម្រាប់កាលបរិច្ឆេទ		៤.២៤៣.២៧៧	១៧.១៣០.១០៨	៣.៨០០.៦៤៥	១៥.៣៩២.៦១២

កំណត់សំគាល់ដូចមានភ្ជាប់ជាមួយព័ត៌មានទី ៧៣ ដល់ទី ១២៤ គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុនេះ ។

របាយការណ៍ស្តីពីបម្រែបម្រួលមូលធន

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៦

	ប្រាក់ចំណេញ		
	ដើមទុន	រក្សាទុក	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
សមតុល្យនាថ្ងៃទី ១ ខែ មករា ឆ្នាំ ២០១៥	៦៤.៥០០.០០០	៣.៨៨៧.៧២៩	៦៨.៣៨៧.៧២៩
ប្រាក់ចំណេញសុទ្ធសម្រាប់ការិយបរិច្ឆេទ	-	៣.៨០០.៦៤៥	៣.៨០០.៦៤៥
សមតុល្យនាថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៥	<u>៦៤.៥០០.០០០</u>	<u>៧.៦៨៨.៣៧៤</u>	<u>៧២.១៨៨.៣៧៤</u>
សមមូលនឹងពាន់រៀល			
នាថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៥	<u>២៦១.២២៥.០០០</u>	<u>៣១.១៣៧.៩១៥</u>	<u>២៩២.៣៦២.៩១៥</u>
សមតុល្យនាថ្ងៃទី ១ ខែ មករា ឆ្នាំ ២០១៦	៦៤.៥០០.០០០	៧.៦៨៨.៣៧៤	៧២.១៨៨.៣៧៤
ប្រាក់ចំណេញសុទ្ធសម្រាប់ការិយបរិច្ឆេទ	-	៤.២៤៣.២៧៧	៤.២៤៣.២៧៧
សមតុល្យនាថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៦	<u>៦៤.៥០០.០០០</u>	<u>១១.៩៣១.៦៥១</u>	<u>៧៦.៤៣១.៦៥១</u>
សមមូលនឹងពាន់រៀល			
នាថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៦	<u>២៦០.៣៨៦.៥០០</u>	<u>៤៨.១៦៨.០៧៥</u>	<u>៣០៨.៥៥៤.៥៧៥</u>

កំណត់សំគាល់ដូចមានភ្ជាប់ជាមួយពីទំព័រទី ៧៣ ដល់ទី ១២៤ គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុនេះ ។

របាយការណ៍លំហូរសាច់ប្រាក់

សម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៦

កំណត់ សំគាល់	សម្រាប់កាលបរិច្ឆេទដែលបាន បញ្ចប់ ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៦		សម្រាប់កាលបរិច្ឆេទដែលបាន បញ្ចប់ ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៥	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
លំហូរសាច់ប្រាក់ពីសកម្មភាពប្រតិបត្តិការ				
ប្រាក់ចំណេញមុនបង់ពន្ធ និងតម្លៃប្រើ:	៥.៣៨៦.២៤២	២១.៧៤៤.២៥៨	៤.៧៤៧.២៤២	១៩.២២៦.៣៣០
រំលស់	១.០៨០.៥១៣	៤.៣៦២.០៣១	១.២៧៣.៦៧៧	៥.១៥៨.៣៩២
ការកត់បញ្ជ្រាស/ (សំវិធានធន) លើឥណទានខាតបង់	៧	(៨២.៩៩៧)	(៣៣៥.០៥៩)	២.៣៩៧.៧៣៨
ចំណូលពីការប្រាក់សុទ្ធ	(៩.៩០១.១៨៤)	(៣៩.៩៧១.០៧៩)	(៩.៤៨៣.៨៣១)	(៣៨.៤០៩.៥១៦)
	(៣.៥១៧.៤២៦)	(១៤.១៩៩.៨៨៩)	(២.៨៧០.៨៧៨)	(១១.៦២៧.០៥៦)
ការប្រែប្រួលទុនចល័ត សមតុល្យនៅធនាគារ និង គ្រឹះស្ថានហិរញ្ញវត្ថុនានា	(១២.៩៨១.៦៧០)	(៥២.៤០៧.០០២)	៩.៩៩១.១១៤	៤០.៤៦៤.០១២
ប្រាក់បញ្ញើតម្កល់តាមច្បាប់ ឥណទានផ្តល់ដល់អតិថិជន	(៨.៣៣០.៣៣៥)	(៣៣.៦២៩.៥៦២)	២.៤៩៨.៥០៦	១០.១១៨.៩៤៩
ទ្រព្យសកម្មផ្សេងៗ	(១៦៤.១០៩)	(៦៦២.៥០៨)	(៤៨៤.២០២)	(១.៩៦១.០១៨)
ប្រាក់បញ្ញើរបស់ធនាគារ ផ្សេងៗ	(១១.២៨៤.៣០៧)	(៤៥.៥៥៤.៧៤៧)	១៤.០៩៩.៨៥៣	៥៧.១០៤.៤០៥
ប្រាក់បញ្ញើរបស់អតិថិជន មិនមែនធនាគារ	៦១.៧៨២.៨៥០	២៤៩.៤១៧.៣៦៥	១.៤១៩.៨៣០	៥.៧៥០.៣១១
បំណុលផ្សេងៗ	១១១.៣៥៣	៤៤៩.៥៣១	(២៣៦.៤៥៦)	(៩៥៧.៦៤៧)
សាច់ប្រាក់បានពី/ (ប្រើប្រាស់ក្នុង) ប្រតិបត្តិការ	៣៣.៣១៩.៨០៨	១៣៤.៥១២.០៦៤	(៣០.៨៧៣.៥២៧)	(១២៥.០៣៧.៧៨៥)
ការប្រាក់បានទទួល	១៥.៤៧៧.០៩៥	៦២.៤៨១.០៣២	១៣.៨៧៨.១១៥	៥៦.២០៦.៣៦៦
ការប្រាក់បានបង់	(៥.៣០៣.៩៨០)	(២១.៤១២.១៦៧)	(៤.៥០៨.៧២៣)	(១៨.២៦០.៣២៨)
ពន្ធលើប្រាក់ចំណេញ បានបង់	១៤(ក)	(១.០៧៩.៤៥៦)	(៨៥៤.១៩៥)	(៣.៤៥៩.៤៩០)
សាច់ប្រាក់សុទ្ធទទួលពី/ (ប្រើប្រាស់ក្នុង) សកម្មភាពប្រតិបត្តិការ	៤២.៤១៣.៤៦៧	១៧១.២២៣.១៦៥	(២២.៣៥៨.៣៣០)	(៩០.៥៥១.២៣៧)

របាយការណ៍លំហូរសាច់ប្រាក់ (បន្ត)

សម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៦

	កំណត់ សំគាល់	សម្រាប់កាលបរិច្ឆេទដែលបាន បញ្ចប់ ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៦		សម្រាប់កាលបរិច្ឆេទដែលបាន បញ្ចប់ ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៥	
		ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
លំហូរសាច់ប្រាក់ពីសកម្មភាពវិនិយោគ					
ការទិញទ្រព្យ និងបរិក្ខារ	៩	(៤.២១៣.៤១២)	(១៧.០០៩.៥៤៤)	(៣.៣០៧.៥៧៥)	(១៣.៣៩៥.៦៧៩)
ការទិញទ្រព្យសកម្មអរូបិយ	១០	(១៩៤.៧៦២)	(៧៨៦.២៥៤)	(៤៧.៥៦៤)	(១៩២.៦៣៤)
ចំណូលពីការលក់របាយការណ៍ សម្ភារៈ បរិក្ខារ		៧៦០.០០០	៣.០៦៨.១២០	-	-
សាច់ប្រាក់សុទ្ធប្រើប្រាស់ ក្នុងសកម្មភាពវិនិយោគ		(៣.៦៤៨.១៧៤)	(១៤.៧២៧.៦៧៨)	(៣.៣៥៥.១៣៩)	(១៣.៥៨៨.៣១៣)
លំហូរសាច់ប្រាក់ពីសកម្មភាព ហិរញ្ញប្បទាន					
សាច់ប្រាក់សុទ្ធទទួលបានពី សកម្មភាពហិរញ្ញប្បទាន		-	-	-	-
ការកើនឡើង/(ថយចុះ) សុទ្ធនៃសាច់ប្រាក់ និងសាច់ប្រាក់សមមូល		៣៨.៧៦៥.២៩៣	១៥៦.៤៩៥.៤៨៧	(២៥.៧១៣.៤៦៩)	(១០៤.១៣៩.៥៥០)
សាច់ប្រាក់ និងសាច់ប្រាក់ សមមូលនាដើម កាលបរិច្ឆេទ		១០៩.២២៤.៦៤៩	៤៤២.៣៥៩.៨២៨	១៣៤.៩៣៨.១១៨	៥៤៦.៤៩៩.៣៧៨
លំអៀងលើការប្តូរ រូបិយប័ណ្ណ		-	(១.៤១៩.៩២០)	-	-
សាច់ប្រាក់ និងសាច់ប្រាក់ សមមូលនាចុង កាលបរិច្ឆេទ	២៣	១៤៧.៩៨៩.៩៤២	៥៩៧.៤៣៥.៣៩៥	១០៩.២២៤.៦៤៩	៤៤២.៣៥៩.៨២៨

កំណត់សំគាល់ដូចមានភ្ជាប់ជាមួយពីទំព័រទី ៧៣ ដល់ទី ១២៤ គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុនេះ ។

កំណត់សំគាល់លើរបាយការណ៍ហិរញ្ញវត្ថុ សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៦

១. ព័ត៌មានអំពីធនាគារ

ធនាគារ វឌ្ឍនៈ ចំកាត់ ហៅកាត់ថា (“ធនាគារ”) បានបង្កើតឡើងនៅព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី ១ ខែ កក្កដា ឆ្នាំ ២០០២ ក្រោមការចុះបញ្ជីពាណិជ្ជកម្មលេខ ០០០០៦០៦៥ (ពីមុនលេខ Co. ៦០០០/០២P)។ ធនាគារបានទទួលអាជ្ញាប័ណ្ណពីធនាគារជាតិ នៃ កម្ពុជា ដើម្បីធ្វើប្រតិបត្តិការអាជីវកម្មជាធនាគារពាណិជ្ជកម្មចាប់ពីថ្ងៃទី ៧ ខែ មិថុនា ឆ្នាំ ២០០២ ហើយបានចាប់ផ្តើមប្រតិបត្តិការជាផ្លូវការនៅថ្ងៃទី ៨ ខែ វិច្ឆិកា ឆ្នាំ ២០០២។

សកម្មភាពចម្បងរបស់ធនាគារ រួមមានការផ្តល់នូវសេវាកម្មផ្នែកធនាគារ និងសេវាកម្មហិរញ្ញវត្ថុពាក់ព័ន្ធ ផ្សេងៗទៀតតាមរយៈការិយាល័យកណ្តាល និងសាខាផ្សេងៗនៅព្រះរាជាណាចក្រកម្ពុជា។ ពុំមានការផ្លាស់ប្តូរជាសារវន្តលើសកម្មភាពចម្បងរបស់ធនាគារនៅក្នុងការិយបរិច្ឆេទនេះទេ។

ការិយាល័យចុះបញ្ជីរបស់ធនាគារ មានទីតាំងស្ថិតនៅអគារលេខ ៦៦ មហាវិថីព្រះមុនីវង្ស សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។

របាយការណ៍ហិរញ្ញវត្ថុ ត្រូវបានអនុញ្ញាតអោយចេញផ្សព្វផ្សាយ ដោយក្រុមប្រឹក្សាភិបាល ថ្ងៃទី ២២ ខែ មីនា ឆ្នាំ ២០១៧។

២. គោលការណ៍គណនេយ្យសំខាន់ៗ

គោលការណ៍គណនេយ្យសំខាន់ៗ ដែលបានអនុម័តនៅក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុមានដូចខាងក្រោម។ គោលការណ៍ទាំងនេះត្រូវបានគេអនុវត្តដូចគ្នាចំពោះគ្រប់ការិយបរិច្ឆេទទាំងអស់ដែលបានបង្ហាញលើកលែងតែមានការចែងផ្ទុយពីនេះ។

២.១ មូលដ្ឋាននៃការរៀបចំ

របាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ដែលបានបង្ហាញជាប្រភេទប័ណ្ណដុល្លារអាមេរិក ត្រូវបានរៀបចំឡើងតាមសម្មតិកម្មតម្លៃដើម និងអនុលោមទៅតាមស្តង់ដារគណនេយ្យកម្ពុជា និងបទបញ្ញត្តិ និងគោលការណ៍ណែនាំទាក់ទងនឹងគណនេយ្យ របស់ធនាគារជាតិនៃកម្ពុជា។

គោលការណ៍គណនេយ្យនេះមានលក្ខណៈ ខុសពីគោលការណ៍គណនេយ្យដែលទទួលស្គាល់ជាទូទៅ ដែលបានអនុវត្តនៅប្រទេស និងដែនសមត្ថកិច្ចក្រៅពីប្រទេសកម្ពុជា។ របាយការណ៍ហិរញ្ញវត្ថុដែលមានភ្ជាប់ត្រូវបានរៀបចំឡើងដោយពុំមានគោលបំណងធ្វើការបង្ហាញ ពីស្ថានភាពហិរញ្ញវត្ថុនិងលទ្ធផលនៃប្រតិបត្តិការរបស់ធនាគារនិងស្ថានភាពចរន្តសាច់ប្រាក់របស់ធនាគារដោយអនុលោមទៅតាមគោលការណ៍គណនេយ្យដែលបានអនុវត្តនៅប្រទេស និងដែន

កំណត់សំគាល់លើរបាយការណ៍ហិរញ្ញវត្ថុ (បន្ត) សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៦

២. គោលការណ៍គណនេយ្យសំខាន់ៗ (បន្ត)

២.១ មូលដ្ឋាននៃការរៀបចំ (បន្ត)

សមត្ថកិច្ចក្រៅពីប្រទេសកម្ពុជានោះទេ។ ហេតុដូច្នេះ របាយការណ៍ហិរញ្ញវត្ថុនេះ គឺត្រូវបានធ្វើឡើងសំរាប់អ្នកដែលបានយល់ដឹងពីគោលការណ៍ បទបញ្ញត្តិ និងការអនុវត្តគណនេយ្យកម្ពុជាប៉ុណ្ណោះ។

ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុដោយអនុលោមទៅតាមស្តង់ដារគណនេយ្យកម្ពុជា និងបទបញ្ញត្តិ និងគោលការណ៍ណែនាំទាក់ទងនឹងគណនេយ្យរបស់ធនាគារជាតិនៃកម្ពុជា គំរូអោយប្រើការប៉ាន់ប្រមាណ និងការសន្មតដោយសមហេតុផល ដែលមានឥទ្ធិពលលើតួលេខដែលបានរាយការណ៍លើទ្រព្យសកម្ម និងបំណុល និងការបង្ហាញនៃទ្រព្យសកម្ម និងបំណុលយថាហេតុ នាកាលបរិច្ឆេទនៃរបាយការណ៍នេះ និងតួលេខដែលបានរាយការណ៍លើចំណូល និងចំណាយនាការិយបរិច្ឆេទនៃរបាយការណ៍។ ទោះបីជាការប៉ាន់ប្រមាណទាំងនេះមានមូលដ្ឋានលើ ការយល់ដឹងរបស់គណៈគ្រប់គ្រង នូវព្រឹត្តិការណ៍ និងសកម្មភាពបច្ចុប្បន្ន ប៉ុន្តែលទ្ធផលជាក់ស្តែងចុងក្រោយ អាចមានភាពខុសគ្នាពីការប៉ាន់ប្រមាណទាំងនោះ។ ផ្នែកដែលពាក់ព័ន្ធ និងការវិនិច្ឆ័យកំរិតខ្ពស់ ឬ មានភាពស្មុគស្មាញ ឬ ការប៉ាន់ប្រមាណ និងការសន្មត ដែលសំខាន់ចំពោះរបាយការណ៍ហិរញ្ញវត្ថុ ត្រូវបានបង្ហាញក្នុងកំណត់សំគាល់ទី ៣។

២.២ មូលដ្ឋាននៃការបូកសរុប

របាយការណ៍ហិរញ្ញវត្ថុ បានរួមបញ្ចូលរវាង របាយការណ៍ហិរញ្ញវត្ថុរបស់ការិយាល័យកណ្តាល និងសាខាទាំងអស់របស់ធនាគារ បន្ទាប់ពីដកចេញនូវសមតុល្យអន្តរសាខា និងប្រតិបត្តិការសំខាន់ៗទាំងអស់។

២.៣ ក្របខ័ណ្ឌនៃរបាយការណ៍ហិរញ្ញវត្ថុ

នៅថ្ងៃទី ២៨ ខែ សីហា ឆ្នាំ ២០០៩ ក្រុមប្រឹក្សាជាតិគណនេយ្យនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសេចក្តីជូនដំណឹង ស្តីអំពីការដាក់អោយអនុវត្តស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា (ហៅកាត់ថា "CIFRS") ដែលផ្អែកលើ ស្តង់ដារដែលបានចេញផ្សាយដោយក្រុមប្រឹក្សាស្តង់ដារគណនេយ្យអន្តរជាតិ (ហៅកាត់ថា "IASB") ដោយរួមបញ្ចូលទាំងបំណកស្រាយ និងវិសោធនកម្មផ្សេងៗ។ ស្ថាប័នដែលមានការទទួលខុសត្រូវជាសាធារណៈត្រូវតែរៀបចំរបាយការណ៍ហិរញ្ញវត្ថុដោយយោងតាមស្តង់ដារ CIFRS សំរាប់ការិយបរិច្ឆេទចាប់ផ្តើម ឬបន្ទាប់ពីការិយបរិច្ឆេទថ្ងៃទី ១ ខែ មករា ឆ្នាំ ២០១២ ឬបន្ទាប់ពីនេះ។

ក្រុមប្រឹក្សាជាតិគណនេយ្យ (ហៅកាត់ថា "NAC") នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសារាចរណែនាំលេខ ០៨៦ MoEF.NAC ចុះថ្ងៃទី ៣០ ខែ កក្កដា ឆ្នាំ ២០១២ ដោយអនុម័តអោយធនាគារ និងស្ថាប័នហិរញ្ញវត្ថុ ពន្យារពេលការអនុវត្តស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា រហូតដល់ថ្ងៃទី ០១ ខែ មករា ឆ្នាំ ២០១៦។ នៅថ្ងៃទី

២៤ ខែ មីនា ឆ្នាំ ២០១៦ ក្រុមប្រឹក្សាជាតិគណនេយ្យ បានចេញសេចក្តីជូនដំណឹងលេខ ០៥៨ MoEF.NAC ដោយអនុញ្ញាតអោយធនាគារ និងស្ថាប័នហិរញ្ញវត្ថុ ពន្យារពេលការអនុវត្តស្តង់ដារ របាយការណ៍ហិរញ្ញវត្ថុអន្តរជាតិនៃ កម្ពុជា រហូតដល់ថ្ងៃទី ០១ ខែមករា ឆ្នាំ ២០១៩ ដោយយោងទៅតាមសំណើរបស់ធនាគារជាតិនៃកម្ពុជាចុះថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០១៥។

ស្តង់ដារគណនេយ្យដែលបានប្រើបច្ចុប្បន្ននេះ គឺមានភាពខុសគ្នាជាមួយនឹង CIFRS លើផ្នែកជាច្រើន។ ដូច្នេះការអនុវត្តន៍ CIFRS អាចមានភាពប៉ះពាល់ខ្លាំងលើរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ។ គណៈគ្រប់គ្រងកំពុងធ្វើការវាយតម្លៃ លើផលប៉ះពាល់ទាំងស្រុងនៃការផ្លាស់ប្តូរទៅ CIFRS ប៉ុន្តែមិនទាន់បានបញ្ចប់នៅឡើយទេ គិតត្រឹមកាលបរិច្ឆេទនៃ របាយការណ៍នេះ។

២.៤ ប្រតិបត្តិការជាមួយរូបិយប័ណ្ណបរទេស

(ក) រូបិយប័ណ្ណគោល និងរូបិយប័ណ្ណសម្រាប់កំណត់បង្ហាញ

ធាតុទាំងអស់ នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ត្រូវបានវាស់វែងដោយប្រើប្រាស់ រូបិយប័ណ្ណនៃសេដ្ឋកិច្ចជា ចំបងដែលធនាគារប្រតិបត្តិ (“រូបិយប័ណ្ណគោល”) ។ គណៈគ្រប់គ្រងបានកំណត់ ប្រាក់ដុល្លារអាមេរិកជារូបិយប័ណ្ណគោល របស់ធនាគារ ដោយសារតែប្រាក់ដុល្លារអាមេរិកមានឥទ្ធិពលខ្លាំងលើ ប្រតិបត្តិការរបស់ធនាគារ។ របាយការណ៍ហិរញ្ញវត្ថុ ត្រូវបានបង្ហាញជាប្រាក់ដុល្លារអាមេរិក ដែលជារូបិយប័ណ្ណគោលរបស់ធនាគារ និងជារូបិយប័ណ្ណសម្រាប់កំណត់បង្ហាញ។

(ខ) ប្រតិបត្តិការ និង សមតុល្យ

សកម្មភាពប្រតិបត្តិការជារូបិយប័ណ្ណផ្សេងៗទៀតក្រៅពីប្រាក់ដុល្លារអាមេរិក ត្រូវបានប្តូរទៅជាប្រាក់ដុល្លារអាមេរិក ដោយ ប្រើអត្រាប្តូរប្រាក់នៅថ្ងៃប្រតិបត្តិការនោះ។ ចំណេញ ឬខាតលើការប្តូរប្រាក់ ដែលកើតឡើងដោយសារការទូទាត់នៃ ប្រតិបត្តិការ និងដោយសារការផ្លាស់ប្តូរ សមតុល្យនៃទ្រព្យសកម្មរូបិយប័ណ្ណ និងបំណុលរូបិយប័ណ្ណនាកាលបរិច្ឆេទ រាយការណ៍ ដែលជារូបិយប័ណ្ណក្រៅពីប្រាក់ដុល្លារអាមេរិក ត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍លទ្ធផល។

(គ) ការបង្ហាញជាប្រាក់រៀល

អនុលោមទៅតាមច្បាប់ស្តីពី គណនេយ្យ និងសវនកម្ម ចុះថ្ងៃទី ១១ ខែ មេសា ឆ្នាំ ២០១៦ និង ប្រកាសលេខ ៦៤៣ MEF PRK ចុះថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ ២០០៧ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ការផ្លាស់ប្តូររបាយការណ៍ហិរញ្ញវត្ថុប្រាក់ ដុល្លារអាមេរិក ទៅជាប្រាក់រៀល គឺត្រូវធ្វើជាចាំបាច់។

កំណត់សំគាល់លើរបាយការណ៍ហិរញ្ញវត្ថុ (បន្ត) សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៦

២. គោលការណ៍គណនេយ្យសំខាន់ៗ (បន្ត)

២.៤ ប្រតិបត្តិការជាមួយរូបិយប័ណ្ណបរទេស (បន្ត)

(គ) ការបង្ហាញជាប្រាក់រៀល (បន្ត)

ការប្តូរពីប្រាក់ដុល្លារអាមេរិក ទៅប្រាក់រៀល ត្រូវបានបញ្ចូលនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុគ្រាន់តែ ដើម្បីអនុលោមតាមប្រកាសលេខ B៧-០៧-១៦៤ ចុះថ្ងៃទី ១៣ ខែ ធ្នូ ឆ្នាំ ២០០៧ របស់ធនាគារជាតិនៃកម្ពុជា ពាក់ព័ន្ធនឹងការរៀបចំ និងការបង្ហាញរបាយការណ៍ហិរញ្ញវត្ថុ ហើយរបាយការណ៍នេះត្រូវបានធ្វើឡើងដោយប្រើអត្រាប្តូរប្រាក់ផ្លូវការ តាមអត្រា ១ ដុល្លារអាមេរិក ស្មើនឹង ៤.០៣៧ រៀល (២០១៥: ១ ដុល្លារអាមេរិក ស្មើនឹង ៤.០៥០) ដែលបានចេញផ្សាយដោយធនាគារជាតិនៃកម្ពុជា។

របាយការណ៍ហិរញ្ញវត្ថុដែលបានបង្ហាញជាប្រាក់រៀល មិនត្រូវបានធ្វើសវនកម្មនោះឡើយ និងមិនត្រូវបកស្រាយថាការបង្ហាញនេះ ជាការប្តូរពីប្រាក់ដុល្លារអាមេរិក ទៅប្រាក់រៀលតាមអត្រាប្តូរប្រាក់ខាងលើនេះ ឬតាមអត្រាប្តូរប្រាក់ណាមួយផ្សេងទៀតឡើយ។

២.៥ សាច់ប្រាក់ និងសាច់ប្រាក់សមមូល

សាច់ប្រាក់ និងសាច់ប្រាក់សមមូល រួមមានសាច់ប្រាក់នៅក្នុងដៃ សមតុល្យនៅធនាគារជាតិនៃកម្ពុជាដែលមិនមានការកំហិត សមតុល្យនៅធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុនានា និងការវិនិយោគរយៈពេលខ្លីដែលមានកាលវេលានៅពេលតម្កល់ដំបូងមានរយៈពេល ៣ ខែ ឬតិចជាង និងដែលធនាគារអាចដកជាសាច់ប្រាក់សំរាប់គោលបំណងទូទៅនៅពេលណាក៏បាន ដោយមិនមានការផ្លាស់ប្តូរតម្លៃធំៗ។

២.៦ ឥណទានផ្តល់ដល់អតិថិជន

ឥណទានផ្តល់ដល់អតិថិជន ត្រូវបានកត់ត្រានៅក្នុងតារាងតុល្យការតាមប្រាក់ដើម ដកចេញចំនួនទាំងឡាយណាដែលបានលុបចោល និងសំវិធានធនលើឥណទានអាក្រក់ និងជាប់សង្ស័យ។

ឥណទានមិនអាចទាញបាន ឬ ចំណែកនៃឥណទានដែលបានចាត់ថ្នាក់ជាឥណទានអាក្រក់ នឹងត្រូវលុបចោលបន្ទាប់ពីមានការគិតគូរទៅលើតម្លៃលក់បាននៃទ្រព្យបញ្ចាំ ហើយនៅពេលដែលអ្នកគ្រប់គ្រងវិនិច្ឆ័យឃើញថា ពុំមានសង្ឃឹមនឹងទាញបាននូវឥណទានទាំងនោះមកវិញទេ។

២.៧ សំវិធានធនលើឥណទានបាត់បង់

អនុលោមតាមគោលការណ៍ណែនាំរបស់ធនាគារជាតិនៃកម្ពុជា រាល់ឥណទានត្រូវបានចាត់ចំណាត់ថ្នាក់ដោយយោងទៅតាមសមត្ថភាពនៃការទូទាត់សងរបស់ដៃគូពាណិជ្ជកម្ម។

សមត្ថភាពនៃការទូទាត់សងនេះ ត្រូវបានវាយតម្លៃដោយផ្អែកទៅតាមបទពិសោធន៍នៃការទូទាត់សងពីមុន លក្ខខណ្ឌហិរញ្ញវត្ថុរបស់កូនបំណុល អាជីវកម្ម និងលំហូរសាច់ប្រាក់នាពេលអនាគត លទ្ធភាព និងការស្ម័គ្រចិត្តសងរបស់កូនបំណុល បរិយាកាសហិរញ្ញវត្ថុ និងគុណភាពនៃឯកសារ ដែលប្រមូលបាន។

បន្ថែមលើគុណភាពនៃព័ត៌មានខាងលើ ចំនួនថ្ងៃហួសកាលកំណត់សងត្រូវបានយកមកគិត។ សំវិធានធនលើឥណទានជាប់សង្ស័យអប្បបរមាត្រូវបានកំណត់ដោយផ្អែកទៅតាមចំណាត់ថ្នាក់ដែលបានចាត់ថ្នាក់។ នៅពេលមានព័ត៌មានដែលអាចទុកចិត្តបានថា ការបាត់បង់ នឹងកើតមានឡើងច្រើនជាងតម្រូវការអប្បបរមា នោះសំវិធានធនបន្ថែមនឹងត្រូវបានធ្វើឡើង។

ចំណាត់ថ្នាក់ឥណទាន និងតម្រូវការសំវិធានធនអប្បបរមា មានដូចខាងក្រោម៖

ចំណាត់ថ្នាក់	ចំនួនថ្ងៃហួសកាលកំណត់សង	សំវិធានធន
ឥណទានធម្មតា/ស្តង់ដារ	តិចជាង ៣០ ថ្ងៃ	១%
ឥណទានឃ្នាំមើល	៣០ ថ្ងៃ – ៨៩ ថ្ងៃ	៣%
ឥណទានក្រោមស្តង់ដារ	៩០ ថ្ងៃ – ១៧៩ ថ្ងៃ	២០%
ឥណទានជាប់សង្ស័យ	១៨០ ថ្ងៃ – ៣៥៩ ថ្ងៃ	៥០%
ឥណទានបាត់បង់	៣៦០ ថ្ងៃ ឬ ច្រើនជាង	១០០%

សំវិធានធនខាងលើ ត្រូវបានធ្វើឡើងដោយមិនគិតពីតម្លៃនៃទ្រព្យបញ្ចាំទេ លើកលែងតែទ្រព្យបញ្ចាំ នោះជាសាច់ប្រាក់ដែលបានតម្កល់នៅធនាគារ។

ភាពគ្រប់គ្រាន់នៃសំវិធានធនលើឥណទានអាក្រក់ និងជាប់សង្ស័យ ត្រូវបានវាយតម្លៃដោយគណៈគ្រប់គ្រងរៀងរាល់ខែ។ លក្ខខណ្ឌទាំងឡាយដែលត្រូវបានពិចារណាក្នុងការវាយតម្លៃទៅលើភាពគ្រប់គ្រាន់ នៃសំវិធានធនលើឥណទានអាក្រក់ និងជាប់សង្ស័យមានដូចជា ទំហំឥណទាន បទពិសោធន៍នៃការខាតបង់កន្លងមក លក្ខខណ្ឌសេដ្ឋកិច្ចបច្ចុប្បន្ន

កំណត់សំគាល់លើរបាយការណ៍ហិរញ្ញវត្ថុ (បន្ត) សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៦

២. គោលការណ៍គណនេយ្យសំខាន់ៗ (បន្ត)

២.៧ សំវិធានធនលើឥណទានបាត់បង់ (បន្ត)

និងផលប៉ះពាល់ផ្សេងៗដល់អតិថិជន ស្ថានភាពហិរញ្ញវត្ថុរបស់អតិថិជន និងស្ថានភាពជាក់ស្តែងនៃឥណទានរៀប
នឹងលក្ខខណ្ឌ ដែលបានចែងក្នុងកិច្ចសន្យា។

ការប្រមូលបានមកវិញនូវឥណទាន ដែលបានលុបចោលពីពេលមុន ត្រូវបានទទួលស្គាល់ជាចំណូល ប្រតិបត្តិការ
ផ្សេងៗនៅក្នុងរបាយការណ៍លទ្ធផល។ ការលុបត្រឡប់នូវសំវិធានធនដែលបានកត់ត្រាពីមុន ត្រូវបានបង្ហាញនៅក្នុង
គណនីសំវិធានធនលើឥណទានបាត់បង់នៅក្នុងរបាយការណ៍លទ្ធផល។

២.៨ ការប្រាក់ព្យួរ

ការប្រាក់ព្យួរទុក គឺជាការប្រាក់លើឥណទានមិនដំណើរការដែលការកត់ត្រាជាប្រាក់ចំណូល ត្រូវបានព្យួរទុករហូតដល់
វាត្រូវបានទទួលស្គាល់ជាប្រាក់ចំណូលពិតប្រាកដ តាមមូលដ្ឋានសាច់ប្រាក់ ។

ការប្រាក់ព្យួរទុក ត្រូវបានកត់ត្រាជាការដកចេញពីឥណទានកម្ចីអោយទៅអតិថិជន។

២.៩ ទ្រព្យសកម្មផ្សេងៗ

ទ្រព្យសកម្មផ្សេងៗ ត្រូវបានកត់ត្រាតាមតម្លៃដើម។ ការប៉ាន់ស្មាន ត្រូវបានធ្វើឡើងសម្រាប់គណនីត្រូវទទួលដែលជាប់
សង្ស័យ ដោយផ្អែកតាមការត្រួតពិនិត្យចំនួនដែលនៅសល់នាកាលបរិច្ឆេទរាយការណ៍។

២.១០ ប្រាក់បញ្ញើតម្កល់តាមច្បាប់

ប្រាក់បញ្ញើតម្កល់តាមច្បាប់ ត្រូវបានរក្សាទុកនៅធនាគារជាតិ នៃ កម្ពុជា ស្របតាមច្បាប់ស្តីពីគ្រឹះស្ថាន ធនាគារ និង
ហិរញ្ញវត្ថុនៃព្រះរាជាណាចក្រកម្ពុជា និងត្រូវបានកំណត់ជាភាគរយនៃដើមទុនអប្បបរមារបស់ធនាគារ និងប្រាក់បញ្ញើ
របស់អតិថិជនដែលតម្រូវដោយធនាគារជាតិ នៃ កម្ពុជា។ ប្រាក់បញ្ញើតម្កល់តាមច្បាប់ ត្រូវបានកត់ត្រាតាមតម្លៃដើម។

២.១១ ទ្រព្យ និងបរិក្ខារ

(i) ផ្នែកនៃទ្រព្យ និងបរិក្ខារ ត្រូវបានកត់ត្រាតាមតម្លៃដើម ដករំលស់បង្គរ និងការខាតបង់លើឱនភាព នៃតម្លៃបង្គរ
ប្រសិនបើមាន។ នៅពេលដែលធាតុរបស់ទ្រព្យ និងបរិក្ខារ មានអាយុកាលប្រើប្រាស់ខុសៗគ្នា ធាតុទាំងនោះត្រូវបាន
ចាត់ទុកជាផ្នែកផ្សេងគ្នានៃទ្រព្យ និងបរិក្ខារ។

(ii) ដី និងទ្រព្យកំពុងបង្កើតមិនត្រូវបានដករំលស់ទេ។ រំលស់លើទ្រព្យ និងបរិក្ខារផ្សេងទៀតត្រូវបាន បញ្ចូលជា ចំណាយក្នុងរបាយការណ៍លទ្ធផល ផ្អែកលើមូលដ្ឋានរំលស់ថយចុះជាលំដាប់ លើកលែងអត្រាដែលប្រើរំលស់ថេរ តាម អាយុកាលប្រើប្រាស់ប៉ាន់ស្មានរបស់ទ្រព្យនីមួយៗ តាមអត្រាដូចខាងក្រោម៖

អគារ	៥%
ការកែលម្អអគារ	២០%
គ្រឿងសង្ហារឹម និងគ្រឿងបំពាក់	២៥%
កុំព្យូទ័រ និងបរិក្ខារការិយាល័យ	២៥% - ៥០%
យានយន្ត	២៥%

(iii) ការចំណាយបន្ទាប់ដែលពាក់ព័ន្ធនឹងផ្នែកមួយនៃទ្រព្យ និងបរិក្ខារដែលបានទទួលស្គាល់រួចមក ត្រូវបានរួម បញ្ចូលទៅក្នុងតម្លៃយោងនៃទ្រព្យនោះ នៅពេលដែលអត្ថប្រយោជន៍សេដ្ឋកិច្ច នាពេលអនាគតដែលនឹងអាចមានឡើង សម្រាប់ធនាគារ លើសពីស្តង់ដារដើម នៃទ្រព្យសកម្មដែលមានស្រាប់។ រាល់ការចំណាយបន្ទាប់ផ្សេងទៀតត្រូវបាន ទទួលស្គាល់ជាបន្ទុក ចំណាយនៅក្នុងការិយបរិច្ឆេទដែលបានកើតឡើង។

(iv) ចំណេញ ឬ ខាតពីការបោះចោល ឬ ការលក់ចេញនៃទ្រព្យ និងបរិក្ខារណាមួយត្រូវបានកំណត់ដោយភាពខុសគ្នា រវាងប្រាក់ចំណូលសុទ្ធពីការលក់ និងតម្លៃយោងនៃទ្រព្យ និងបរិក្ខារនោះ ហើយត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍ លទ្ធផលនៅថ្ងៃបោះចោល ឬ លក់ចេញ។

(v) ទ្រព្យ និងបរិក្ខារ ដែលបានដករំលស់អស់ហើយ ត្រូវបានរក្សាទុកក្នុងរបាយការណ៍ហិរញ្ញវត្ថុរហូតដល់ថ្ងៃដែល ទ្រព្យ និងបរិក្ខារទាំងនោះត្រូវបានលក់ ឬ លុបចោល។

២.១២ ទ្រព្យសកម្មអរូបិយ

ទ្រព្យសកម្មអរូបិយរួមមាន កុំព្យូទ័រសូហ្វវែរ ដែលរាប់បញ្ចូលថ្លៃដើមនៅពេលទិញ ដែលមិនមែនជាផ្នែកភ្ជាប់ប្រតិបត្តិការ របស់កុំព្យូទ័រ ហើយវាត្រូវបានកំណត់តម្លៃដោយយកថ្លៃដើម ដករំលស់បង្គរ និងឱនភាពនៃតម្លៃប្រសិនបើមាន។

រំលស់ ត្រូវបានទទួលស្គាល់ក្នុងរបាយការណ៍លទ្ធផល ដោយប្រើវិធីសាស្ត្ររំលស់ថយចុះជាលំដាប់ក្នុងអត្រា ៥០% ក្នុងមួយឆ្នាំ។

កំណត់សំគាល់លើរបាយការណ៍ហិរញ្ញវត្ថុ (បន្ត) សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៦

២. គោលការណ៍គណនេយ្យសំខាន់ៗ (បន្ត)

២.១៣ ឱនភាពនៃតម្លៃទ្រព្យសកម្ម

(ក) ទ្រព្យសកម្មហិរញ្ញវត្ថុ

ទ្រព្យសកម្មហិរញ្ញវត្ថុ ត្រូវបានវាយតម្លៃនាកាលបរិច្ឆេទ រាយការណ៍នីមួយៗ ដើម្បីកំណត់ថាតើមាន ភស្តុតាងណាមួយ ដែលបង្ហាញថាទ្រព្យសកម្មហិរញ្ញវត្ថុ ទាំងនោះមានឱនភាពនៃតម្លៃ។ ទ្រព្យសកម្មហិរញ្ញវត្ថុ ត្រូវបានចាត់ទុកថាមាន ឱនភាពនៃតម្លៃ ប្រសិនបើមានហេតុការណ៍មួយ ឬច្រើន ជះឥទ្ធិពល ជាអវិជ្ជមានទៅលើលំហូរសាច់ប្រាក់ប៉ាន់ស្មាន នាពេលអនាគតដល់ទ្រព្យសកម្មនោះ។ ករណីនេះមិនត្រូវបានអនុវត្តសម្រាប់ឥណទានផ្តល់ដល់អតិថិជននោះទេ ដោយ វាត្រូវបានបង្ហាញនៅក្នុងគោលនយោបាយគណនេយ្យ ដោយឡែក នៅក្នុងកំណត់សំគាល់ ២.៦ និង ២.៧។

រាល់ទ្រព្យសកម្មហិរញ្ញវត្ថុទោលសារវន្តត្រូវបានត្រួតពិនិត្យឱនភាពនៃតម្លៃតាមមូលដ្ឋានទោល។ ទ្រព្យសកម្មនៅសល់ ត្រូវបានវាយតម្លៃជាមួយក្រុមទ្រព្យសកម្ម ដែលមានហានិភ័យឥណទានស្រដៀងគ្នា។

ការខាតបង់លើឱនភាពនៃតម្លៃ ត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍លទ្ធផល។

ការខាតបង់លើឱនភាពនៃតម្លៃ ត្រូវដកចេញវិញនៅក្នុងរបាយការណ៍លទ្ធផល ប្រសិនបើការដកចេញ អាចពាក់ព័ន្ធជា មួយនឹងព្រឹត្តិការណ៍ ដែលកើតឡើងក្រោយពីការទទួលស្គាល់ការខាតបង់ពីឱនភាព។

(ខ) ទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុ

តម្លៃយោងនៃទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុ ត្រូវបានត្រួតពិនិត្យឡើងវិញនៅរាល់កាលបរិច្ឆេទរាយការណ៍នីមួយៗ ដើម្បី កំណត់ថាតើមានសញ្ញាណាមួយដែលបង្ហាញថា ទ្រព្យសកម្មទាំងនោះ មានឱនភាពនៃតម្លៃ។ ប្រសិនបើមានសញ្ញា នោះកើតឡើង ការប៉ាន់ស្មានលើតម្លៃដែលអាចប្រមូលបានវិញរបស់ទ្រព្យសកម្ម ត្រូវបានធ្វើឡើង។

តម្លៃដែលអាចប្រមូលមកវិញបាននៃទ្រព្យសកម្ម ឬ ឯកតាបង្កើតសាច់ប្រាក់ គឺជាតម្លៃដែលធំជាង រវាងតម្លៃប្រើប្រាស់ និងតម្លៃសមស្របដកចំណាយដើម្បីលក់ចេញ។ ក្នុងការប៉ាន់ប្រមាណតម្លៃ ប្រើប្រាស់ សាច់ប្រាក់រំពឹងថានឹងទទួល បាននាពេលអនាគត ត្រូវបានអប្បបរមាទៅតម្លៃបច្ចុប្បន្ន ដោយប្រើអត្រាការប្រាក់មុនបង្កពន្ធ ដែលឆ្លុះបញ្ចាំងការប៉ាន់ ប្រមាណនៃតម្លៃពេលវេលាក្នុងលក្ខខណ្ឌទីផ្សារបច្ចុប្បន្ន និងហានិភ័យជាក់លាក់សម្រាប់ទ្រព្យសកម្មទាំងនោះ។ សម្រាប់ គោលបំណងនៃការត្រួតពិនិត្យលើឱនភាពនៃ តម្លៃទ្រព្យសកម្មត្រូវបានដាក់បញ្ចូលគ្នាជាក្រុមបានតូចបំផុត ដែលអាច បង្កើតសាច់ប្រាក់ពីការបន្តការប្រើប្រាស់ដោយមិនពឹងផ្អែកខ្លាំងលើលំហូរទឹកប្រាក់នៃទ្រព្យសកម្មដទៃទៀត ឬ ក្រុមទ្រព្យ សកម្មដទៃទៀត ហៅកាត់ថា “ឯកតាបង្កើតសាច់ប្រាក់” ។

ការខាតបង់លើឱនភាពនៃតម្លៃត្រូវបានទទួលស្គាល់ ប្រសិនបើតម្លៃយោងនៃទ្រព្យសកម្មមួយឬឯកតាបង្កើតសាច់ប្រាក់ មានចំនួនលើសពីតម្លៃដែលអាចប្រមូលមកបានវិញ។ ការខាតបង់លើឱនភាពនៃតម្លៃត្រូវបានទទួលស្គាល់នៅក្នុង របាយការណ៍លទ្ធផល។

២.១៤ ប្រាក់បញ្ញើរបស់អតិថិជន និងធនាគារផ្សេងៗ

ប្រាក់បញ្ញើរបស់ធនាគារ និងអតិថិជនមិនមែនធនាគារ ត្រូវបានកត់ត្រាតាមតម្លៃដើម។

២.១៥ បំណុលផ្សេងៗ

បំណុលផ្សេងៗ ត្រូវបានកត់ត្រាតាមតម្លៃដើម។

២.១៦ សំវិធានធន

សំវិធានធន ត្រូវបានទទួលស្គាល់នៅពេលដែលធនាគារមានកាតព្វកិច្ចតាមផ្លូវច្បាប់ ឬ កាតព្វកិច្ចប្រយោលនាពេលបច្ចុប្បន្ន ដែលជាលទ្ធផលនៃព្រឹត្តិការណ៍កន្លងផុតទៅ ហើយមានលទ្ធភាពដែលតម្រូវអោយមានលំហូរចេញនូវអត្ថប្រយោជន៍ សេដ្ឋកិច្ចក្នុងការបំពេញនូវកាតព្វកិច្ចនោះ។ ប្រសិនបើផលប៉ះពាល់មានលក្ខណៈសារវន្ត សំវិធានធន ត្រូវបានកំណត់ដោយ អប្បបរមាលំហូរសាច់ប្រាក់ដែល រំពឹងថានឹងទទួលបាននាពេលអនាគត ដោយប្រើអត្រាមុនបង់ពន្ធ ដែលឆ្លុះបញ្ចាំងពី ការប៉ាន់ប្រមាណ នៃតម្លៃពេលវេលាក្នុងលក្ខខណ្ឌទីផ្សារបច្ចុប្បន្ន និងហានិភ័យជាក់លាក់ចំពោះបំណុលទាំងនោះ។

២.១៧ ការទទួលស្គាល់ប្រាក់ចំណូល

ចំណូលពីការប្រាក់ ត្រូវបានទទួលស្គាល់ដោយផ្អែកលើមូលដ្ឋានបង្គរ។ ចំពោះឥណទានដែលបានចាត់ថ្នាក់ថាមិន ដំណើរការ ការកត់ត្រាចំណូលពីការប្រាក់ត្រូវបានព្យួររហូតដល់មានសំណងជាសាច់ប្រាក់វិញ។

ចំណូលពីសកម្មភាពផ្សេងៗរបស់ធនាគារ ត្រូវបានទទួលស្គាល់ដោយប្រើប្រាស់មូលដ្ឋានដូចខាងក្រោម៖

- (i) កម្រៃលើការចាត់ចែងផ្តល់សេវា និងកម្រៃជើងសាលើសេវាកម្ម និងឥណទានដែលបានផ្តល់ទៅឲ្យអតិថិជន ត្រូវបានទទួលស្គាល់ជាចំណូល នៅពេលដែលសេវាកម្មត្រូវបានបំពេញ។
- (ii) កម្រៃលើកិច្ចសន្យា និងកម្រៃការធានាលើសេវាកម្មផ្សេងៗ និងឧបករណ៍ហិរញ្ញវត្ថុនានាដែលផ្តល់ឲ្យអតិថិជន ត្រូវបានទទួលស្គាល់ជាចំណូលនៅពេលប្រតិបត្តិការកើតឡើង។
- (iii) កម្រៃសេវាកម្ម និងកម្រៃរត់ការ ត្រូវបានទទួលស្គាល់ នៅពេលដែលសេវាកម្មត្រូវបានបំពេញ។

កំណត់សំគាល់លើរបាយការណ៍ហិរញ្ញវត្ថុ (បន្ត) សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៦

២. គោលការណ៍គណនេយ្យសំខាន់ៗ (បន្ត)

២.១៨ ចំណាយលើការប្រាក់

ចំណាយលើការប្រាក់ទៅលើប្រាក់បញ្ញើរបស់អតិថិជន ត្រូវបានទទួលស្គាល់តាមមូលដ្ឋានបង្ក។

២.១៩ ភតិសន្យា

ការជួលដែលចំណែកហានិភ័យជាក់លាក់ និងផលកម្មសិទ្ធិ ត្រូវបានរក្សាទុកដោយភាគីម្ចាស់ទ្រព្យ ត្រូវបានចាត់ថ្នាក់ជាការជួលតាមកិច្ចសន្យាប្រតិបត្តិការ។ ថ្លៃឈ្នួលដែលបានបង់លើភតិសន្យាប្រតិបត្តិការ (ដកចេញនូវ ប្រាក់លើកទឹកចិត្តពីម្ចាស់ទ្រព្យ) ត្រូវបានទទួលស្គាល់ក្នុងរបាយការណ៍លទ្ធផល ដោយផ្អែកលើមូលដ្ឋានរំលស់ចេញទៅតាមពេលកំណត់នៃការជួល។

២.២០ ពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំ និង ពន្ធពន្យារ

ពន្ធលើប្រាក់ចំណេញ ឬ ខាតក្នុងការិយបរិច្ឆេទ រួមមានពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំ និងពន្ធពន្យារ។ ពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍លទ្ធផល។

ពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំ គឺជាពន្ធដែលរំពឹងទុកថា ត្រូវបង់ទៅលើប្រាក់ចំណេញជាប់ពន្ធក្នុងការិយបរិច្ឆេទ ដោយប្រើអត្រាពន្ធដែលបានអនុម័ត ឬ បានអនុម័តជាអាទិ៍នាកាលបរិច្ឆេទរាយការណ៍ ជាមួយនឹងនិយ័តភាពណាមួយទៅលើពន្ធត្រូវបង់ពីឆ្នាំមុនៗ។

ពន្ធពន្យារ ត្រូវបានកត់ត្រាតាមវិធីសាស្ត្រតារាងតុល្យការទៅលើភាពលំអៀងជាបណ្តោះអាសន្នរវាង តម្លៃយោងនៃទ្រព្យសកម្ម និងបំណុលក្នុងគោលបំណងនៃការធ្វើរបាយការណ៍ហិរញ្ញវត្ថុ និងតម្លៃយោង ប្រើសម្រាប់ការគិតពន្ធ។ តម្លៃនៃប្រាក់ពន្ធពន្យារដែលបានកំណត់នោះ គឺផ្អែកលើការរំពឹងទុកថានឹងទទួលបាន ឬការទូទាត់ដែលនឹងកើតឡើងលើតម្លៃយោងនៃទ្រព្យសកម្ម និងបំណុល ដោយប្រើអត្រាពន្ធដែលបានកំណត់នៅកាលបរិច្ឆេទនៃតារាងតុល្យការ។

ពន្ធពន្យារជាទ្រព្យសកម្ម ត្រូវបានទទួលស្គាល់តែក្នុងករណីអាចនឹងកើតមានឡើងទៅលើប្រាក់ចំណេញជាប់ពន្ធនាពេលអនាគត ដែលអាចប្រើប្រាស់ជាមួយនឹងទ្រព្យសកម្ម។ ពន្ធពន្យារជាទ្រព្យសកម្ម ត្រូវបានកាត់បន្ថយក្នុងករណីដែលវាមិនអាចកើតឡើងនូវអត្ថប្រយោជន៍នៃពន្ធដែលពាក់ព័ន្ធ ដែលអាចនឹងប្រើប្រាស់បាន។

២.២១ ការបង្កត់លេខ

តួលេខនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ត្រូវបានបង្កត់សម្រាប់ប្រាក់ដុល្លារអាមេរិក និងខ្ទង់ពាន់សម្រាប់ប្រាក់រៀល។

៣. ការប៉ាន់ប្រមាណ និងការវិនិច្ឆ័យលើគណនេយ្យសំខាន់ៗ

៣.១ ប្រភពសំខាន់ៗនៃការប៉ាន់ស្មានមិនច្បាស់លាស់

ធនាគារធ្វើការប៉ាន់ស្មាន និងសន្មត ដែលប៉ះពាល់លើគុណភាពនៃទ្រព្យសកម្មនិងបំណុល។ ការប៉ាន់ស្មាន និងការវិនិច្ឆ័យ ត្រូវបានវាយតម្លៃជាបន្តបន្ទាប់ដោយផ្អែកទៅលើបទពិសោធន៍នាពេលកន្លងមក និងកត្តាផ្សេងៗ ដូចជាការរំពឹងទុក អំពីហេតុការណ៍នាពេលអនាគត ដែលគេជឿថាមានភាពសមហេតុផលទៅតាមកាលៈទេសៈផ្សេងៗ។

(ក) សំវិធានធនលើឥណទានបាក់បង់

អនុលោមតាមគោលការណ៍ណែនាំរបស់ធនាគារជាតិនៃកម្ពុជា រាល់ឥណទាន ត្រូវបានចាត់ចំណាត់ថ្នាក់ដោយយោង ទៅតាមលទ្ធភាពនៃការទូទាត់សងរបស់អ្នកខ្ចីប្រាក់។ លទ្ធភាពនៃការទូទាត់សងនេះ ត្រូវបានវាយតម្លៃដោយផ្អែកទៅ តាមបទពិសោធន៍នៃការទូទាត់សងពីមុន លក្ខខណ្ឌហិរញ្ញវត្ថុរបស់កូនបំណុលអាជីវកម្ម និងលំហូរសាច់ប្រាក់នាពេល អនាគត លទ្ធភាព និងការស្ម័គ្រចិត្តសងរបស់កូនបំណុលបរិយាកាសហិរញ្ញវត្ថុ និងគុណភាពនៃឯកសារដែលប្រមូលបាន។

បន្ថែមលើគុណភាពនៃព័ត៌មានខាងលើចំនួនថ្ងៃហួសកាលកំណត់សងត្រូវបានយកមកគិត។ សំវិធានធនលើឥណទាន ជាប់សង្ស័យអប្បបរមា ត្រូវបានកំណត់ដោយផ្អែកទៅតាមចំណាត់ថ្នាក់ដែលបានកំណត់។ នៅពេលមានព័ត៌មានដែល អាចទុកចិត្តបានកំណត់ថា ការបាក់បង់នឹង កើតមានឡើងច្រើនជាងតម្រូវការអប្បបរមានោះ សំវិធានធនបន្ថែមនឹងត្រូវ បានធ្វើឡើង។

(ខ) ពន្ធលើប្រាក់ចំណេញ

ប្រព័ន្ធពន្ធ ត្រូវបានបែងចែកជាច្រើនប្រភេទ និងមានការផ្លាស់ប្តូរច្បាប់ជាញឹកញយ ដែលមានលក្ខណៈមិនច្បាស់លាស់ ផ្ទុយគ្នា និងអាស្រ័យទៅលើការបកស្រាយ។ ជាទូទៅ មានការបកស្រាយខុសៗគ្នាក្នុងចំណោមអាជ្ញាធរពន្ធដារ និង ដែនសមត្ថកិច្ចផ្សេងៗគ្នា។ ពន្ធត្រូវបានត្រួតពិនិត្យដោយអាជ្ញាធរពន្ធដារជាច្រើនរូប ដែលបានទទួលសិទ្ធិស្របច្បាប់ ក្នុងការកំណត់ប្រាក់ពិន័យ និងការប្រាក់លើបំណុលពន្ធ។

កត្តាទាំងនេះអាចធ្វើអោយមានការប៉ះពាល់ដល់ការបង់ពន្ធរបស់សាខាសារវន្ត។ គណៈគ្រប់គ្រងជឿជាក់ថាពួកគេ បានយល់ដឹងច្បាប់ពន្ធដែលពាក់ព័ន្ធ និងបានធ្វើការគិតបំណុលពន្ធដោយផ្អែកលើការយល់ឃើញរបស់ពួកគេចំពោះ ច្បាប់ពន្ធបច្ចុប្បន្ន។ ទោះបីជាយ៉ាងណា អាជ្ញាធរដែលពាក់ព័ន្ធ ប្រហែលជាមានការបកស្រាយផ្សេងៗគ្នា ហើយផល ប៉ះពាល់អាចមានជាសារវន្ត។

កំណត់សំគាល់លើរបាយការណ៍ហិរញ្ញវត្ថុ (បន្ត) សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៦

៣. ការប៉ាន់ប្រមាណ និងការវិនិច្ឆ័យលើគណនេយ្យសំខាន់ៗ (បន្ត)

៣.២ ការវិនិច្ឆ័យសំខាន់ៗក្នុងការអនុវត្តគោលនយោបាយគណនេយ្យ

មិនមានការវិនិច្ឆ័យសំខាន់ៗដែលធ្វើឡើងដោយគណៈគ្រប់គ្រង ក្នុងដំណើរការអនុវត្តគោលនយោបាយគណនេយ្យ ដែលមានឥទ្ធិពលជាសារវន្តទៅលើចំនួនទឹកប្រាក់ ដែលបានទទួលស្គាល់នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ក្រៅពីការប៉ាន់ស្មាន ដែលបានរៀបរាប់ខាងលើឡើយ។

៤. សាច់ប្រាក់ក្នុងដៃ

	ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៦		ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៥	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ប្រាក់ដុល្លារអាមេរិក	២២.១៦១.២២៦	៨៩.៤៦៤.៨៦៩	៣៥.៧៧២.៧៧៨	១៤៤.៨៧៩.៧៥១
ប្រាក់រៀល	៧០០.២៥៩	២.៨២៦.៩៤៦	៤៦៤.៧២៥	១.៨៨២.១៣៦
	<u>២២.៨៦១.៤៨៥</u>	<u>៩២.២៩១.៨១៥</u>	<u>៣៦.២៣៧.៥០៣</u>	<u>១៤៦.៧៦១.៨៨៧</u>

៥. សមតុល្យនៅធនាគារជាតិនៃកម្ពុជា

	ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៦		ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៥	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ប្រាក់បញ្ញើមានកាលកំណត់	-	-	៥.៦០០.០០០	២២.៦៨០.០០០
មូលបត្រអាចជួញដូរបាន	៣០.២០៨.៧៩៤	១២១.៩៥២.៩០១	៣.០០០.០០០	១២.១៥០.០០០
គណនីចរន្ត	២៣.៩១៨.៧៩៥	៩៦.៥៦០.១៧៥	២១.៤៩២.៧៤១	៨៧.០៤៥.៦០១
គណនីទូទាត់	១២.០៨១.២០៧	៤៨.៧៧១.៨៣៣	៥.៤៩២.១៦៧	២២.២៤៣.២៧៦
	<u>៦៦.២០៨.៧៩៦</u>	<u>២៦៧.២៥៨.៩០៩</u>	<u>៣៥.៥៨៤.៩០៨</u>	<u>១៤៤.១១៨.៨៧៧</u>
ប្រាក់បញ្ញើតម្កល់តាមច្បាប់លើ៖				
ប្រាក់បម្រុងកាតព្វកិច្ច	៤០.០៧៣.៧៩២	១៦១.៧៧៧.៨៩៩	៣១.៧៤៣.៤៥៧	១២៨.៥៦១.០០១
ការធានាដើមទុន	៦.៤៥០.០០០	២៦.០៣៨.៦៥០	៦.៤៥០.០០០	២៦.១២២.៥០០
	<u>៤៦.៥២៣.៧៩២</u>	<u>១៨៧.៨១៦.៥៤៩</u>	<u>៣៨.១៩៣.៤៥៧</u>	<u>១៥៤.៦៨៣.៥០១</u>
	<u>១១២.៧៣២.៥៨៨</u>	<u>៤៥៥.១០១.៤៥៨</u>	<u>៧៣.៧៧៨.៣៦៥</u>	<u>២៩៨.៨០២.៣៧៨</u>

(ក) ប្រាក់បម្រុងកាតព្វកិច្ច

ប្រាក់បញ្ញើនេះ គឺប្រាក់តម្កល់បម្រុងកាតព្វកិច្ចអប្បបរមានៅធនាគារជាតិនៃកម្ពុជាតាមអត្រា ៨% នៃប្រាក់បញ្ញើរបស់អតិថិជនជាប្រាក់រៀល និង ១២.៥% នៃប្រាក់បញ្ញើរបស់អតិថិជនមិនមែនធនាគារជាប្រាក់រៀល។

៤.៥% នៃប្រាក់បញ្ញើ តម្កល់ជាប្រាក់រៀល ទទួលបានអត្រាការប្រាក់ ១/២ នៃអត្រា LIBOR គិតលើមូលដ្ឋាន ១ ខែហើយចំនួនដែលនៅសល់ ៨% និងប្រាក់បម្រុងជាប្រាក់រៀលមិនទទួលបានការប្រាក់នោះទេ។

កំណត់សំគាល់លើរបាយការណ៍ហិរញ្ញវត្ថុ (បន្ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៦

៥. សមតុល្យនៅធនាគារជាតិនៃកម្ពុជា (បន្ត)

(ខ) ការធានាដើមទុន

យោងតាមប្រកាសរបស់ធនាគារជាតិនៃកម្ពុជា លេខ B៧-០១-១៣៦ ចុះថ្ងៃទី ១៥ ខែ តុលា ឆ្នាំ ២០០១ គ្រប់ធនាគារទាំងអស់ តម្រូវឱ្យរក្សាប្រាក់តម្កល់តាមច្បាប់ចំនួន ១០% នៃដើមទុនចុះបញ្ជី។ ប្រាក់តម្កល់នេះ គឺមិនអាចប្រើប្រាស់ក្នុងប្រតិបត្តិការប្រចាំថ្ងៃរបស់ធនាគារបានឡើយ ប៉ុន្តែធនាគារអាចដកវិញបាន នៅពេលដែលធនាគារសម្រេចចិត្តឈប់ធ្វើអាជីវកម្មនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដោយស្ម័គ្រចិត្ត។ ប្រាក់តម្កល់នេះទទួលបានអត្រាការប្រាក់ ១/៤ នៃអត្រា LIBOR គិតលើមូលដ្ឋាន ៦ ខែ។

(គ) អត្រាការប្រាក់

គណនីចរន្ត និងគណនីទូទាត់មិនមានអត្រាការប្រាក់នោះទេ។ ប្រាក់បញ្ញើផ្សេងៗទៀតទទួលបានអត្រាការប្រាក់ប្រចាំឆ្នាំដូចខាងក្រោម៖

	២០១៦	២០១៥
ប្រាក់បញ្ញើមានកាលកំណត់	-	០,១១% - ០,១៥%
មូលបត្រអាចជួញដូរបាន	០,៥៣% - ១,៥០%	០,២១%
ប្រាក់បម្រុងកាតព្វកិច្ច	០,៣០% - ០,៣៨%	០,០៨% - ០,២១%
ការធានាដើមទុន	០,២២%	០,១១%

៦. សមតុល្យនៅធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុនានា

	ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៦		ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៥	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
<i>សមតុល្យនៅធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុក្នុងប្រទេស៖</i>				
គណនីចរន្ត	៧៣៦.៥៧១	២.៩៧៣.៥៣៧	៥.៨៦១.០៥៣	២៣.៧៣៧.២៦៥
ប្រាក់បញ្ញើមានកាលកំណត់	៣៦.១៨០.១០៩	១៤៦.០៥៩.១០០	៣.៩៨៧.៦៥៤	១៦.១៤៩.៩៩៩
<i>សមតុល្យនៅធនាគារក្រៅប្រទេស៖</i>				
គណនីសន្សំ	៩០៩.៤៣៧	៣.៦៧១.៣៩៧	៩៦៥.៤៤០	៣.៩១០.០៣២
គណនីចរន្ត	៣៤.០៧៥.២១៤	១៣៧.៥៦១.៦៣៩	២៦.៥៨៨.០៩១	១០៧.៦៨១.៧៦៨
	<u>៧១.៩០១.៣៣១</u>	<u>២៩០.២៦៥.៦៧៣</u>	<u>៣៧.៤០២.២៣៨</u>	<u>១៥១.៤៧៩.០៦៤</u>

គណនីចរន្តនៅធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុក្នុងប្រទេស មិនមានការប្រាក់ទេ។ ប្រាក់បញ្ញើសន្សំ និងមានកាលកំណត់ ទទួលបានអត្រាការប្រាក់ប្រចាំឆ្នាំដូចខាងក្រោម៖

	២០១៦	២០១៥
ប្រាក់បញ្ញើសន្សំ	០,០៥%	០,០៥%
ប្រាក់បញ្ញើមានកាលកំណត់	២,០០% - ៥,៨៨%	០,១៥% - ៤,៨៨%

កំណត់សំគាល់លើរបាយការណ៍ហិរញ្ញវត្ថុ (បន្ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៦

៦. សមតុល្យនៅធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុនានា (បន្ត)

សមតុល្យនៅធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុនានា ត្រូវបានវិភាគដូចខាងក្រោម៖

(ក) តាមកាលវិភាគ

	ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៦		ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៥	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
រយៈពេល ១ ខែ	៤១.៣៨០.៦០៩	១៦៧.០៥៣.៥១៨	៣៤.៤១៤.៥៨៤	១៣៩.៣៧៩.០៦៥
២ ទៅ ៣ ខែ	២៦.៥២០.៧២២	១០៧.០៦៤.១៥៥	២.៩៨៧.៦៥៤	១២.០៩៩.៩៩៩
៤ ទៅ ៦ ខែ	២.០០០.០០០	៨.០៧៤.០០០	-	-
៦ ទៅ ១២ ខែ	២.០០០.០០០	៨.០៧៤.០០០	-	-
	<u>៧១.៩០១.៣៣១</u>	<u>២៩០.២៦៥.៦៧៣</u>	<u>៣៧.៤០២.២៣៨</u>	<u>១៥១.៤៧៩.០៦៤</u>

(ខ) តាមប្រភេទរូបិយប័ណ្ណ

	ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៦		ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៥	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ប្រាក់ដុល្លារអាមេរិក	៦៨.២៥០.១៦៧	២៧៥.៥២៥.៩២៤	៣៥.៤៥០.១៦៧	១៤៣.៥៧៣.១៧៦
ប្រាក់រៀល	៣.២១២.៣៦៦	១២.៩៦៨.៣២២	១.៧៣៤.៤៦៩	៧.០២៤.៦០០
ប្រាក់អឺរ៉ូ	២៣៦.៥០១	៩៥៤.៧៥៥	៨៩.៦៦៧	៣៦៣.១៥១
ប្រាក់បាតថៃ	៣៦.៣០៧	១៤៦.៥៧១	៥២.១២៤	២១១.១០២
ប្រាក់ដុល្លារសិង្ហបុរី	១៦៣.៤០៦	៦៥៩.៦៧០	៧៥.៨១១	៣០៧.០៣៥
ប្រាក់យ៉ន់ចិន	២.៥៨៤	១០.៤៣១	-	-
	<u>៧១.៩០១.៣៣១</u>	<u>២៩០.២៦៥.៦៧៣</u>	<u>៣៧.៤០២.២៣៨</u>	<u>១៥១.៤៧៩.០៦៤</u>

៧. ឥណទានផ្តល់ដល់អតិថិជន

	ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៦		ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៥	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ឥណទានមានកាលកំណត់	១២៥.៦៨៨.២៩៨	៥០៧.៤០៣.៦៥៩	១១៩.៧០៦.២៨៨	៤៨៤.៨១០.៤៦៧
ឥណទានវិបារូបន៍	៥៥.២០៤.៣៩២	២២២.៨៦០.១៣១	៦៨.១៤៩.៨៣៧	២៧៦.០០៦.៨៤០
ហិរញ្ញប្បទានពាណិជ្ជកម្ម	១.៥១២.៦១០	៦.១០៦.៤០៧	២.៦០២.៧៣២	១០.៥៤១.០៦៥
ប័ណ្ណឥណទាន	១.៨៤៧.៣២១	៧.៤៥៧.៦៣៥	១.៥១៨.៥០៧	៦.១៤៩.៩៥៣
ឥណទានផ្តល់ដល់បុគ្គលិក	១.១៧៦.៥៧៩	៤.៧៤៩.៨៤៩	១.១៥៥.២៨៨	៤.៦៧៨.៩១៦
	១៨៥.៤២៩.២០០	៧៤៨.៥៧៧.៦៨១	១៩៣.១៣២.៦៥២	៧៨២.១៨៧.២៤១
ការប្រាក់ដែលត្រូវទទួលបាន	៤៦២.៩៣៦	១.៨៦៨.៨៧២	៥០៩.៧៤៣	២.០៦៤.៤៥៩
ការប្រាក់ដែលបានព្យួរទុក	(១០.៥១៦)	(៤២.៤៥៣)	(៦៣៣)	(២.៥៦៤)
	៤៥២.៤២០	១.៨២៦.៤១៩	៥០៩.១១០	២.០៦១.៨៩៥
សំវិធានធនសម្រាប់ឥណទានខាតបង់៖				
សំវិធានធនជាក់លាក់	(១២០.៩១៥)	(៤៨៨.១៣៤)	(១៤២.៧៥៨)	(៥៧៨.១៧០)
សំវិធានធនទូទៅ	(១.៨៦៧.៥៣១)	(៧.៥៣៩.២២៣)	(១.៩២៨.៦៨៥)	(៧.៨១១.១៧៤)
	(១.៩៨៨.៤៤៦)	(៨.០២៧.៣៥៧)	(២.០៧១.៤៤៣)	(៨.៣៨៩.៣៤៤)
ឥណទានផ្តល់ដល់អតិថិជនសុទ្ធ	១៨៣.៨៩៣.១៧៤	៧៤០.៥៥០.៣២៤	១៩១.៥៧០.៣១៩	៧៧៣.៨៥៩.៧៩២

កំណត់សំគាល់លើរបាយការណ៍ហិរញ្ញវត្ថុ (បន្ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៦

៧. ឥណទានផ្តល់ដល់អតិថិជន (បន្ត)

បម្រែបម្រួលនៃសំវិធានធនសម្រាប់ឥណទានខាតបង់ មានដូចខាងក្រោម៖

	ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៦		ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៥	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
នៅដើមឆ្នាំ	២.០៧១.៤៤៣	៨.៣៨៩.៣៤៤	១.៤៧៩.៤០៩	៥.៩៩១.៦០៦
សំវិធានធនក្នុង ការិយបរិច្ឆេទ	(៨២.៩៩៧)	(៣៣៥.០៥៩)	៥៩២.០៣៤	២.៣៩៧.៧៣៨
លំអៀងអត្រាប្តូរប្រាក់	-	(២៦.៩២៨)	-	-
	<u>១.៩៨៨.៤៤៦</u>	<u>៨.០២៧.៣៥៧</u>	<u>២.០៧១.៤៤៣</u>	<u>៨.៣៨៩.៣៤៤</u>

ឥណទានដុលត្រូវបានវិភាគមានដូចខាងក្រោម៖

(ក) តាមចំណាត់ថ្នាក់ឥណទាន

	ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៦		ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៥	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ឥណទានស្តង់ដារ មានវត្តមាន	១៧៨.៦៩២.២៨៧	៧២១.៣៨០.៧៦៣	១៨៥.៩៦៨.៥២៧	៧៥៣.១៧២.៥៣៤
ពុំមានវត្តមាន	៦.៦១៥.៥៣៥	២៦.៧០៦.៩១៥	៦.៤៥៨.៤២៧	២៦.១៥៦.៦៣០
ឥណទានឃ្លាំមើល មានវត្តមាន	-	-	៥៨០.០៥៦	២.៣៤៩.២២៧
ពុំមានវត្តមាន	៤៧៨	១.៩៣០	-	-
ឥណទានជាប់សង្ស័យ មានវត្តមាន	-	-	-	-
ពុំមានវត្តមាន	-	-	-	-
ឥណទានខាតបង់ មានវត្តមាន	១២០.៩០០	៤៨៨.០៧៣	១២២.១៤៥	៤៩៤.៦៨៧
ពុំមានវត្តមាន	-	-	៣.៤៩៧	១៤.១៦៣
	<u>១៨៥.៤២៩.២០០</u>	<u>៧៤៨.៥៧៧.៦៨១</u>	<u>១៩៦.១២២.៦៥២</u>	<u>៧៨៦.១៨៧.២៤១</u>

ឥណទានពុំមានវត្តមាន គឺសំដៅទៅលើឥណទានដែលគ្មានរបស់បញ្ចាំ ដែលរួមមានឥណទានផ្តល់អោយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចំនួន ៦.០២៤.៤៩៧ ដុល្លារអាមេរិក (២០១៥: ៥.៤៩០.០១៨ ដុល្លារអាមេរិក) រឺឥណទានដែលធានាដោយប្លង់ទន់។

(ខ) តាមប្រភេទអាជីវកម្ម

	ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៦		ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៥	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
លក់រាយ	២៤.៦០៩.៥៦៨	៩៩.៣៤៨.៨២៦	២៩.៩៤១.១២៧	១២១.២៦១.៥៦៤
គ្រឹះស្ថានហិរញ្ញវត្ថុ	៦.០២៤.៤៩៧	២៤.៣២០.៨៩៤	៥.៤៩០.០១៨	២២.២៣៤.៥៧៣
សេវាកម្ម	៥៩.៨១០.០៥៣	២៤១.៤៥៣.១៨៤	៥៨.៩១៣.៥១៥	២៣៨.៥៩៩.៧៣៦
សំណង់	១៨.១២៨.៥៤០	៧៣.១៨៤.៩១៦	១០.០៩៦.៩៣២	៤០.៨៩២.៥៧៥
លក់ដុំ	២២.៦៤៥.៩៥៦	៩១.៤២១.៧២៤	២៣.៦៦៥.៨០២	៩៥.៨៤៦.៤៩៨
ផលិតកម្ម	១៤.៨៩០.៦៦៣	៦០.១១៣.៦០៧	២៥.៩១៧.៤១៧	១០៤.៩៦៥.៥៣៩
អចលនទ្រព្យ	៣០.៧១៨.៩០១	១២៤.០១២.២០៣	៣១.១២២.៦២៩	១២៦.០៤៦.៦៤៧
កសិកម្ម	២.២០៦.៨២១	៨.៩០៨.៩៣៧	២.៥៨៣.៩៥៤	១០.៤៦៥.០១៤
ផ្សេងៗ	៦.៣៩៤.២០១	២៥.៨១៣.៣៩០	៥.៤០១.២៥៨	២១.៨៧៥.០៩៥
	<u>១៨៥.៤២៩.២០០</u>	<u>៧៤៨.៥៧៧.៦៨១</u>	<u>១៩៣.១៣២.៦៥២</u>	<u>៧៨២.១៨៧.២៤១</u>

(គ) តាមហានិក័យ

	ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៦		ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៥	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ហានិក័យធំៗ	៦៣.០២៩.២០២	២៥៤.៤៤៨.៨៨៨	៥៣.០៩៤.០៩៨	២១៥.០៣១.០៩៧
មិនមែនជាហានិក័យធំៗ	១២២.៣៩៩.៩៩៨	៤៩៤.១២៨.៧៩៣	១៤០.០៣៨.៥៥៤	៥៦៧.១៥៦.១៤៤
	<u>១៨៥.៤២៩.២០០</u>	<u>៧៤៨.៥៧៧.៦៨១</u>	<u>១៩៣.១៣២.៦៥២</u>	<u>៧៨២.១៨៧.២៤១</u>

ហានិក័យធំ ត្រូវបានផ្តល់និយមន័យនៅក្នុងគោលការណ៍ណែនាំរបស់ធនាគារជាតិនៃកម្ពុជា ថាជាសមតុល្យសរុបនៃឥណទាន ដែលផ្តល់ដល់អតិថិជនម្នាក់ៗលើសពី ១០% នៃមូលធនផ្ទាល់សុទ្ធរបស់ធនាគារ។ ហានិក័យដុល សំដៅលើតម្លៃខ្ពស់បំផុតរវាងសមតុល្យនៃឥណទាន ឬ កិច្ចសន្យាផ្តល់ ដែលនៅសល់ និងឥណទានដែលបានអនុម័ត ឬ កិច្ចសន្យាផ្តល់។

កំណត់សំគាល់លើរបាយការណ៍ហិរញ្ញវត្ថុ (បន្ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៦

៧. ឥណទានផ្តល់ដល់អតិថិជន (បន្ត)

(ឃ) តាមកាលកំណត់

	ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៦		ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៥	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
រយៈពេល ១ ខែ	៦១.៨១៧.២៥១	២៤៩.៥៥៦.២៤២	៧២.៤៥២.៧១៧	២៩៣.៤៣៣.៥០៤
១ ទៅ ៣ ខែ	១.៨៨៤.២១៨	៧.៦០៦.៥៨៨	១.៥៤៩.៩៣៥	៦.២៧៧.២៣៧
៤ ទៅ ៦ ខែ	៣.១៩៩.៦៧៦	១២.៩១៧.០៩២	៤.១៤៤.៥០០	១៦.៧៨៥.២២៥
៧ ទៅ ១២ ខែ	៣៥៤.០០៥	១.៤២៩.១១៨	១.០៥៦.០២៩	៤.២៧៦.៩១៧
១ ទៅ ៥ ឆ្នាំ	៣០.៣៣៥.៧២០	១២២.៤៦៥.៣០២	៣៨.៥២៦.៩៩៨	១៥៦.០៣៤.៣៤២
លើសពី ៥ ឆ្នាំ	៨៧.៨៣៨.៣៣០	៣៥៤.៦០៣.៣៣៩	៧៥.៤០២.៤៧៣	៣០៥.៣៨០.០១៦
	<u>១៨៥.៤២៩.២០០</u>	<u>៧៤៨.៥៧៧.៦៨១</u>	<u>១៩៣.១៣២.៦៥២</u>	<u>៧៨២.១៨៧.២៤១</u>

(ង) តាមរូបិយប័ណ្ណ

	ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៦		ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៥	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ប្រាក់ដុល្លារអាមេរិក	<u>១៨៥.៤២៩.២០០</u>	<u>៧៤៨.៥៧៧.៦៨១</u>	<u>១៩៣.១៣២.៦៥២</u>	<u>៧៨២.១៨៧.២៤១</u>

នៅថ្ងៃទី ១ ខែ ធ្នូ ឆ្នាំ ២០១៦ ធនាគារជាតិនៃកម្ពុជាបានចេញសេចក្តីប្រកាសលេខ B៧-០១៦-៣៣៤ ស្តីពីការផ្តល់ឥណទានជាប្រិយវត្ថុជាតិរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ដែលប្រកាសនេះតម្រូវអោយគ្រប់គ្រឹះស្ថាន ទាំងអស់មានឥណទានជាប្រិយវត្ថុជាតិ (រៀល) យ៉ាងតិច ១០% នៃសំណុំឥណទានសរុប។ ធនាគារតម្រូវអោយអនុវត្តប្រកាសនេះអោយបានពេញលេញ យ៉ាងយូរត្រឹម ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៩។

(ច) តាមនិវាសនដ្ឋាន

	ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៦		ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៥	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
និវាសនជន	<u>១៨៥.៤២៩.២០០</u>	<u>៧៤៨.៥៧៧.៦៨១</u>	<u>១៩៣.១៣២.៦៥២</u>	<u>៧៨២.១៨៧.២៤១</u>

(ឆ) តាមទំនាក់ទំនង

	ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៦		ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៥	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ឥណទានផ្តល់ដល់អតិថិជន	១៨៤.២៥២.៦២១	៧៤៣.៨២៧.៨៣២	១៩១.៩៧៧.៣៦៤	៧៧៧.៥០៨.៣២៤
ឥណទានផ្តល់ដល់បុគ្គលិក	១.១៧៦.៥៧៩	៤.៧៤៩.៨៤៩	១.១៥៥.២៨៨	៤.៦៧៨.៩១៧
	<u>១៨៥.៤២៩.២០០</u>	<u>៧៤៨.៥៧៧.៦៨១</u>	<u>១៩៣.១៣២.៦៥២</u>	<u>៧៨២.១៨៧.២៤១</u>

(ជ) តាមអត្រាការប្រាក់ (ក្នុងមួយឆ្នាំ)

	២០១៦	២០១៥
ឥណទានមានកាលកំណត់	៧.០០% - ១៣.២០%	៧.០០% - ១៣.២០%
ឥណទានវិបារូបន៍	៧.០០% - ១៣.២០%	៧.០០% - ១៣.២០%
ហិរញ្ញប្បទានពាណិជ្ជកម្ម	៧.០០% - ៨.០០%	៧.០០% - ៨.០០%
ប័ណ្ណឥណទាន	១៨.០០% - ២៤.០០%	១៨.០០% - ២៤.០០%
ឥណទានផ្តល់ដល់បុគ្គលិក	៤.០០% - ៥.០០%	៤.០០% - 5.00%

៨. ទ្រព្យសកម្មផ្សេងៗ

	ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៦		ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៥	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ចំណាយបង់មុន និងប្រាក់តំកល់ទុក	៩២៧.៩៤៨	៣.៧៤៦.១២៧	៧៧១.០៥៥	៣.១២២.៧៧៣
ការប្រាក់ត្រូវទទួលបានពីសមតុល្យនៅធនាគារ	១៨៧.២៣៨	៧៥៥.៨៨០	១៣.៦៨៦	៥៥.៤២៨
និងគ្រឹះស្ថានហិរញ្ញវត្ថុនានាផ្សេងៗ	១៧.០១១	៦៨.៦៧៣	៩.៧៩៥	៣៩.៦៧០
	<u>១.១៣២.១៩៧</u>	<u>៤.៥៧០.៦៧៩</u>	<u>៧៩៤.៥៣៦</u>	<u>៣.២១៧.៨៧១</u>

កំណត់សំគាល់លើរបាយការណ៍ហិរញ្ញវត្ថុ (បន្ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៦

៩. ទ្រព្យ និងបរិច្ឆារ

សំរាប់ការិយបរិច្ឆេទ	ដីធ្លី		អគារ	ការកែលម្អអគារ	គ្រឿងសង្ហារឹម និងគ្រឿងបំពាក់	កុំព្យូទ័រ និងបរិក្ខារ	យានយន្ត	ទ្រព្យកំពុងបង្កើត	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៦									
គំរូឆ្នើម									
នៅថ្ងៃទី ១ ខែ មករា ឆ្នាំ ២០១៦	៦.៧៣០.២៨៩	២.៦០៧.៦៧៦	១.៦៨៩.២៣៤	១.១១៩.៦៦៥	៣.២២១.២៤៥	៨២៦.៤៤៣	៣១៩.២០១	១៦.៥១៣.៧៥៣	
ការទិញបន្ថែម	៣.៩២៤.៥០០	-	១៤.៦៥១	២៤.៤០២	២៤៧.៥៩៩	២.២៦០	-	៤.២១៣.៤១២	
ការរដ្ឋ	-	-	-	-	៣១៩.២០១	-	(៣១៩.២០១)	-	
ការលុបចោល	(៧៦០.០០០)	-	-	(៨.៥០៤)	(១៥.៨៨៨)	-	-	(៧៨៤.៣៩២)	
នៅថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៦	៩.៨៩៤.៧៨៩	២.៦០៧.៦៧៦	១.៧០៣.៨៨៥	១.១៣៥.៥៦៣	៣.៧៧២.១៥៧	៨២៨.៧០៣	-	១៩.៩៤២.៧៧៣	
ដក: រំលស់បន្ត									
នៅថ្ងៃទី ១ ខែ មករា ឆ្នាំ ២០១៦	-	៩៧៧.៤៧២	៣៧១.៦១០	៧០៥.៦៩៩	២.៣៩២.៥៩២	៦០៦.៧៤២	-	៥.០៥៤.១១៥	
រំលស់ក្នុងការិយបរិច្ឆេទ	-	១៣០.៣៨៤	២៦៤.៨៦១	១០៥.១៨៧	៣៦៨.២៧៦	៥៥.២១២	-	៩២៣.៩២០	
ការលុបចោល	-	-	-	(៨.៥០៤)	(១៥.៨៨៨)	-	-	(២៤.៣៩២)	
នៅថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៦	-	១.១០៧.៨៥៦	៦៣៦.៤៧១	៨០២.៣៨២	២.៧៤៤.៩៨០	៦៦១.៩៥៤	-	៥.៩៥៣.៦៤៣	
សរុប									
នៅថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៦	៩.៨៩៤.៧៨៩	១.៤៩៩.៨២០	១.០៦៧.៤១៤	៣៣៣.១៨១	១.០២៧.១៧៧	១៦៦.៧៤៩	-	១៣.៩៨៩.១៣០	
សមមូលនឹងពាន់រៀល	៣៩.៩៤៥.២៦៣	៦.០៥៤.៧៧៣	៤.៣០៩.១៥០	១.៣៤៥.០៥២	៤.១៤៦.៧១៤	៦៧៣.១៦៦	-	៥៦.៤៧៤.១១៥	

	ដីធ្លី	អគារ	ការកែលម្អអគារ	គ្រឿងសង្ហារឹម និងគ្រឿងបំពាក់	កុំព្យូទ័រ និងបរិក្ខារ ការិយាល័យ	យានយន្ត	ទ្រព្យកំពុងបង្កើត	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
សរុបការិយបរិច្ឆេទ								
ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៥								
កម្ពុជា								
នាថ្ងៃទី ១ ខែ មករា ឆ្នាំ ២០១៥	៤.២៣៤.២៨៩	២.៦០៦.៨៩២	១.៥៥៤.៤៤១	១.០៧៥.៦១៧	២.៩៧២.៩៦៦	៧២៣.២២២	៣៤.៧៥១	១៣.២០៦.១៧៨
ការទិញបន្ថែម	២.៤៩៦.០០០	៧៨៤	១២៨.២៥១	២៧.០៨២	២៣៣.០៣៦	១០៣.២២១	៣១៩.២០១	៣.៣០៧.៤៧៥
ការផ្តេរ	-	-	២.៥៤២	១៦.៩៦៦	១៥.២៤៣	-	(៣៤.៧៥១)	-
នាថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៥	៦.៧៣០.២៨៩	២.៦០៧.៦៧៦	១.៦៨៩.២៣៤	១.១១៩.៦៦៥	៣.២២១.២៤៥	៨២៦.៤៤៣	៣១៩.២០១	១៦.៥១៣.៧៥៣
ជក់: វិសេសបន្ត								
នាថ្ងៃទី ១ ខែ មករា ឆ្នាំ ២០១៥	-	៨៤៧.០៩៨	៥២.៤៦៤	៥៧១.០០៧	២.០១២.៨៩៧	៥៥៦.១៩៩	-	៤.០៣៩.៦៦៥
លៃសុំក្នុងការិយបរិច្ឆេទ	-	១៣០.៣៧៤	៣១៩.១៤៦	១៣៤.៦៩២	៣៧៩.៦៩៥	៥០.៥៤៣	-	១.០១៤.៤៥០
នាថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៥	-	៩៧៧.៤៧២	៣៧១.៦១០	៧០៥.៦៩៩	២.៣៩២.៥៩២	៦០៦.៧៤២	-	៥.០៥៤.១១៥
កម្ពុជា								
នាថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៥	៦.៧៣០.២៨៩	១.៦៣០.២០៤	១.៣១៧.៦២៤	៤១៣.៩៦៦	៨២៨.៦៥៣	២១៩.៧០១	៣១៩.២០១	១១.៤៥៩.៦៣៨
សមមូលនឹងពាន់រៀល	២៧.២៥៧.៦៧០	៦.៦០២.៣២៦	៥.៣៣៦.៣៧៧	១.៦៧៦.៥៦២	៣.៣៥៦.០៤៥	៨៨៩.៧៨៩	១.២៩២.៧៦៤	៤៦.៤១១.៥៣៤

កំណត់សំគាល់លើរបាយការណ៍ហិរញ្ញវត្ថុ (បន្ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៦

១០. ទ្រព្យសកម្មអរូបី

កម្មវិធីកុំព្យូទ័រ

	ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៦		ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៥	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
តម្លៃដើម				
នាថ្ងៃទី ១ ខែ មករា	២.២៤០.៨៨៥	៩.០៤៦.៤៥៣	២.១៩៣.៣២១	៨.៨៨២.៩៥០
ការទិញបន្ថែម	១៩៤.៧៦២	៧៨៦.២៥៤	៤៧.៥៦៤	១៩២.៦៣៤
ការលុបចោល	(១.៩៤៥)	(៧.៨៥២)	-	-
នាថ្ងៃទី ៣១ ខែ ធ្នូ	២.៥៣៣.៧០២	៩.៨២៤.៨៥៥	២.២៤០.៨៨៥	៩.០៧៥.៥៨៤
ដក: រំលស់បង្កើន				
នាថ្ងៃទី ១ ខែ មករា	១.៩៦៨.៧៣៦	៧.៩៤៧.៧៨៧	១.៧០៩.៥០៩	៦.៩២៣.៥១២
លែងក្នុងការិយបរិច្ឆេទ	១៥៦.៥៩៣	៦៣២.១៦៦	២៥៩.២២៧	១.០៤៩.៨៦៩
ការលុបចោល	(១.៩៤៥)	(៧.៨៥២)	-	-
នាថ្ងៃទី ៣១ ខែ ធ្នូ	២.១២៣.៣៨៤	៨.៥៧២.១០១	១.៩៦៨.៧៣៦	៧.៩៧៣.៣៨១
តម្លៃសេវា				
នាថ្ងៃទី ៣១ ខែ ធ្នូ	៣១០.៣១៨	១.២៥២.៧៥៤	២៧២.១៤៩	១.១០២.២០៣

១១. ប្រាក់បញ្ញើរបស់ធនាគារផ្សេងៗ

	ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៦		ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៥	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
គណនីចរន្ត	២.៨៧៤.៣៣៨	១១.៦០៣.៧០៣	៥.១៥៨.៦៤៥	២០.៨៩២.៥១២
គណនីប្រាក់បញ្ញើ មានកាលកំណត់	-	-	៩.០០០.០០០	៣៦.៤៥០.០០០
	២.៨៧៤.៣៣៨	១១.៦០៣.៧០៣	១៤.១៥៨.៦៤៥	៥៧.៣៤២.៥១២

តួលេខខាងលើត្រូវបានវិភាគដូចខាងក្រោម៖

(ក) តាមកាលកំណត់

	ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៦		ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៥	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
រយៈពេល ១ ខែ	២.៨៧៤.៣៣៨	១១.៦០៣.៧០៣	៥.១៥៨.៦៤៥	២០.៨៩២.៥១២
២ ទៅ ៣ ខែ	-	-	៧.០០០.០០០	២៨.៣៥០.០០០
៤ ទៅ ៦ ខែ	-	-	-	-
៧ ទៅ ១២ ខែ	-	-	២.០០០.០០០	៨.១០០.០០០
	<u>២.៨៧៤.៣៣៨</u>	<u>១១.៦០៣.៧០៣</u>	<u>១៤.១៥៨.៦៤៥</u>	<u>៥៧.៣៤២.៥១២</u>

(ខ) តាមនិវាសនដ្ឋាន

និវាសនជន	<u>២.៨៧៤.៣៣៨</u>	<u>១១.៦០៣.៧០៣</u>	<u>១៤.១៥៨.៦៤៥</u>	<u>៥៧.៣៤២.៥១២</u>
----------	------------------	-------------------	-------------------	-------------------

(គ) តាមទំនាក់ទំនង

ប្រាក់បញ្ញើពី ធនាគារផ្សេងៗ	<u>២.៨៧៤.៣៣៨</u>	<u>១១.៦០៣.៧០៣</u>	<u>១៤.១៥៨.៦៤៥</u>	<u>៥៧.៣៤២.៥១២</u>
-------------------------------	------------------	-------------------	-------------------	-------------------

(ឃ) តាមរូបិយប័ណ្ណ

ប្រាក់ដុល្លារអាមេរិក	<u>២.៨៧៤.៣៣៨</u>	<u>១១.៦០៣.៧០៣</u>	<u>១៤.១៥៨.៦៤៥</u>	<u>៥៧.៣៤២.៥១២</u>
----------------------	------------------	-------------------	-------------------	-------------------

(ង) តាមអត្រាការប្រាក់

គណនីប្រាក់បញ្ញើ មានកាលកំណត់	NA		២.៦០% - ៣.២០%	
--------------------------------	----	--	---------------	--



កំណត់សំគាល់លើរបាយការណ៍ហិរញ្ញវត្ថុ (បន្ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៦

១២. ប្រាក់បញ្ញើរបស់អតិថិជនមិនមែនធនាគារ

	ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៦		ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៥	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
គណនីចរន្ត	៩១.៦០៥.៦២២	៣៦៩.៨១១.៨៩៦	៦៩.១០៥.៧៤២	២៧៩.៨៧៨.២៥៥
គណនីសន្សំ	៦៩.៤៦៨.១២៨	២៨០.៤៤២.៨៣៣	៧០.៣១៨.៧៧២	២៨៤.៧៩១.០២៧
គណនីប្រាក់បញ្ញើ មានកាលកំណត់	១៦២.៨៩៨.១៣១	៦៥៧.៦១៩.៧៥៥	១២២.៦៦៧.៦៤៩	៤៩៦.៨០៣.៩៧៨
គណនីប្រាក់បញ្ញើកំហិតទុក	៤៩.១៥៤	១៩៨.៤៣៤	១៤៦.០២២	៥៩១.៣៨៩
	៣២៤.០២១.០៣៥	១.៣០៨.០៧២.៩១៨	២៦២.២៣៨.១៨៥	១.០៦២.០៦៤.៦៤៩

គណនីប្រាក់បញ្ញើកំហិតទុក គឺជាសមតុល្យប្រាក់បញ្ញើរបស់អតិថិជនសរុប ដែលពុំមានការប្រាក់ និងតម្រូវអោយដាក់តម្កល់ ដើម្បីធានាលើលិខិតឥណទានផ្សេងៗ (កំណត់សំគាល់ ២៤)។

តួលេខខាងលើត្រូវបានវិភាគដូចខាងក្រោម៖

	ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៦		ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៥	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
(ក) តាមកាលកំណត់				
រយៈពេល ១ ខែ	១៨៤.៧១៧.៧២៥	៧៤៥.៧០៥.៤៥៦	១៦២.១៣១.០១២	៦៥៦.៦៣០.៥៩៨
២ ទៅ ៣ ខែ	៣៨.៧៤២.៩៧៤	១៥៦.៤០៥.៣៨៦	២៥.២៨៤.៣៩២	១០២.៤០១.៧៨៨
៤ ទៅ ៦ ខែ	២១.៩១៨.១៦៣	៨៨.៤៨៣.៦២៤	២២.៧២១.៤៦០	៩២.០២១.៩១៣
៧ ទៅ ១២ ខែ	៧៨.៦៤២.១៧៣	៣១៧.៤៧៨.៤៥២	៥២.១០១.៣៦១	២១១.០១០.៣៥០
	៣២៤.០២១.០៣៥	១.៣០៨.០៧២.៩១៨	២៦២.២៣៨.១៨៥	១.០៦២.០៦៤.៦៤៩

	ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៦		ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៥	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
(ខ) តាមនិវាសនដ្ឋាន				
និវាសនជន	៣២៣.៩៨១.៨១៩	១.៣០៧.៩១៤.៦០៣	២៦២.២០៧.៨២៤	១.០៦១.៩៤១.៦៨៧
អនិវាសនជន	៣៩.២១៦	១៥៨.៣១៥	៣០.៣៦១	១២២.៩៦២
	<u>៣៦៣.០៩៨.០៣៥</u>	<u>១.៣០៨.០៧២.៩១៨</u>	<u>២៩២.៥៦៨.១៨៥</u>	<u>១.១៨៤.៩០៣.៦៤៩</u>
(គ) តាមទំនាក់ទំនង				
ប្រាក់បញ្ញើរបស់អតិថិជន	៣១១.២៤០.៧៨៤	១.២៥៦.៤៧៩.០៤៥	២៤០.៥០៧.៤៣៨	៩៧៤.០៥៥.១២៤
សម្ព័ន្ធព្យាបាល	១២.៧៨០.២៥១	៥១.៩៩៣.៨៧៣	២១.៧៣០.៧៤៧	៨៨.០០៩.៥២៥
	<u>៣២៤.០២១.០៣៥</u>	<u>១.៣០៨.០៧២.៩១៨</u>	<u>២៦២.២៣៨.១៨៥</u>	<u>១.០៦២.០៦៤.៦៤៩</u>
(ឃ) តាមរូបិយប័ណ្ណ				
ប្រាក់ដុល្លារអាមេរិក	៣០៧.៣៥៦.៨៧៥	១.២៤០.៧៩៩.៧០៤	២៥៥.៨៣១.៩៩៤	១.០៣៦.១១៩.៥៧៦
ប្រាក់រៀល	១៦.៦៦៤.១៦០	៦៧.២៧៣.២១៤	៦.៤០៦.១៩១	២៥.៩៤៥.០៧៣
	<u>៣២៤.០២១.០៣៥</u>	<u>១.៣០៨.០៧២.៩១៨</u>	<u>២៦២.២៣៨.១៨៥</u>	<u>១.០៦២.០៦៤.៦៤៩</u>

(ង) តាមអត្រាការប្រាក់

គណនីប្រាក់បញ្ញើកំហិតទុក ពុំមានការប្រាក់នោះទេ។ គណនីចរន្ត គណនីសន្សំ និងប្រាក់បញ្ញើមានកាលកំណត់មានអត្រាការប្រាក់ប្រចាំឆ្នាំដូចខាងក្រោម៖

	២០១៦	២០១៥
គណនីចរន្ត	០.០០% - ០.៥០%	០.០០% - ០.៥០%
គណនីសន្សំ	០.០០% - ០.៥០%	០.០០% - ០.៥០%
គណនីប្រាក់បញ្ញើមានកាលកំណត់	១.៥០% - ៥.០០%	១.៥០% - ៥.០០%

កំណត់សំគាល់លើរបាយការណ៍ហិរញ្ញវត្ថុ (បន្ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៦

១៣. បំណុលផ្សេងៗ

	ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៦		ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៥	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ការប្រាក់ត្រូវទូទាត់	១.៨៣២.៤៦០	៧.៣៩៧.៦៤១	១.៤៤៣.៦៦៧	៥.៨៤៦.៨៥១
ប្រាក់បុព្វលាភបង្ករ	៤០៩.៧០០	១.៦៥៣.៩៥៩	៣៣៧.៤៦៦	១.៣៦៦.៧៣៧
ផ្សេងៗ	២០៤.៥៨៨	៨២៥.៩២២	១៦៥.៤៦៩	៦៧០.១៥០
	<u>២.៤៤៦.៧៤៨</u>	<u>៩.៨៧៧.៥២២</u>	<u>១.៩៤៦.៦០២</u>	<u>៧.៨៨៣.៧៣៨</u>

១៤. ពន្ធ

(ក) សំវិធានធនសម្រាប់ពន្ធលើប្រាក់ចំណេញ

	ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៦		ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៥	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
នាថ្ងៃទី ១ ខែ មករា	៨២២.៨៤៦	៣.៣៣២.៥២៦	៦៨៩.២៦៧	២.៧៩១.៥៣១
ចំណាយពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំ	១.២៧៦.១៣៧	៥.១៥១.៧៦៥	៩៨៧.៧៧៤	៤.០០០.៤៨៥
ពន្ធលើប្រាក់ចំណេញបានបង់	(១.០៧៩.៤៥៦)	(៤.៣៥៧.៧៦៤)	(៨៥៤.១៩៥)	(៣.៤៥៩.៤៩០)
លំអៀងលើអត្រាប្តូរប្រាក់	-	(១០.៦៩៧)	-	-
នាថ្ងៃទី ៣១ ខែ ធ្នូ	<u>១.០១៩.៥២៧</u>	<u>៤.១១៥.៨៣០</u>	<u>៨២២.៨៤៦</u>	<u>៣.៣៣២.៥២៦</u>

ធនាគារជឿជាក់ថា សំវិធានធនសម្រាប់ពន្ធលើប្រាក់ចំណេញគឺគ្រប់គ្រាន់សម្រាប់ឆ្នាំសារពើពន្ធមិនទាន់មានការត្រួតពិនិត្យពីអគ្គនាយកដ្ឋានពន្ធដារទាំងអស់ផ្នែកលើការប៉ាន់ប្រមាណកត្តាជាច្រើន រួមទាំងបំណកស្រាយច្បាប់ពន្ធ និងបទពិសោធន៍កន្លងមក។

(ខ) បំណុលពន្ធពន្យារ

ទ្រព្យសកម្មពន្ធពន្យារនិងបំណុលពន្ធពន្យារត្រូវបានកាត់កងនៅពេលមានការអនុញ្ញាតដោយច្បាប់និងសិទ្ធិកាត់កងរវាងទ្រព្យសកម្មពន្ធពន្យារនិងបំណុលពន្ធពន្យារ ហើយនៅពេលដែលពន្ធប្រាក់ចំណេញពន្យារទាក់ទងទៅនឹងអាជ្ញាធរពន្ធតែមួយ។

ពន្ធប្រាក់ចំណេញពន្យារ ត្រូវបានគណនាដោយផ្អែកលើភាពខុសគ្នាបណ្តោះអាសន្ន ក្រោមវិធីសាស្ត្របំណុល ដោយប្រើអត្រាពន្ធ ២០% (២០១៥: ២០%)។

	ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៦		ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៥	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ទ្រព្យសកម្មពន្ធពន្យារ	១៣៤.០២១	៥៤១.០៤៣	-	-
បំណុលពន្ធពន្យារ	(១៦០.៩៤៥)	(៦៤៩.៧៣៥)	(១៦០.០៩៦)	(៦៤៨.៣៨៩)
	(២៦.៩២៤)	(១០៨.៦៩២)	(១៦០.០៩៦)	(៦៤៨.៣៨៩)

បម្រែបម្រួលនៃទ្រព្យសកម្មពន្ធពន្យារ/(បំណុលពន្ធពន្យារ) ក្នុងការិយបរិច្ឆេទមានដូចខាងក្រោម៖

	ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៦		ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៥	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
នាថ្ងៃទី ១ ខែ មករា	(១៦០.០៩៦)	(៦៤៨.៣៨៩)	២០១.២៧៣	៨១៥.១៥៦
ការដាក់បញ្ចូលក្នុង				
របាយការណ៍លទ្ធផល	១៣៣.១៧២	៥៣៧.៦១៥	(៤១.១៧៧)	(១៦៦.៧៦៧)
លំអៀងអត្រាប្តូរប្រាក់	-	២.០៨២	-	-
នាថ្ងៃទី ៣១ ខែ ធ្នូ	(២៦.៩២៤)	(១០៨.៦៩២)	១៦០.០៩៦	៦៤៨.៣៨៩

ទ្រព្យសកម្មពន្ធពន្យារ/(បំណុលពន្ធពន្យារ) គឺរួមមាននូវគណនីដូចខាងក្រោម៖

	ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៦		ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៥	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ទ្រព្យសកម្មពន្ធពន្យារ	១៣៤.០២១	៥៤១.០៤៣	-	-
សំវិធានធនលើគណនីបាក់បង់				
បំណុលពន្ធពន្យារ	(១៦០.៩៤៥)	(៦៤៩.៧៣៥)	(១៦០.០៩៦)	(៦៤៨.៣៨៩)
លំអៀងអត្រាប្តូរប្រាក់				
រំលស់ពន្យារ	(២៦.៩២៤)	(១០៨.៦៩២)	(១៦០.០៩៦)	(៦៤៨.៣៨៩)

កំណត់សំគាល់លើរបាយការណ៍ហិរញ្ញវត្ថុ (បន្ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៦

១៤. ពន្ធ (បន្ត)

(គ) ចំណាយពន្ធលើប្រាក់ចំណេញ

	ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៦		ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៥	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ពន្ធលើប្រាក់ចំណេញ	១.២៧៦.១៣៧	៥.១៥១.៧៦៥	៩៨៧.៧៧៤	៤.០០០.៤៨៥
ពន្ធពន្យារ	(១៣៣.១៧២)	(៥៣៧.៦១៥)	(៤១.១៧៧)	(១៦៦.៧៦៧)
	<u>១.១៤២.៩៦៥</u>	<u>៤.៦១៤.១៥០</u>	<u>៩៤៦.៥៩៧</u>	<u>៣.៨៣៣.៧១៨</u>

អនុលោមតាមច្បាប់សារពើពន្ធនៃព្រះរាជាណាចក្រកម្ពុជា ធនាគារមានកាតព្វកិច្ចត្រូវបង់ពន្ធលើ ប្រាក់ចំណេញតាមអត្រា ២០% នៃប្រាក់ចំណេញជាប់ពន្ធ ឬ ពន្ធអប្បបរមាតាមអត្រា ១% នៃចំណូលដុល ដោយយកចំនួនណាដែលធំជាងគេ ។

ការផ្ទៀងផ្ទាត់ពន្ធលើប្រាក់ចំណេញ ដែលគណនាតាមអត្រាពន្ធផ្លូវការរៀបរយទៅនឹងពន្ធលើប្រាក់ចំណេញដែលបង្ហាញក្នុងរបាយការណ៍លទ្ធផលមានដូចខាងក្រោម៖

	សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៦		សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៥	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ប្រាក់ចំណេញមុនបង់ពន្ធ	៥.៣៨៦.២៤២	២១.៧៤៤.២៥៨	៤.៧៤៧.២៤២	១៩.២២៦.៣៣០
ចំណាយពន្ធតាមអត្រា ២០% ចំណូលមិនជាប់ពន្ធ	១.០៧៧.២៤៨	៤.៣៤៨.៨៥២	៩៤៩.៤៤៨	៣.៨៤៥.២៦៤
	(៩៩០)	(៣.៩៩៧)	(២.៨៥១)	(១១.៥៤៦)
ការកំណត់ពន្ធឡើងវិញនៃឆ្នាំមុនៗ	៦២.៩៤៥	២៥៤.១០៩	-	-
សមតុល្យពន្ធពន្យារ	៣.៧៦២	១៥.១៨៦	-	-
ចំណាយពន្ធលើប្រាក់ចំណេញ	<u>១.១៤២.៩៦៥</u>	<u>៤.៦១៤.១៥០</u>	<u>៩៤៦.៥៩៧</u>	<u>៣.៨៣៣.៧១៨</u>

ការប្រកាសពន្ធរបស់ធនាគារតម្រូវអោយមានការត្រួតពិនិត្យជាប្រចាំដោយអគ្គនាយកដ្ឋានពន្ធដារ។ ដោយសារការអនុវត្តច្បាប់និងបទបញ្ញត្តិពន្ធដារទៅលើប្រតិបត្តិការមួយចំនួនធំ នៅមានភាពមន្ទិលចំពោះការ បកស្រាយផ្សេងៗគ្នានៅឡើយ តួលេខដែលរាយការណ៍នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ អាចនឹងត្រូវបានផ្លាស់ប្តូរនៅក្នុងកាលបរិច្ឆេទក្រោយ បន្ទាប់ពីមានការកំណត់ពន្ធចុងក្រោយពីអគ្គនាយកដ្ឋានពន្ធដារ។

គណៈគ្រប់គ្រងជឿជាក់ថា ធនាគារបានកាត់ទុកនូវបំណុលពន្ធគ្រប់គ្រាន់ ដោយផ្អែកលើការយល់ឃើញរបស់ខ្លួនលើ ច្បាប់ពន្ធបច្ចុប្បន្ន។

១៥. ដើមទុន

	ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៦		ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៥	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ភាគហ៊ុនដែលបានចុះបញ្ជី និង បានបង់១០០ដុល្លារអាមេរិក ក្នុងមួយភាគហ៊ុន	៦៤.៥០០.០០០	២៦០.៣៨៦.៥០០	៦៤.៥០០.០០០	២៦១.២២៥.០០០

ព័ត៌មានលំអិតអំពីភាគទុនិក រួមមានដូចខាងក្រោម៖

	ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៦		ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៥	
	ភាគហ៊ុន %	ចំនួនភាគហ៊ុន	ភាគហ៊ុន %	ចំនួនភាគហ៊ុន
លោកឧកញ៉ា សំ អាង	៤០%	២៥៨.០០០	៤០%	២៥៨.០០០
លោកជំទាវ ឈុន លាង	៤០%	២៥៨.០០០	៤០%	២៥៨.០០០
លោក សំអាង វឌ្ឍនៈ	២០%	១២៩.០០០	២០%	១២៩.០០០
	១០០%	៦៤៥.០០០	១០០%	៦៤៥.០០០

នៅថ្ងៃទី ២២ ខែ មីនា ឆ្នាំ ២០១៦ ធនាគារជាតិនៃកម្ពុជាបានចេញសេចក្តីប្រកាសលេខ B៧-០១៦-១១៧ ស្តីពីដើមទុនចុះ បញ្ជីអប្បបរមារបស់ធនាគារនិងគ្រឹះស្ថានហិរញ្ញវត្ថុ ដែលតម្រូវអោយធនាគារពាណិជ្ជ ទាំងអស់ធ្វើការតម្លើងដើមទុន ដល់ទៅ ៣០០ ប៊ីលានរៀល (ប្រហែល ៧៥ លានដុល្លារអាមេរិក) ត្រឹមថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨។ ធនាគារ តម្រូវអោយអនុវត្តតាមសេចក្តីប្រកាសនេះ ក្នុងកំឡុងពេល ២ឆ្នាំក្រោយកាលបរិច្ឆេទនៃប្រកាសនេះ។ បន្ទាប់ពីសេចក្តីប្រកាសនេះ ធនាគារជាតិនៃកម្ពុជាបានបកស្រាយនៅក្នុង សារាចរណ៍លេខ B៧-០១៦-០០៣ ស្តីពី ការអនុវត្តសេចក្តីប្រកាសស្តីពីដើមទុន ចុះបញ្ជីអប្បបរមារបស់ធនាគារនិងគ្រឹះស្ថានហិរញ្ញវត្ថុ ធនាគារត្រូវតម្លើងដើមទុន អប្បបរមាយ៉ាងតិចណាស់ អោយស្មើនឹងពាក់កណ្តាលដើមទុនដែលត្រូវតម្លើង នៅចុង ខែ មីនា ឆ្នាំ ២០១៧។

កំណត់សំគាល់លើរបាយការណ៍ហិរញ្ញវត្ថុ (បន្ត) សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៦

១៥. ដើមទុន (បន្ត)

នៅថ្ងៃទី ៥ ខែ សីហា ឆ្នាំ ២០១៦ ភាគទុនិករបស់ធនាគារ បានអនុម័តអោយតំឡើងដើមទុនចុះបញ្ជីពី ៦៤.៥០០.០០០ ដុល្លារអាមេរិក ទៅដល់ ៧៥.០០០.០០០ ដុល្លារអាមេរិក តាមរយៈការធ្វើមូលធនកម្មប្រាក់ចំនួន ១០,៥០០,០០០ ដុល្លារអាមេរិក ពីប្រាក់ចំណេញរក្សាទុកត្រឹមថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៦។

នៅថ្ងៃទី ១ ខែ មីនា ឆ្នាំ ២០១៧ ធនាគារបានស្នើសុំធ្វើមូលធនកម្មតំឡើងដើមទុនខាងលើ ទៅធនាគារជាតិនៃកម្ពុជា ដើម្បីធ្វើការអនុម័ត។

១៦. ចំណូលពីការប្រាក់

	សម្រាប់ការិយបរិច្ឆេទដែលបាន បញ្ចប់ ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៦		សម្រាប់ការិយបរិច្ឆេទដែលបាន បញ្ចប់ ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៥	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ឥណទានផ្តល់ដល់អតិថិជន សមតុល្យនៅធនាគារជាតិ នៃកម្ពុជា	១៤.៥១១.៣២១	៥៨.៥៨២.២០៣	១៣.៤៨៥.៤៩៤	៥៤.៦១៦.២៥១
សមតុល្យនៅធនាគារ និង គ្រឹះស្ថានហិរញ្ញវត្ថុនានា	១៣៩.៤៦០	៥៦៣.០០០	២៦.៧៤៣	១០៨.៣០៩
	៩៤៣.១៧៦	៣.៨០៧.៦០១	៣៨៣.៦៧៧	១.៥៥៣.៨៩២
	<u>១៥.៥៩៣.៩៥៧</u>	<u>៦២.៩៥២.៨០៤</u>	<u>១៣.៨៩៥.៩១៤</u>	<u>៥៦.២៧៨.៤៥២</u>

១៧. ចំណាយលើការប្រាក់

	សម្រាប់ការិយបរិច្ឆេទដែលបាន បញ្ចប់ ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៦		សម្រាប់ការិយបរិច្ឆេទដែលបាន បញ្ចប់ ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៥	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ប្រាក់បញ្ញើមានកាលកំណត់	៥.១៣៦.៥៧៨	២០.៧៣៦.៣៦៦	៣.៩៩៥.៦៩៣	១៦.១៨២.៥៥៧
ប្រាក់បញ្ញើសន្សំ	៤២០.២៩៣	១.៦៩៦.៧២៣	៣១៩.៩៧១	១.២៩៥.៨៨២
ប្រាក់បញ្ញើចរន្ត	១៣៥.៩០២	៥៤៨.៦៣៦	៩៦.៤១៩	៣៩០.៤៩៧
	<u>៥.៦៩២.៧៧៣</u>	<u>២២.៩៨១.៧២៥</u>	<u>៤.៤១២.០៨៣</u>	<u>១៧.៨៦៨.៩៣៦</u>

១៨. ចំណូលសុទ្ធពីប្រាក់ឈ្នួល និងកម្រៃជើងសារ

	សម្រាប់ការិយបរិច្ឆេទដែលបាន		សម្រាប់ការិយបរិច្ឆេទដែលបាន	
	បញ្ចប់ ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៦		បញ្ចប់ ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៥	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ចំណូលពីប្រាក់ឈ្នួល និងកម្រៃជើងសារ៖				
កម្រៃពីការផ្ទេរប្រាក់	៩៨៦.៥៥៨	៣.៩៨២.៧៣៥	១.១១៩.៤៧៣	៤.៥៣៣.៨៦៦
កម្រៃតំណាងឥណទាន និងការសន្យាឥណទាន	១.០០៦.២៧១	៤.០៦២.៣១៦	១.២២៤.៩៥៦	៤.៩៦១.០៧២
កម្រៃទាក់ទងប័ណ្ណ VISA	៨៧៤.៧៧២	៣.៥៣១.៤៥៥	៦៣២.៥៩៦	២.៥៦២.០១៤
កម្រៃហិរញ្ញប្បទានពាណិជ្ជកម្ម	១២៨.៦៥៥	៥១៩.៣៨០	៣៨៩.៥០៦	១.៥៧៧.៤៩៩
កម្រៃសេវាប័ណ្ណ ATM	៣៣.០៦៨	១៣៣.៤៩៦	៤៧.៦៦៣	១៩៣.០៣៥
កម្រៃ និងជើងសារផ្សេងៗ	២១៣.៨៣៨	៨៦៣.២៦៣	២២៩.៦៩៣	៩៣០.២៥៦
	៣.២៤៣.១៦២	១៣.០៩២.៦៤៥	៣.៦៤៣.៨៨៧	១៤.៧៥៧.៧៤២
ចំណាយលើប្រាក់ឈ្នួល និងកម្រៃជើងសារ	(៣១.៥៣៣)	(១២៧.២៩៩)	(១៣៥.៧៤៥)	(៥៤៩.៧៦៧)
ចំណូលសុទ្ធពីប្រាក់ឈ្នួល និងកម្រៃជើងសារ	៣.២១១.៦២៩	១២.៩៦៥.៣៤៦	៣.៥០៨.១៤២	១៤.២០៧.៩៧៥

១៩. ចំណូលផ្សេងៗ - សុទ្ធ

	សម្រាប់ការិយបរិច្ឆេទដែលបាន		សម្រាប់ការិយបរិច្ឆេទដែលបាន	
	បញ្ចប់ ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៦		បញ្ចប់ ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៥	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ការប្រមូលបានវិញនូវឥណទាន	២២២.២៣០	៨៩៧.១៤៣	-	-
ដែលបានលុបចោលពីមុន	២៧៤.០៩៩	១.១០៦.៥៣៨	១៤៨.២២២	៦០០.២៩៩
ចំណេញពីអត្រាប្តូរប្រាក់	២៨.៩៤០	១១៦.៨៣០	៣៦.០៣៦	១៤៥.៩៤៦
ចំណូលផ្សេងៗ	៥២៥.២៦៩	២.១២០.៥១១	១៨៨.២៨៤	៧៤៦.២៤៥

កំណត់សំគាល់លើរបាយការណ៍ហិរញ្ញវត្ថុ (បន្ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៦

២០. ចំណាយលើបុគ្គលិក

ចំណាយលើបុគ្គលិក រួមមានប្រាក់បៀវត្សរ៍ ប្រាក់បុព្វលាភ ប្រាក់លើកទឹកចិត្ត និងអត្ថប្រយោជន៍រយៈពេលខ្លីផ្សេងទៀត។ ចំណាយលើបុគ្គលិក ក៏រួមបញ្ចូលផងដែរនូវ ប្រាក់បៀវត្សរ៍ និងលាភការ ក្រុមប្រឹក្សាភិបាល ដែលមានទឹកប្រាក់ចំនួន ៨៨៦.២២៦ ដុល្លារអាមេរិក (២០១៥: ៨០៩.៦០៨ ដុល្លារអាមេរិក)។

២១. ចំណាយរំលស់

	សម្រាប់ការិយបរិច្ឆេទដែលបាន បញ្ចប់ ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៦		សម្រាប់ការិយបរិច្ឆេទដែលបាន បញ្ចប់ ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៥	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
រំលស់លើទ្រព្យ និងបរិក្ខារ (កំណត់សំគាល់៩)	៩២៣.៩២០	៣.៧២៩.៨៦៥	១.០១៤.៤៥០	៤.១០៨.៥២៣
រំលស់លើទ្រព្យសកម្មអរូបិយ (កំណត់សំគាល់ ១០)	១៥៦.៥៩៣	៦៣២.១៦៦	២៥៩.២២៧	១.០៤៩.៨៦៩
	<u>១.០៨០.៥១៣</u>	<u>៤.៣៦២.០៣១</u>	<u>១.២៧៣.៦៧៧</u>	<u>៥.១៥៨.៣៩២</u>

២២. ចំណាយប្រតិបត្តិការផ្សេងៗ

	សម្រាប់ការិយបរិច្ឆេទដែលបាន បញ្ចប់ ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៦		សម្រាប់ការិយបរិច្ឆេទដែលបាន បញ្ចប់ ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៥	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ចំណាយលើការជួល និងថ្លៃទឹកភ្លើង	១.០៣៧.៦១៣	៤.១៨៨.៨៤៤	៩៧៩.៩២៥	៣.៩៦៨.៦៩៦
ចំណាយលើការជួសជុល និងថែទាំ	៦៨៩.៩៩៦	២.៧៨៥.៥១៤	៧០២.៩៣២	២.៨៤៦.៨៧៥
ចំណាយលើផ្នែកព័ត៌មានវិទ្យា និងទំនាក់ទំនង	៦៧៦.២៧០	២.៧៣០.១០២	៥៧០.៣៧៤	២.៣១០.០១៥
ចំណាយលើផ្នែកទីផ្សារ និងការផ្សាយពាណិជ្ជកម្ម	១២៦.៧៦៦	៥១១.៧៥៤	១២២.០១៩	៤៩៤.១៧៧
ចំណាយលើសម្ភារៈ ការិយាល័យ	៩២.១៦៧	៣៧២.០៧៨	៦៩.៨២៤	២៨២.៧៨៧
ចំណាយលើអាជ្ញាប័ណ្ណធនាគារ	១៧៨.០០៤	៧១៨.៦០២	១៦៤.៨៣៧	៦៦៧.៥៩០
ចំណាយលើការធ្វើដំណើរ	២០.៧៤១	៨៣.៧៣១	១៨.៧០០	៧៥.៧៣៥
ចំណាយលើការធានារ៉ាប់រង	៧៧.៨៤២	៣១៤.២៤៨	៦៥.៨៤៩	២៦៦.៦៨៨
ចំណាយលើប្រតិបត្តិការផ្សេងៗ	១០៦.២០៧	៤២៨.៧៥៨	១៧៦.៧៧២	៧១៥.៩២៧
	៣.០០៥.៦០៦	១២.១៣៣.៦៣១	២.៨៧១.២៣២	១១.៦២៨.៤៩០

កំណត់សំគាល់លើរបាយការណ៍ហិរញ្ញវត្ថុ (បន្ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៦

២៣. សាច់ប្រាក់ និងសាច់ប្រាក់សមមូល

សម្រាប់គោលបំណងនៃរបាយការណ៍លំហូរសាច់ប្រាក់ សមតុល្យនៃសាច់ប្រាក់ និងសាច់ប្រាក់សមមូលរួមមាន៖

	ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៦		ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៥	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
សាច់ប្រាក់ក្នុងដៃ	២២.៨៦១.៤៨៥	៩២.២៩១.៨១៥	៣៦.២៣៧.៥០៣	១៤៦.៧៦១.៨៨៧
សមតុល្យនៅធនាគារ				
ជាតិកម្ពុជា៖				
គណនីចរន្ត	២៣.៩១៨.៧៩៥	៩៦.៥៦០.១៧៥	២១.៤៩២.៧៤១	៨៧.០៤៥.៦០១
គណនីទូទាត់	១២.០៨១.២០៧	៤៨.៧៧១.៨៣៣	៥.៤៩២.១៦៧	២២.២៤៣.២៧៦
គណនីប្រាក់បញ្ញើ				
មានកាលកំណត់	-	-	៥.៦០០.០០០	២២.៦៨០.០០០
មូលបត្រអាចដេញដូរបាន	៣០.២០៨.៧៩៤	១២១.៩៥២.៩០១	៣.០០០.០០០	១២.១៥០.០០០
ប្រាក់បញ្ញើ និងប្រាក់តម្កល់				
នៅធនាគារនិងគ្រឹះស្ថាន				
ហិរញ្ញវត្ថុនានា៖				
គណនីសន្សំ	៩០៩.៤៣៧	៣.៦៧១.៣៩៧	៩៦៥.៤៤០	៣.៩១០.០៣២
គណនីចរន្ត	៣៤.៨១១.៧៨៥	១៤០.៥៣៥.១៧៦	៣២.៤៤៩.១៤៤	១៣១.៤១៩.០៣៣
គណនីប្រាក់បញ្ញើ				
មានកាលកំណត់				
សងតិចជាងបីខែ	២៣.១៩៨.៤៣៩	៩៣.៦៥២.០៩៨	៣.៩៨៧.៦៥៤	១៦.១៤៩.៩៩៩
	<u>១៤៧.៩៨៩.៩៤២</u>	<u>៥៩៧.៤៣៥.៣៩៥</u>	<u>១០៩.២២៤.៦៤៩</u>	<u>៤៤២.៣៥៩.៨២៨</u>

២៤. កាតព្វកិច្ចសន្យា និងយថាភាព

(ក) កាតព្វកិច្ចសន្យាឥណទាន ការធានា និងបំណុលហិរញ្ញវត្ថុផ្សេងៗ

ធនាគារ មានកិច្ចសន្យានៃឧបករណ៍ហិរញ្ញវត្ថុក្រៅតារាងតុល្យការ ដែលមានកាតព្វកិច្ចសន្យា ផ្តល់ជូនអតិថិជននូវប័ណ្ណធានា និងកញ្ចប់ឥណទានផ្សេងៗដូចខាងក្រោម៖

	ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៦		ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៥	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ឥណទានវិញ្ញាបន៍ដែលមិនទាន់ប្រើប្រាស់	២០.៦០៦.២៧៤	៨៣.១៨៧.៥២៨	១៣.៦៥៩.៨២៩	៥៥.៣២២.៣០៧
លិខិតឥណទាន	៧.៣៣៧.៧៥៩	២៩.៦២២.៥៣៣	៧.៦៥៣.១៤៤	៣០.៩៩៥.២៣៣
លិខិតធានាធនាគារ និងលិខិតផ្សេងៗ	៦.៤៤១.៣១៥	២៦.០០៣.៥៨៩	៦.៩១៧.៦៥៦	២៨.០១៦.៥០៧
ផលបត្រ (Acceptance)	៣.៣៤៨.២៦៧	១៣.៥១៦.៩៥៤	៣.១៦៨.៨៤៤	១២.៨៣៣.៨១៨
	<u>៣៧.៧៣៣.៦១៥</u>	<u>១៥២.៣៣០.៦០៤</u>	<u>៣១.៣៩៩.៤៧៣</u>	<u>១២៧.១៦៧.៨៦៥</u>

(ខ) ការសន្យាកតិសន្យា

ធនាគារ ផ្តល់អាការិយាល័យក្នុងលក្ខណៈជាកតិសន្យាប្រតិបត្តិការ ដែលមិនអាចលុបចោលបាន។ កិច្ចសន្យាកតិសន្យាកាតច្រើន ត្រូវបានធ្វើឡើងជាមួយភាគទុនិក/ក្រុមប្រឹក្សាភិបាល ហើយអាចបន្តបាននៅចុងបញ្ចប់នៃកិច្ចសន្យា ។

	ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៦		ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៥	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ក្នុងរយៈពេល ១ ឆ្នាំ	៨៥៩.៩១៨	៣.៤៧១.៤៨៩	៦៩០.២៣២	២.៧៩៥.៤៤០
ពី ១ ដល់ ៥ ឆ្នាំ	១.៩១៦.៥៤៩	៧.៧៣៧.១០៨	១.១៥២.៤៥៤	៤.៦៦៧.៤៣៩
លើសពី ៥ ឆ្នាំ	១.១៤៦.០០០	៤.៦២៦.៤០២	-	-
	<u>៣.៩២២.៤៦៧</u>	<u>១៥.៨៣៤.៩៩៩</u>	<u>១.៨៤២.៦៨៦</u>	<u>៧.៤៦២.៨៧៩</u>

កំណត់សំគាល់លើរបាយការណ៍ហិរញ្ញវត្ថុ (បន្ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៦

២៥. សមតុល្យ និងប្រតិបត្តិការជាមួយនិងសម្ព័ន្ធព្យាបាល

ទំហំនៃប្រតិបត្តិការ និងសមតុល្យនៅសល់ជាមួយសម្ព័ន្ធព្យាបាល ចំណូល និងចំណាយពាក់ព័ន្ធផ្សេងៗក្នុងការិយបរិច្ឆេទ មានដូចខាងក្រោម៖

(ក) ប្រាក់បញ្ញើទទួលបានពីសម្ព័ន្ធព្យាបាល

	ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៦		ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៥	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ភាគទុនិក/ក្រុមប្រឹក្សាភិបាល	៨.១៦២.២៥០	៣២.៩៥១.០០៣	១៥.៦១៩.០១៦	៦៣.២៥៧.០១៥
ក្រុមហ៊ុនសម្ព័ន្ធព្យាបាល *	៤.៦១៨.០០១	១៨.៦៤២.៨៧០	៦.១១១.៧៣១	២៤.៧៥២.៥១០
	<u>១២.៧៨០.២៥១</u>	<u>៥១.៥៩៣.៨៧៣</u>	<u>២១.៧៣០.៧៤៧</u>	<u>៨៨.០០៩.៥២៥</u>

* ក្រុមហ៊ុនសម្ព័ន្ធព្យាបាលរួមមានក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ធនាគារ ។

ប្រាក់បញ្ញើពីភាគទុនិក/ក្រុមប្រឹក្សាភិបាល និងក្រុមហ៊ុនសម្ព័ន្ធព្យាបាលមានអត្រាការប្រាក់ពី ០.៥០% ដល់ ៥.០០% ក្នុង ១ឆ្នាំ (២០១៥: ០.៥០% - ៥.០០%) ។

(ខ) ប្រាក់កម្ចីពីសម្ព័ន្ធព្យាបាល

	ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៦		ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៥	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ភាគទុនិក/ក្រុមប្រឹក្សាភិបាល	-	-	១.៧០០.០០០	៦.៨៨៥.០០០
ក្រុមហ៊ុនសម្ព័ន្ធព្យាបាល	-	-	-	-
	<u>-</u>	<u>-</u>	<u>១.៧០០.០០០</u>	<u>៦.៨៨៥.០០០</u>

(គ) ចំណាយការប្រាក់លើប្រាក់បញ្ញើពីសម្ព័ន្ធហិរុញ

	ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៦		ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៥	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ភាគទុនិក/ក្រុមប្រឹក្សាភិបាល	៣៨០.០៩៥	១.៥៣៤.៤៤៤	១១៦.៩៨១	៤៧៣.៧៧៣
ក្រុមហ៊ុនសម្ព័ន្ធហិរុញ	១៨.៦៣១	៧៥.២១៣	២២.៥០៨	៩១.១៥៧
	<u>៣៩៨.៧២៦</u>	<u>១.៦០៩.៦៥៧</u>	<u>១៣៩.៤៨៩</u>	<u>៥៦៤.៩៣០</u>

(ឃ) ចំណូលការប្រាក់ ចំណូលកម្រៃ និងជើងសារពីសម្ព័ន្ធហិរុញ

	សម្រាប់ការិយបរិច្ឆេទដែលបាន បញ្ចប់ ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៦		សម្រាប់ការិយបរិច្ឆេទដែលបាន បញ្ចប់ ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៥	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ភាគទុនិក/ក្រុមប្រឹក្សាភិបាល	២៤.៣៤៣	៩៨.២៧៣	៧០.៣៩៣	២៨៥.០៩២
ក្រុមហ៊ុនសម្ព័ន្ធហិរុញ	៣១៣.០៩១	១.២៦៣.៩៤៨	៤៤៧.៤៤៧	១.៨១២.១៦០
	<u>៣៣៧.៤៣៤</u>	<u>១.៣៦២.២២១</u>	<u>៥១៧.៨៤០</u>	<u>២.០៩៧.២៥២</u>

(ង) ប្រាក់កម្រៃភាគទុនិក/ក្រុមប្រឹក្សាភិបាល

	សម្រាប់ការិយបរិច្ឆេទដែលបាន បញ្ចប់ ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៦		សម្រាប់ការិយបរិច្ឆេទដែលបាន បញ្ចប់ ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៥	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
កម្រៃក្រុមប្រឹក្សាភិបាល និងលាភការ	៨៨៦.២២៦	៣.៥៧៧.៦៩៤	៨០៩.៦០៨	៣.២៧៨.៩១២
ការជួលដី និងអគារពី ភាគទុនិក/ ក្រុមប្រឹក្សាភិបាល	២៣៤.០០០	៩៤៤.៦៥៨	២១៨.០០០	៨៨២.៩០០
	<u>១.១២០.២២៦</u>	<u>៤.៥២២.៣៥២</u>	<u>១.០២៧.៦០៨</u>	<u>៤.១៦១.៨១២</u>

កំណត់សំគាល់លើរបាយការណ៍ហិរញ្ញវត្ថុ (បន្ត) សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៦

២៦. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ

(ក) សេចក្តីសង្ខេប

ធនាគារប្រឈមនឹងហានិភ័យដូចខាងក្រោម៖

- ហានិភ័យប្រតិបត្តិការ
- ហានិភ័យឥណទាន
- ហានិភ័យទីផ្សារ
- ហានិភ័យសាច់ប្រាក់ងាយស្រួល

ធនាគារ មិនប្រើប្រាស់ឧបករណ៍ហិរញ្ញវត្ថុនិស្សន្ទ (derivative financial instruments) ដូចជាកិច្ចសន្យាប្តូររូបិយប័ណ្ណ និងការផ្លាស់ប្តូរអត្រាការប្រាក់ (interest rate swaps) ដើម្បីគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុរបស់ខ្លួននោះទេ។

ក្រុមប្រឹក្សាភិបាល មានការទទួលខុសត្រូវទូទៅក្នុងការបង្កើត និងត្រួតពិនិត្យប្រព័ន្ធគ្រប់គ្រងហានិភ័យ របស់ធនាគារ។ ក្រុមប្រឹក្សាភិបាលបានបង្កើតគណៈកម្មការសវនកម្ម គណៈកម្មការហានិភ័យ និងប្រតិបត្តិកិច្ច (compliance) និងគណៈកម្មការសកម្មភាព និងផលិតផលថ្មី ដើម្បីទទួលខុសត្រូវក្នុងការ បង្កើត និងត្រួតពិនិត្យនូវគោលនយោបាយ គ្រប់គ្រងហានិភ័យផ្នែកនីមួយៗ។ គណៈកម្មការមាន សមាជិកជានាយកប្រតិបត្តិ និងមិនប្រតិបត្តិ ហើយធ្វើការ រាយការណ៍ជាប្រចាំទៅក្រុមប្រឹក្សាភិបាល អំពីសកម្មភាពរបស់ពួកគេ។

គណៈកម្មការហានិភ័យ និងប្រតិបត្តិកិច្ច (compliance) ត្រូវបានបង្កើតឡើងដើម្បីជួយដល់ក្រុមប្រឹក្សាភិបាលក្នុងតួនាទី និងការទទួលខុសត្រូវរបស់ខ្លួនលើការគ្រប់គ្រងហានិភ័យ និងអនុលោមភាពរបស់ធនាគារ ពាក់ព័ន្ធនឹងហានិភ័យក្នុង ប្រតិបត្តិការអាជីវកម្ម និងដំណើរការត្រួតពិនិត្យហានិភ័យ។ ទាំងនេះរួមមានការកំណត់ហានិភ័យ ការគ្រប់គ្រងហានិភ័យ ការត្រួតពិនិត្យហានិភ័យ និងប្រសិទ្ធភាព ក្នុងការអនុវត្តតាមច្បាប់ និងបទបញ្ញត្តិ ស្របតាមគោលនយោបាយ គ្រប់គ្រងហានិភ័យដែលបាន អនុម័តដោយក្រុមប្រឹក្សាភិបាល ។ នាយកដ្ឋានគ្រប់គ្រងហានិភ័យ និងអនុលោមភាព បានដើរតួនាទីយ៉ាងសំខាន់ជាប្រចាំ ដើម្បីជួយ គណៈកម្មការនេះលើការគ្រប់គ្រងហានិភ័យដែលមានសក្តានុពល ទាំងឡាយដែលពាក់ព័ន្ធជាមួយនឹងប្រតិបត្តិការរបស់ធនាគារ និងសាខារបស់ខ្លួន ក៏ដូចជាមុខងារ គ្រប់គ្រងលើ អនុលោមភាពរបស់ធនាគារដើម្បីបំពេញតាមតម្រូវការច្បាប់និងបទបញ្ញត្តិនានា ដូចជាច្បាប់និងប្រកាសរបស់ធនាគារ ជាតិនៃកម្ពុជា លើគោលការណ៍ប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទាន កេរ្តិ៍ជាដើម។

សវនករផ្ទៃក្នុង ជាអ្នកជួយដល់គណៈកម្មការសវនកម្មក្នុងការបំពេញភារកិច្ចនេះ។ សវនករផ្ទៃក្នុង ធ្វើការត្រួតពិនិត្យ ជាប្រចាំ ឬម្តងម្កាលលើគោលនយោបាយ និងនីតិវិធីគ្រប់គ្រងហានិភ័យ ហើយធ្វើការរាយការណ៍ទូទៅគណៈ កម្មការសវនកម្ម។ ជាមួយគ្នានេះដែរគណៈកម្មការសវនកម្មក៏បានតាមដាននិងវាយតម្លៃលើប្រសិទ្ធភាពនៃរចនាសម្ព័ន្ធ គ្រប់គ្រង គោលនយោបាយ និងនីតិវិធី សកម្មភាពប្រតិបត្តិការរបស់ធនាគារ ព្រមទាំងការប្រតិបត្តិកិច្ចច្បាប់ និង បទបញ្ញត្តិនានាផងដែរ ។

គណៈកម្មការសកម្មភាព និងផលិតផលថ្មី ត្រូវបានបង្កើតឡើងដើម្បីជួយដល់ក្រុមប្រឹក្សាភិបាល ក្នុងការធានាថានីតិវិធី ធម្មនុញ្ញ និងគោលការណ៍ណែនាំផ្សេងៗ ត្រូវបានអនុវត្តដើម្បីប៉ាន់ស្មាន វាយតម្លៃ និងកាត់បន្ថយហានិភ័យទាក់ទង ទៅនឹងផលិតផល និងសកម្មភាពថ្មីដែលត្រូវបង្កើត។

(ខ) ហានិភ័យប្រតិបត្តិការ

ហានិភ័យប្រតិបត្តិការ គឺជាហានិភ័យនៃការបាត់បង់ផ្ទាល់ឬប្រយោល ដែលកើតមានឡើងពីការខ្វះខាត ឬបរាជ័យនៃដំណើរ ការផ្ទៃក្នុង បុគ្គលិក បច្ចេកវិទ្យា និងហេដ្ឋារចនាសម្ព័ន្ធ និងកើតឡើងពី កត្តាខាងក្រៅមួយចំនួនទៀត ដែលមិនមែនជា ហានិភ័យឥណទាន ហានិភ័យទីផ្សារ និងហានិភ័យសាច់ប្រាក់ងាយស្រួល ដូចជាកត្តាដែលកើតមានឡើងពីតម្រូវការច្បាប់ និងបទបញ្ញត្តិផ្សេងៗ និង ស្តង់ដារដែលទទួលស្គាល់ជាទូទៅនៅក្នុងសហគ្រាសអាជីវកម្ម។

ហានិភ័យប្រតិបត្តិការត្រូវបានគ្រប់គ្រង តាមរយៈដំណើរការគ្រប់គ្រងហានិភ័យប្រតិបត្តិការ ភាពសមស្របលើការត្រួតពិនិត្យ និងវាយការណ៍លើសកម្មភាពអាជីវកម្ម តាមរយៈគណៈកម្មការហានិភ័យប្រតិបត្តិការ ហើយនិងការត្រួតពិនិត្យពីគណៈ គ្រប់គ្រងជាន់ខ្ពស់របស់ធនាគារ។

ការគ្រប់គ្រងលើហានិភ័យប្រតិបត្តិការរបស់ធនាគារ តម្រូវអោយបង្កើតនូវរចនាសម្ព័ន្ធ តួនាទី និងវិធីសាស្ត្រនៃការគ្រប់គ្រង អង្គភាពអោយបានច្បាស់លាស់។ គោលការណ៍ និងវិធានការត្រួតពិនិត្យផ្ទៃក្នុងជាច្រើនត្រូវបានអនុវត្ត រួមមានការបង្កើតអ្នក មានសិទ្ធិចុះហត្ថលេខា ប្រព័ន្ធត្រួតពិនិត្យយ៉ាងហ្មត់ចត់ ការរៀបចំនូវ នីតិវិធី និងឯកសារសំអាងនានា ព្រមទាំងការអនុវត្ត តាមបទបញ្ញត្តិ និងតម្រូវការតាមច្បាប់នានា។

(គ) ហានិភ័យឥណទាន

ហានិភ័យឥណទាន គឺជាការខាតបង់ហិរញ្ញវត្ថុរបស់ធនាគារ ប្រសិនបើអ្នកខ្ចី ឬដៃគូពាណិជ្ជកម្ម ខកខានមិនបានបំពេញ កាតព្វកិច្ចតាមកិច្ចសន្យា ហើយជាពិសេសកើតឡើងពីឥណទាន។

(i) ការគ្រប់គ្រងហានិភ័យឥណទាន

សកម្មភាពឥណទាន ត្រូវបានណែនាំដោយគោលការណ៍ឥណទានរបស់ធនាគារ ដើម្បីធានាអះអាងថា គោលបំណង នៃការផ្តល់ឥណទានសម្រេចបានជោគជ័យ។ ឧទាហរណ៍ អតិថិជនឥណទានមាន គុណភាព និងសមត្ថភាពសង ហើយ ហានិភ័យឥណទានត្រូវបានបែងចែកយ៉ាងល្អ។ គោលការណ៍ ឥណទានមាន កត់ត្រានូវគោលការណ៍ផ្តល់ឥណទាន ទ្រព្យបញ្ចាំ និងដំណើរការអនុម័តឥណទាន ដោយរួមបញ្ចូលទាំងប្រព័ន្ធចំណាត់ថ្នាក់ហានិភ័យឥណទានផ្ទៃក្នុង និង នីតិវិធីដែលអនុវត្តដើម្បីធានាអះអាង ក្នុងការគោរពទៅតាមការណែនាំរបស់ធនាគារជាតិនៃកម្ពុជា ។

ធនាគារបានបង្កើតគោលការណ៍ហានិភ័យឥណទានស្នូល (Core Credit Risk Policy) ដែលត្រូវបាន រៀបចំឡើង ដើម្បីគ្រប់គ្រងនូវសកម្មភាពក្នុងការធានាលើហានិភ័យរបស់ធនាគារ។ ការបន្តឥណទាន ត្រូវបានគ្រប់គ្រងដោយ កម្មវិធីឥណទាន ដែលបានរៀបចំគម្រោងសម្រាប់ផលិតផល ឬ សំពៀត ឥណទានពិសេស រាប់ទាំងទីផ្សារគោលដៅ

កំណត់សំគាល់លើរបាយការណ៍ហិរញ្ញវត្ថុ (បន្ត) សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៦

២៦. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (បន្ត)

(គ) ហានិភ័យឥណទាន (បន្ត)

(i) ការគ្រប់គ្រងហានិភ័យឥណទាន (បន្ត)

កាលកំណត់ និងលក្ខខណ្ឌ ឯកសារសំអាង និងនីតិវិធី នៅក្រោមផលិតផល ឥណទាន ដែលនឹងត្រូវបានវាស់វែង និងផ្តល់អោយ។

ចំណាត់ថ្នាក់ហានិភ័យឥណទាន ត្រូវបានត្រួតពិនិត្យ និងធ្វើបច្ចុប្បន្នភាពតាមមូលដ្ឋានប្រចាំឆ្នាំ និងក្នុងហេតុការណ៍ផ្សេងៗដូចជា (i) ការផ្លាស់ប្តូររយៈពេល និងលក្ខខណ្ឌឥណទាន រួមទាំងការពន្យារឥណទាន (ii) ភាពមិនទៀងទាត់ក្នុងការសងប្រាក់ ឬ ការហួសកាលកំណត់សងប្រាក់ និង (iii) ព័ត៌មានមិនល្អ ពាក់ព័ន្ធនឹងអ្នកខ្ចីប្រាក់ ឬ ប្រតិបត្តិការ ។

(ii) កម្រិតហានិភ័យ និងការគ្រប់គ្រងហានិភ័យ

ធនាគារធ្វើប្រតិបត្តិការ និងផ្តល់ឥណទាន ជូនអតិថិជនជាបុគ្គល ឬសហគ្រាស នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ធនាគារគ្រប់គ្រងកម្រិត និងត្រួតពិនិត្យការប្រមូលផ្តុំហានិភ័យឥណទាន នៅពេលដែលពួកគេរកឃើញ។ ធនាគារជាតិនៃកម្ពុជាបានកំណត់និយមន័យហានិភ័យធំថាជា ហានិភ័យឥណទានទូទៅចំពោះអ្នកទទួលបានផលជាឯកត្តបុគ្គល ដែលលើសពី ១០% នៃមូលនិធិផ្ទាល់ សុទ្ធរបស់ធនាគារ ។

យោងតាមលក្ខខណ្ឌនៃប្រកាសលេខ ធ៧-០៦-២២៦ ប្រ.ក របស់ធនាគារជាតិនៃកម្ពុជា (លើកលែងទទួលបានការអនុម័តពីធនាគារជាតិនៃកម្ពុជា) ធនាគារចាំបាច់ត្រូវរក្សាគ្រប់ពេលវេលានូវអនុបាតអតិបរមាចំនួន ២០% ចំពោះហានិភ័យឥណទានទូទៅរបស់ធនាគាររវាងអ្នកទទួលបានផលឯកត្តជនណាមួយ ធៀបនឹង មូលនិធិផ្ទាល់សុទ្ធរបស់ធនាគារ ។ ហានិភ័យឥណទានធំៗសរុប មិនត្រូវលើសពី ៣០០% នៃមូលនិធិ ផ្ទាល់សុទ្ធរបស់ធនាគារទេ ។

ដើម្បីគ្រប់គ្រងហានិភ័យ ធនាគារបានត្រួតពិនិត្យយ៉ាងដិតដល់ ទៅលើហានិភ័យធំ ឥណទានដែលបាត់បង់ និងកំរិតសំវិធានធនទូទៅជាប្រចាំ និងតាមសំណើរបស់គណៈកម្មការឥណទាន។ ដើម្បីការពារធនាគារពីការមិនប្រតិបត្តិតាមទៅលើហានិភ័យធំ ក្រុមប្រឹក្សាភិបាលបានអនុវត្តកំរិតប្រុងប្រយ័ត្ន ១៥% សម្រាប់អ្នកខ្ចីឯកត្តជន និង ២៥០% សម្រាប់ហានិភ័យឥណទានធំៗសរុប។

ធនាគារប្រើប្រាស់គោលការណ៍និងការអនុវត្តជាច្រើន ដើម្បីកាត់បន្ថយហានិភ័យឥណទាន ក្នុងនោះគោលការណ៍ជាប្រពៃណីគឺការដាក់ធានាជាវត្ថុបញ្ចាំលើឥណទានអតិថិជន ។

ធនាគារអនុវត្តគោលការណ៍ណែនាំ ស្តីពីការទទួលយកបាននូវចំណាត់ថ្នាក់ជាក់លាក់នៃវត្ថុបញ្ចាំ ឬការកាត់បន្ថយហានិភ័យឥណទាន។ ប្រភេទនៃវត្ថុបញ្ចាំសំខាន់ៗ ដើម្បីធានាឥណទានអតិថិជនមានដូចជា៖

- ហ៊ីប៉ូតែក/វត្ថុបញ្ចាំលើទ្រព្យសម្បត្តិសម្រាប់តាំងទីលំនៅ និងអាជីវកម្ម (មានដីធ្លី អគារ និងទ្រព្យសម្បត្តិផ្សេងៗ) និង
- សាច់ប្រាក់ ក្នុងទម្រង់ជាប្រាក់បញ្ញើមានកាលកំណត់ និងកម្រិតទុក

(iii) ការប្រឈមនឹងហានិភ័យឥណទាន

	ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៦		ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៥	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
<i>ហានិភ័យឥណទានទាក់ទងនឹងទ្រព្យសកម្មក្នុងតារាងតុល្យការ៖</i>				
ប្រាក់បញ្ញើ និងប្រាក់តម្កល់នៅធនាគារនិងគ្រឹះស្ថានហិរញ្ញវត្ថុនានា	៧១.៩០១.៣៣១	២៩០.២៦៥.៦៧៣	៣៧.៤០២.២៣៨	១៥១.៤៧៩.០៦៤
ឥណទាន ផ្តល់ដល់អតិថិជនទ្រព្យសកម្មផ្សេងៗ	១៨៣.៨៩៣.១៧៤	៧៤២.៣៧៦.៧៤៣	១៩១.៥៧០.៣១៩	៧៧៥.៨៥៩.៧៩២
	៦១៨.០៤០	២.៤៩៥.០២៧	៣៩០.៤៨៨	១.៥៨១.៤៧៦
<i>ហានិភ័យឥណទានទាក់ទងនឹងទ្រព្យសកម្មក្រៅតារាងតុល្យការ៖</i>				
ឥណទានវិបារុបន៍មិនទាន់ប្រើប្រាស់	២០.៦០៦.២៧៤	៨៣.១៨៧.៥២៨	១៣.៦៥៩.៨២៩	៥៥.៣២២.៣០៧
ប័ណ្ណធានា ផលបត្រ និងកញ្ចប់ ហិរញ្ញវត្ថុផ្សេងៗ	១៧.១២៧.៣៤១	៦៩.១៤៣.០៧៦	១៧.៧៣៩.៦៤៤	៧១.៨៤៥.៥៥៨
	២៩៤.១៤៦.១៦០	១.១៨៧.៤៦៨.០៤៧	២៦០.៧៦២.៥១៨	១.០៥៦.០៨៨.១៩៧

តារាងខាងលើនេះ បង្ហាញពីស្ថានភាពអាក្រក់បំផុតនៃហានិភ័យឥណទានរបស់ធនាគារ គិតត្រឹមថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៦ និង ២០១៥ ដោយមិនគិតលើវត្ថុបញ្ចាំ ឬ ការបង្កើនឥណទានផ្សេងទៀតឡើយ។ ចំពោះទ្រព្យសកម្មក្នុងតារាងតុល្យការហានិភ័យដែលបានបង្ហាញខាងលើ គឺផ្អែកទៅលើតម្លៃយោងសុទ្ធ។

ដូចបានបង្ហាញខាងលើ ៦២.៥២% នៃហានិភ័យអតិបរមាសរុប គឺកើតមកពីឥណទានផ្តល់ជូនអតិថិជន (២០១៥ : ៧៣.៤៧%) ។

គណៈគ្រប់គ្រងមានការជឿជាក់នូវលទ្ធភាពបន្តការគ្រប់គ្រង និងរក្សា (អោយស្ថិតនៅក្នុងកម្រិតអប្បបរមា) នូវការប្រឈមនឹងហានិភ័យឥណទានរបស់ធនាគារដែលបណ្តាលមកពីឥណទាន តាមវិធីដូចខាងក្រោម៖

កំណត់សំគាល់លើរបាយការណ៍ហិរញ្ញវត្ថុ (បន្ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៦

២៦. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (បន្ត)

(គ) ហានិភ័យឥណទាន (បន្ត)

(iii) ការប្រឈមនឹងហានិភ័យឥណទាន (បន្ត)

- ប្រហែល ៩៦% (២០១៥: ៩៧%) នៃឥណទានរបស់ធនាគារ ត្រូវបានធានាដោយវត្ថុបញ្ចាំ។ ឥណទាន ដែលធនាគារបានផ្តល់អោយ គឺមានតម្លៃប្រហែល ២០% ទៅ ៧០% នៃតម្លៃវត្ថុបញ្ចាំ ។
- ធនាគារមាននីតិវិធីវាយតម្លៃឥណទានយ៉ាងសមរម្យក្នុងការផ្តល់ឥណទានជូនអតិថិជន ។

	ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៦		ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៥	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ឥណទាន:				
មិនហួសកាលកំណត់ និងមិនទាន់ខាតបង់	១៨៥.៣០៧.៨២២	៧៤៨.០៨៧.៦៧៨	១៩២.៤២៦.៩៥៤	៧៧៩.៣២៩.១៦៤
មិនហួសកាលកំណត់ និងមិនទាន់ខាតបង់ ខាតបង់តាមបុគ្គល	៤៧៨	១.៩៣០	៥៨០.០៥៦	២.៣៤៩.២២៧
	១២០.៩០០	៤៨៨.០៧៣	១២៥.៦៤២	៥០៨.៨៥០
	<u>១៨៥.៤២៩.២០០</u>	<u>៧៤៨.៥៧៧.៦៨១</u>	<u>១៩៣.១៣២.៦៥២</u>	<u>៧៨២.១៨៧.២៤១</u>
ការប្រាក់ដែលទទួលបាន ចំណូលពីការប្រាក់ព្យួរទុក សំវិធានធនសម្រាប់ ឥណទានខាតបង់	៤៦២.៩៣៦ (១០.៥១៦)	១.៨៦៨.៨៧២ (៤២.៤៥៣)	៥០៩.៧៤៣ (៦៣៣)	២.០៦៤.៤៥៩ (២.៥៦៤)
	<u>(១.៩៨៨.៤៤៦)</u>	<u>(៨.០២៧.៣៥៧)</u>	<u>(២.០៧១.៤៤៣)</u>	<u>(៨.៣៨៩.៣៤៤)</u>
	<u>១៨៣.៤៤០.៧៥៤</u>	<u>៧៤០.៥៥០.៣២៤</u>	<u>១៩១.០៦១.២០៩</u>	<u>៧៧៣.៨០៧.៨៩៧</u>

ឥណទានខាតបង់

ឥណទានខាតបង់ គឺជាឥណទាន ដែលធនាគារកំណត់ និងរំពឹងថា មិនអាចប្រមូលបានមកវិញនូវប្រាក់ដើម និងការប្រាក់ទៅតាមកិច្ចសន្យាឱ្យឥណទាន។

អនុលោមតាមគោលការណ៍ណែនាំរបស់ធនាគារជាតិនៃកម្ពុជា សំវិធានធនសម្រាប់ឥណទាន ត្រូវបានធ្វើឡើងសម្រាប់ឥណទានហួសកាលកំណត់លើសពី ៩០ ថ្ងៃ។ សំវិធានធនអប្បបរមា ត្រូវបានធ្វើឡើងទៅតាមការចាត់ថ្នាក់របស់ឥណទាននីមួយៗ លើកលែង តែមានព័ត៌មានផ្សេងទៀតអាចបញ្ជាក់ពីលទ្ធភាពនៃការទូទាត់សងរបស់អ្នកខ្ចី។ គោលការណ៍ គណនេយ្យបានបង្ហាញនៅកំណត់សំគាល់ ២.៧។

ហានិភ័យឥណទានកើតឡើងពីសកម្មភាពក្រៅតារាងតុល្យការ មានដូចជា កិច្ចសន្យា និងយថាភាព ដែលបានបង្ហាញ នៅកំណត់សំគាល់ ២៤។

ឥណទានហួសកាលកំណត់ និងមិនទាន់ខាតបង់

ឥណទានហួសកាលកំណត់ និងមិនទាន់ខាតបង់ជាឥណទាន ដែលកិច្ចសន្យាទូទាត់ សងហួសកាលកំណត់លើសពី ៣០ ថ្ងៃ តែតិចជាង ៩០ ថ្ងៃ។ អនុលោមទៅតាមគោលការណ៍ ណែនាំរបស់ធនាគារជាតិនៃកម្ពុជា ឥណទាននេះត្រូវ ចាត់ថ្នាក់ជាឥណទានឃ្នាំមើល ហើយត្រូវធ្វើ សំវិធានធនតាមអត្រា ៣%។

ឥណទានរៀបចំឡើងវិញ

ឥណទានរៀបចំឡើងវិញ គឺជាឥណទានដែលមានការផ្លាស់ប្តូរកិច្ចសន្យាទូទាត់សងដោយសារតែ អ្នកខ្ចីជួបផលលំបាក ផ្នែកហិរញ្ញវត្ថុ និងមិនមានលទ្ធភាពទូទាត់សងតាមកិច្ចសន្យាដើម។ ឥណទាន ដែលនឹងត្រូវរៀបចំឡើងវិញ ត្រូវវិភាគ លើមូលដ្ឋានទិសដៅអាជីវកម្ម និងសមត្ថភាពសងប្រាក់របស់អ្នកខ្ចីទៅតាមការព្យាករណ៍លំហូរទឹកប្រាក់ថ្មីដែលស្របតាម ស្ថានភាពទីផ្សារ និងបច្ចុប្បន្នកម្មនៃ ទស្សនៈវិស័យអាជីវកម្ម ដោយផ្អែកលើសមត្ថភាពជាក់ស្តែង និងប្រុងប្រយ័ត្ន។

បន្ទាប់ពីឥណទានត្រូវបានរៀបចំឡើងវិញ ឥណទាននោះត្រូវរក្សាចំណាត់ថ្នាក់ដូចដើម ដោយមិនគិតពីដំណើរការល្អ បន្ទាប់ពីការរៀបចំជាថ្មីឡើយ។ ការចាត់ថ្នាក់នេះមិនត្រូវអោយល្អជាងមុនឡើយ លុះត្រាតែការប្រាក់ និងប្រាក់ដើមត្រូវ បានសងមកវិញក្នុងអំឡុងបីគ្រាសងរំលស់ និងក្នុងរយៈពេលមិនតិចជាង បីខែ។

គោលនយោបាយលុបចោលនូវឥណទាន

អនុលោមតាមគោលការណ៍ណែនាំរបស់ធនាគារជាតិនៃកម្ពុជា ធនាគារត្រូវលុបឥណទាន ឬ មួយផ្នែកនៃឥណទានចេញ ពីតារាងតុល្យការរបស់ខ្លួននៅពេលដែលធនាគារបាត់សិទ្ធិតាមកិច្ចសន្យាគ្រប់គ្រងលើឥណទានឬនៅពេលដែលឃើញ ថាឥណទានមួយផ្នែក ឬទាំងមូលមិន អាចប្រមូលវិញបាន ឬ គ្មានសង្ឃឹមថា ឥណទាននេះអាចប្រមូលបានមកវិញទេ។

ទ្រព្យបញ្ចាំ

ធនាគារ ទទួលយកទ្រព្យបញ្ចាំក្នុងន័យជាគុណប្រយោជន៍នៃការដាក់បញ្ចាំលើទ្រព្យសម្បត្តិ និងការធានាចំពោះការផ្តល់ ឥណទាន។ តម្លៃទ្រព្យបញ្ចាំគឺផ្អែកលើការវាយតម្លៃផ្ទៃក្នុងរបស់ធនាគារ និងក្រុមហ៊ុនវាយតម្លៃខាងក្រៅ។ តាមការអនុវត្តន៍ ជាទូទៅ តម្លៃទីផ្សាររបស់ទ្រព្យបញ្ចាំ មិនអាចរកបាននោះទេ ពីព្រោះថាការចំណាយដើម្បីស្វែងរកតម្លៃនេះ គឺលើសពី អត្ថប្រយោជន៍ដែលធនាគារនឹងទទួលបាន។ ម៉្យាងវិញទៀត គោលនយោបាយរបស់ធនាគារគឺផ្តល់ឥណទានប្រហែល ៣០%-៦០% នៃតម្លៃទ្រព្យបញ្ចាំ។ តាមបទប្បញ្ញត្តិរបស់ធនាគារជាតិនៃកម្ពុជា តម្លៃរបស់ទ្រព្យបញ្ចាំ មិនបានយកមក គិតគូរក្នុងការកំណត់សំវិធានធនសម្រាប់ឥណទានបាត់បង់នោះទេ ។

ការប្រមូលផ្តុំហានិភ័យឥណទាន

ការវិភាគលើ ការប្រមូលផ្តុំហានិភ័យឥណទាននាកាលបរិច្ឆេទរបាយការណ៍ បង្ហាញនៅកំណត់សំគាល់ទី ៧ នៃរបាយការណ៍ ហិរញ្ញវត្ថុ។

កំណត់សំគាល់លើរបាយការណ៍ហិរញ្ញវត្ថុ (បន្ត) សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៦

២៦. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (បន្ត)

(ឃ) ហានិភ័យទីផ្សារ

ហានិភ័យទីផ្សារ គឺជាហានិភ័យនៃការខាតបង់កើតពីការប្រែប្រួលមិនអំណោយផលនៅក្នុងកម្រិត តម្លៃ ឬ អត្រាទីផ្សារ ដែលមានសមាសធាតុសំខាន់ៗគឺហានិភ័យរូបិយប័ណ្ណបរទេសនិងហានិភ័យអត្រាការប្រាក់។

គិតត្រឹមថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៦ ធនាគារមិនមានឧបករណ៍ហិរញ្ញវត្ថុតាមតម្លៃសមរម្យទេ។ ធនាគារមិនប្រើប្រាស់ឧបករណ៍ហិរញ្ញវត្ថុនិស្សន្ទ (derivative financial instruments) ដូចជាកិច្ចសន្យាប្តូរ រូបិយប័ណ្ណ និងការផ្លាស់ប្តូរអត្រាការប្រាក់ (interest rate swaps) ដើម្បីគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ របស់ខ្លួននោះទេ ។

(i) ហានិភ័យរូបិយប័ណ្ណបរទេស

ហានិភ័យរូបិយប័ណ្ណបរទេសគឺសំដៅលើការប្រែប្រួលអត្រាប្តូរប្រាក់ដែលមិនអំណោយផលលើ ស្ថានភាពដោះដូររូបិយប័ណ្ណបរទេសដែលកើតឡើងពីពេលមួយទៅពេលមួយ។ ធនាគារបានរក្សា នូវគោលនយោបាយ ដែលមិនបង្កអោយមានស្ថានភាពរូបិយប័ណ្ណបរទេសច្រើននោះទេ។ ការប្តូររូបិយប័ណ្ណបរទេសដែលបើកចំហរគ្រប់ប្រភេទត្រូវបានត្រួតពិនិត្យជាមួយនឹងតម្រូវការប្រតិបត្តិការ កម្រិតនៃស្ថានភាពកំណត់ទុកមុន និងការកំណត់នូវការកាត់បន្ថយភាពខាតបង់។

នៅថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៦ សមតុល្យទ្រព្យសកម្ម និងបំណុល ដែលជារូបិយប័ណ្ណផ្សេងទៀត ក្រៅពីដុល្លារអាមេរិកមិនមានចំនួនច្រើននោះទេ។ ដូចនេះ ការវិភាគរូបិយប័ណ្ណបរទេស មិនត្រូវបានបង្ហាញឡើយ ។

(ii) ហានិភ័យអត្រាការប្រាក់

ហានិភ័យអត្រាការប្រាក់ គឺសំដៅទៅលើការខាតបង់នូវប្រាក់ចំណូលការប្រាក់សុទ្ធ ដោយសារតែការប្រែប្រួលនៃកម្រិតអត្រាការប្រាក់និងការផ្លាស់ប្តូរនៅក្នុងសមាសភាពនៃទ្រព្យសកម្មនិងបំណុល។ ហានិភ័យអត្រាការប្រាក់ត្រូវបានចាត់ចែងតាមរយៈការត្រួតពិនិត្យយ៉ាងហ្មត់ចត់ទៅលើចំណូលនៃ ការបណ្តាក់ទុន តម្លៃសមស្រប តម្លៃដើមនៃមូលនិធិ និងតាមរយៈការវិភាគគំណត់ប្រែប្រួលអត្រាការប្រាក់។ សក្តានុពលនៃការធ្លាក់ចុះចំណូលការប្រាក់សុទ្ធ បណ្តាលមកពីការប្រែប្រួលអត្រាការប្រាក់ដែលខុសប្រក្រតី បានត្រួតពិនិត្យដោយធៀបទៅនឹងកម្រិតអាចទទួលយកបាននៃហានិភ័យដោយគណៈកម្មការទ្រព្យសកម្ម និងបំណុល។

ពុំមានការវិភាគត្រូវបានបង្ហាញសម្រាប់ហានិភ័យអត្រាការប្រាក់ ដោយហេតុថាធនាគារនេះមិនមានឧបករណ៍ហិរញ្ញវត្ថុដែលអាចរងនូវហានិភ័យនៃអត្រាការប្រាក់នៅក្នុងកាលបរិច្ឆេទនៃរបាយការណ៍នេះ។

ការវិភាគនៃទំនាក់ទំនងអត្រាការប្រាក់ទៅនឹងទ្រព្យសកម្ម និងបំណុលរបស់ធនាគារបានបង្ហាញ ដូចខាងក្រោម៖

នាថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៦

ទ្រព្យសកម្ម

	> ១ - ៣ ខែ	> ៣ - ១២ ខែ	> ១ - ៥ ឆ្នាំ	លើសពី ៥ ឆ្នាំ	កុំមានការប្រាក់	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
សាច់ប្រាក់ក្នុងដៃ	-	-	-	-	២២.៨៦១.៤៨៥	២២.៨៦១.៤៨៥
សមតុល្យនៅធនាគារជាតិនៃកម្ពុជា	២៨.១៧៤.៣៨៧	២.០៣៤.៤០៧	-	២០.៣៨២.០០០	៦២.១៩១.៧៩៤	១១២.៧៣២.៥៨៨
សមតុល្យនៅធនាគារ						
និងគ្រឹះស្ថានហិរញ្ញវត្ថុនានា	៤០.១៧៧.១០២	២៦.៥២០.៧២២	៤.០០០.០០០	-	១.២០៣.៥០៧	៧១.៩០៤.៧៣១
តំណទានផ្តល់ដល់អតិថិជន *	៦១.៨១៧.២៥១	១.៨៨៤.២១៨	៣០.៣៣៥.៧២០	៨៧.៨៣៨.៣៣០	-	១៨៥.៤២៨.២០០
ទ្រព្យសកម្មផ្សេងៗ	-	-	-	-	៦១៨.០៤០	៦១៨.០៤០
បំណុល						
ប្រាក់បញ្ញើរបស់ធនាគារផ្សេងៗ	-	-	-	-	-	២.៨៧៤.៣៣៨
ប្រាក់បញ្ញើរបស់អតិថិជន	១១៧.០៣២.៨៤៨	៣៨.៧៤២.៩៧៤	១០០.៥៦០.៣៣៦	-	៦៧.៦៨៤.៨៧៧	៣២៤.០២១.០៣៥
បំណុលផ្សេងៗ	-	-	-	-	២.២៤២.១៦០	២.២៤២.១៦០
	១១៧.០៣២.៨៤៨	៣៨.៧៤២.៩៧៤	១០០.៥៦០.៣៣៦	-	៧២.៨០១.៣៧៥	៣២៩.១៣៧.៥៣៣

សរុបគំណត់ការប្រាក់

១៣.១៣៥.៨៩២	(៨.៣០៣.៦២៧)	(៩៣.០០៦.៦៥៥)	៣០.៣៣៥.៧២០	១០៨.២២០.៣៣០	១៤.០២៣.៤៥១	៦៤.៤០៥.១១១
------------	-------------	--------------	------------	-------------	------------	------------

សមមូលនិងប្រាក់រៀន

៥៣.០២៩.៥៩៦	(៣៣.៥២១.៧៤២)	(៣៧៥.៤៦៧.៨៦៦)	១២២.៤៦៥.៣០២	៤៣៦.៨៨៥.៤៧២	៥៦.៦១២.៦៧២	២៦០.០០៣.៤៣៤
------------	--------------	---------------	-------------	-------------	------------	-------------

* តំណទាន ផ្តល់ដល់អតិថិជនដល់នេះ មិនរាប់បញ្ចូលការប្រាក់ដែលត្រូវទទួលបាន ការប្រាក់ដែលបានបញ្ជូនទុក សំរើបានធនតំណទានប្រាក់បង់ទេ ។

កំណត់សំគាល់លើរបាយការណ៍ហិរញ្ញវត្ថុ (បន្ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៦

២៦. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (បន្ត)
(ឃ) ហានិភ័យទីផ្សារ (បន្ត)



រហូតដល់ ១ ខែ	> ១ - ៣ ខែ	> ៣ - ១២ ខែ	> ១ - ៥ ឆ្នាំ	លើសពី ៥ ឆ្នាំ	ពុំមានការប្រាក់	សរុប
ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
នាថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៦						
ទ្រព្យសកម្ម						
សាច់ប្រាក់ក្នុងដៃ	-	-	-	-	៣៦.២៣៧.៥០៣	៣៦.២៣៧.៥០៣
សមតុល្យនៅធនាគារជាតិនៃកម្ពុជា	៨.៦០០.០០០	-	-	១៧.៧១៨.០០០	៤៧.៤៦០.៣៦៥	៧៣.៧៧៨.៣៦៥
សមតុល្យនៅធនាគារ						
និងគ្រឹះស្ថានហិរញ្ញវត្ថុនានា	២៨.៣៥៤.១៩០	២.៩៨៧.៦៥៤	-	-	៦.០៦០.៣៩៤	៣៧.៤០២.២៣៨
តំណទានផ្តល់ដល់អតិថិជន *	៧២.៤៥២.៧១៧	១.៥៤៩.៩៣៥	៥.២០០.៥២៩	៧៥.៤០២.៤៧៣	-	១៩៣.១៣២.៦៥២
ទ្រព្យសកម្មផ្សេងៗ	-	-	-	-	៣៩០.៤៨៨	៣៩០.៤៨៨
	១០៩.៤០៦.៩០៧	៤.៥៣៧.៥៨៩	៥.២០០.៥២៩	៩៣.១២០.៤៧៣	៩០.១៤៨.៧៥០	៣៤០.៩៤១.២៤៦
បំណុល						
ប្រាក់បញ្ញើរបស់ធនាគារផ្សេងៗ	-	៧.០០០.០០០	២.០០០.០០០	-	-	១៤.០៥៨.០០០
ប្រាក់បញ្ញើរបស់អតិថិជន	១១៤.២៤៨.០៥៦	២៥.២៨៤.៣៩២	៧៤.៨២២.៧៨១	-	-	២១៤.៣៥៥.២២៩
បំណុលផ្សេងៗ	-	-	-	-	១.៧៨១.១៣៣	១.៧៨១.១៣៣
	១១៤.២៤៨.០៥៦	៣២.២៨៤.៣៩២	៧៤.៨២២.៧៨១	-	៥៤.៨២២.៧៣៤	២៧៦.១៧៦.៩៦៣
សរុបគំណត់ការប្រាក់	(៤.៨៤១.១៤៩)	(២៧.៧៤៨.៨០៣)	(៧១.៦២២.២៥២)	៩៣.១២០.៤៧៣	៣៥.៣២៦.០១៦	៦២.៧៦៣.២៨៧
សមមូលនិងប្រាក់រៀល	(១៩.៦០៦.៦៥៣)	(១១២.៣៧៤.៥៥២)	(២៩០.០៧០.១២១)	១៥៦.០៣៤.៣៤២	១៤៣.០៧០.៣៦៥	២៥៤.១៩១.២៩៧

* តំណទាន ផ្តល់ដល់អតិថិជនដុលនេះ មិនរាប់បញ្ចូលការប្រាក់ដែលត្រូវទទួលបាន ការប្រាក់ដែលបានត្រូវទុក សំវិធានធនតំណទានប្រាក់បង់ទេ ។

ការវិភាគរំញោចតម្លៃសមស្របសម្រាប់ឧបករណ៍ហិរញ្ញវត្ថុដែលមានអត្រាការប្រាក់ថេរ

ធនាគារមិនបានកត់ត្រាបំណុលហិរញ្ញវត្ថុដែលមានអត្រាការប្រាក់ថេរតាមតម្លៃសមស្រប ដោយភាព លំអៀង ត្រូវបាន បញ្ចូលទៅក្នុងរបាយការណ៍លទ្ធផលនោះទេ ហើយធនាគារក៏មិនមានឧបករណ៍ ហិរញ្ញវត្ថុនិស្សន្ទ នាចុងកាលបរិច្ឆេទ នោះដែរ។ ដូច្នោះការផ្លាស់ប្តូរអត្រាការប្រាក់នាចុងកាលបរិច្ឆេទ ពុំមានប៉ះពាល់ដល់ប្រាក់ចំណេញ ឬ ខាតនោះទេ។

ការវិភាគរំញោចលើលំហូរទឹកប្រាក់សម្រាប់ឧបករណ៍ហិរញ្ញវត្ថុដែលមានអត្រាការប្រាក់អថេរ

ធនាគារពុំមានឧបករណ៍ហិរញ្ញវត្ថុដែលមានអត្រាការប្រាក់អថេរជាសារវន្តនោះទេ។ ដូច្នោះការវិភាគរំញោចលើលំហូរ សាច់ប្រាក់សម្រាប់ឧបករណ៍ហិរញ្ញវត្ថុដែលមានអត្រាការប្រាក់អថេរ មិនត្រូវបានបង្ហាញឡើយ ។

(ង) ហានិភ័យសាច់ប្រាក់ងាយស្រួល

ហានិភ័យសាច់ប្រាក់ងាយស្រួល ទាក់ទងនឹងលទ្ធភាពរក្សាសាច់ប្រាក់ងាយស្រួលអោយបានគ្រប់គ្រាន់ ដើម្បីបំពេញ ការសន្យា និងកាតព្វកិច្ចហិរញ្ញវត្ថុ នៅពេលដល់កាលកំណត់សងនូវតម្លៃសមហេតុផលមួយ ។

បន្ថែមពីលើការអនុវត្តយ៉ាងពេញលេញ តាមតម្រូវការនៃសាច់ប្រាក់ងាយស្រួល អ្នកគ្រប់គ្រង ធនាគារបានត្រួតពិនិត្យ យ៉ាងហ្មត់ចត់លើលំហូរទឹកប្រាក់ចូល និងចេញ និងគំណត់អាយុកាល តាមរយៈរបាយការណ៍តាមពេលកំណត់។ ការប្រែប្រួលនៃឥណទាន និងប្រាក់បញ្ញើរបស់អតិថិជន ត្រូវបានត្រួតពិនិត្យតាមដាន ហើយតម្រូវការសាច់ប្រាក់ងាយ ស្រួល ត្រូវបានធ្វើការកែតម្រូវដើម្បី កំណត់អោយច្បាស់នូវទ្រព្យសកម្ម ជាសាច់ប្រាក់ងាយស្រួលអោយបានគ្រប់គ្រាន់ ដើម្បីបំពេញការសន្យា និងកាតព្វកិច្ចហិរញ្ញវត្ថុរបស់ខ្លួននៅពេលដល់កាលកំណត់សង ។

តារាងខាងក្រោមនេះ ផ្តល់ការវិភាគមួយលើបំណុលហិរញ្ញវត្ថុរបស់ធនាគារ ទាក់ទងនឹងការបែងចែកកាលកំណត់ដោយ ផ្អែកលើរយៈពេលដែលនៅសល់សម្រាប់ការទូទាត់សង ។

កំណត់សំគាល់លើរបាយការណ៍ហិរញ្ញវត្ថុ (បន្ត)

សម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៦

២៦. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (បន្ត)

(ង) ហានិភ័យសាច់ប្រាក់ងាយស្រួល (បន្ត)

	រហូតដល់ ១ ខែ	> ១ - ៣ ខែ	> ៣ - ១២ ខែ	> ១ - ៥ ឆ្នាំ	លើសពី ៥ ឆ្នាំ	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
នាថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៦						
ទ្រព្យសកម្ម						
សាច់ប្រាក់ក្នុងដៃ	២២.៨៦១.៤៨៥	-	-	-	-	២២.៨៦១.៤៨៥
សមតុល្យនៅធនាគារជាតិនៃកម្ពុជា	៦៤.១៧៩.១៧៩	២.០៣៨.៧៩២	៦.៩៩៨	-	៤៦.៥២៣.៧៩២	១១២.៧៤៨.៧៦១
សមតុល្យនៅធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុនានា	៤១.៣៨៥.១៣៨	២៦.៦៥៧.៤២១	៤.១១៥.៨៤៩	-	-	៧២.១៥៨.៤០៨
តំណទានផ្តល់ដល់អតិថិជន *	៧១.៣១៥.១៤៣	៤.៣៦៦.១៧៥	២០.៩៥៦.៧០៩	៧៩.៤៥៧.២១០	៣៧.៨៤៤.២៩៦	២១៧.៩៧៩.៥៣៣
ទ្រព្យសកម្មផ្សេងៗ	១៨៧.២៣៨	-	៨៤.០០០	៣៤៦.៨០២	-	៦១៨.០៤០
	១៩៩.៩២៤.១៨៣	៣៧.០៦២.៣៨៨	២៥.១៦៣.៥៥៦	៧៩.៨០៤.០១២	៨៤.៤០៨.០៨៨	៤២៦.៣៦៦.២២៧
បំណុល						
ប្រាក់បញ្ញើរបស់ធនាគារផ្សេងៗ	២.៨៧៤.៣៣៨	-	-	-	-	២.៨៧៤.៣៣៨
ប្រាក់បញ្ញើរបស់អតិថិជន	១៨៥.១២៥.២៧០	៣៩.៣១២.០៧១	១០៤.៧៣២.២៥២	-	-	៣២៩.១៦៩.៥៥៣
បំណុលផ្សេងៗ	២.២៤២.១៦០	-	-	-	-	២.២៤២.១៦០
	១៩០.២៤១.៧៦៨	៣៩.៣១២.០៧១	១០៤.៧៣២.២៥២	-	-	៣៣៤.២៨៦.០៩១
សរុបតំលាតសាច់ប្រាក់ងាយស្រួល	៩.៦៨៦.៤១៥	(២.២៤៩.៦៨៣)	(៧៩.៥៦៨.៦៩៦)	៧៩.៨០៤.០១២	៨៤.៤០៨.០៨៨	៩២.០៨០.១៣៦
សមមូលនិងប្រាក់រៀន	៣៩.១០៤.០៥៧	(៩.០៨១.៩៧០)	(៣២១.២១៨.៨២៦)	៣២២.១៦៨.៧៩៦	៣៤០.៧៥៥.៤៥១	៣៧១.៧២៧.៥០៨

* តំណទាន ផ្តល់ដល់អតិថិជនដូចនេះ គឺជាលំហូរចូលសាច់ប្រាក់រឹងមាំ មិនរាប់បញ្ចូលការប្រាក់ដែលត្រូវទទួលបាន ការប្រាក់ដែលបានប្តូរទុក សំវិធានធនតំណទានបាត់បង់ទេ ។

រហូតដល់ ១ ខែ	> ១ - ៣ ខែ	> ៣ - ១២ ខែ	> ១ - ៥ ឆ្នាំ	លើសពី ៥ ឆ្នាំ	សរុប
ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
នាថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៥					
ទ្រព្យសកម្ម					
សាច់ប្រាក់ក្នុងដៃ	-	-	-	-	២២.៨៦១.៤៨៥
សមតុល្យនៅធនាគារជាតិនៃកម្ពុជា	៨.៦០០.៤២០	៣.៥១៨	-	៣៨.១៩៣.៤៥៧	៧៣.៧៨២.៣០៣
សមតុល្យនៅធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុនានា	៣.០០៦.៤៦៨	-	-	-	៣៧.៤២១.០៥២
ឥណទានផ្តល់ដល់អតិថិជន *	៦.៩១៣.៤៦១	២៦.៥១១.៥៩៤	៧៩.៦០៧.៥៤០	៣៨.១០១.៩៦២	២២៦.៣៦៣.៩៩៨
ទ្រព្យសកម្មផ្សេងៗ	-	៤២.០០០	៣៣៤.៨០២	-	៣៩០.៤៨៨
១៥៩.៥០៤.១០៤	១៨.៥២០.៣៤៩	២៦.៥៥៧.១១២	៧៩.៩៤២.៣៤២	៧៦.២៩៥.៤១៩	៣៦០.៨១៩.៣២៦
បំណុល					
ប្រាក់បញ្ញើរបស់ធនាគារផ្សេងៗ	៧.០៩១.៤៩៧	២.០៦៤.០០០	-	-	១៤.១៥៥.៤៩៧
ប្រាក់បញ្ញើរបស់អតិថិជន	២៥.៥៩១.៦២៦	៧៧.៧០៦.៩៣៥	-	-	១០៣.២៩៨.៦៥១
បំណុលផ្សេងៗ	-	-	-	-	១.៧៨១.១៣៣
១៦៥.៤៥៣.៨២៣	៣២.៦៨៣.១២៣	៧៩.៧៧០.៩៣៥	-	-	២៦៧.៩០៧.៨៨១
សរុបគំលាតសាច់ប្រាក់ងាយស្រួល					
(៩.៩៤៩.៧១៦) (១៤.១៦២.៧៧៤) (៥៣.២១៣.៨២៣) ៧៩.៩៤២.៣៤២ ៧៦.២៩៥.៤១៩ ៧៨.៩១១.៤៤៨					
សមមូលនិងប្រាក់រៀល					
(៤០.២៩៦.៣៥០) (៥៧.៣៥៩.២៣៥) (២១៥.៥១៥.៩៨៣) ៣២៣.៧៦៦.៤៨៥ ៣០៨.៩៩៦.៤៤៧ ៣១៩.៥៩១.៣៦៤					

* ឥណទាន ផ្តល់ដល់អតិថិជនដូចនេះ គឺជាលំហូរចូលសាច់ប្រាក់រឹងមាំ មិនរាប់បញ្ចូលការប្រាក់ដែលត្រូវទទួលបាន ការប្រាក់ដែលបានប្រើទុក សំរើបានធនឥណទានបាត់បង់ទេ ។

កំណត់សំគាល់លើរបាយការណ៍ហិរញ្ញវត្ថុ (បន្ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៦

២៦. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (បន្ត)

(ច) ការគ្រប់គ្រងដើមទុន

(i) បទបញ្ញត្តិដើមទុន

ធនាគារជាតិនៃកម្ពុជា ក្នុងនាមជាអាជ្ញាធរបានបង្កើត និងត្រួតពិនិត្យនូវបទបញ្ញត្តិធនាគារ និងតម្រូវការដើមទុនរបស់ធនាគារ ជាប្រចាំ។ គោលនយោបាយរបស់ធនាគារ គឺធានាអោយបាននូវមូលដ្ឋានដើមទុនរឹងមាំ ដើម្បីរក្សានូវទំនុកចិត្តទីផ្សារ និង ដើម្បីធានាស្ថេរភាពនៃការអភិវឌ្ឍអាជីវកម្មយូរអង្វែង។ ផលប៉ះពាល់ទៅលើកម្រិតដើមទុនលើភាគលាភ ម្ចាស់ហ៊ុនក៏ត្រូវ បានទទួលស្គាល់ ហើយធនាគារបានទទួលស្គាល់នូវតម្រូវការដើមទុនអោយបាននូវគុណភាព រវាងភាគលាភខ្ពស់ ដែលអាចនឹងកើតមានឡើងជាមួយនឹងស្ថានភាពបំណុលខ្ពស់ ហើយគុណប្រយោជន៍ និងសុវត្ថិភាពត្រូវបានថ្លឹងថ្លែង ដោយស្ថានភាពដើមទុនល្អ។

(ii) ការបែងចែកដើមទុន

ការបែងចែកដើមទុនរវាងប្រតិបត្តិការជាក់លាក់ និងសកម្មភាពអាជីវកម្មជាក់លាក់ ត្រូវបានគ្រប់គ្រង ដោយកម្រិតតាម អតិបរមាកម្មនៃផលដែលទទួលបានពីការបែងចែកដើមទុននោះ។ ដើមទុនដែលបានបែងចែកទៅតាមប្រតិបត្តិការ ឬ សកម្មភាពនីមួយៗ ត្រូវផ្អែកទៅតាមដើមទុនដែលកំណត់ដោយច្បាប់។

២៧. តម្លៃសមស្របនៃទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុ

ធនាគារ មិនមានឧបករណ៍ហិរញ្ញវត្ថុ ដែលបានវាស់វែងតាមតម្លៃសមស្របទេ។ តម្លៃសមស្រប គឺជាតម្លៃដែលទ្រព្យសកម្មអាចប្តូរបាន ឬ ជាតម្លៃដែលបំណុលអាចសងបាន។ ដោយសារតម្លៃសមស្រប ពុំអាចវាយតម្លៃបាន ដូច្នេះតម្លៃសមស្របមិនមានសម្រាប់កត្តាសារវន្ត លើការវាយតម្លៃ សមស្របរបស់ទ្រព្យសកម្ម និងបំណុលរបស់ធនាគារឡើយ។ តម្លៃសមស្រប ត្រូវបានសន្មតដោយអ្នកគ្រប់គ្រងយោងតាមទម្រង់នៃទ្រព្យសកម្ម និងបំណុលទាំងនោះ។ តាមមតិរបស់អ្នកគ្រប់គ្រង តម្លៃយោងនៃទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុដែលបង្ហាញក្នុង តារាងតុល្យការ គឺជាតម្លៃប៉ាន់ស្មានដ៏សមហេតុផលសម្រាប់តម្លៃសមស្រប។

២៨. រយៈពេលខ្លី និងរយៈពេលវែង

គណៈគ្រប់គ្រងបង្ហាញរបាយការណ៍ហិរញ្ញវត្ថុដោយផ្អែកលើសាច់ប្រាក់ងាយស្រួល។ ព័ត៌មានអំពីរយៈពេលខ្លី និងរយៈ ពេលវែងនៃទ្រព្យសកម្ម និងបំណុលត្រូវបានលាតត្រដាងនៅក្នុងផ្នែកការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ។ ទ្រព្យសម្បត្តិ និង គ្រឿងបរិក្ខារ ទ្រព្យសកម្មអរូបិយទ្រព្យសកម្មពន្ធនាគារ គឺជាទ្រព្យសកម្មរយៈពេលវែង។ សំវិធានធនសម្រាប់ពន្ធលើ ប្រាក់ចំណេញ គឺជាបំណុលរយៈពេលខ្លី។

២៩. ព័ត៌មានប្រៀបធៀប

គួរលេខប្រៀបធៀបមួយចំនួន ត្រូវបានធ្វើចំណាត់ថ្នាក់ឡើងវិញដើម្បីអោយសមស្របទៅនឹងការបង្ហាញនៃរបាយការណ៍ ហិរញ្ញវត្ថុក្នុងឆ្នាំបច្ចុប្បន្ន។

កំណត់សម្គាល់



២០០៥



២០០៤



២០០៣



២០០៨




២០០៩




២០១០



២០១១



២០១២



២០១៣



២០១៤



២០១៥



២០១៦



២០១៧

ធនាគារ វត្ត្យាន:

ជាន់ទី២ វិមានវឌ្ឍនៈ ភាពីតាល

អគារលេខ ៦៦ មហាវិថីព្រះមុនីវង្ស

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥) ០២៣ ៩៦៣ ៩៩៩

អ៊ីម៉ែល: service@vattanacbank.com

www.vattanacbank.com